




ឃ្លា ប្រចាំឆ្នាំ

របាយការណ៍
ប្រចាំឆ្នាំ





របាយការណ៍
ប្រចាំឆ្នាំ
២០២៣

ខ្លឹមរូប ធនាគារ ABA

ដោយត្រូវបានបង្កើតក្នុងឆ្នាំ ១៩៩៦ បច្ចុប្បន្នធនាគារ វឌ្ឍនៈអាស៊ី ចំកាត់ (ABA) គឺជាធនាគារពាណិជ្ជកម្មធំជាងគេរបស់កម្ពុជា ផ្អែកលើទ្រព្យសកម្មសរុប, ប្រាក់បញ្ញើអតិថិជន, កម្មវិធី និងប្រាក់ចំណេញសុទ្ធ។

យើងមានបម្រើសេវាជូនដល់បណ្តាអតិថិជនជាច្រើនដូចជា សហគ្រាស ធុនតូច និងមធ្យម អាជីវកម្មខ្នាតតូច និងរូបវន្តបុគ្គល តាមរយៈបណ្តាញសាខាទាំង ៩៥ ម៉ាស៊ីនស្វ័យសេវាជាង ១៧០០ នៅទូទាំងប្រទេស សេវាធនាគារអនឡាញ និងកម្មវិធីធនាគារតាមទូរស័ព្ទដំទំរើប។

STANDARD & POOR'S

ចំណាត់ថ្នាក់លទ្ធភាពសង់កម្រិត "B+" ពីទីភ្នាក់ងារវាយតម្លៃឥណទាន Standard & Poor's (S&P) Global Ratings

អនាគត "ស្ថិរភាព"

១១,៥

ប៊ីលានដុល្លារអាមេរិក
ទ្រព្យសកម្មសរុប

៩

ប៊ីលានដុល្លារអាមេរិក
ប្រាក់បញ្ញើសរុប

២៧៦,៥

លានដុល្លារអាមេរិក
ប្រាក់ចំណេញសុទ្ធ

៩,៥៤០

នាក់
បុគ្គលិក

៩៥

សាខា

មាតិកា

១	សាររបស់នាយកប្រតិបត្តិ	៤
២	អំពីធនាគារ ABA	៨
	អំពីយើងខ្ញុំ	១០
	ចក្ខុវិស័យ បេសកកម្ម គុណតម្លៃ	១១
	ការគូសបញ្ជាក់អំពីស្ថានភាពហិរញ្ញវត្ថុ	១២
	លទ្ធផលហិរញ្ញវត្ថុ	១៣
	ធនាគារអន្តរកាល	១៤
	បណ្តាញសាខា	១៥
៣	អភិបាលកិច្ចសាជីវកម្ម	១៦
	ភាគហ៊ុនិក	១៧
	មហាសន្និបាតប្រចាំឆ្នាំរបស់ភាគហ៊ុនិក	១៧
	រចនាសម្ព័ន្ធអភិបាលកិច្ចសាជីវកម្ម	១៨
	ក្រុមប្រឹក្សាភិបាល	២០
	កិច្ចប្រជុំក្រុមប្រឹក្សាភិបាល	២២
៤	វិភាគទានសង្គមរបស់សាជីវកម្ម	២៣
៥	របាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្ម	៣០

១

សាររបស់នាយកប្រតិបត្តិ

ភាគហ៊ុនិក វិនិយោគិន និង អតិថិជនជាទីគោរព! ខ្ញុំមានសេចក្តីសោមនស្ស សូមជម្រាបជូនអំពីសមិទ្ធផលធំៗរបស់ធនាគារ ABA នៅឆ្នាំ២០២៣ និងផែនការសម្រាប់ឆ្នាំ ២០២៤ នេះ។

ខ្ញុំសូមចាប់ផ្តើមដោយលើកឡើងពីសមិទ្ធផលលេចធ្លោជាបន្តបន្ទាប់របស់យើង គឺ ABA នៅតែរក្សាតំណែងជាធនាគារពាណិជ្ជកម្មជាធំជាងគេ ផ្អែកលើទ្រព្យសកម្មសរុប, កម្ចី, បញ្ជី និងប្រាក់ចំណេញក្នុងរយៈពេលពីរឆ្នាំជាប់គ្នា ក្នុងឆ្នាំ២០២១ និងឆ្នាំ ២០២២ យោងតាមរបាយការណ៍ត្រួតពិនិត្យប្រចាំឆ្នាំចុងក្រោយបំផុតពីធនាគារជាតិនៃកម្ពុជា។ យើងបន្តផ្តល់នូវលទ្ធផលដ៏រឹងមាំបន្ថែមទៀត ហើយនៅតែប្តេជ្ញាបម្រើគ្រប់ភាគីពាក់ព័ន្ធរបស់យើង។

គិតត្រឹមដំណាច់ឆ្នាំ ២០២៣ យើងបានបើកសាខាថ្មីចំនួនដប់នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ធ្វើឲ្យចំនួនសរុបកើនដល់ ៩៥ ការិយាល័យ ដែលឆ្លុះបញ្ចាំងអំពីវឌ្ឍនភាពនិងសមិទ្ធផលរបស់ ABA ក្នុងការពង្រីកបណ្តាញបន្ថែមនៅក្នុងឆ្នាំនេះ។

បន្ថែមលើនេះទៀត ធនាគារយើង បានពង្រីកបណ្តាញទីតាំងស្វ័យសេវា ABA 24/7 ដែលធ្វើឲ្យចំនួនទីតាំងសរុបកើនឡើងពី ៣០ ដល់ ៤៥ ក្នុងឆ្នាំនេះ។ គិតត្រឹមដំណាច់ឆ្នាំ ២០២៣ ម៉ាស៊ីនស្វ័យសេវាសរុបរបស់ធនាគារ មានចំនួន ១.៧០០។

ABA បានសម្រេចនូវជំហានសំខាន់ៗ ក្នុងការពង្រីកបរិយាបន្នហិរញ្ញវត្ថុនៅទូទាំងប្រទេសកម្ពុជា។ ខាងក្រោមនេះ គឺជាលទ្ធផលសំខាន់ៗ ដែលយើងសម្រេចបាន។

ផលិតផលឯករបស់យើងសម្រាប់វិស័យបុគ្គល គឺកម្មវិធី ABA Mobile ទទួលបានកំណើនអ្នកប្រើប្រាស់ពី ២,៤លាននាក់ ក្នុងឆ្នាំ ២០២២ ដល់ ៣,១លាននាក់ នៅដំណាច់ឆ្នាំ ២០២៣។ នៅខែសីហា យើងបានដាក់ដំណើរការ ABA Mobile ៥.០ ដែលជាអេបជំនាន់ថ្មី ជាមួយនឹងផ្ទៃអន្តរកម្មងាយស្រួលប្រើប្រាស់ ព្រមទាំងមុខងារដែលអាចកែប្រែអេបឲ្យមានលក្ខណៈផ្ទាល់ខ្លួន។

នៅក្នុងឆ្នាំនេះ យើងបានពង្រីកអេកូស៊ីស្តែមឌីជីថលគួរឲ្យកត់សម្គាល់។ បច្ចុប្បន្ននេះ ពាណិជ្ជករជាង ៧០០.០០០ នាក់ប្រមូលការទូទាត់តាមមធ្យោបាយឌីជីថលរបស់យើង ដោយប្រើ QR ដើងបញ្ជី, ខ្សែកាត, ម៉ាស៊ីនទូទាត់ POS និងកម្មវិធី ABA Merchant។ កម្មវិធីនេះ អនុញ្ញាតឲ្យពាណិជ្ជករ និងអ្នកលក់ដូរនានា ប្រមូលប្រាក់ទូទាត់តាម ABA KHQR, គ្រប់គ្រង

ការបង្វិលសងប្រាក់ត្រលប់, ដោនឡូតរបាយការណ៍ប្រតិបត្តិការ, វិភាគការលក់ដូរ ព្រមទាំងមុខងារមានប្រយោជន៍ជាច្រើនទៀត។

តាមរយៈភាពជាដៃគូរបស់យើងជាមួយក្រុមហ៊ុន TrueMoney Cambodia ដែលបានដាក់ដំណើរការនៅក្នុងឆ្នាំនេះ បច្ចុប្បន្នអតិថិជនរបស់យើងអាចដាក់ប្រាក់ចូលគណនីបង់កម្ចី ABA របស់ពួកគេដោយឥតគិតថ្លៃនៅតាមបណ្តាភ្នាក់ងារទ្រូម៉ាន់នី ១១.០០០ ទូទាំងប្រទេស។ ភាពជាដៃគូនេះ ធ្វើឲ្យការប្រើសេវាធនាគារជាមួយ ABA កាន់តែងាយស្រួល អាចប្រើប្រាស់បានគ្រប់ពេល ពីសេសសម្រាប់អតិថិជនដែលនៅឆ្ងាយពីសាខា ឬទីតាំង ABA 24/7 របស់យើង។

នៅក្នុងផ្នែកសាជីវកម្ម យើងបានពង្រឹងជំហរទីផ្សាររបស់យើងឲ្យកាន់តែប្រសើរឡើង ដោយបានណែនាំនូវសេវាកម្មថ្មីៗ និងកែលម្អផលិតផល/សេវាកម្មដែលមានស្រាប់ សម្រាប់អតិថិជនចាស់ និងអតិថិជនថ្មីរបស់យើង។

នៅឆ្នាំ ២០២៣ យើងបានបើកដំណើរការផ្នែកហ្វូម ABA Business របស់យើងឡើងវិញ ដោយទទួលបាននូវមុខងារថ្មីៗ និងផ្ទៃអន្តរកម្មដ៏ទំនើប។ ចំណែកឯជាមួយក្រុមហ៊ុន Caltex Cambodia វិញ យើងបានដាក់ដំណើរការកាតចាក់ប្រេង ABA - ជាប្រភេទកាតឥណទានសម្រាប់ចាក់ប្រេង ដែលក្រុមហ៊ុន ឬអាជីវកម្មតូចធំនានា អាចប្រើប្រាស់សម្រាប់ការគ្រប់គ្រងឃានយន្ត និងការគ្រប់គ្រងលើការចំណាយថ្លៃប្រេងឥន្ធនៈ។ វាជាផលិតផលដ៏មានសក្តានុពលមួយ ដែលអាចឲ្យយើងនាំយកអាជីវកម្មកាន់តែច្រើនចូលមកក្នុងអេកូស៊ីស្តែម ABA ។

ផ្នែក Oriental Desk ដែលយើងបានបង្កើតកាលពីឆ្នាំ ២០២២ ដើម្បីបម្រើសេវាសំខាន់ៗដល់អតិថិជនចិន ទទួលបានការពង្រីកបន្ថែម។ នៅក្នុង ២០២៣ យើងបានបន្ថែមបុគ្គលិកដែលនិយាយភាសាជប៉ុន និងកូរ៉េ ទៅក្នុង Oriental Desk ដើម្បីបម្រើសេវាធនាគារ ABA ជូនអតិថិជន និងក្រុមហ៊ុនបរទេសកាន់តែច្រើនបន្ថែមទៀត ដែលប្រកបការងារ ឬជំនួញនៅក្នុងប្រទេសកម្ពុជា។ យើងមានមោទនភាពដែល ធនាគារ ABA ក្លាយជាជម្រើសធនាគារដ៏គួរ សម្រាប់ក្រុមហ៊ុនជាច្រើនមកពីបណ្តាប្រទេសអាស៊ីទាំងនេះ។

ជឿតម្លើងផ្ដោតលើការសម្រេចគោលដៅធុរកិច្ចរបស់យើង ក៏យើងមិនភ្លេចសហគមន៍របស់យើងដែរ។ នៅក្នុងឆ្នាំរាយការណ៍នេះ យើងបានក្លាយជាអ្នកឧបត្ថម្ភផ្តាច់មុខលើវិស័យធនាគារ និងលើសេវាទូទាត់ សម្រាប់ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រការប្រកួតកីឡាស៊ីហ្គេមឆ្នាំ ២០២៣ ដោយគាំទ្រក្រុមជម្រើសជាតិកម្ពុជា និងផ្សព្វផ្សាយព្រឹត្តិការណ៍នេះ ដល់ប្រជាពលរដ្ឋកម្ពុជាក៏ដូចជាអតិថិជនយើង។

យើងបានបន្តគម្រោងបរិយាបន្ន និងចំណេះដឹងហិរញ្ញវត្ថុរបស់យើង តាមរយៈភាពជាដៃគូជាមួយ TYDA, AMT និងកាកបាទក្រហមកម្ពុជា។ បន្ថែមពីនេះ យើងបានផ្តួចផ្តើមគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធសាលារៀន ផ្តល់ការបណ្តុះបណ្តាលចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅតំបន់ជនបទ និងគាំទ្រដល់មូលនិធិកុមារកម្ពុជា។ ធនាគារបានគាំទ្រគម្រោង និងគំនិតផ្តួចផ្តើមចំនួន ៤៨ ពីរដ្ឋាភិបាល និងដៃគូអង្គការមិនមែនរដ្ឋាភិបាលពេញមួយឆ្នាំ។ វាជាមោទនភាពរបស់យើង ក្នុងការផ្តល់វិភាគទានត្រលប់ទៅកាន់ប្រទេសជាតិ តាមរយៈជំនួយជាក់លាក់ដែលយើងបានផ្តល់ ហើយយើងសង្ឃឹមជឿជាក់ថា ការរួមចំណែកដ៏តិចតួចស្តាប់ស្តើងរបស់យើង នឹងនាំមកនូវគុណតម្លៃយូរអង្វែង។

បើនិយាយអំពីលទ្ធផលហិរញ្ញវត្ថុរបស់ធនាគារនៅឆ្នាំនេះវិញ យើងមានមោទនភាពក្នុងការរាយការណ៍អំពីលទ្ធផលដ៏ល្អប្រសើរដែលបន្តកើនឡើងនៅក្នុងឆ្នាំ ២០២៣ នេះ៖

- ទ្រព្យសកម្មសរុបកើនបាន ២៦ ភាគរយ ធៀបនឹងដំណាច់ឆ្នាំ ២០២២ និងសម្រេចបាន ១១,៣ ប៊ីលានដុល្លារអាមេរិក។
- ប្រាក់បញ្ញើអតិថិជនមានកំណើន ២៥ ភាគរយ ដែលឥទ្ធិសមមូលនឹង ៩ ប៊ីលានដុល្លារអាមេរិក។
- ផលបត្រកម្ចីដុល សម្រេចបាន ៧,៧ ប៊ីលានដុល្លារអាមេរិក ស្មើនឹងកំណើន ១៨ ភាគរយ ពីឆ្នាំ ២០២២។
- មូលធនរបស់ភាគទុនិក មានអត្រាកំណើនខ្ពស់បំផុត ៣៨,៥% និងសម្រេចបាន ១,៨ ប៊ីលានដុល្លារអាមេរិក គិតត្រឹមដំណាច់ឆ្នាំ ២០២៣។

កំណើនទាំងនេះ បង្ហាញពីសមិទ្ធផលហិរញ្ញវត្ថុដ៏លេចធ្លោនិងរឹងមាំរបស់យើង ព្រមទាំងការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការផ្តល់គុណតម្លៃដល់ភាគីពាក់ព័ន្ធរបស់យើង។

ការទទួលស្គាល់កម្រិតអន្តរជាតិក៏បានបង្ហាញពីជំហរទីផ្សារដ៏មានស្ថិរភាព ព្រមទាំងកិច្ចខិតខំប្រឹងប្រែងរបស់យើងសម្រាប់សេវាហិរញ្ញវត្ថុទំនើបផងដែរ។ ពានរង្វាន់ដ៏មានកិត្យានុភាពជាច្រើនដែលយើងទទួលបាន ក្នុងនោះរួមមានពាន ធនាគារឆ្លើមបំផុតនៅកម្ពុជា ឆ្នាំ ២០២៣ ពីទស្សនាវដ្តី

The Banker, Global Finance, Euromoney, Asiamoney និង Asian Banking and Finance ខណៈទស្សនាវដ្តីហិរញ្ញវត្ថុ International Finance បានសាទរ ABA ក្នុងនាមជា ធនាគារឌីជីថលឆ្លើមបំផុតនៅកម្ពុជា ឆ្នាំ២០២៣។

ដោយសម្លឹងឆ្ពោះទៅរកឆ្នាំ២០២៤ យើងអាចនិយាយបានថាឆ្នាំនេះនឹងនាំមកនូវបញ្ហាប្រឈមជាច្រើន ដែលកើតឡើងពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ចបច្ចុប្បន្ន ហានិភ័យភូមិសាស្ត្រនយោបាយ ការងើបឡើងវិញយឺតយ៉ាវនៃសេដ្ឋកិច្ចក្នុងស្រុក និងកត្តាអវិជ្ជមានផ្សេងទៀត។ ដូច្នេះហើយ យើងត្រូវតែបង្កើនភាពធន់នឹងស្រុកសរសេរយើង ហើយស្ថានភាពសន្តិសុខភាពរបស់យើងត្រូវបន្តពង្រឹង ដោយបង្កើតមូលដ្ឋានរឹងមាំសម្រាប់បង្កើនផលបត្រប្រាក់កម្ចី ដែលជាប្រភពប្រាក់ចំណូលភាគច្រើនរបស់យើង។

ABA គឺជាធនាគារដែលមានភាពធន់ជាមួយនឹងមូលដ្ឋានគ្រឹះដ៏រឹងមាំដែលត្រូវបានបង្កើតឡើងដោយឈរលើចក្ខុវិស័យបេសកកម្ម និងតម្លៃរបស់ខ្លួន។ យើងមានម៉ាកសញ្ញាដ៏មានឥទ្ធិពល ប្រូហ្វាលហិរញ្ញវត្ថុរឹងមាំ និងការប្តេជ្ញាចិត្តក្នុងការគាំទ្រដល់កំណើន និងវិបុលភាពសេដ្ឋកិច្ចកម្ពុជា។ គុណសម្បត្តិទាំងអស់នេះ រួមជាមួយនឹងទេពកោសល្យ និងការខិតខំប្រឹងប្រែងរបស់បុគ្គលិកយើង អាចឲ្យយើងស្វែងរក និងដោះស្រាយបញ្ហាប្រឈមនានាដែលអាចកើតឡើង។

ជាកិច្ចបញ្ចប់ ខ្ញុំសូមអរគុណដល់បុគ្គលិកទាំងអស់របស់ធនាគារ ចំពោះការប្តេជ្ញាចិត្តបម្រើសេវាកម្មកម្រិតខ្ពស់បំផុតជូនដល់អតិថិជនរបស់យើង។

ក្នុងឱកាសនេះដែរ ខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ធនាគារជាតិនៃកម្ពុជា ចំពោះការណែនាំ និងការគាំទ្រជាបន្តបន្ទាប់រហូតមក។

បន្ថែមលើនេះទៀត ខ្ញុំក៏សូមអរគុណជាអនេកប្បការ ដល់អតិថិជនទាំងអស់សម្រាប់ការផ្តល់ទំនុកចិត្តមកលើធនាគារ ABA។ យើងខ្ញុំរង់ចាំបម្រើលោកអ្នកឲ្យកាន់តែប្រសើរឡើងជាបន្តបន្ទាប់សម្រាប់ឆ្នាំខាងមុខ។

ចុះហត្ថលេខារួច

លោក **Askhat Azhikhanov**
នាយកប្រតិបត្តិ



ABA ABA

ABA BANK

ABA BANK



ห้ที่ฉรคคก ABA



ធនាគារ ABA គឺជាគ្រឹះស្ថាន
ហិរញ្ញវត្ថុឯកជនឈានមុខរបស់
កម្ពុជា ដែលមានការអភិវឌ្ឍ
ប្រកបដោយស៊ីភាពរយៈពេល
២៨ឆ្នាំ និងមានឯកទេសពិសេស
នៅក្នុងទីផ្សារ។

១៩៩៦

ធនាគារ ខ្មែរន័យ អាស៊ី ចំកាត់ ត្រូវបានបង្កើត

២៨

ឆ្នាំនៃការអភិវឌ្ឍ និងកំណើន

១

ABA ជាធនាគារពាណិជ្ជធំបំផុតនៅ
កម្ពុជា ផ្អែកលើទ្រព្យសកម្ម ប្រាក់បញ្ញើ
កម្ចី និងប្រាក់ចំណេញសុទ្ធ

អំពីយើងខ្ញុំ

ធនាគារ ABA គឺជាគ្រឹះស្ថានហិរញ្ញវត្ថុឯកជនឈានមុខគេ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៦ ក្នុងនាមជាធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់។ ឆ្លងកាត់ការអភិវឌ្ឍ និងកំណើន ២៨ ឆ្នាំកន្លងមកនេះ ធនាគារ ABA បានពង្រឹងជំហររបស់ខ្លួនយ៉ាងរឹងមាំ ក្នុងទីផ្សារ និងបានក្លាយជាធនាគារពាណិជ្ជកម្មដ៏បំផុតនៅក្នុងប្រទេស។

ជាមួយបណ្តាញសាខាចំនួន ៩៥ ម៉ាស៊ីនស្វ័យសេវាជាង ១៧០០ នៅទូទាំងប្រទេស សេវាធនាគារអនឡាញ និងកម្មវិធីធនាគារ តាមទូរស័ព្ទដំទំនើប បានធ្វើឲ្យធនាគារ ABA អាចបម្រើអតិថិជនបានកាន់តែច្រើនដូចជា សហគ្រាសធុនតូច និងមធ្យម អាជីវកម្មខ្នាតតូច និងរូបវន្តបុគ្គល ជាមួយសេវាហិរញ្ញវត្ថុ និងដំណោះស្រាយសេវាធនាគារឌីជីថលដំទំនើបសម្រាប់ប្រើប្រាស់។

ធនាគារ ABA មានក្រុមការងារវិជ្ជាជីវៈប្រកបដោយប្រសិទ្ធភាព និងសមកាលកម្មដ៏ប្រសើរ ដែលប្តេជ្ញាចិត្តក្នុងការថែរក្សា និងបន្តពង្រឹងប្រសិទ្ធភាពប្រតិបត្តិការរបស់យើង។ គណៈគ្រប់គ្រងអន្តរជាតិ នាំយកទូរគមនាគមន៍មានតម្លៃ ធ្វើឲ្យធនាគារ ABA អាចអនុវត្តការងារស្របតាមបទដ្ឋានសេវាកម្ម និងសុវត្ថិភាពអន្តរជាតិ។

STANDARD & POOR'S

ធនាគារ ABA ទទួលបានចំណាត់ថ្នាក់លទ្ធភាពសងកម្រិត 'B+' ជាមួយអនាគត "ស្ថិរភាព" ពីភ្នាក់ងារវាយតម្លៃឥណទាន Standard & Poor's (S&P) Global Ratings។ ចំណាត់ថ្នាក់នេះ ត្រូវបានបញ្ជាក់ជាថ្មីម្តងទៀតនៅខែសីហា ឆ្នាំ២០២៣។

កិច្ចខិតខំប្រឹងប្រែងរបស់ ABA ក្នុងការនាំយកផលិតផល និងសេវាកម្មល្អបំផុតជូនដល់អតិថិជន ត្រូវបានទស្សនាវដ្តីហិរញ្ញវត្ថុ ល្បីៗរបស់ពិភពលោកទទួលស្គាល់៖

- នៅឆ្នាំ២០១៤, ២០១៦, ២០១៩, ២០២១ដល់ ២០២៣ ទស្សនាវដ្តី *The Banker* បានប្រសិទ្ធនាមធនាគារ ABA ជា "ធនាគារឆ្នើមប្រចាំឆ្នាំរបស់កម្ពុជា"។
- ទស្សនាវដ្តី *Euromoney* បានប្រគល់ពានរង្វាន់ជូនធនាគារ ABA ជា "ធនាគារដ៏ឆ្នើមនៅកម្ពុជា" ជាប់ៗគ្នាពីឆ្នាំ២០១៤ - ២០២៣ ។
- ទស្សនាវដ្តី *Global Finance* ប្រសិទ្ធនាមធនាគារ ABA ជា "ធនាគារឆ្នើមបំផុតនៅកម្ពុជា" ប្រចាំឆ្នាំ២០១៥ - ២០២៣។



The Banker
CAMBODIA'S
BANK OF THE YEAR

២០១៤, ២០១៦, ២០១៩, ២០២១-២០២៣



EUROMONEY
Awards for excellence
BEST BANK
IN CAMBODIA

២០១៤ - ២០២៣



GLOBAL FINANCE
CAMBODIA'S
BEST BANK

២០១៥ - ២០២៣



ធនាគារ ABA គឺជាបុត្រសម្ពន្ធរបស់ធនាគារ ជាតិកាណាដា ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុ មួយ មានទ្រព្យសកម្មជាង ៣២៤ ប៊ីលាន ដុល្លារអាមេរិក គិតត្រឹមថ្ងៃទី៣១ ខែមករា ឆ្នាំ ២០២៤ និងមានបណ្តាញធនាគារអន្តរកាវី ទូលំទូលាយនៅទូទាំងពិភពលោក។

ក្នុងនាមជាភាគហ៊ុនិកមួយរបស់ធនាគារ ABA តាំងពីឆ្នាំ ២០១៤ មក ធនាគារជាតិ កាណាដាបានក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុ អាមេរិកខាងជើងទីមួយ ដែលឈានជើងចូល វិស័យធនាគារនៅកម្ពុជា។

ដោយមានស្នាក់ការកណ្តាលស្ថិតនៅទីក្រុង ម៉ុងរ៉េអាល់ ធនាគារជាតិកាណាដា បាន ពង្រីកសាខានៅស្ទើរតែគ្រប់ខេត្តនៃប្រទេស ជាមួយនឹងអតិថិជនក្នុងដៃ ២,៨ លាននាក់។ ធនាគារនេះ ជាគ្រឹះស្ថានហិរញ្ញវត្ថុធំជាងគេ លំដាប់ទី ៦ ក្នុងប្រទេសកាណាដា និងនាំមុខ គេនៅកេប៊ិច ជាទីដែលខ្លួនក្លាយជាជម្រើស សម្រាប់បណ្តាសហគ្រាសធុនតូច និងមធ្យម នានា។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅ វិបសាយ www.nbc.ca។

ចក្ខុវិស័យ បេសកកម្ម គុណតម្លៃ

ចក្ខុវិស័យរបស់យើង

ចក្ខុវិស័យរបស់យើង គឺដើម្បីក្លាយជាធនាគារលំដាប់លេខមួយប្រចាំប្រទេស លើផ្នែកផ្គត់ផ្គង់សេវាកម្មធនាគារគ្រប់ទីកន្លែង ងាយស្រួលប្រើប្រាស់ ប្រកបដោយបច្ចេកវិទ្យាទំនើបបំផុត និងងាយស្រួលក្នុងការទទួលបាន។ យើងមានបំណងក្លាយជាធនាគារ មួយដែលប្រជាជនកម្ពុជាជឿទុកចិត្តក្នុងការបំពេញតម្រូវការសេវាធនាគារផ្ទាល់ខ្លួន និងសម្រាប់អាជីវកម្មរបស់ពួកគាត់ផងដែរ។

បេសកកម្មរបស់យើង

បេសកកម្មរបស់យើង គឺដើម្បីជួយដល់ប្រទេសកម្ពុជា ធុរកិច្ចកម្ពុជា និងប្រជាជនកម្ពុជានៅក្នុងការរកស៊ីអនាគតកាន់តែទូលំទូលាយ និងគ្រប់គ្រង តាមរយៈការផ្តល់សេវាធនាគារប្រកបដោយជំនាញវិជ្ជាជីវៈខ្ពស់ និងបច្ចេកវិទ្យាទំនើបបំផុតសម្រាប់គ្រប់គ្នា។ យើង ចាត់ទុកខ្លួនយើងថាជាដៃគូដ៏ល្អមួយសម្រាប់សហគមន៍កម្ពុជា ក៏ដូចជាអាជីវកម្មឯកជន និងឯកត្តជនផងដែរ។ យើងនៅទីនេះ ដើម្បីផ្តល់សេវាកម្មជូនប្រទេសកម្ពុជា។

គុណតម្លៃរបស់យើង

គុណតម្លៃរបស់យើងបានបង្កើតជាគ្រឹះដ៏សំខាន់សម្រាប់ធុរកិច្ចរបស់យើង។ យើងជឿជាក់លើសារៈសំខាន់នៃ៖

សុចរិតភាព និងសេចក្តីគោរព

នៅធនាគារ ABA យើងចាត់ទុកចំណុចនេះ ជាការទទួលខុសត្រូវខ្ពស់របស់យើង ក្នុងការបម្រើសេវាជូនដល់អតិថិជនប្រកបដោយភាពសុចរិត និងសេចក្តីគោរព។

និរន្តរភាព និងកំណើន

នៅធនាគារ ABA យើងតែងតែតិតគូរអំពីអនាគតរបស់ធនាគារយើង និងប្រជាជនកម្ពុជា ព្រមទាំងប្រទេសកម្ពុជាផងដែរ។ យើងសូមបង្ហាញនូវការប្តេជ្ញាចិត្តដ៏មោះមុតដូចគ្នាចំពោះបុគ្គលិកយើងក៏ដូចជាអតិថិជន។ នេះគឺជាវិធីសាស្ត្រមួយដែលអាចឲ្យយើងធានាបាននូវភាពរីកចម្រើនប្រកបដោយនិរន្តរភាពរបស់ធនាគារ។

ក្រមសីលធម៌ និងសុជីវធម៌

នៅធនាគារ ABA យើងអនុវត្តស្តង់ដារក្រមសីលធម៌ និងសុជីវធម៌ខ្ពស់រវាងគ្នានឹងគ្នា និងគ្រប់សកម្មភាពការងារដែលយើងធ្វើ ទាំងនៅក្នុង និងក្រៅធនាគារ។ គោលការណ៍ផ្ទាល់ទាំងនេះហើយ ដែលជាមូលដ្ឋានសម្រាប់រាល់ទំនាក់ទំនងប្រចាំថ្ងៃ ពោលគឺជាមួយអតិថិជន និងសហគមន៍ដែលយើងកំពុងផ្តល់សេវាជូន ក៏ដូចជាជាមួយបុគ្គលិករបស់យើងផងដែរ។

ទំនុកចិត្ត និងភាពជាដៃគូ

នៅធនាគារ ABA យើងនៅទីនេះដើម្បីជួយសម្រួល និងជំនួយការ។ យើងចាត់ទុកខ្លួនយើងជាដៃគូអាចពឹងពាក់បានដែលអតិថិជនរបស់យើងអាចជឿទុកចិត្ត និងពឹងផ្អែកសម្រាប់តម្រូវការហិរញ្ញវត្ថុរបស់ពួកគេ។

វិភាគទាន

នៅធនាគារ ABA យើងមានបំណងចូលរួមចំណែកវិជ្ជមានសម្រាប់ប្រទេសកម្ពុជា។ យើងចង់ដើរតួនាទីដែលផ្តល់សារប្រយោជន៍សម្រាប់ការរស់នៅរបស់អតិថិជនយើងក៏ដូចជាសម្រាប់អនាគតរបស់ប្រទេសទាំងមូលផងដែរ។

គុណភាពនៃសេវាកម្ម

នៅធនាគារ ABA យើងខិតខំស្វែងរកដំណោះស្រាយដើម្បីឆ្លើយតបចំពោះរាល់តម្រូវការសេវាធនាគារទាំងអស់។ យើងមានបំណងផ្តល់សេវាកម្មធនាគារប្រកបដោយទំនុកចិត្ត និងមានបច្ចេកវិទ្យាទំនើបបំផុតសម្រាប់អតិថិជនទាំងអស់របស់យើង មិនថាពួកគេជាម្ចាស់គណនីផ្ទាល់ខ្លួន ឬម្ចាស់គណនីអាជីវកម្មក៏ដោយ។

ការគូសបញ្ជាក់អំពីស្ថានភាពហិរញ្ញវត្ថុ

ផ្ទាំងសារព័ត៌មានគិតត្រឹមថ្ងៃទី៣១ ខែធ្នូ
(ធ្វើសវនកម្មរួចលើកលែងព័ត៌មានទូទៅ)

	២០២៣	២០២២
តារាងតុល្យការ (គិតជាលានដុល្លារអាមេរិក)		
ប្រាក់បញ្ញើសរុប	៩.២៣២,៧១	៧.៣៥៣,៦២
ឥណទានដុលសរុប	៧.៨៦៦,៣៥	៦.៥២១,៩៧
មូលធន	១.៧៧៨,៥៧	១.៣១២,០៩
ទ្រព្យសកម្មសរុប	១១.៨៧៧,៦៣	៩.១៧៧,៦៨
គណនីលទ្ធផល (គិតជាលានដុល្លារអាមេរិក)		
ចំណូលការប្រាក់សុទ្ធ	៥០៦,៥៣	៤៧៩,២៦
ចំណូលកម្រៃ និងជើងសារសុទ្ធ និងចំណូលផ្សេងៗ	៥៣,៦៦	៤៩,៨៨
ចំណេញសុទ្ធ	២៧៦,៤៨	២៦២,២៨
សូចនាករសមិទ្ធកម្មគន្លឹះ (%)		
ROAE	១៧,៨២	២២,១៨
ROAA	២,៦៧	៣,១០
ថ្លៃដើម/ចំណូល	៣៣,៩២	៣០,៩៦
អនុបាតសន្ទនីយភាព	១៣៣,០៥	១២៧,៧៩
អនុបាតបញ្ញើឥណទាន	៨៥,៥៨	៨៨,៨៥
អនុបាតសាធនភាព	១៩,៧០	១៩,០១
ព័ត៌មានទូទៅ		
សាខាបើកដំណើរការ	៩៥	៨៥
បុគ្គលិក	៩.៥៤០	៧.៧៧៨
ម៉ាស៊ីនស្វ័យសេវា	១.៥៩៩	១.១៩៤
ម៉ាស៊ីនទូទាត់	៩.៣៩៣	៥.៨៥៨
ចំនួនគណនី	៤.៣៣២.០៨៥	៣.១៦៧.៩៧៨
អ្នកខ្ចីប្រាក់	១២១.៨៤៥	១០៣.២០៣

លទ្ធផលហិរញ្ញវត្ថុ

ទ្រព្យសកម្ម

គិតជាលានដុល្លារអាមេរិក

២៧,១%

កើនឡើងធៀបនឹងឆ្នាំ២០២២

១១.៤៨៣

២០២៣

៩.០៣២

២០២២

មូលធនរបស់ភាគហ៊ុនិក

គិតជាលានដុល្លារអាមេរិក

៣៥,៦%

កើនឡើងធៀបនឹងឆ្នាំ២០២២

១.៧៧៩

២០២៣

១.៣១២

២០២២

ប្រាក់បញ្ញើ

គិតជាលានដុល្លារអាមេរិក

២៥,៦%

កើនឡើងធៀបនឹងឆ្នាំ២០២២

៩.២៣៣

២០២៣

៧.៣៥៤

២០២២

ប្រាក់កម្ចី

គិតជាលានដុល្លារអាមេរិក

២០,៦%

កើនឡើងធៀបនឹងឆ្នាំ២០២២

៧.៨៦៦

២០២៣

៦.៥២២

២០២២

ប្រាក់ចំណេញសុទ្ធ

គិតជាលានដុល្លារអាមេរិក

៥,៥%

កើនឡើងធៀបនឹងឆ្នាំ២០២២

២៧៦,៥

២០២៣

២៦២,៣

២០២២

ចំនួនគណនី

គិតជាលាន

៣៦,៦%

កើនឡើងធៀបនឹងឆ្នាំ២០២២

៤,៣៣

២០២៣

៣,១៧

២០២២

ធនាគារអន្តរកាពី

រូបិយប័ណ្ណ	ឈ្មោះធនាគារអន្តរកាពី	លេខកូដ SWIFT
USD	JPMorgan Chase Bank National Association, សហរដ្ឋអាមេរិក	CHASUS33
USD	Standard Chartered Bank, សហរដ្ឋអាមេរិក	SCBLUS33
USD	Standard Chartered Bank Limited, ប្រទេសសិង្ហបុរី	SCBLSG22
USD	Woori Bank, ប្រទេសកូរ៉េខាងត្បូង	HVBKCRSE
USD	Kookmin Bank, ប្រទេសកូរ៉េខាងត្បូង	CZNBKRSE
USD	KEB Hana, ប្រទេសកូរ៉េខាងត្បូង	KOEXKRSE
USD	DBS Bank, ប្រទេសសិង្ហបុរី	DBSSSGSG
USD	Oversea-Chinese Banking Corporation, ប្រទេសសិង្ហបុរី	OCBCSGSG
USD	Joint Stock Commercial Bank for Foreign Trade of Vietnam, ប្រទេសវៀតណាម	BFTVVNVX
VND	Joint Stock Commercial Bank for Foreign Trade of Vietnam, ប្រទេសវៀតណាម	BFTVVNVX
CAD	National Bank of Canada, ប្រទេសកាណាដា	BNDCCAMMINT
USD	National Bank of Canada, ប្រទេសកាណាដា	BNDCCAMMINT
EUR	National Bank of Canada, ប្រទេសកាណាដា	BNDCCAMMINT
EUR	Commerzbank AG, ប្រទេសអាល្លឺម៉ង់	COBADEFF
GBP	Standard Chartered Bank, ប្រទេសអង់គ្លេស	SCBLGB2L
SGD	DBS Bank, ប្រទេសសិង្ហបុរី	DBSSSGSG
CNY	China Construction Bank Corporation, ប្រទេសចិន	PCBCCNBJGPS
THB	Standard Chartered Bank(Thai), ប្រទេសថៃ	SCBLTHBX
THB	Kasikornbank Public Company Limited, ប្រទេសថៃ	KASITHBK
KRW	Woori Bank, ប្រទេសកូរ៉េខាងត្បូង	HVBKCRSE
AUD	JPMorgan Chase Bank National Association, ប្រទេសអូស្ត្រាលី	CHASAU2X
JPY	Sumitomo Mitsui Banking Corporation, ប្រទេសជប៉ុន	SMBCJPJT

បណ្តាញសាខា

ការិយាល័យកណ្តាល

អគារលេខ ១៤១, ១៤៦, ១៤៨, ១៤៨ អា បេ សេ ជេ និង ១៦២ អា មហាវិថីព្រះសីហនុ និង អគារលេខ ១៥ និង ១៥៣ អា បេ សេ ផ្លូវលេខ ២៧៨ និង អគារលេខ ១៧១ ផ្លូវត្រសក់ផ្តែម សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

១ ៨០០ ២០៣ ២០៣ (ប្រព័ន្ធទូរស័ព្ទតិចតិចថ្លៃ) ទូរសារ (+៨៥៥) ២៣ ២១៦ ៣៣៣

info@ababank.com P.O. Box ២២៧៧
www.ababank.com SWIFT: ABAKHPP

ស្រុកកណ្តាលស្ទឹង	098 203 619	ខេត្តតាកែវ	098 203 909	ស្រុកពាមរក៍	098 203 629	សែនសុខ	098 203 779
ខេត្តក្រចេះ	098 203 049	ក្រុងតាខ្មៅ	098 203 919	ស្រុកពួក	081 207 200	ស្ថាតបាស់	098 203 819
ខេត្តកែប	081 205 707	ខេត្តត្បូងឃ្មុំ	098 203 769	ព្រែកព្នៅ	098 206 328	ស្ទឹងមានជ័យ	098 203 889
ខេត្តកោះកុង	081 204 123	ស្រុកត្រាំកក់	098 203 709	ស្រុកព្រៃឈរ	081 204 189	ស្ទឹងមានជ័យ 2	098 206 180
ស្រុកកោះធំ	081 204 186	ស្រុកថ្មគោល	098 203 789	ខេត្តព្រៃវែង	098 203 059	ស្រុកសុទ្រនិគម	081 204 283
សេវាអតិថិជន ការិយាល័យកណ្តាល	098 203 179	ទឹកថ្លា	098 203 849	ខេត្តព្រៃនប់	081 204 297	ក្រុងសៀមរាប-ផ្សារលើ	098 203 679
ស្រុកកៀនស្វាយ	098 203 479	ទួលគោក	098 203 859	ខេត្តពោធិ៍សាត់	098 203 969	ក្រុងសៀមរាប-អង្គរ	098 203 089
ខេត្តកំពង់ចាម	098 203 879	ទួលគោក 2	098 203 637	ខេត្តព្រះសីហនុ	098 203 899	ខេត្តសៀមរាប	098 203 829
ខេត្តកំពង់ឆ្នាំង	098 203 039	ខេត្តបន្ទាយមានជ័យ	098 203 759	ស្រុកព្រះនេត្រព្រះ	081 204 262	ស្រុកស្ទឹង	098 203 099
ខេត្តកំពង់ធំ	098 203 429	បុរីកីឡា	098 203 869	ខេត្តព្រះវិហារ	081 204 590	ស្រុកសំរោងទង	098 203 719
ខេត្តកំពង់ស្ពឺ	098 203 949	បឹងត្របែក	098 206 750	ស្រុកមង្គលបូរី	081 204 029	សំរោងក្រោម	081 205 735
ស្រុកកំពង់ត្រាចកើត	098 206 535	ខេត្តប៉ៃលិន	081 204 659	មិត្តភាព	081 204 307	ស្រុកស្នោង	081 204 355
ស្រុកកំពង់ត្រឡាច	081 204 149	ស្រុកបាកាន	081 204 209	ស្រុកមុខកំពូល	098 203 159	ស្រុកស្វាយជ្រំ	098 203 349
ខេត្តកំពត	098 203 959	ខេត្តបាត់ដំបង	098 203 839	ខេត្តមណ្ឌលគិរី	081 204 567	ខេត្តស្វាយរៀង	098 203 029
ច្បារអំពៅ	098 203 929	ក្រុងបាត់ដំបង	098 206 548	ស្រុកមេមត់	098 203 639	ស្រុកស្អាង	098 203 369
ចោមចៅ	098 203 939	ស្រុកបាទី	098 203 649	ស្រុកមោងឫស្សី	098 203 459	ស្រុកអង្គស្នួល	098 203 489
ចោមចៅ 2	081 204 420	ស្រុកបាទី 2	098 206 941	មេរ័សេទុង	023 203 809	ស្រុកអង្គរជ័យ	098 206 776
ចោមចៅ 3	081 205 721	ក្រុងបាវិត	098 203 389	ខេត្តរតនគិរី	098 203 499	អូរបែកក្អម	098 203 799
ចំការដូង	098 203 579	ស្រុកបរវេល	098 206 977	ខេត្តស្ទឹងត្រែង	081 204 090	អ៊ីអនម៉ល(សែនសុខ)	098 203 149
ច្រាំងចំរេះ 1	098 206 729	ស្រុកបារាយណ៍	098 203 739	វិមានឯករាជ្យ	098 203 001	អ៊ីអនម៉ល(មានជ័យ)	081 205 720
ស្រុកចំការលើ	081 204 053	ក្រុងប៉ោយប៉ែត	098 203 019	សម្តេចសុធារស	098 203 983	ស្រុកឧដុង្គ	098 203 379
ជ្រោយចង្វារ	098 203 189	ផ្សារថ្មី	098 203 979	សម្តេចមុនីរ៉ត	081 204 019	ខេត្តឧត្តរមានជ័យ	081 204 693
ស្រុកជើងព្រៃ	098 203 749	ផ្សារដើមថ្កូវ	098 203 689	សង់ត្រាល់	098 203 199	ឫស្សីកែវ	098 203 659
ស្រុកឈូក	098 203 729	ស្រុកពារាំង	081 204 292	សន្ទរម៉ុក	098 203 469		

៣

អភិបាលកិច្ចសាជីវកម្ម

ភាគហ៊ុនិក

គិតត្រឹមដំណាច់ឆ្នាំ ២០២៣ រចនាសម្ព័ន្ធភាគហ៊ុនរបស់ធនាគារ ABA មានដូចខាងក្រោម៖

ឈ្មោះភាគហ៊ុនិក	ចំនួនភាគហ៊ុន	ចំនួនទឹកប្រាក់ គិតជាដុល្លារ
ធនាគារជាតិកាណាដា	១.០៩៩.៩៩៩	១.០៩៩.៩៩៩.០០០
ក្រុមហ៊ុន Natcan Trust	១	១.០០០
សរុប	១.១០០.០០០	១.១០០.០០០.០០០

១ ភាគហ៊ុន = ១.០០០ ដុល្លារអាមេរិក

ធនាគារជាតិកាណាដា

ធនាគារ ABA គឺជាបុត្រសម្ព័ន្ធរបស់ធនាគារជាតិកាណាដា (www.nbc.ca) ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុមួយ មានទ្រព្យសកម្មជាង ៣២៤ ប៊ីលានដុល្លារអាមេរិក គិតត្រឹមថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២៤ និងមានបណ្តាញធនាគារអន្តរក្រុងទូទាំងពិភពលោក។ ដោយមានស្នាក់ការកណ្តាលស្ថិតនៅទីក្រុងម៉ុងរ៉េអាល់ ធនាគារជាតិកាណាដាបានពង្រីកសាខានៅស្ទើរតែគ្រប់ខេត្តនៃប្រទេស ជាមួយនឹងអតិថិជនក្នុងដៃ ២,៨ លាននាក់។ ធនាគារជាតិកាណាដា ជាគ្រឹះស្ថានហិរញ្ញវត្ថុធំជាងគេលំដាប់ទី១ ក្នុងប្រទេសកាណាដា និងនាំមុខគេនៅកេប៊ីច ជាទីដែលខ្លួនក្លាយជាជម្រើសនៃបណ្តាសហគ្រាសធុនតូច និងមធ្យមនានា។

ក្រុមហ៊ុន NATCAN TRUST

ក្រុមហ៊ុន Natcan Trust ចុះបញ្ជីពាណិជ្ជកម្មនៅក្នុងឆ្នាំ ១៩៩២ ក្រោមច្បាប់ក្រុមហ៊ុនកម្ចី និងអាណត្តិព្យាបាលកាណាដា (Trust and Loan Companies Act) និងជាបុត្រសម្ព័ន្ធរបស់ធនាគារជាតិកាណាដា (“ក្រុមហ៊ុនអាណាព្យាបាលចុងក្រោយ”) ដែលគ្រប់គ្រងទាំងស្រុងដោយប្រយោល។ ការិយាល័យកណ្តាលរបស់ក្រុមហ៊ុនស្ថិតនៅទីក្រុងម៉ុងរ៉េអាល់ ខេត្តកេប៊ីច ប្រទេសកាណាដា។

សកម្មភាពហិរញ្ញវត្ថុចម្រុះរបស់ក្រុមហ៊ុន Natcan Trust រួមមាន ការផ្តល់ផលិតផលប្រាក់បញ្ញើតាមរយៈបណ្តាញសាខារបស់ក្រុមហ៊ុនអាណាព្យាបាល និងដើរតួជាអាណត្តិព្យាបាល។


មហាសន្និបាតប្រចាំឆ្នាំរបស់ភាគហ៊ុនិក


ធនាគារ ABA រៀបចំមហាសន្និបាតភាគហ៊ុនិកប្រចាំឆ្នាំរបស់ខ្លួន ដោយអនុវត្តតាមច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម លក្ខន្តិកៈ និងបទប្បញ្ញត្តិពាក់ព័ន្ធទាំងឡាយ។

នៅឆ្នាំ២០២៣ មហាសន្និបាតភាគហ៊ុនិកប្រចាំឆ្នាំ ត្រូវបានធ្វើឡើងនៅថ្ងៃទី៥ ខែមេសា ដោយមានការចូលរួមពីតំណាងភាគហ៊ុនិករបស់ធនាគារ។ សេចក្តីសម្រេចដែលបានធ្វើឡើងនៅមហាសន្និបាត៖

- មហាសន្និបាតភាគហ៊ុនិកប្រចាំឆ្នាំ បានចាត់ទុកលទ្ធផលហិរញ្ញវត្ថុរបស់ធនាគារ ABA ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ជាលទ្ធផលវិជ្ជមាន។
- មហាសន្និបាតភាគហ៊ុនិកប្រចាំឆ្នាំ បានអនុម័តរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរបស់ធនាគារ ABA សម្រាប់ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។

រចនាសម្ព័ន្ធអភិបាលកិច្ចសាជីវកម្ម (គិតត្រឹមដំណាច់ឆ្នាំ២០២៣)





ក្រុមប្រឹក្សាភិបាល



YVES JACQUOT

ប្រធានក្រុមប្រឹក្សាភិបាល

លោក Yves Jacquot បានបញ្ចប់ការសិក្សាពីសាលា ESSEC នៅប្រទេសបារាំង។ ពីឆ្នាំ១៩៨០ ដល់ឆ្នាំ១៩៩៣ លោកបានកាន់មុខតំណែងជាច្រើនរួមមាន តំណែងនាយកប្រតិបត្តិធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុមួយចំនួននៅប្រទេសបារាំង ក៏ដូចជាធនាគារបម្រើសេវាបុគ្គល, វិស័យវិនិយោគ, ផ្នែកទីផ្សារហិរញ្ញវត្ថុ និងផ្នែកគ្រប់គ្រងទ្រព្យសកម្ម។

ក្នុងឆ្នាំ១៩៩៣ លោកបម្រើការនៅ BRED Banque Populaire និងក្លាយជានាយករងប្រតិបត្តិធនាគារនេះ និងជានាយកប្រតិបត្តិនៃ COFIBRED ដែលជាក្រុមហ៊ុនកាន់កាប់ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ។

បច្ចុប្បន្ន លោក Yves Jacquot កាន់មុខតំណែងជានាយកផ្នែកអភិវឌ្ឍន៍អន្តរជាតិរបស់សម្ព័ន្ធធនាគារជាតិកាណាដា។

លោកបានចូលរួមក្នុងក្រុមប្រឹក្សាភិបាលនៃធនាគារ ABA នៅក្នុងឆ្នាំ២០១៤។



DOMINIC JACQUES

អភិបាល

លោក Dominic Jacques បញ្ចប់ការសិក្សាពីសាលា HEC នៅកាណាដា មានសញ្ញាបត្រ Chartered Accountant (CPA, CA) និង CFA Charterholder។

លោក Jacques មានតួនាទីជាអគ្គនាយករងផ្នែកអភិវឌ្ឍន៍អន្តរជាតិនៅធនាគារជាតិកាណាដា។ លោកទទួលខុសត្រូវក្នុងការគ្រប់គ្រងផ្នែកផលបត្រវិនិយោគអន្តរជាតិរបស់ធនាគារ ក៏ដូចជាអភិវឌ្ឍន៍កាសធុរកិច្ច។

លោក ផ្តើមអាជីពនៅក្រុមហ៊ុន Price WaterhouseCoopers។ ឆ្នាំ២០១០ លោក Jacques ចូលរួមជាមួយធនាគារជាតិកាណាដាក្នុងនាយកដ្ឋានយុទ្ធសាស្ត្រនិងអភិវឌ្ឍន៍អាជីវកម្ម។ លោកបានផ្តល់ប្រឹក្សាដល់ថ្នាក់ដឹកនាំជាន់ខ្ពស់ធនាគារស្តីពីការផ្តួចផ្តើមយុទ្ធសាស្ត្រ ភាពជាដៃគូ និងការងារសហកម្មនិងលទ្ធកម្ម។

Jacques យល់ដឹងជ្រៅជ្រះក្នុងវិស័យធនាគារ ជាមួយបទពិសោធការងារនៅម៉ុងរ៉េអាល់, ក្រុងឡុងដ៍, ប៉ារីស និងសហរដ្ឋអាមេរិក។

នៅឆ្នាំ២០១៦ លោក Jacques ត្រូវបានតែងតាំងជាសមាជិកក្រុមប្រឹក្សាភិបាលនៃធនាគារ ABA។



MADI AKMAMBET

អភិបាលប្រតិបត្តិ

លោក Madi Akmambet មានសញ្ញាបត្រកម្រិត MBA ប្រតិបត្តិពី Cass Business School, City University London (២០១៣) និងសញ្ញាបត្រសេដ្ឋកិច្ចពី Kazakh State Academy of Management (១៩៩៦)។

លោកចាប់ផ្តើមអាជីពឆ្នាំ១៩៩៧ ក្នុងនាយកដ្ឋានរតនាគារនៃក្រសួងហិរញ្ញវត្ថុរបស់សាធារណរដ្ឋកាហ្សាក់ស្ថាន ហើយបន្ទាប់មក លោកផ្លូវទៅនាយកដ្ឋានត្រួតពិនិត្យធនាគារក្នុងធនាគារជាតិនៃកាហ្សាក់ស្ថាន។

ចន្លោះពីឆ្នាំ២០០០ ដល់២០០៧ លោកបានកាន់តួនាទីជាថ្នាក់ដឹកនាំជាន់ខ្ពស់នៅតាមបណ្តាក្រុមហ៊ុន, សមាគមគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារពាណិជ្ជនៅកាហ្សាក់ស្ថាន។

បទពិសោធន៍ជាតិរបស់លោកចាប់ផ្តើមឆ្នាំ២០០៧ ជាមួយគម្រោងអាជីវកម្មនានាក្នុងប្រទេសអ៊ុយបេគីស្ថាន គ្រប់គ្រងដោយ Visor Holding ជាក្រុមហ៊ុនមូលធនឯកជនមានមូលដ្ឋាននៅកាហ្សាក់ស្ថាន។

នៅឆ្នាំ ២០០៩ លោកត្រូវបានតែងតាំងជានាយកប្រតិបត្តិរបស់ធនាគារ ABA នៅកម្ពុជា ដែលលោកបាននាំការអភិវឌ្ឍសំខាន់ៗ។ តាំងពីឆ្នាំ២០១២ មក លោកជាអភិបាលប្រតិបត្តិនៃក្រុមប្រឹក្សាភិបាល។



MARTIN OUELLET

អភិបាល

ដោយបានបញ្ចប់ការសិក្សាពីសាលា École des Hautes Études Commerciales នៅម៉ុងរ៉េអាល់ លោក Martin Ouellet ជាអ្នកជំនាញផ្នែកគ្រប់គ្រងរតនាគារ ដែលបានចូលរួមសកម្មក្នុងការគ្រប់គ្រងសន្ទនីយភាព និងមូលនិធិ ព្រមទាំងហានិភ័យហិរញ្ញវត្ថុពាក់ព័ន្ធនឹងអត្រាការប្រាក់ និងអត្រាប្តូរប្រាក់បរទេស។ លោកបានចាប់ផ្តើមអាជីពរបស់ខ្លួនក្នុងឆ្នាំ១៩៧៧ ជាមួយក្រុមហ៊ុន Credit Foncier Franco-Canadien និងបានបម្រើការងាររយៈពេលជាង ៣០ ឆ្នាំ នៅធនាគារជាតិកាណាដា ដែលលោកត្រូវបានដំឡើងតំណែងដល់អនុប្រធានជាន់ខ្ពស់ និងជាហេរញ្ញកសាជីវកម្ម។

សព្វថ្ងៃលោក Martin មានមុខតំណែងជានាយកសាជីវកម្ម។ ក្នុងមុខតំណែងនេះ លោក បម្រើការងារនៅក្នុងក្រុមប្រឹក្សាភិបាល ឬក្រុមប្រឹក្សាយោបល់នៃគ្រឹះស្ថានជាច្រើនដូចជា Auditing and Assurance Standards Oversight Council (កាណាដា) និង ធនាគារ Assurance-vie Banque Nationale។ លោកក៏ជាសមាជិករបស់វិទ្យាស្ថានអភិបាលសាជីវកម្ម (កាណាដា)។

លោកបានចូលរួមក្នុងក្រុមប្រឹក្សាភិបាលនៃធនាគារ ABA ក្នុងឆ្នាំ២០១៩។



CHRISTIAN ST-ARNAUD

អភិបាល

លោក Christian St-Arnaud បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ The École des Hautes Études Commerciales ទីក្រុងម៉ុងរ៉េអាល់ ប្រទេសកាណាដា។ ចន្លោះឆ្នាំ ១៩៨៣ និង ២០០៩ លោកបានកាន់មុខតំណែងជាច្រើននៅក្នុងគ្រឹះស្ថានហិរញ្ញវត្ថុកាណាដា និងអន្តរជាតិ នៅប្រទេសកាណាដា ដោយផ្តោតលើទីផ្សារដើមទុនឥណទាន។

លោក Christian St-Arnaud បានចូលបម្រើការងារនៅធនាគារជាតិកាណាដា ក្នុងឆ្នាំ ២០០៩ ក្នុងតំណែងជាអនុប្រធានផ្នែកទីផ្សារដើមទុនឥណទាន និងអចលនទ្រព្យ ហើយត្រូវបានតែងតាំងជាអនុប្រធានជាន់ខ្ពស់ផ្នែកឥណទាន ក្នុងឆ្នាំ ២០១២ ទទួលបានបន្តផ្នែកប្រតិបត្តិការបម្រើសេវាដល់អតិថិជនជំនួញបន្ត, ពាណិជ្ជកម្ម និងឥណទានទីផ្សារហិរញ្ញវត្ថុរបស់ធនាគារ រួមមាន ការវាយតម្លៃ, ការគ្រប់គ្រងផលបត្រ និងអភិវឌ្ឍន៍គំរូឥណទាន។ លោកក៏ធ្លាប់ជាសមាជិកនៃគណៈកម្មាធិការជាន់ខ្ពស់ជាច្រើនរបស់ធនាគារផងដែរ រួមមាន គណៈកម្មាធិការហានិភ័យសកល, គណៈកម្មាធិការគ្រប់គ្រងហានិភ័យ និងគណៈកម្មាធិការត្រួតពិនិត្យគំរូ។

នៅឆ្នាំ ២០១៩ លោក Christian St-Arnaud ត្រូវបានតែងតាំងជាសមាជិកនៃក្រុមប្រឹក្សាភិបាលរបស់ធនាគារ ABA។



PAOLO PIZZUTO

អភិបាល

លោក Paolo Pizzuto បានបញ្ចប់ អនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជ កម្ម ពីសាកលវិទ្យាល័យ Université du Québec à Montréal ក្នុងឆ្នាំ ២០០៣។

ជាធនាគារិក លោកបានបម្រើការ នៅធនាគារជាតិកាណាដា ក្នុង ឆ្នាំ ១៩៨៦ ក្នុងមុខតំណែងថ្នាក់ គ្រប់គ្រងផ្សេងៗជាច្រើនដល់ឆ្នាំ ២០០១ ជាពេលដែលលោកក្លាយជា អនុប្រធានផ្នែកលក់ និងសេវាកម្ម។

នៅឆ្នាំបន្ទាប់ៗ លោកកាន់តំណែង ផ្នែកប្រតិបត្តិផ្សេងៗជាច្រើនទៀត រួមមាន សេវាធនាគាររូបវន្ត សេវា ធនាគារពាណិជ្ជកម្ម ដំណោះស្រាយ ការទូទាត់ ការអភិវឌ្ឍដំណើរការ និង ព័ត៌មានវិទ្យា។

ចាប់ពីឆ្នាំ ២០១៥ លោក Pizzuto បាន កាន់ តំណែង ជា អនុប្រធាន ជាន់ខ្ពស់ផ្នែកសេវាធនាគាររូបវន្ត។ លោកក៏កាន់តួនាទីជាប្រធានក្រុម ប្រឹក្សាភិបាល Natbank ដែលជា ធនាគារសហរដ្ឋអាមេរិកនៅក្នុង រដ្ឋផ្លរីដា និងជាអភិបាលស្តីទីរបស់ Canadian Italian Foundation ចាប់ពីឆ្នាំ ២០០៤។

លោក Paolo Pizzuto បានចូលរួម ក្នុងក្រុមប្រឹក្សាភិបាលរបស់ធនាគារ ABA ក្នុងឆ្នាំ ២០២០។



GUY QUADEN

អភិបាលឯករាជ្យ

លោក Guy Quaden បានបញ្ចប់ ការសិក្សាផ្នែកវិទ្យាសាស្ត្រសេដ្ឋកិច្ច និងសង្គមពីសាកលវិទ្យាល័យ Liège (បែលហ្ស៊ិក)និង La Sorbonne (បារាំង)។ លោកបានទទួលសញ្ញា បត្របណ្ឌិតផ្នែកសេដ្ឋកិច្ចនៅសាកល វិទ្យាល័យ Liège ក្នុងឆ្នាំ១៩៧៣។

ចន្លោះឆ្នាំ១៩៨៨ និងឆ្នាំ១៩៩៦ លោក ជា សមាជិក ក្រុមប្រឹក្សា ភិបាលធនាគារជាតិនៃបែលហ្ស៊ិក ហើយបន្ទាប់មកលោកត្រូវបានតែង តាំងជាអគ្គស្នងការយុវវ័យសេដ្ឋកិ ច្ចាបាលបែលហ្ស៊ិក។ បន្ទាប់ពីបំពេញ តួនាទីនេះដោយជោគជ័យ លោក Quaden បានក្លាយជាអគ្គទេសា ភិបាលធនាគារជាតិនៃបែលហ្ស៊ិក ចាប់ពីឆ្នាំ១៩៩៩ ដល់ឆ្នាំ២០១១។ អំឡុងពេលជាមួយគ្នានេះ លោក ជាសមាជិកក្រុមប្រឹក្សាគ្រប់គ្រង នៃធនាគារកណ្តាលសហភាពអឺរ៉ុប អភិបាលមូលនិធិរូបវន្តអន្តរ ជាតិបែលហ្ស៊ិក និងជាសមាជិក ក្រុមប្រឹក្សាភិបាលធនាគារផ្នែកទូទាត់ អន្តរជាតិ។

លោក Quaden បានចូលរួមក្នុង ក្រុមប្រឹក្សាភិបាលនៃធនាគារ ABA ក្នុងឆ្នាំ២០១៩។



HENRI CALVET

អភិបាលឯករាជ្យ

កម្រិតអប់រំ៖ លោកបញ្ចប់ការសិក្សា ពី Ecole Normale Supérieure de Cachan និងកម្រិតសាកល វិទ្យាល័យ (Economics, Paris-I Panthéon-Sorbonne)។

លោក Calvet គឺជាស្ថាបនិកនៃ H2C CONSEIL ដែលជាក្រុមហ៊ុនផ្តល់ ប្រឹក្សាយោបល់ និងបណ្តុះបណ្តាល ដល់គ្រឹះស្ថានឥណទាន និងក្រុម ហ៊ុនមូលបត្រ ដោយផ្តោតសំខាន់ លើគណនេយ្យធនាគារ ច្បាប់ prudential rules និងការគ្រប់ គ្រងផ្ទៃក្នុង (រួមមានការគ្រប់គ្រង ហានិភ័យ និងការគ្រប់គ្រងការអនុ លោមច្បាប់)។

មុនពេលបង្កើតក្រុមហ៊ុនខ្លួនឯង លោកបានចំណាយពេល ១០ឆ្នាំ ធ្វើការជាមួយធនាគារ French Banking Commission ហើយ ក្រោយមកបម្រើការឲ្យធនាគារជា ច្រើនទៀតមានដូចជា Compagnie Financière Edmond de Rothschild Banque និង Compagnie Parisienne de Reescompte។ល។

លោក Calvet បានក្លាយជាសមាជិក ក្រុម ប្រឹក្សាភិបាលនៃធនាគារ ABA ក្នុងឆ្នាំ២០១៦។



ETIENNE CHENEVIER

អភិបាលឯករាជ្យ

ដោយបញ្ចប់ការសិក្សាពី Ecole Polytechnique និង Ecole des Ponts et Chaussées ប្រទេស បារាំង លោក Etienne បានផ្តើមការ ងារនៅក្រសួងឧស្សាហកម្មបារាំង។

ក្រោយមក លោកចូលរួមក្នុងក្រុម ហ៊ុនហ្គាស Air Liquide Group ដែលលោកបានបង្កើតប្រតិបត្តិការ លើទឹកដីប្រទេសចិនលើកដំបូងក្នុង ឆ្នាំ១៩៩៣ មុនត្រូវបានគេជ្រើសតាំង ឲ្យទទួលបន្ទុកកិច្ចព្រមព្រៀងផ្គត់ផ្គង់ ដ៏ធំនៃឧស្សាហកម្មហ្គាសដល់វិស័យ ដែកអ៊ុណុកនៅអាស៊ី។ ក្រោយមក ទៀត លោក Etienne ចូលបម្រើការ នៅក្រុមហ៊ុន Rio Tinto ដែលលោក បានអភិវឌ្ឍ និងគ្រប់គ្រងលើប្រតិបត្តិ ការមួយចំនួននៅប្រទេសសិង្ហបុរី, អូស្ត្រាលី, ចិន និងប្រទេសជប៉ុន។

លោកបានចាប់ដៃគូជាមួយក្រុមហ៊ុន បារាំង CityStar ដើម្បីបង្កើត Asian Division ក្នុងឆ្នាំ២០០៥ ដែលលោក ជាដៃគូផ្ទេរ និងជាអភិបាលផង។ នៅក្នុងឆ្នាំ២០១៤ លោក Etienne ក្លាយជាសមាជិកក្រុមប្រឹក្សាភិបាល នៃធនាគារ ABA។

កិច្ចប្រជុំក្រុមប្រឹក្សាភិបាល

កាលបរិច្ឆេទ	ប្រភេទកិច្ចប្រជុំ	ឈ្មោះអភិបាលដែលចូលរួមកិច្ចប្រជុំ
១៥ មីនា	កិច្ចប្រជុំផ្ទាល់ ដោយមានការផ្សាយតាមប្រព័ន្ធវីដេអូ (សន្និសីទវីដេអូ)	Yves Jacquot Dominic Jacques Madi Akmambet Martin Ouellet Christian St-Arnaud Paolo Pizzuto Etienne Chenevier Henri Calvet Guy Quaden
៧ មិថុនា	កិច្ចប្រជុំផ្ទាល់ ដោយមានការផ្សាយតាមប្រព័ន្ធវីដេអូ (សន្និសីទវីដេអូ)	Yves Jacquot Dominic Jacques Madi Akmambet Martin Ouellet Christian St-Arnaud Paolo Pizzuto Etienne Chenevier Henri Calvet Guy Quaden
៦ កញ្ញា	កិច្ចប្រជុំផ្ទាល់ ដោយមានការផ្សាយតាមប្រព័ន្ធវីដេអូ (សន្និសីទវីដេអូ)	Yves Jacquot Dominic Jacques Madi Akmambet Martin Ouellet Christian St-Arnaud Paolo Pizzuto Etienne Chenevier Henri Calvet Guy Quaden
៦ ធ្នូ	កិច្ចប្រជុំផ្ទាល់ ដោយមានការផ្សាយតាមប្រព័ន្ធវីដេអូ (សន្និសីទវីដេអូ)	Yves Jacquot Dominic Jacques Madi Akmambet Martin Ouellet Christian St-Arnaud Paolo Pizzuto Etienne Chenevier Henri Calvet Guy Quaden



វិភាគទានសង្គមរបស់សាជីវកម្ម

ការរួមចំណែកសកម្មភាពសង្គម ឆ្នាំ២០២៣

ធនាគារ ABA គឺជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេ និងជាសាជីវកម្មដ៏សកម្មរបស់ប្រទេស ដែលចូលរួមជួយដល់សហគមន៍ ក៏ដូចជាសង្គមជាតិជាមួយការប្តេជ្ញាចិត្តយ៉ាងមុតមាំ។ នៅឆ្នាំ ២០២៣ ធនាគារបានអនុវត្តគំនិតផ្តួចផ្តើមទំនួលខុសត្រូវសង្គមជាច្រើនដែលគាំទ្រដល់វិបល្លាសហិរញ្ញវត្ថុ ការអប់រំ ការថែទាំសុខភាព សហគ្រិនភាព និងកីឡា ទូទាំងប្រទេស។



កីឡា

ABA គឺជាអ្នកឧបត្ថម្ភផ្តាច់មុខលើវិស័យធនាគារ និងលើសេវាទូទាត់ឌីជីថល សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម ដែលរៀបចំឡើងជាលើកដំបូងនៅក្នុងប្រទេសកម្ពុជា។ ការឧបត្ថម្ភដ៏មានសារៈសំខាន់របស់ធនាគារចំនួន ១.៥០០.០០០ ដុល្លារ រាប់បញ្ចូលទាំងការគាំទ្រជាថវិកា និងការគាំទ្រមិនមែនថវិកា ដោយធនាគារបានចូលរួមផ្សព្វផ្សាយអំពីព្រឹត្តិការណ៍នេះ និងលើកកម្ពស់ស្មារតីកីឡានៅក្នុងប្រទេស។ ការចូលរួមចំណែកនេះ ស្របនឹងការប្តេជ្ញាចិត្តរបស់ធនាគារ ABA ក្នុងការគាំទ្រវិស័យកីឡា និងទេសចរណ៍របស់កម្ពុជា។





ការអប់រំ

ជំរុញឱកាសទទួលបានការអប់រំ

ABA បានចុះហត្ថលេខាលើអនុស្សនៈរយៈពេលវែងជាមួយ សមាគមសិស្ស-និស្សិតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ដើម្បីគាំទ្រវិស័យអប់រំនៅក្នុងប្រទេសកម្ពុជា។ ធនាគារផ្តល់ថវិកាសប្បុរសធម៌ចំនួន ១០០.០០០ ដុល្លារអាមេរិក ដល់សមាគម សម្រាប់អាហារូបករណ៍ កម្មវិធីអប់រំ និងគម្រោងផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុផ្សេងៗ។

គម្រោងកែលម្អសាលារៀន

ABA បានផ្តួចផ្តើមគម្រោងកែលម្អសាលារៀនជាបន្តបន្ទាប់ ដើម្បីបង្កើតបរិយាកាសសិក្សាឲ្យកាន់តែមានជាស្តុកភាព និងទាក់ទាញ។ គម្រោងនេះមានគោលបំណង ពង្រឹងសមត្ថភាពដល់សិស្សានុសិស្ស និងផ្តល់ជូននូវធនធាន និងការគាំទ្រចាំបាច់នានា ដែលពួកគេត្រូវការដើម្បីសម្រេចបានជោគជ័យ។ គម្រោងទី១ បានកែលម្អហេដ្ឋារចនាសម្ព័ន្ធសាលារៀនមួយខ្នងនៅស្រុកកំពង់ពោធិ៍ខេត្តស្វាយរៀង។ គម្រោងមួយទៀត ផ្តល់ជូនវិទ្យាល័យសុខអានដូលបំបែកក្នុងខេត្តតាកែវ ដោយបង្កើតបរិយាកាសសិក្សាកាន់តែអំណោយដល់សិស្សានុសិស្សជាង១២០០នាក់។

ការពង្រឹងសមត្ថភាពរបស់យុវជន និងការអប់រំ

ធនាគារ ABA បាន បញ្ជាក់ពីការយកចិត្តទុកដាក់របស់ខ្លួនជាថ្មី ចំពោះការពង្រឹងសមត្ថភាពរបស់យុវជន និងការអប់រំតាមរយៈការផ្តល់អំណោយសម្ភារៈបច្ចេកវិទ្យា IT ជូនអង្គការ Passerelles Numériques Cambodia (PNC) ដែលជាអង្គការក្រៅរដ្ឋាភិបាលដ៏ល្បីមួយ ក្នុងការផ្តល់ការអប់រំ និងការបណ្តុះបណ្តាលដល់យុវជនក្រីក្រ ក្នុងវិស័យបច្ចេកវិទ្យាឌីជីថល។ អំណោយទាំងនេះ បានជួយឲ្យអង្គការ PNC ផ្តល់ជូនសិស្សានុសិស្សនូវជំនាញចាំបាច់ ដើម្បីឲ្យពួកគេអាចរកចម្រើនបាននៅក្នុងយុគសម័យឌីជីថល និងត្រៀមខ្លួនសម្រាប់អាជីពការងារនាពេលអនាគត នៅក្នុងវិស័យបច្ចេកវិទ្យា ដែលបន្តរីកចម្រើនទៅមុខ។



ការពង្រឹងសមត្ថភាពកុមារខ្វះខាត

ធនាគារ ABA បានសហការជាមួយ អង្គការមូលនិធិកុមារកម្ពុជា (CCF) ដើម្បីបង្កើត កម្មវិធីអភិវឌ្ឍន៍សម្រាប់ទាំងអស់គ្នា ក្នុងគោលដៅជួយដល់កុមារជួបការលំបាករបស់អង្គការ។ ភាពជាដៃគូដ៏មានសក្តានុពលនេះ នឹងផ្តល់ឱកាសការងារ និងឱកាសហាត់ការ, អាហារូបករណ៍, ការគាំទ្រផ្នែកហិរញ្ញវត្ថុ សម្រាប់ការកែលម្អហេដ្ឋារចនាសម្ព័ន្ធសាលារៀន, កិច្ចសហការផ្សេងៗ ឆ្លងស្ថាប័ន និងកម្មវិធីស្ម័គ្រចិត្ត ដោយបង្កើតនូវវិធីសាស្ត្ររួមមួយក្នុងការគាំទ្រក្មេងៗ ឬយុវជនដែលជួបការលំបាក។



បរិយាបន្នហិរញ្ញវត្ថុ

ការលើកកម្ពស់ការយល់ដឹងអំពីរូបិយប័ណ្ណ

ធនាគារ ABA បានចូលរួមយ៉ាងសកម្មនៅក្នុងកម្មវិធីផ្សព្វផ្សាយស្តីពី ប្រាក់រៀល ដែលរៀបចំឡើងដោយ ធនាគារជាតិនៃកម្ពុជា។ កម្មវិធីមានគោលបំណងលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ដែលជារូបិយប័ណ្ណជាតិរបស់ប្រទេស និងកាត់បន្ថយការពឹងផ្អែកលើរូបិយប័ណ្ណបរទេសនៅក្នុងសេដ្ឋកិច្ចជាតិ។

ការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ធនាគារ ABA ក្រោមភារកិច្ចសហការជាមួយក្រុមហ៊ុនកាណាដា Angkor Resources Corp. បានបើកវគ្គបណ្តុះបណ្តាល ចំណេះដឹងហិរញ្ញវត្ថុដំណាក់កាលទីបី សម្រាប់សហគមន៍ជនបទក្នុងខេត្តរតនគិរី។ ដំណាក់កាលថ្មីនេះ បណ្តុះបណ្តាលគ្រូបង្គោលប្រចាំសហគមន៍ចំនួន ២២នាក់ ដើម្បីពង្រឹងសមត្ថភាពពួកគាត់ ក្នុងការបង្រៀនមេរៀន និងខ្លឹមសារ ជាភាសាកំណើតឬគ្រាមភាសា (ភាសាតំបន់)។ ដោយដាក់គោលដៅសម្រាប់អ្នកចូលរួមចំនួន ៥០០នាក់ នៅតាមភូមិស្រុកជាច្រើនយ៉ាងមួយចំនួន តាមរយៈថ្នាក់សរុបចំនួន ២២ គំនិតផ្តួចផ្តើមនេះ មានគោលបំណងពង្រឹងសមត្ថភាពរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ឲ្យបានកាន់តែទូលាយ។

ការពង្រីកលទ្ធភាពទទួលបានសេវាកម្មហិរញ្ញវត្ថុ

ធនាគារ ABA បានឧបត្ថម្ភក្នុងកម្មវិធី លទ្ធភាពទទួលបានហិរញ្ញប្បទាន ២០២៣ (AFP)។ កម្មវិធីនេះ មានគោលបំណងពង្រីកវិសាលភាពនៃបរិយាបន្នហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា ដោយសម្រួលនូវលទ្ធភាពទទួលបានសេវាកម្មហិរញ្ញវត្ថុឲ្យកាន់តែប្រសើរឡើង សម្រាប់ប្រទេសបុគ្គល និងអាជីវកម្មជាតិសេសក្នុងចំណោមសហគមន៍ដែលមានការខ្វះខាត។



ការថែទាំសុខភាព

វិភាគទានមនុស្សធម៌

ក្នុងឱកាសខួបទី ១៦០ ធនាគារ ABA បានធ្វើការបរិច្ចាគសប្បុរសធម៌ចំនួន ២០០.០០០ ដុល្លារអាមេរិក ជូនដល់ កាកបាទក្រហមកម្ពុជា (CRC) ដើម្បីគាំទ្រសកម្មភាពមនុស្សធម៌របស់ខ្លួន។ ធនាគារ ABA ជឿជាក់យ៉ាងមុតមាំលើតួនាទីដ៏សំខាន់របស់កាកបាទក្រហមកម្ពុជា ក្នុងការជួយដល់សហគមន៍ងាយរងគ្រោះទូទាំងប្រទេសកម្ពុជា។

យុទ្ធនាការបត់បែះរឹងរបស់ BEYONDTHEGAMES

ដើម្បីបង្ហាញការគាំទ្រដល់អត្តពលិកមានពិការភាពរបស់កម្ពុជា ធនាគារ ABA បានចូលរួមក្នុងយុទ្ធនាការបត់បែះរឹងរបស់ BeyondTheGames ដោយឧបត្ថម្ភទឹកប្រាក់ ៣០,០០០ ដុល្លារ។ យុទ្ធនាការនេះ មានគោលបំណងកៀរគរថវិកាជូនដល់អត្តពលិកដែលចូលរួមប្រកួតកីឡាប៉ារ៉ាហ្គេមឆ្នាំ ២០២៣ និងលើកកម្ពស់ការយល់ដឹងអំពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេម ដែលប្រព្រឹត្តទៅជាលើកដំបូងនៅក្នុងប្រទេសកម្ពុជា។



ការលើកកម្ពស់សេវាសុខភាពសហគមន៍

ធនាគារ ABA បានបញ្ជាក់ការប្តេជ្ញាចិត្តរបស់ខ្លួនជាថ្មី ចំពោះកិច្ចខិតខំប្រឹងប្រែងមនុស្សធម៌តាមរយៈការចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (សមាគម TYDA)។ ការចុះអនុស្សរណៈនេះ បានបន្តការគាំទ្រដ៏សំខាន់ដល់ គម្រោងថែទាំសុខភាពរបស់សមាគម TYDA នៅសហគមន៍ជនបទ។ ធនាគារ ABA បានផ្តល់ថវិកាសប្បុរសធម៌ចំនួន ១០ ម៉ឺនដុល្លារអាមេរិក ដល់សមាគម TYDA ដើម្បីឱ្យ TYDA បន្តផ្តល់សេវាព្យាបាល និងថែទាំសុខភាពជូនប្រជាពលរដ្ឋដែលត្រូវការជំនួយ។



សហគ្រិនភាព

ការគាំទ្រសហគ្រិនស្ត្រី

ABA បានចូលរួមឧបត្ថម្ភនៅក្នុងកម្មវិធី ពិព័រណ៍ផលិតផលសហគ្រិនស្ត្រី ២០២៣ (CWEA Expo) ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការពង្រឹងភាពអង់អាចរបស់ស្ត្រី។ កម្មវិធីនេះ បានផ្តល់ជាវេទិកាដ៏មានតម្លៃមួយ សម្រាប់សហគ្រិនស្ត្រីក្នុងការដាក់បង្ហាញអាជីវកម្មរបស់ខ្លួន កសាងបណ្តាញទំនាក់ទំនងជាមួយវិនិយោគិន និងអតិថិជនដែលមានសក្តានុពល និងបង្កើន ចំណេះដឹងដ៏មានតម្លៃក្នុងការជំរុញអាជីវកម្មរបស់ពួកគេឲ្យរីកចម្រើនទៅមុខ។

ការផ្សព្វផ្សាយអំពីផ្នែកហ្វូមឌីជីថលសម្រាប់សហគ្រាសខ្នាតមីក្រូ ជនភូត និងមធ្យម (MSMES)

ដោយទទួលស្គាល់អំពីសារៈសំខាន់កាន់តែខ្លាំងឡើងនៃបច្ចេកវិទ្យាឌីជីថលសម្រាប់ MSMEs ធនាគារ ABA បានធ្វើជា Platinum Sponsor នៃកម្មវិធី ពន្លឺនអាជីវកម្មថ្នាលឌីជីថលដូរ កាលទី ២ (DPA)។ គំនិតផ្តួចផ្តើមនេះ បានផ្តល់នូវការគាំទ្រយ៉ាងសំខាន់ដល់ MSMEs ដោយ បំពាក់នូវឧបករណ៍ និងជំនាញចាំបាច់ដែលពួកគាត់ត្រូវការ ដើម្បីប្រើប្រាស់ផ្នែកហ្វូមឌីជីថល សម្រាប់ជំរុញអាជីវកម្មរបស់ពួកគាត់ និងបង្កើនសក្តានុពលនៅលើផ្នែកទីផ្សារ។



កម្មវិធីពន្លឺនធុរកិច្ច SPRINTX

ធនាគារ ABA បន្តបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការគាំទ្រសហគ្រិនកម្ពុជា តាមរយៈ ការឧបត្ថម្ភដល់កម្មវិធីពន្លឺនធុរកិច្ច SprintX ដែលស្ថិតនៅក្រោមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ កម្មវិធីនេះ បានផ្តល់ជាវេទិកាសម្រាប់ធុរកិច្ចបច្ចេកវិទ្យាថ្មីៗរបស់កម្ពុជា និងសហគ្រាសខ្នាតតូច និងមធ្យម ដែលប្រើប្រាស់បច្ចេកវិទ្យា ក្នុងការទទួលបាននូវការបណ្តុះបណ្តាល, ការណែនាំ, ឱកាស ទទួលបានមូលនិធិ និងការកសាងបណ្តាញទំនាក់ទំនង។



បច្ចេកវិទ្យាហិរញ្ញវត្ថុ

កម្មវិធី TURING HACKATHON រដូវកាលទី ៥

ធនាគារ ABA បានចូលរួមយ៉ាងសកម្មក្នុងការជំរុញនវានុវត្តន៍នៅក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុរបស់កម្ពុជាដោយបានធ្វើជាអ្នកឧបត្ថម្ភផ្តាច់មុខនៃកម្មវិធី Turing Hackathon រដូវកាលទី ៥។ កម្មវិធីនេះ បានប្រមូលផ្តុំអ្នកអភិវឌ្ឍន៍ និងសហគ្រិនដ៏មានទេពកោសល្យជាច្រើន ក្នុងការរួមគ្នាបង្កើតដំណោះស្រាយឌីជីថល ដែលដោះស្រាយបញ្ហាប្រឈមជាក់ស្តែងនានា នៅក្នុងស្ថាប័នផ្តល់សេវាហិរញ្ញវត្ថុ។

វេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ឆ្នាំ២០២៣

ធនាគារ ABA បានធ្វើជាអ្នកឧបត្ថម្ភធំ Gold Sponsor នៃវេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ឆ្នាំ២០២៣។ សន្និសីទបច្ចេកវិទ្យាកំពូលនេះ គឺជាវេទិកាសម្រាប់បង្ហាញការរីកចម្រើនថ្មីៗនៃវិស័យបច្ចេកវិទ្យា ការជំរុញកិច្ចសន្ទនា និងកិច្ចសហការនៅក្នុងអេកូស៊ីស្តែមបច្ចេកវិទ្យាកម្ពុជា និងលើកកម្ពស់ភាពរីកចម្រើននៃសេដ្ឋកិច្ចឌីជីថលរបស់ប្រទេស។



កម្មវិធីនវានុវត្តន៍បញ្ជ្រាស (RI)

ធនាគារ ABA បានចូលរួមឧបត្ថម្ភក្នុងកម្មវិធីនវានុវត្តន៍បញ្ជ្រាស ដើម្បីពង្រឹងនវានុវត្តន៍ជុំវិញទិដ្ឋភាពបច្ចេកវិទ្យាហិរញ្ញវត្ថុ។ កម្មវិធីនវានុវត្តន៍នេះ មានគោលបំណងស្វែងរក និងអនុវត្តដំណោះស្រាយបច្ចេកវិទ្យាដែលមានស្រាប់ពីប្រទេសអភិវឌ្ឍន៍ ដែលអាចយកមកប្រើប្រាស់បាន ដើម្បីដោះស្រាយបញ្ហាប្រឈមជាក់លាក់នៃវិស័យហិរញ្ញវត្ថុរបស់កម្ពុជា។

សកម្មភាព និងការរួមចំណែកផ្សេងៗទៀត



ធនាគារ ABA បានឧបត្ថម្ភសន្និសីទធនាគារនៅកម្ពុជា ២០២៣។ សន្និសីទនេះ ប្រមូលផ្តុំឧស្សាហកម្មឈានមុខ និងកាត់ពាក់ព័ន្ធនានា ដើម្បីពិភាក្សាបញ្ហាសំខាន់ៗ ដែលជះឥទ្ធិពលដល់វិស័យធនាគាររបស់កម្ពុជា និងរៀបចំផែនការបន្តសម្រាប់កាតព្វកិច្ចចម្រើន និងវឌ្ឍនភាពនាពេលអនាគត។



ធនាគារ ABA បានបន្តគាំទ្រមន្ទីរពេទ្យកុមារអង្គរ ដោយចូលរួមឧបត្ថម្ភក្នុងព្រឹត្តិការណ៍ដឹកនាំសប្បុរសធម៌ដើម្បីកៀរគរថវិកាជូនមន្ទីរពេទ្យ ។



ព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី ១០ នៅខេត្តកែប ដែលបង្ហាញពីវប្បធម៌ និងទេសចរណ៍របស់កម្ពុជា ទទួលបានការឧបត្ថម្ភ Gold Sponsor ពីធនាគារ ABA។



ការចូលរួមឧបត្ថម្ភក្នុងកម្មវិធី Bankers' Cycling ២០២៣ ដើម្បីលើកកម្ពស់ការរស់នៅប្រកបដោយសុខភាពល្អ នៅក្នុងសហគមន៍ធនាគារ ខណៈពង្រឹងមិត្តភាព និងស្នូរតីក្រុមក្នុងចំណោមអ្នកជំនាញវិជ្ជាជីវៈក្នុងវិស័យធនាគារ។



ការចូលរួមជាអ្នកឧបត្ថម្ភធំ Diamond Sponsor ពីធនាគារ ABA បានគាំទ្រដល់ទិវាសន្សំអាស៊ាន ២០២៣ ក្នុងការផ្សព្វផ្សាយអំពីចំណេះដឹងហិរញ្ញវត្ថុ និងបណ្តុះនូវវប្បធម៌នៃការសន្សំប្រាក់ក្នុងចំណោមប្រទេសសមាជិក។



ABA បានគាំទ្រដល់កម្មវិធីធុរកិច្ចថ្មី និងនវានុវត្តន៍ ២០២៣ ដែលជាព្រឹត្តិការណ៍ដំបូងរបស់ប្រទេសយើង ដើម្បីបង្ហាញពីវឌ្ឍនភាពនៃប្រព័ន្ធអេកូធុរកិច្ចថ្មីរបស់កម្ពុជា។



ដើម្បីបង្កើនចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់អ្នកសារព័ត៌មានធនាគារ ABA បានចូលរួមសហការឧបត្ថម្ភក្នុងវគ្គបណ្តុះបណ្តាលអ្នកសារព័ត៌មាន ជាមួយសមាគមធនាគារនៅកម្ពុជា។



កម្មវិធី EHT Paul Dubrule ដែលគាំទ្រដោយធនាគារ ABA បណ្តុះអ្នកវិជ្ជាជីវៈផ្នែកបដិសណ្ឋារកិច្ចជំនាន់ក្រោយ។



ការចូលរួមឧបត្ថម្ភរបស់ធនាគារជូនដល់អង្គការបេះដូងតូចបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះសុខុមាលភាពរបស់កុមារក្រីក្រ។



ធនាគារ ABA បានជំរុញវិស័យកីឡាវាយកូនបាល់របស់កម្ពុជានៅលើពាកអន្តរជាតិ ដោយឧបត្ថម្ភដល់ក្រុមជម្រើសជាតិកម្ពុជាឲ្យចូលរួមក្នុងព្រឹត្តិការណ៍ Davis Cup។

៥

របាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្ម

ព័ត៌មានអំពីធនាគារ

ធនាគារ	ធនាគារ វឌ្ឍនៈអាស៊ី បំប៉ន
ចុះបញ្ជីពាណិជ្ជកម្មលេខ	០០០១០៥៩៣
ទីស្នាក់ការចុះបញ្ជី	អាគារលេខ ១៤១ ១៤៦ ១៤៨ ១៤៨ អា បេ សេ ដេ និង ១៦២ អា មហាវិថីព្រះសីហនុ និង ផ្ទះលេខ ១៥ និង ១៥៣ អា បេ សេ ផ្លូវលេខ២៧៨ និង ផ្ទះលេខ ១៧១ ផ្លូវត្រសក់ផ្អែម ភូមិទី៤ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ភាគទុនិក	ធនាគារជាតិកាណាដា ក្រុមហ៊ុន Natcan Trust
ក្រុមប្រឹក្សាភិបាល	លោក Yves Jacquot លោក Dominic Jacques លោក Madi Akmambet លោក Martin Ouellet លោក Christian St-Arnaud លោក Paolo Pizzuto លោក Etienne Chenevier លោក Henri Calvet លោក Guy Quaden ប្រធានក្រុមប្រឹក្សាភិបាល អភិបាល អភិបាលប្រតិបត្តិ អភិបាល អភិបាល អភិបាល អភិបាលឯករាជ្យ អភិបាលឯករាជ្យ អភិបាលឯករាជ្យ
អ្នកគ្រប់គ្រងសំខាន់ៗ	លោក Askhat Azhikhanov លោក Zhiger Atchabarov លោក Babu Ram Gyawali លោក Galymzhan Temirov លោក Bibhu Pandey លោក Sanzhar Abdullayev លោក Zokhir Rasulov លោក Igor Zimarev លោក Torsten Kleine Buening លោកស្រី ធាម រមណីយ លោកស្រី ឡុង នីនលីដា លោកស្រី លី វិទ្យា លោក ឈុន វិចិត្រ លោក សរ ច័ន្ទវិទ្យា លោក ណាយ ស៊ីណាក់ លោក សឹម លីដា លោក អាំង សូរសែន លោក អាត ជាឡែន លោកស្រី ហៀន ប៉ូលីនដា លោក ប៊ុច គឹមយុន លោក Tayzar Zaw នាយកប្រតិបត្តិ នាយកប្រតិបត្តិការ នាយកហិរញ្ញវត្ថុ នាយកព័ត៌មានវិទ្យា នាយកឥណទាន នាយកផ្នែកកាតនិងសេវាកម្មទូទាត់ អេឡិចត្រូនិក នាយកសេវាឌីជីថល នាយកទីផ្សារ កិច្ចការ CSR និងលេខាធិការសាជីវកម្ម នាយកហានិភ័យ និងទីប្រឹក្សាប្រតិបត្តិតាមសម្រាប់នាយកប្រតិបត្តិ នាយិកាទំនាក់ទំនងភ្នាក់ងារ នាយិកាគ្រប់គ្រងសាច់ប្រាក់ នាយិកាធនធានមនុស្ស នាយកសេវាធនាគារបុគ្គល នាយកឥណទានអាជីវកម្មខ្នាតតូច នាយកត្រួតពិនិត្យឥណទាន និងដោះស្រាយ នាយកឥណទានអាជីវកម្មខ្នាតធំ និងមធ្យម នាយកនីតិកម្ម នាយករដ្ឋបាល នាយិកាធុរកិច្ចអន្តរជាតិ នាយកសន្តិសុខ និងសុវត្ថិភាព នាយកផ្នែកសន្តិសុខព័ត៌មាន
សវនករ	ឌីឡាយធី (ខេមបូឌា) ខូអិលធីឌី

របាយការណ៍ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល មានសេចក្តីសោមនស្សរីករាយ សូមបង្ហាញជូននូវរបាយការណ៍របស់ក្រុមប្រឹក្សាភិបាល និងរបាយការណ៍ហិរញ្ញវត្ថុរបស់ ធនាគារវឌ្ឍនៈអាស៊ី ចំកាត់ ហៅកាត់ថា (“ធនាគារ”) ដែលបានធ្វើសវនកម្មរួច សម្រាប់ដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។

សកម្មភាពចម្បង

សកម្មភាពចម្បងរបស់ធនាគារ រួមមានការធ្វើប្រតិបត្តិការលើវិស័យសកម្មភាពអាជីវកម្មធនាគារ និងការផ្តល់នូវសេវាកម្មវិស័យហិរញ្ញវត្ថុដែលពាក់ព័ន្ធផ្សេងៗទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ពុំមានការផ្លាស់ប្តូរជាសារវន្តលើសកម្មភាពចម្បងរបស់ធនាគារនៅក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះទេ។

លទ្ធផលហិរញ្ញវត្ថុ

លទ្ធផលហិរញ្ញវត្ថុរបស់ធនាគារសម្រាប់ដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ មានដូចខាងក្រោម៖

	ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		ដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ប្រាក់ចំណេញមុនបង់ពន្ធ	៣៤៦.៧៦៧.៩៧៧	១.៤២៥.២១៧	៣៣៨.៣១៦.៣៨២	១.៣៨២.៦៩៨
ចំណាយពន្ធលើប្រាក់ចំណេញ	(៧០.២៨៦.៣០៩)	(២៨៨.៨៧៧)	(៧៦.០៣៨.១៤៥)	(៣១០.៧៦៨)
ប្រាក់ចំណេញសុទ្ធក្នុងគ្រា	២៧៦.៤៨១.៦៦៨	១.១៣៦.៣៤០	២៦២.២៧៨.២៣៧	១.០៧១.៩៣០

ទុនបម្រុង និងសំវិធានធន

ពុំមានការប្រែប្រួលជាសារវន្តទៅលើទុនបម្រុង និងសំវិធានធននៅក្នុងគ្រានេះទេ ក្រៅពីការបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះ។

ភាគលាភ

ពុំមានការប្រកាស ឬការបែងចែកភាគលាភទេ សម្រាប់ការិយបរិច្ឆេទហិរញ្ញវត្ថុនេះ (ឆ្នាំ ២០២២៖ គ្មាន)។

ដើមទុន

ធនាគារបានបោះផ្សាយភាគហ៊ុនបន្ថែម ដូចមានរៀបរាប់លម្អិតខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
សមតុល្យនាដើមគ្រា	៦៦០.០០០.០០០	២.៧១៧.២២០	៥២០.០០០.០០០	២.១១៨.៤៨០
បំប្លែងពីប្រាក់ចំណេញរក្សាទុក(*)	២៥០.០០០.០០០	១.០២៧.៥០០	១៤០.០០០.០០០	៥៧២.១៨០
ការបន្ថែមដើមទុន	១៩០.០០០.០០០	៧៨០.៩០០	-	-
លំអៀងពីការប្តូររូបិយប័ណ្ណ	-	(៣២.១២០)	-	២៦.៥៦០
	១.១០០.០០០.០០០	៤.៤៩៣.៥០០	៦៦០.០០០.០០០	២.៧១៧.២២០

(*) នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ ធនាគារជាតិនៃកម្ពុជាបានអនុម័តលើការបំប្លែងប្រាក់ចំណេញរក្សាទុករបស់ធនាគារចំនួន ២៥០ លានដុល្លារអាមេរិកនិងអនុញ្ញាតឱ្យធនាគារបញ្ចូលដើមទុនចំនួន ១៩០ លានដុល្លារអាមេរិក ដែលធ្វើឱ្យដើមទុនសរុបកើនដល់ ១.១០០ លានដុល្លារអាមេរិក ដែលស្មើនឹង ១.១០០.០០០ ភាគហ៊ុនដែលមានតម្លៃចារឹក១.០០០ដុល្លារអាមេរិកក្នុង ១ភាគហ៊ុន។

ព័ត៌មានលម្អិតនៃភាគហ៊ុន មានដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣			ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		
	% នៃភាគហ៊ុន	ចំនួនភាគហ៊ុន	ចំនួនទឹកប្រាក់ដុល្លារអាមេរិក	% នៃភាគហ៊ុន	ចំនួនភាគហ៊ុន	ចំនួនទឹកប្រាក់ដុល្លារអាមេរិក
ធនាគារជាតិកាណាដា	៩៩,៩៩៩៩%	១.០៩៩.៩៩៩	១.០៩៩.៩៩៩.០០០	៩៩,៩៩៩៨%	៦៥៩.៩៩៩	៦៥៩.៩៩៩.០០០
ក្រុមហ៊ុន Natcan Trust	០,០០០១%	១	១.០០០	០,០០០២%	១	១.០០០
	១០០%	១.១០០.០០០	១.១០០.០០០.០០០	១០០%	៦៦០.០០០	៦៦០.០០០.០០០

ការលុបចេញពីបញ្ជី និង សំវិធានធនលើឧបករណ៍ហិរញ្ញវត្ថុ

មុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមានមូលដ្ឋានសមរម្យទាក់ទងទៅនឹងការលុបចេញពីបញ្ជីនៃទ្រព្យសកម្មហិរញ្ញវត្ថុដែលមិនរំពឹងថានឹងមានលទ្ធភាពទារត្រឡប់វិញនូវរូបិយសាច់ប្រាក់តាមកិច្ចសន្យាទាំងអស់ ឬផ្នែកណាមួយនិងធ្វើសំវិធានធនលើការ ខាតបង់ឥណទានរំពឹងទុកលើទ្រព្យសកម្មហិរញ្ញវត្ថុ ហើយមានការជឿជាក់ថារាល់ទ្រព្យសកម្មហិរញ្ញវត្ថុដែលមិនរំពឹងថានឹងអាចទារត្រឡប់បាននូវរូបិយសាច់ប្រាក់តាមកិច្ចសន្យាត្រូវបានលុបចេញពីបញ្ជី ហើយបានធ្វើសំវិធានធនគ្រប់គ្រាន់លើការខាតបង់ឥណទានរំពឹងទុកលើទ្រព្យសកម្មហិរញ្ញវត្ថុ។ គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីកាលៈទេសៈណាមួយ ដែលនឹងបណ្តាលឲ្យចំនួននៃសំវិធានធនលើការខាតបង់ឥណទានរំពឹងទុកលើទ្រព្យសកម្មហិរញ្ញវត្ថុ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះ មានលក្ខណៈមិនគ្រប់គ្រាន់រហូតដល់កម្រិតជាសារវន្តនោះទេ។

ទ្រព្យសកម្ម

នៅមុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមានមូលដ្ឋានសមរម្យ ដើម្បីបញ្ជាក់ថាគណៈគ្រប់គ្រងបានប្រតិបត្តិយ៉ាងត្រឹមត្រូវដើម្បីប្រាកដថាបណ្តាទ្រព្យសកម្មទាំងអស់ដែលបានកត់ត្រានៅក្នុងបញ្ជីគណនេយ្យរបស់ធនាគារ ហើយដែលទំនងជាមិនអាចប្រមូលបាននៅក្នុងប្រតិបត្តិការអាជីវកម្មធម្មតា ត្រូវបានកាត់បន្ថយឲ្យនៅស្មើនឹងតម្លៃ ដែលគិតថានឹងអាចប្រមូលបានជាក់ស្តែង។

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលនឹងធ្វើឲ្យប៉ះពាល់ដល់ ការកំណត់តម្លៃទ្រព្យសកម្មនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារថាមានភាពមិនត្រឹមត្រូវនោះទេ។

វិធីសាស្ត្រវាយតម្លៃ

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយ ដែលនឹងធ្វើឲ្យ ប៉ះពាល់ដល់ការអនុវត្តវិធីសាស្ត្រដែលមានកន្លងមក ក្នុងការវាយតម្លៃទ្រព្យសកម្ម និងបំណុលនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ថាមានភាពមិនត្រឹមត្រូវនោះទេ។

បំណុលយថាហេតុ និងបំណុលផ្សេងៗទៀត

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងអំពី៖

- (ក) ការដាក់បន្ទុកនូវទ្រព្យសកម្មណាមួយរបស់ធនាគារ ត្រូវបានធ្វើឡើងចាប់តាំងពីថ្ងៃចុងការិយបរិច្ឆេទ ក្នុងការធានាចំពោះបំណុលរបស់បុគ្គលណាមួយ ក្រៅពីបានបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះឡើយ។
- (ខ) បំណុលយថាហេតុណាមួយដែលកើតមានឡើងចំពោះធនាគារ ចាប់តាំងពីថ្ងៃចុងការិយបរិច្ឆេទមក ក្រៅអំពីប្រតិបត្តិការអាជីវកម្មធម្មតារបស់ធនាគារ។

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីបំណុលយថាហេតុ ឬបំណុលផ្សេងៗទៀតរបស់ធនាគារ ដែលត្រូវបំពេញ ឬអាចនឹងត្រូវបំពេញក្នុងអំឡុងពេល ១២ ខែបន្ទាប់ពីថ្ងៃចុងការិយបរិច្ឆេទនេះដែលនឹងធ្វើឲ្យមានផលប៉ះពាល់ ឬអាចនឹងប៉ះពាល់ជាសារវន្តដល់លទ្ធភាពរបស់ធនាគារ ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួន ដូចដែលបានកំណត់ និងនៅពេលដែលដល់ថ្ងៃកំណត់នោះទេ។

ការផ្លាស់ប្តូរនៃហេតុការណ៍

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលមិនបានវែកញែក នៅក្នុងរបាយការណ៍នេះ ឬក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ដែលនឹងបណ្តាលឲ្យមានតួលេខចំនួនណាមួយដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុមានភាពមិនត្រឹមត្រូវទេ។

ប្រតិបត្តិការមិនប្រក្រតី

តាមការយល់ដឹងរបស់ក្រុមប្រឹក្សាភិបាល៖

- លទ្ធផលនៃប្រតិបត្តិការរបស់ធនាគារក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះ មិនមានផលប៉ះពាល់ជាសារវន្តដោយសកម្មភាពប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយដែលមានលក្ខណៈជាសារវន្ត នោះទេ។
- នៅក្នុងចន្លោះពេលចាប់ពីថ្ងៃចុងការិយបរិច្ឆេទដល់កាលបរិច្ឆេទនៃរបាយការណ៍នេះ ពុំមានចំណាត់ថ្នាក់សកម្មភាពប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយដែលមានលក្ខណៈជាសារវន្ត និងមិនប្រក្រតីកើតមានឡើង ដែលអាចនាំឲ្យប៉ះពាល់ដល់លទ្ធផលនៃប្រតិបត្តិការរបស់ធនាគារ ក្នុងការិយបរិច្ឆេទ ដែលរបាយការណ៍នេះបានរៀបចំឡើងនោះទេ។

ព្រឹត្តិការណ៍បន្ទាប់ពីការិយបរិច្ឆេទនៃរបាយការណ៍

នាការលបរិច្ឆេទនៃរបាយការណ៍នេះ តាមអ្វីដែលក្រុមប្រឹក្សាភិបាលបានជ្រាប មិនមានព្រឹត្តិការណ៍ជាសារវន្តណាមួយដែលកើតឡើងបន្ទាប់ពីការិយបរិច្ឆេទនៃរបាយការណ៍ ដែលតម្រូវឲ្យមានការកែសម្រួល ឬលាតត្រដាងក្រៅពីអ្វីដែលបានបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលដែលបានបម្រើការនាការលបរិច្ឆេទចេញរបាយការណ៍នេះរួមមាន៖

- លោក Yves Jacquot ប្រធានក្រុមប្រឹក្សាភិបាល
- លោក Dominic Jacques អភិបាល
- លោក Madi Akmambet អភិបាលប្រតិបត្តិការ
- លោក Martin Ouellet អភិបាល
- លោក Christian St-Arnaud អភិបាល
- លោក Paolo Pizzuto អភិបាល
- លោក Etienne Chenevier អភិបាលឯករាជ្យ
- លោក Henri Calvet អភិបាលឯករាជ្យ
- លោក Guy Quaden អភិបាលឯករាជ្យ

ផលប្រយោជន៍របស់អភិបាល

ពុំមានអភិបាលណាម្នាក់ ដែលបានកាន់តំណែងនៅចុងឆ្នាំ ទទួលបានផលប្រយោជន៍ នៅក្នុងភាគហ៊ុនរបស់ធនាគារនោះទេ។

អត្ថប្រយោជន៍របស់អភិបាល

នៅក្នុង និងនាចុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះ ពុំមានការរៀបចំណាមួយ ដែលធនាគារដើរតួជាគូភាគីក្នុងគោលបំណងអនុញ្ញាតឲ្យសមាជិកក្រុមប្រឹក្សាភិបាល អាចទទួលបាននូវអត្ថប្រយោជន៍ដោយមធ្យោបាយទិញយកភាគហ៊ុនណាមួយនោះទេ។

ចាប់តាំងពីចុងការិយបរិច្ឆេទហិរញ្ញវត្ថុមុន ពុំមានសមាជិកក្រុមប្រឹក្សាភិបាលណាម្នាក់បានទទួល ឬមានសិទ្ធិទទួលបាននូវអត្ថប្រយោជន៍ណាមួយ តាមរយៈការចុះកិច្ចសន្យាធ្វើឡើងដោយធនាគារលើកលែងតែការបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះ។

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាល មានភារកិច្ចទទួលខុសត្រូវក្នុងការអះអាងបញ្ជាក់ថា របាយការណ៍ហិរញ្ញវត្ថុនេះបានបង្ហាញនូវភាពត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងលទ្ធផលហិរញ្ញវត្ថុ និងវិហារសាច់ប្រាក់ សម្រាប់ដំណាច់ការិយបរិច្ឆេទ ដោយអនុលោមតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (ហៅកាត់ថា “CIFRS”)។ ក្រុមប្រឹក្សាភិបាលត្រូវពិនិត្យមើលការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ ដោយគណៈគ្រប់គ្រងដែលចាំបាច់ត្រូវ៖

- អនុម័តនូវគោលនយោបាយគណនេយ្យដែលសមស្រប ដោយផ្អែកលើការវិនិច្ឆ័យ និងការប៉ាន់ប្រមាណយ៉ាងសមហេតុផល និងប្រុងប្រយ័ត្ន ហើយធ្វើការអនុវត្តប្រកបដោយសង្គតិភាព។
- អនុលោមទៅតាមស្តង់ដារ CIFRS ឬបើមានការប្រាសចាកពីនេះ ដើម្បីបង្ហាញនូវភាពត្រឹមត្រូវ គឺត្រូវបានលាតត្រដាង ពន្យល់និងកំណត់បរិមាណឲ្យបានសមស្របនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។
- រក្សាទុកនូវបញ្ជីគណនេយ្យឲ្យបានគ្រប់គ្រាន់ និងប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងឲ្យមានប្រសិទ្ធភាព។
- រៀបចំរបាយការណ៍ហិរញ្ញវត្ថុដោយផ្អែកលើមូលដ្ឋាននិរន្តរភាពនៃដំណើរការអាជីវកម្ម លើកលែងតែមានករណីមិនសមស្របក្នុងការសន្មតថា ធនាគារនឹងមិនបន្តធ្វើប្រតិបត្តិការអាជីវកម្មនាពេលអនាគត។
- ត្រួតពិនិត្យ និងដឹកនាំធនាគារឲ្យមានប្រសិទ្ធភាពលើរាល់សេចក្តីសម្រេចសំខាន់ៗទាំងឡាយដែលប៉ះពាល់ដល់សកម្មភាពប្រតិបត្តិការ និងដំណើរការរបស់ធនាគារ ហើយត្រូវប្រាកដថាកិច្ចការនេះត្រូវបានឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ។

គណៈគ្រប់គ្រងមានភារកិច្ចទទួលខុសត្រូវ ដើម្បីធានាអះអាងថា រាល់ការតម្រូវខាងលើត្រូវបានអនុវត្ត និងទទួលខុសត្រូវ ក្នុងការការពាររាល់ទ្រព្យសកម្មទាំងអស់របស់ធនាគារ និងចាត់វិធានការសមស្របដើម្បីបញ្ជ្រាប និងរកឲ្យឃើញនូវការលួចបន្លំ និងភាពមិនប្រក្រតីផ្សេងៗ។

ក្រុមប្រឹក្សាភិបាលធានាអះអាងថា ធនាគារបានអនុវត្តនូវរាល់តម្រូវការ ដូចបានរាយការណ៍ខាងលើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ។

សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាភិបាល

របាយការណ៍ហិរញ្ញវត្ថុដែលបានបង្ហាញជាមួយកំណត់សម្គាល់ បានបង្ហាញយ៉ាងត្រឹមត្រូវនូវស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និង រហូរសាច់ប្រាក់របស់ធនាគារ សម្រាប់ដំណាច់ការិយបរិច្ឆេទ ដោយអនុលោមទៅតាមស្តង់ដារ CIFRSs។ គិតត្រឹមកាលបរិច្ឆេទចេញផ្សាយរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលជឿជាក់ថា ធនាគារមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទូទាត់បំណុល នៅពេលដល់កាលកំណត់សង។

ចុះហត្ថលេខាតាងនាមក្រុមប្រឹក្សាភិបាល

ចុះហត្ថលេខារួច

លោក **Askhat Azhikhanov**

នាយកប្រតិបត្តិ

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤

របាយការណ៍សវនករឯករាជ្យ

ជូនចំពោះភាគទុនិករបស់ធនាគារ វឌ្ឍនៈអាស៊ី ចំកាត់



មតិយោបល់

យើងខ្ញុំបានធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់ ធនាគារវឌ្ឍនៈអាស៊ី ចំកាត់ (ហៅកាត់ថា “ធនាគារ”) ដែលរួមមានរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងរបាយការណ៍ចំណេញប្រចាំឆ្នាំ និង លទ្ធផលលម្អិតផ្សេងៗ របាយការណ៍បម្រែបម្រួលមូលធន និងរបាយការណ៍វិហារសាច់ប្រាក់ សម្រាប់ដំណាច់ការិយបរិច្ឆេទ និងកំណត់សម្គាល់នៃរបាយការណ៍ហិរញ្ញវត្ថុដែលរួមបញ្ចូលព័ត៌មានគោលនយោបាយគណនេយ្យ ជាសារវន្តដូចដែលបានបង្ហាញនៅទំព័រទី ៤០ ដល់ទី ១០២។

ជាមតិយោបល់របស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុដែលបានភ្ជាប់ជាមួយបង្ហាញនូវភាពត្រឹមត្រូវជាសារវន្ត នៃស្ថានភាពហិរញ្ញវត្ថុរបស់ ធនាគារ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងវិហារសាច់ប្រាក់សម្រាប់ដំណាច់ការិយបរិច្ឆេទ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (ហៅកាត់ថា “CIFRSs”)។

មូលដ្ឋានសម្រាប់មតិយោបល់

យើងខ្ញុំបានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា (ហៅកាត់ថា “CISAs”)។ ការទទួលខុសត្រូវរបស់យើងខ្ញុំដោយអនុលោមទៅតាមស្តង់ដារទាំងនេះ គឺត្រូវបានរៀបរាប់នៅក្នុងផ្នែក ការទទួលខុសត្រូវរបស់សវនករចំពោះការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ នៃរបាយការណ៍របស់យើងខ្ញុំ។ យើងខ្ញុំឯករាជ្យធនាគារ ដោយអនុលោមទៅតាមការតម្រូវក្រមសីលធម៌ ដែលពាក់ព័ន្ធនឹងការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុនៅប្រទេសកម្ពុជា ព្រមទាំងបានបំពេញនូវការទទួលខុសត្រូវលើក្រមសីលធម៌ផ្សេងៗទៀត ដោយអនុលោមទៅតាមការតម្រូវទាំងនេះ។ យើងខ្ញុំជឿជាក់ថាការស្តង់ដារសវនកម្មដែលយើងខ្ញុំបានទទួល គឺមានភាពគ្រប់គ្រាន់ និងសមរម្យ ដើម្បីធ្វើជាមូលដ្ឋានសម្រាប់ការផ្តល់មតិយោបល់របស់យើងខ្ញុំ។

ព័ត៌មានផ្សេងៗក្រៅពីរបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍សវនករ

គណៈគ្រប់គ្រងទទួលខុសត្រូវទៅលើព័ត៌មានផ្សេងៗ។ ព័ត៌មានផ្សេងៗរបស់ធនាគារ រួមមានព័ត៌មានអំពីធនាគារនិងរបាយការណ៍របស់ក្រុមប្រឹក្សាភិបាល ពីទំព័រទី ៣៣ និងទំព័រទី ៣៤ ទៅទំព័រទី ៣៧ ប៉ុន្តែពុំបានរួមបញ្ចូលរបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍សវនករនោះទេ។

មតិយោបល់របស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុ ពុំបានគ្របដណ្តប់លើព័ត៌មានផ្សេងៗ ហើយយើងខ្ញុំពុំបានធ្វើការសន្និដ្ឋានអះអាងលើព័ត៌មានផ្សេងៗនេះឡើយ។

ទាក់ទងនឹងការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ ការទទួលខុសត្រូវរបស់យើងខ្ញុំគឺមានព័ត៌មាន ផ្សេងៗ និងពិចារណាថាគឺព័ត៌មានផ្សេងៗនេះមានភាពផ្ទុយគ្នាជាសារវន្តពីរបាយការណ៍ហិរញ្ញវត្ថុ ឬផ្ទុយពីការយល់ដឹងរបស់យើងខ្ញុំដែលទទួលបានពីការធ្វើសវនកម្ម ឬមានកំហុសឆ្គងជាសារវន្តដែលបានកើតឡើងឬទេ។ ផ្អែកទៅលើការងារដែលយើងខ្ញុំបានបំពេញប្រសិនបើ យើងខ្ញុំសន្និដ្ឋានថាមានកំហុសឆ្គងជាសារវន្តអំពីព័ត៌មានផ្សេងៗនេះ យើងខ្ញុំនឹងរាយការណ៍នូវភាពជាក់ស្តែងនោះ។ យើងខ្ញុំពុំមានអ្វីត្រូវរាយការណ៍ឡើយ។

ការទទួលខុសត្រូវរបស់គណៈគ្រប់គ្រង និងក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ

គណៈគ្រប់គ្រងទទួលខុសត្រូវក្នុងការរៀបចំ និងបង្ហាញរបាយការណ៍ហិរញ្ញវត្ថុឲ្យបានត្រឹមត្រូវដោយអនុលោមទៅតាម CIFRSs និងទទួលខុសត្រូវលើប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុងដែល គណៈគ្រប់គ្រងកំណត់ថាមានភាពចាំបាច់ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ឲ្យជឿជាក់កំហុសឆ្គងជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំ ឬការកាន់ច្រឡំ។

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ គណៈគ្រប់គ្រងទទួលខុសត្រូវក្នុងការវាយតម្លៃលើលទ្ធភាពរបស់ធនាគារក្នុងការបន្តនិរន្តរភាពអាជីវកម្ម ការលាតត្រដាងបញ្ហាដែលពាក់ព័ន្ធនឹងការបន្តនិរន្តរភាពប្រសិនបើមាន និងការប្រើប្រាស់មូលដ្ឋាននិរន្តរភាពគណនេយ្យ លើកលែងតែគណៈគ្រប់គ្រងមានបំណងរំលាយធនាគារ ឬបញ្ឈប់អាជីវកម្ម ឬពុំមានជម្រើសជាក់ស្តែងណាមួយក្រៅពីអនុវត្តផ្ទះចុះ។

ក្រុមប្រឹក្សាភិបាល ទទួលខុសត្រូវលើការត្រួតពិនិត្យលើដំណើរការនៃការរាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ។

ការទទួលខុសត្រូវរបស់សវនករចំពោះការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ

គោលបំណងរបស់យើងខ្ញុំ គឺដើម្បីទទួលបានអំណះអំណាងដែលសមហេតុផល ថាគឺរបាយការណ៍ហិរញ្ញវត្ថុទាំងមូល គឺពុំមានកំហុសឆ្គងជាសារវន្ត ដែលអាចបណ្តាលមកពីការក្លែងបន្លំ ឬការកាន់ច្រឡំ និងដើម្បីចេញរបាយការណ៍សវនករដែលរួមបញ្ចូលមតិយោបល់របស់យើងខ្ញុំ។ អំណះអំណាងដែលសមហេតុផល គឺជាអំណះអំណាងកម្រិតខ្ពស់ ប៉ុន្តែពុំមែនជាការធានាថាការធ្វើសវនកម្មដែលអនុលោមតាម CISAs នឹងតែងតែរកឃើញជានិច្ចនូវកំហុសឆ្គងជាសារវន្តដែលបានកើតឡើងនោះទេ។ កំហុសឆ្គងអាចកើតឡើងពីការក្លែងបន្លំ ឬការកាន់ច្រឡំ ហើយត្រូវបានពិចារណាជាកំហុសឆ្គងជាសារវន្ត ប្រសិនបើកំហុសឆ្គងនីមួយៗ ឬរួមបញ្ចូលគ្នា ត្រូវបានរំពឹងថាមានឥទ្ធិពលដល់ការសម្រេចចិត្តសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុជាមូលដ្ឋាន។

ជាផ្នែកមួយនៃការធ្វើសវនកម្មដោយអនុលោមតាម CISAs យើងខ្ញុំបានធ្វើការវិនិច្ឆ័យ និងរក្សាភាពងឿងឆ្ងល់ប្រកបដោយវិជ្ជាជីវៈ ក្នុងការបំពេញការងារសវនកម្មរបស់យើងខ្ញុំ។ ហើយយើងខ្ញុំបាន៖

- កំណត់ និងវាយតម្លៃលើហានិភ័យនៃកំហុសឆ្គងជាសារវន្តនៃរបាយការណ៍ហិរញ្ញវត្ថុដែលអាច បណ្តាលមកពីការកែប្រែបន្ត ឬការកាន់ច្រឡំ ដោយរៀបចំ និងអនុវត្តនីតិវិធីសវនកម្ម ដែលឆ្លើយតបទៅនឹងហានិភ័យទាំងនោះ និងដើម្បីទទួលបានភស្តុតាងសវនកម្មគ្រប់គ្រាន់និងសមរម្យ សម្រាប់ជា មូលដ្ឋានក្នុងការផ្តល់មតិយោបល់របស់យើងខ្ញុំ។ ហានិភ័យដែលពុំបានរកឃើញកំហុសឆ្គងជាសារវន្តដែលបណ្តាលមកពីការកែប្រែបន្ត គឺជាហានិភ័យដែលបណ្តាលមកពីការកាន់ច្រឡំ ដោយសារតែការកែប្រែបន្តអាចបណ្តាលមកពីការយុបយិត ការកែប្រែឯកសារការលុបចោលដោយចេតនា ការថ្លែងខុស ឬការបំពានលើប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុង។
- ទទួលបានការយល់ដឹងពីប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុងដែលពាក់ព័ន្ធនឹងការធ្វើសវនកម្ម ដើម្បីរៀបចំ នីតិវិធីសវនកម្មដែលសមស្របទៅតាមកាលៈទេសៈ ប៉ុន្តែពុំមែនដើម្បីបញ្ចេញមតិយោបល់ទៅលើ ប្រសិទ្ធភាពនៃប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុងរបស់ធនាគារឡើយ។
- វាយតម្លៃភាពសមស្របនៃគោលនយោបាយគណនេយ្យដែលបានប្រើប្រាស់ និងភាពសមហេតុផលនៃការប៉ាន់ស្មានគណនេយ្យ និងការលាតត្រដាង ពាក់ព័ន្ធនានាដែលគណៈគ្រប់គ្រងបានធ្វើឡើង។
- សន្និដ្ឋានលើភាពសមស្របនៃការប្រើប្រាស់មូលដ្ឋានគណនេយ្យនិរន្តរភាពអាជីវកម្ម របស់គណៈគ្រប់គ្រង និងផ្អែកទៅលើភស្តុតាងសវនកម្មដែលបានទទួល ថាមានភាពមិនប្រាកដប្រជាជាសារវន្តដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌ ដែលអាចមានការសង្ស័យជាសារវន្តទៅលើលទ្ធភាពរបស់ធនាគារដើម្បីបន្តនិរន្តរភាពអាជីវកម្ម។ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថា មានភាពមិនប្រាកដប្រជាជាសារវន្ត នោះយើងខ្ញុំត្រូវធ្វើការទាញចំណាប់អារម្មណ៍នៅក្នុងរបាយការណ៍សវនកម្មរបស់យើងខ្ញុំ ទៅលើការលាតត្រដាងដែលពាក់ព័ន្ធនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬប្រសិនបើការលាតត្រដាងមិនគ្រប់គ្រាន់ យើងខ្ញុំត្រូវធ្វើការកែប្រែនៅក្នុងមតិយោបល់របស់យើងខ្ញុំ។ សេចក្តីសន្និដ្ឋានរបស់យើងខ្ញុំ អាស្រ័យទៅលើភស្តុតាងសវនកម្មដែលទទួលបានរហូតដល់កាលបរិច្ឆេទនៃរបាយការណ៍សវនកម្មរបស់យើងខ្ញុំ។ ទោះជាយ៉ាងណាក៏ដោយ ព្រឹត្តិការណ៍ ឬលក្ខខណ្ឌនាពេលអនាគត អាចបណ្តាលឱ្យធនាគារបញ្ឈប់ការបន្តនិរន្តរភាពអាជីវកម្ម។
- វាយតម្លៃការបង្ហាញជាទូទៅ រចនាសម្ព័ន្ធ និងខ្លឹមសារ ក្នុងរបាយការណ៍ហិរញ្ញវត្ថុ រួមទាំងការលាតត្រដាង និងថាតើរបាយការណ៍ហិរញ្ញវត្ថុ បង្ហាញពីប្រតិបត្តិការ និងព្រឹត្តិការណ៍ដែលពាក់ព័ន្ធដើម្បីសម្រេចបាននូវការបង្ហាញដែលត្រឹមត្រូវ។

យើងខ្ញុំទាក់ទងជាមួយអ្នកទទួលបន្ទុកខាងអភិបាលកិច្ច ពាក់ព័ន្ធទៅនឹងបញ្ហាផ្សេងៗ ដូចជា វិសាលភាព និងពេលវេលានៃការធ្វើសវនកម្ម និងការរកឃើញសំខាន់ៗពីសវនកម្ម រួមទាំងកង្វះខាតសំខាន់ៗនៃការគ្រួតពិនិត្យផ្ទៃក្នុងដែលបានរក ឃើញនៅក្នុងអំឡុងពេលធ្វើសវនកម្មរបស់យើងខ្ញុំ។

តំណាងក្រុមហ៊ុន ឌីឡាយធី (ខេមបូឌា) ខុអិលធីឌី

ចុះហត្ថលេខារួច

ខុយ គីមលេង
Partner

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី២២ ខែ មីនា ឆ្នាំ២០២៤

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

គិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

	កំណត់សម្គាល់	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
		ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ទ្រព្យសកម្ម					
សាច់ប្រាក់ក្នុងដៃ	៤	៤៧៤.៨៥៧.៧៧៣	១.៩៣៩.៧៩៤	៤៦១.៨៧៤.០៦៩	១.៩០១.៥៣៦
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	៥	១.១៤៤.៦១០.១៨៧	៤.៦៧៥.៧៣៣	១.៣៨៤.២១៣.០៤៧	៥.៦៩៨.៨០៥
សមតុល្យនៅធនាគារនានា	៦	១.៤៧៦.៨២៤.៤២៨	៦.០៣២.៨២៨	៤៨៣.០៧០.៤៧៣	១.៩៨៨.៨០១
ឥណទានផ្តល់ដល់អតិថិជន	៧	៧.៧៧២.៣៤១.៥១៤	៣១.៧៥០.០១៥	៦.៤៤៨.៧៩៩.៧៩៧	២៦.៥៤៩.៧០៩
មូលបត្រវិនិយោគ	៨	៣៣៨.០១៥.៨០៥	១.៣៨០.៧៩៥	៣៤.៩៤២.៧៤៧	១៤៣.៨៥៩
ទ្រព្យសម្បត្តិ និងបរិក្ខារ	៩	៨៤.៨៧១.៩២៩	៣៤៦.៧០២	៦៦.០៦៧.៣៨៧	២៧១.៩៩៩
សិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម	១០	៦៤.៤៣២.៥៨៤	២៦៣.២០៧	៥៧.០៦៤.៣០៥	២៣៤.៩៣៤
ទ្រព្យសកម្មអរូបី	១១	១៦.៥៥៥.១១២	៦៧.៦៦៨	១៦.២៩៦.៤៣៩	៦៧.០៩២
ទ្រព្យសកម្មផ្សេងៗ	១២	១១០.៧០៣.៣៨៣	៤៥២.២២៣	៧៩.៤៨៨.៤១៧	៣២៧.២៥៤
ទ្រព្យសកម្មសរុប		១១.៤៨៣.២១២.៧១៥	៤៦.៩០៨.៩២៥	៩.០៣១.៨១៦.៦៨១	៣៧.១៨៣.៩៨៩
បំណុល					
ប្រាក់បញ្ញើរបស់ធនាគារ និង គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	១៣	២០៦.៤០២.០០៩	៨៤៣.១៥៣	១៤២.៦៦២.០៨១	៥៨៧.៣៤០
ប្រាក់បញ្ញើរបស់អតិថិជន	១៤	៩.០២៦.៣០៤.៧៦៩	៣៦.៨៧២.៤៥៦	៧.២១០.៩៥៣.៦១៤	២៩.៦៨៧.៤៩៦
ប្រាក់កម្ចី	១៥	១៤៦.៤១៦.៩៦៣	៥៩៨.១១៣	៦៨.៣៥៨.៣៦៨	២៨១.៤៣១
អនុបំណុល	១៦	៩៦.០៥៣.៣៧២	៣៩២.៣៧៨	១២១.០៤៥.៣៩៧	៤៩៨.៣៤៤
បំណុលពន្ធលើប្រាក់ចំណេញ	១៧(ក)	៤៧.២១៧.១៦៤	១៩២.៨៨២	៤៧.៣៨៨.៩៧៨	១៩៥.១០០
បំណុលភតិសន្យា	១៨	៦៩.០៥៣.៤៣៤	២៨២.០៨៣	៦០.៤១១.៨៨៣	២៤៨.៧១៦
បំណុលពន្ធពន្យារ	១៧(ខ)	២១.៩៨៩.៦២០	៨៩.៧២៨	៧.០៣០.០៨៥	២៨.៩៤៣
បំណុលផ្សេងៗ	១៩	៩១.២០២.៩៩០	៣៧២.៥៦៤	៦១.៨៧៥.៥៤៩	២៥៤.៧៤២
បំណុលសរុប		៩.៧០៤.៦៤០.៣២១	៣៩.៦៤៣.៤៥៧	៧.៧១៩.៧២៥.៩៥៥	៣១.៧៨២.១១២
មូលធន					
ដើមទុន	២០	១.១០០.០០០.០០០	៤.៤៩៣.៥០០	៦៦០.០០០.០០០	២.៧១៧.២២០
ទុនបម្រុងតាមបទប្បញ្ញត្តិ	២១	២២១.៦៥៧.២៩៨	៩០៥.៤៧០	១១៧.១១៩.២៩៤	៤៨២.១៨០
ប្រាក់ចំណេញរក្សាទុក		៤៥៦.៩១៥.០៩៦	១.៨៤៧.៣៤៧	៥៣៤.៩៧១.៤៣២	២.១៦៨.១៥៨
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	១៩.១៥១	-	៣៤.៣១៩
មូលធនសរុប		១.៧៧៨.៥៧២.៣៩៤	៧.២៦៥.៤៦៨	១.៣១២.០៩០.៧២៦	៥.៤០១.៨៧៧
បំណុល និងមូលធនសរុប		១១.៤៨៣.២១២.៧១៥	៤៦.៩០៨.៩២៥	៩.០៣១.៨១៦.៦៨១	៣៧.១៨៣.៩៨៩

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយរបាយការណ៍ហិរញ្ញវត្ថុនេះ។

របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ

សម្រាប់ដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

	កំណត់សម្គាល់	ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
		ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ចំណូលពីការប្រាក់	២២	៧០៥.៣៥៧.៦៩៥	២.៨៩៩.០២០	៥៧០.៨៣៧.៣០៥	២.៣៣៣.០១២
ចំណាយលើការប្រាក់	២២	(១៩៨.៨២៦.៣២២)	(៨១៧.១៧៦)	(៩១.៥៨០.០៩៩)	(៣៧៤.២៨៨)
ចំណូលពីការប្រាក់សុទ្ធ		៥០៦.៥៣១.៣៧៣	២.០៨១.៨៤៤	៤៧៩.២៥៧.២០៦	១.៩៥៨.៧២៤
ចំណូលពីកម្រៃជើងសារ	២៣	៨០.៧៥១.០៩០	៣៣១.៨៨៧	៧១.៦១៧.៧១៧	២៩២.៧០២
ចំណាយលើកម្រៃជើងសារ	២៣	(៣៨.៤៩១.១៩១)	(១៥៨.១៩៩)	(២៧.៦៥៩.៨៣១)	(១១៣.០៤៦)
ចំណូលពីកម្រៃជើងសារសុទ្ធ		៤២.២៥៩.៨៩៩	១៧៣.៦៨៨	៤៣.៩៥៧.៨៨៦	១៧៩.៦៥៦
ចំណូលប្រតិបត្តិការផ្សេងៗ		១១.៤០៤.០៥១	៤៦.៨៧១	៥.៩២៦.២១០	២៤.២២០
ចំណាយបុគ្គលិក	២៤	(១១១.៦១៩.៦៧៦)	(៤៥៨.៧៥៧)	(៩៨.៧៥៦.៤៩២)	(៤០៣.៦១៨)
ចំណាយរំលស់	២៥	(២៧.៣១២.៤៩២)	(១១២.២៥៤)	(២៣.៥០៣.៦៩៤)	(៩៦.០៦០)
ចំណាយប្រតិបត្តិការ	២៦	(៥១.០៩០.៣៨៧)	(២០៩.៩៨១)	(៤១.៥៦៥.៦៥៣)	(១៦៩.៨៧៩)
ការខាតបង់សុទ្ធនៃឱនភាពតម្លៃលើទ្រព្យសកម្មហិរញ្ញវត្ថុ	២៧	(២៣.៤០៤.៧៩១)	(៩៦.១៩៤)	(២៦.៩៩៩.០៨១)	(១១០.៣៤៥)
ប្រាក់ចំណេញមុនបង់ពន្ធ		៣៤៦.៧៦៧.៩៧៧	១.៤២៥.២១៧	៣៣៨.៣១៦.៣៨២	១.៣៨២.៦៩៨
ពន្ធលើប្រាក់ចំណូល	១៧(គ)	(៧០.២៨៦.៣០៩)	(២៨៨.៨៧៧)	(៧៦.០៣៨.១៤៥)	(៣១០.៧៦៨)
ប្រាក់ចំណេញក្នុងគ្រា		២៧៦.៤៨១.៦៦៨	១.១៣៦.៣៤០	២៦២.២៧៨.២៣៧	១.០៧១.៩៣០
ចំណូលលម្អិតផ្សេងៗ		-	(១៥.១៦៨)	-	២៤.៥៧៥
ចំណូលលម្អិតសរុបក្នុងគ្រា		២៧៦.៤៨១.៦៦៨	១.១២១.១៧២	២៦២.២៧៨.២៣៧	១.០៩៦.៥០៥

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយរបាយការណ៍ហិរញ្ញវត្ថុនេះ។

របាយការណ៍បម្រែបម្រួលមូលធន

សម្រាប់ដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

	ដើមទុន		ទុនបម្រុងតាមបទប្បញ្ញត្តិ		ប្រាក់ចំណេញរក្សាទុក		លម្អៀងពីការប្តូររូបិយប័ណ្ណ		សរុប	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២										
ថ្ងៃទី១ ខែមករា ឆ្នាំ២០២២	៥២០.០០០.០០០	២.១១៨.៤៨០	៤៣.៦៣៧.៩០៩	១៧៧.៧៨១	៤៨៦.១៧៤.៥៨០	១.៩៧០.៩៣១	៩.៧៤៤	១.០៤៩.៨១២.៤៨៩	៤.២៧៦.៩៣៦	
ប្រាក់ចំណេញក្នុងគ្រា	-	-	-	-	២៦២.២៧៨.២៣៧	១.០៧១.៩៣០	-	២៦២.២៧៨.២៣៧	១.០៧១.៩៣០	
លទ្ធផលលម្អិតផ្សេងៗ - លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	២៤.៥៧៥	-	២៤.៥៧៥	
	-	-	-	-	២៦២.២៧៨.២៣៧	១.០៧១.៩៣០	២៤.៥៧៥	២៦២.២៧៨.២៣៧	១.០៩៦.៤៣៥	
បំប្លែងពីប្រាក់ចំណេញរក្សាទុក	១៤០.០០០.០០០	៥៧២.១៨០	-	-	(១៤០.០០០.០០០)	(៥៧២.១៨០)	-	-	-	
ការផ្ទេរពីប្រាក់ចំណេញរក្សាទុកទៅទុនបម្រុងតាមបទប្បញ្ញត្តិ	-	-	៧៣.៤៨១.៣៨៥	៣០២.៥២៣	(៧៣.៤៨១.៣៨៥)	(៣០២.៥២៣)	-	-	-	
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	២៦.៥៦០	-	១.៨៧៦	-	-	-	-	២៨.៤៣៦	
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	៦៦០.០០០.០០០	២.៧១៧.២២០	១១៧.១១៩.២៩៤	៤៨២.១៨០	៥៣៤.៩៧១.៤៣២	២.១៦៨.១៥៨	៣៤.៣១៩	១.៣១២.០៩០.៧២៦	៥.៤០១.៨៧៧	
ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣										
ថ្ងៃទី១ ខែមករា ឆ្នាំ២០២៣	៦៦០.០០០.០០០	២.៧១៧.២២០	១១៧.១១៩.២៩៤	៤៨២.១៨០	៥៣៤.៩៧១.៤៣២	២.១៦៨.១៥៨	៣៤.៣១៩	១.៣១២.០៩០.៧២៦	៥.៤០១.៨៧៧	
ប្រាក់ចំណេញក្នុងគ្រា	-	-	-	-	២៧៦.៤៨១.៦៦៨	១.១៣៦.៣៤០	-	២៧៦.៤៨១.៦៦៨	១.១៣៦.៣៤០	
លទ្ធផលលម្អិតផ្សេងៗ - លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	(១៥.១៦៨)	-	(១៥.១៦៨)	
	-	-	-	-	២៧៦.៤៨១.៦៦៨	១.១៣៦.៣៤០	(១៥.១៦៨)	២៧៦.៤៨១.៦៦៨	១.១២១.១៧២	
បំប្លែងពីប្រាក់ចំណេញរក្សាទុក	២៥០.០០០.០០០	១.០២៧.៥០០	-	-	(២៥០.០០០.០០០)	(១.០២៧.៥០០)	-	-	-	
ការបោះផ្សាយដើមទុនបន្ថែម	១៩០.០០០.០០០	៧៨០.៩០០	-	-	-	-	-	១៩០.០០០.០០០	៧៨០.៩០០	
ការផ្ទេរពីប្រាក់ចំណេញរក្សាទុកទៅទុនបម្រុងតាមបទប្បញ្ញត្តិ	-	-	១០៤.៥៣៨.០០៤	៤២៩.៦៥១	(១០៤.៥៣៨.០០៤)	(៤២៩.៦៥១)	-	-	-	
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(៣២.១២០)	-	(៦.៣៦១)	-	-	-	-	(៣៨.៤៨១)	
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	១.១០០.០០០.០០០	៤.៤៩៣.៥០០	២២១.៦៥៧.២៩៨	៩០៥.៤៧០	៤៥៦.៩១៥.០៩៦	១.៨៤៧.៣៤៧	១៩.១៥១	១.៧៧៨.៥៧២.៣៩៤	៧.២៦៥.៤៦៨	

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយចាប់ពីទំព័រទី៤៥ ដល់ទំព័រទី១០២ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

របាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

	កំណត់សម្គាល់	ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
		ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
វិហារសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ					
ប្រាក់ចំណេញមុនបង់ពន្ធ		៣៤៦.៧៦៧.៩៧៧	១.៤២៥.២១៧	៣៣៨.៣១៦.៣៨២	១.៣៨២.៦៩៨
និយ័តភាព៖					
ចំណាយរំលស់	២៥	២៧.៣១២.៤៩២	១១២.២៥៤	២៣.៥០៣.៦៩៤	៩៦.០៦០
ការខាតបង់សុទ្ធនៃឱនភាពតម្លៃលើទ្រព្យសកម្មហិរញ្ញវត្ថុ	២៧	២៣.៤០៤.៧៩១	៩៦.១៩៤	២៦.៩៩៩.០៨១	១១០.៣៤៥
(ចំណេញ)/ខាត ពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ		(១២.១៨០)	(៥០)	២០៣.២៦០	៨៣១
ចំណេញពីការកែប្រែតម្លៃសន្យា		(១.០៤៨)	(៤)	(៩៨.០៨០)	(៤០១)
ចំណូលពីការប្រាក់សុទ្ធ	២២	(៥០៦.៥៣១.៣៧៣)	(២.០៨១.៨៤៤)	(៤៧៩.២៥៧.២០៦)	(១.៩៥១.៧២៤)
		(១០៩.០៥៩.៣៤១)	(៤៤៨.២៣៣)	(៩០.៣៣២.៨៦៩)	(៣៦៩.១៩១)
បម្រែបម្រួល៖					
សមតុល្យនៅធនាគារជាតិនៃកម្ពុជា		២៤០.៣៨៣.៨៥២	៩៨៧.៩៧៨	(៤២.៧៥៧.៣៥៦)	(១៧៤.៧៤៩)
សមតុល្យនៅធនាគារនានា		(៣៣៦.១១០.០០៨)	(១.៣៨១.៤១២)	(១៦៩.០២៦.៤៩៨)	(៦៩០.៨១១)
ឥណទានផ្តល់ដល់អតិថិជន		(១.៣២៧.៦៣៨.១៨៦)	(៥.៤៥៦.៥៩៣)	(១.១៨៧.២៦៧.៦២៦)	(៤.៨៥២.៣៦៣)
ទ្រព្យសកម្មផ្សេងៗ		(៣២.៩២១.៦៨៩)	(១៣៥.៣០៨)	(៣៩.៤៦៣.៨០៥)	(១៦១.២៨៩)
ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ		៦៣.៦៧៤.៣៩៩	២៦១.៧០២	៤៥.៦៥៦.៦៨៥	១៨៦.៥៩៩
ប្រាក់បញ្ញើរបស់អតិថិជន		១.៧៦៩.១១៧.៩៦០	៧.២៧១.០៧៥	៩៨៤.៩១៩.៣២១	៤.០២៥.៣៦៥
បំណុលផ្សេងៗ		២៩.០៤៨.០៣៤	១១៩.៣៨៧	១០.៤៣៣.៣៣០	៤២.៦៤១
សាច់ប្រាក់សុទ្ធបានពី/ប្រើប្រាស់ក្នុង)ប្រតិបត្តិការ		២៩៦.៤៩៥.០២១	១.២១៨.៥៩៦	(៤៨៧.៨៣៨.៨១៨)	(១.៩៩៣.៧៩៨)
ការប្រាក់បានទទួល		៦៧៤.៧២៨.៨៤៧	២.៧៧៣.១៣៦	៥៥២.០១៥.០៤៤	២.២៥៦.០៨៥
ការប្រាក់បានបង់		(១៤៩.១៣១.៣២៤)	(៦១២.៩៣០)	(៧៣.៧៥៩.៣០៤)	(៣០១.៤៥៤)
ពន្ធលើប្រាក់ចំណូលបានបង់		(៥៥.៤៩៨.៥៨៨)	(២២៨.០៩៩)	(៥៧.៧០០.៧៦៣)	(២៣៥.៨៧៣)
សាច់ប្រាក់សុទ្ធបានពី/ប្រើប្រាស់ក្នុង)សកម្មភាពប្រតិបត្តិការ		៧៦៦.៥៩៧.៩៥៦	៣.១៥០.៧០៣	(៦៧.២៨៣.៨៤១)	(២៧៤.៩៩០)

	កំណត់សម្គាល់	ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
		ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
វិហារសាច់ប្រាក់ពីសកម្មភាពវិនិយោគ					
ការទិញមូលបត្រវិនិយោគ		(៦៣៨.៣១០.៩២៩)	(២.៦២៣.៤៥៨)	(១.២១២.៨៣១)	(៤.៩៥៧)
សាច់ប្រាក់បានពីការលក់មូលបត្រវិនិយោគ		៣៣៨.៨៩២.៥០៥	១.៣៩២.៨៤៨	៣.០៨៦.៤២៥	១២.៦១៤
ការទិញទ្រព្យសម្បត្តិ និងបរិក្ខារ		(៣២.១០៥.៨៣៩)	(១៣១.៩៥៥)	(២៩.៨៧៤.៦០៧)	(១២២.០៩៨)
ការទិញទ្រព្យសកម្មអរូបី		(៣.២២៦.១០០)	(១៣.២៥៩)	(៣.១៥៨.៨៤៣)	(១២.៩១០)
សាច់ប្រាក់បានពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ		១២.១៨០	៥០	១៥២.៧៤៣	៦២៤
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុងសកម្មភាពវិនិយោគ		(៣៣៤.៧៣៨.១៨៣)	(១.៣៧៥.៧៧៤)	(៣១.០០៧.១១៣)	(១២៦.៧២៧)
វិហារសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន					
ការបោះផ្សាយដើមទុនបន្ថែម		១៩០.០០០.០០០	៧៨០.៩០០	-	-
ការទូទាត់សងមូលបត្របំណុល		-	-	(២០.៦៩៨.០៤៥)	(៨៤.៥៩៣)
សាច់ប្រាក់បានពីប្រាក់កម្ចី		៤០៤.៥០៣.២៣៦	១.៦៦២.៥០៨	១៩៥.៥៨១.៥១២	៧៩៩.៣៤២
ការទូទាត់សងប្រាក់កម្ចី		(៣២៦.៥៧៦.០៤២)	(១.៣៤២.២២៨)	(៣២០.៩០២.៣២៤)	(១.៣១១.៥២៨)
ការទូទាត់សងអនុបំណុល		(២៥.០០០.០០០)	(១០២.៧៥០)	(២៧.០០០.០០០)	(១១០.៣៤៩)
ការទូទាត់សងប្រាក់ដើមភតិសន្យា		(១២.៧១៣.៩៥៧)	(៥២.២៥៤)	(១០.៩៤៨.៩០៧)	(៤៤.៧៤៨)
សាច់ប្រាក់សុទ្ធបានពី/ប្រើប្រាស់ក្នុង សកម្មភាពហិរញ្ញប្បទាន		២៣០.២១៣.២៣៧	៩៤៦.១៧៦	(១៨៣.៩៦៧.៧៦៤)	(៧៥១.៨៧៦)
ការកើនឡើង/(ថយចុះ) សុទ្ធនូវសាច់ប្រាក់ និងសាច់ប្រាក់សមមូល		៦៦២.០៦៩.០១០	២.៧២១.១០៥	(២៨២.២៥៨.៧១៨)	(១.១៥៣.៥៩៣)
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាដើមគ្រា		៦៧៣.០៦៥.៥៣៣	២.៧៧១.០១០	៩៥៥.៣២៤.២៥១	៣.៨៩១.៩៩១
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	(៣៨.០៩០)	-	៣២.៦១២
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាចុងគ្រា	២៨	១.៣៣៥.១៣៤.៥៤៣	៥.៤៥៤.០២៥	៦៧៣.០៦៥.៥៣៣	២.៧៧១.០១០

ប្រតិបត្តិការមិនមែនសាច់ប្រាក់សំខាន់ៗ

ក្នុងអំឡុងឆ្នាំ២០២៣ មានការបំប្លែងប្រាក់ចំណេញរក្សាទុករបស់ធនាគារចំនួន ២៥០ លានដុល្លារអាមេរិក ទៅជាដើមទុន (ឆ្នាំ២០២២៖ ចំនួន ១៤០ លានដុល្លារអាមេរិក)។

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ ចាប់ពីទំព័រទី៤៥ ដល់ទំព័រទី១០២ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

១. អំពីធនាគារ

ធនាគារវឌ្ឍនៈអាស៊ី ចំកាត់ ហៅកាត់ថា (“ធនាគារ”) បានចុះបញ្ជីនៅកម្ពុជានៅថ្ងៃទី២៥ ខែតុលា ឆ្នាំ ១៩៩៦ ជាមួយក្រសួងពាណិជ្ជកម្មក្រោមការចុះបញ្ជីលេខ Co. ៣២២/៩៧E (លេខចុះបញ្ជីថ្មី ០០០១០៥៩៣) និង បានចាប់ផ្តើមប្រតិបត្តិការអាជីវកម្ម នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ១៩៩៦។ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ ២០០៦ ធនាគារជាតិនៃកម្ពុជា (“NBC”) បានផ្តល់អាជ្ញាប័ណ្ណអចិន្ត្រៃយ៍លេខ ១៤ ដល់ធនាគារ។ ក្រុមហ៊ុននេះ និងក្រុមហ៊ុនមេចុងក្រោយរបស់ធនាគារ គឺធនាគារជាតិកាណាដា ដែលជាធនាគារត្រូវបានបង្កើតឡើងក្នុងប្រទេសកាណាដា។

សកម្មភាពចម្បង របស់ធនាគារ គឺផ្តល់សេវាកម្មធនាគារ និងសេវាកម្មហិរញ្ញវត្ថុដែលពាក់ព័ន្ធនៅក្នុង ព្រះរាជាណាចក្រកម្ពុជា។ ពុំមានការផ្លាស់ប្តូរជាសារវន្តទៅលើសកម្មភាពចម្បងរបស់ធនាគារនៅក្នុងការិយបរិច្ឆេទនេះទេ។

ការិយាល័យចុះបញ្ជីរបស់ធនាគារមានទីតាំងស្ថិតនៅ អគារលេខ ១៤១ ១៤៦ ១៤៨ ១៤៨ អា បេ សេ ដេ និង ១៦២ អា មហាវិថីព្រះសីហនុ និង ផ្ទះលេខ ១៥ និង ១៥៣ អា បេ សេ ផ្លូវលេខ២៧៨ និង ផ្ទះលេខ ១៧១ ផ្លូវត្រសក់ផ្អែម ភូមិទី៤ សង្កាត់ បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

របាយការណ៍ហិរញ្ញវត្ថុត្រូវបានអនុម័តឲ្យចេញផ្សាយដោយក្រុមប្រឹក្សាភិបាលនៅ ថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២៤។

២. ព័ត៌មានគោលនយោបាយគណនេយ្យសំខាន់ៗ

២.១. មូលដ្ឋាននៃគណនេយ្យ

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានរៀបចំឡើង ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹង ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ហៅកាត់ថា (“CIFRS”)។

របាយការណ៍ហិរញ្ញវត្ថុត្រូវបានរៀបចំឡើងដោយផ្អែកលើ មូលដ្ឋានថ្លៃដើមប្រតិបត្តិការ លើកលែងតែមានការបង្ហាញនៅក្នុងគោលនយោបាយគណនេយ្យខាងក្រោម។ ថ្លៃដើមប្រតិបត្តិការ ជាទូទៅគឺផ្អែកលើតម្លៃសមស្របនៃផលតបស្នងបានផ្តល់ឲ្យក្នុងការដោះដូរទំនិញនិងសេវាកម្ម។

តម្លៃសមស្របគឺជាថ្លៃដែលនឹងទទួលបានដោយ ការលក់ទ្រព្យសកម្ម ឬថ្លៃដែលបានសងចំពោះការផ្ទេរបំណុល នៅក្នុងប្រតិបត្តិការធម្មតា រវាងអ្នកពាក់ព័ន្ធក្នុងទីផ្សារ នាកាលបរិច្ឆេទនៃការវាស់វែងនៅក្នុងទីផ្សារគោល ឬក្នុងករណីមិនមានទីផ្សារគោល គឺយកទីផ្សារជាអាទិភាពបំផុតដែលធនាគារអាចកំណត់បាននៅកាលបរិច្ឆេទនៃការវាស់វែងនោះ។ តម្លៃសមស្របរបស់បំណុល ឆ្លុះបញ្ចាំងពីហានិភ័យដែលធនាគារមិនមានលទ្ធភាពសង។

ធនាគារវាស់វែងតម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុមួយ ដោយប្រើសម្រង់តម្លៃនៅក្នុងទីផ្សារសកម្មរបស់ឧបករណ៍នោះ ប្រសិនបើមាន។ ទីផ្សារមួយចាត់ទុកថាជាទីផ្សារសកម្មប្រសិនបើប្រតិបត្តិការរបស់ទ្រព្យសកម្មបំណុល កើតឡើងញឹកញាប់ ហើយទំហំប្រតិបត្តិការមានភាពគ្រប់គ្រាន់ក្នុងការផ្តល់ព័ត៌មានតម្លៃជាទៀងទាត់។ ប្រសិនបើពុំមានសម្រង់តម្លៃនៅក្នុងទីផ្សារសកម្មទេ នោះធនាគារត្រូវប្រើបច្ចេកទេសវាយតម្លៃណាដែលអាច ប្រើអស់ពីលទ្ធភាពជាតុចូល ដែលអាចអង្កេតបាន និងកាត់បន្ថយនូវការប្រើប្រាស់ជាតុចូលដែលមិនអាចអង្កេតបាន។ បច្ចេកទេសវាយតម្លៃដែលបានជ្រើសយកមកប្រើប្រាស់ ត្រូវរួមបញ្ចូលនូវកត្តាទាំងអស់ ដែលអ្នកពាក់ព័ន្ធក្នុងទីផ្សារនឹងពិចារណានៅក្នុងការកំណត់ថ្លៃ។

២.២. ស្តង់ដារថ្មី និងស្តង់ដារដែលត្រូវបានធ្វើវិសោធនកម្មដែលមានសុពលភាពនៅក្នុងការិយបរិច្ឆេទនេះ

ធនាគារបានអនុម័តស្តង់ដារថ្មី និងស្តង់ដារកែសម្រួលទាំងអស់ដែលពាក់ព័ន្ធនឹងប្រតិបត្តិការរបស់ធនាគារ។ ការអនុម័តស្តង់ដារថ្មីនិងស្តង់ដារកែសម្រួលទាំងនេះ មិនបណ្តាលឲ្យមានការផ្លាស់ប្តូរគោលនយោបាយគណនេយ្យរបស់ធនាគារទេ ហើយមិនមានផលប៉ះពាល់ជាសារវន្តលើការបង្ហាញប្រចំនួនទឹកប្រាក់ដែលបានវាយការណ៍សម្រាប់បច្ចុប្បន្នឬឆ្នាំមុនទេ លើកលែងតែព័ត៌មានគោលនយោបាយគណនេយ្យមិនជាសារវន្តជាក់លាក់ និងកំណត់ចំណាំការបង្ហាញដែលត្រូវបានដកចេញក្នុងឆ្នាំបច្ចុប្បន្នបន្ទាប់ពីការធ្វើវិសោធនកម្មចំពោះ CIAS ១។

CIFRS ១៧	កិច្ចសន្យាធានារ៉ាប់រង (រួមទាំងវិសោធនកម្មខែមិថុនា ឆ្នាំ ២០២០និងខែធ្នូ ឆ្នាំ ២០២១ លើ IFRS ១៧)
ការធ្វើវិសោធនកម្មទៅលើ CIAS ១	ការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុ និង IFRS Practice Statement ២ ការធ្វើឱ្យការវិនិច្ឆ័យសំខាន់ៗ- ការបង្ហាញគោលនយោបាយគណនេយ្យ
ការធ្វើវិសោធនកម្មទៅលើ CIAS ១២	ពន្ធលើប្រាក់ចំណូល - ពន្ធពន្យារទាក់ទងនឹងទ្រព្យសកម្ម និងបំណុលដែលកើតចេញពីប្រតិបត្តិការតែមួយ
ការធ្វើវិសោធនកម្មទៅលើ CIAS ១២	ពន្ធលើប្រាក់ចំណូល - កំណែទម្រង់ពន្ធអន្តរជាតិ - គោលការណ៍គំរូពីរ
ការធ្វើវិសោធនកម្មទៅលើ CIAS ៨	គោលនយោបាយគណនេយ្យ ការផ្លាស់ប្តូរការប៉ាន់ស្មានគណនេយ្យ និងកំហុស-និយមន័យនៃការប៉ាន់ស្មានគណនេយ្យ

២.៣. ស្តង់ដារថ្មី និងកែប្រែដែលបានចេញផ្សាយតែពុំទាន់មានសុពលភាព

វិសោធនកម្មមួយចំនួនចំពោះស្តង់ដារគណនេយ្យត្រូវបានចេញផ្សាយ ដែលមិនទាន់ចូលជាធរមានសម្រាប់ការិយបរិច្ឆេទថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៣ ហើយមិនត្រូវបានអនុវត្តដោយធនាគារមុនកាលកំណត់ទេ។ វិសោធនកម្មទាំងនេះមិនត្រូវបានរំពឹងថានឹងមានផលប៉ះពាល់ជាសារវន្តដល់ធនាគារនៅក្នុងការិយបរិច្ឆេទបច្ចុប្បន្ន ឬនាពេលអនាគតនោះទេ។

២.៤. រូបិយប័ណ្ណគោល និងរូបិយប័ណ្ណសម្រាប់ការបង្ហាញ

ធនាគារធ្វើប្រតិបត្តិការអាជីវកម្ម និងកត់ត្រារាល់បញ្ជីគណនេយ្យរបស់ខ្លួន ផ្អែកលើរូបិយប័ណ្ណចំនួន២ គឺ ប្រាក់រៀល និងប្រាក់ដុល្លារអាមេរិក។ គណៈគ្រប់គ្រងបានកំណត់ប្រាក់ដុល្លារអាមេរិកជារូបិយប័ណ្ណគោល និងជារូបិយប័ណ្ណសម្រាប់ការបង្ហាញ ព្រោះវាឆ្លុះបញ្ចាំងពីសមាសធាតុសេដ្ឋកិច្ច នៃព្រឹត្តិការណ៍មូលដ្ឋាន និងកាលៈទេសៈរបស់ធនាគារ។

សកម្មភាពប្រតិបត្តិការរូបិយប័ណ្ណផ្សេងៗទៀតក្រៅពីប្រាក់ដុល្លារអាមេរិក ត្រូវបានប្តូរទៅជាប្រាក់ដុល្លារអាមេរិក តាមអត្រាប្តូរប្រាក់នៅកាលបរិច្ឆេទប្រតិបត្តិការនោះ។ ទ្រព្យសកម្មរូបិយវត្ថុ និងបំណុលរូបិយវត្ថុ នាចុងការិយបរិច្ឆេទ ដែលជារូបិយប័ណ្ណក្រៅពីប្រាក់ដុល្លារអាមេរិក ត្រូវបានប្តូរទៅជាប្រាក់ដុល្លារអាមេរិកតាមអត្រាប្តូរប្រាក់នៅកាលបរិច្ឆេទនោះ។ ធាតុមិនមែនរូបិយវត្ថុ ដែលត្រូវបានវាស់វែងតាមតម្លៃសមស្របនៅក្នុងរូបិយប័ណ្ណបរទេស ត្រូវបានប្រែសម្រួលតាមអត្រាប្តូរប្រាក់នៅកាលបរិច្ឆេទដែលតម្លៃសមស្របត្រូវបានកំណត់។ ធាតុមិនមែនរូបិយវត្ថុ ដែលត្រូវបានវាស់វែងនៅក្នុងលក្ខខណ្ឌថ្លៃដើមប្រវត្តិសាស្ត្រជារូបិយប័ណ្ណបរទេសមិនត្រូវបានប្តូរម្តងទៀតទេ។

ភាពលម្អៀងពីការប្តូររូបិយប័ណ្ណដែលកើតមកពីការប្តូរនោះ ត្រូវបានទទួលស្គាល់នៅក្នុងចំណេញ ឬខាត។

ការបង្ហាញជារូបិយប័ណ្ណប្រាក់រៀល

អនុលោមតាមច្បាប់ស្តីពី គណនេយ្យនិងសវនកម្ម ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦ ការកត់ត្រាប្តូរពីប្រាក់ដុល្លារអាមេរិកទៅជាប្រាក់រៀលត្រូវបានបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុ ដោយប្រើប្រាស់អត្រាចុងការិយបរិច្ឆេទ និងអត្រាមធ្យមសម្រាប់ការិយបរិច្ឆេទ ដូចដែលបានប្រកាសដោយធនាគារជាតិនៃ កម្ពុជា។

ទ្រព្យសកម្ម និងបំណុលនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុនីមួយៗដែលបានបង្ហាញ ត្រូវបានប្តូរតាមអត្រាចុងការិយបរិច្ឆេទនាចុងការិយបរិច្ឆេទនីមួយៗ ដោយឡែកខ្ទង់ចំណូល និងចំណាយនៅក្នុងរបាយការណ៍ ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ និងខ្ទង់នៅក្នុងវិហារសាច់ប្រាក់ ត្រូវបានប្តូរទៅជាប្រាក់រៀលដោយប្រើប្រាស់អត្រាមធ្យមសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់។ លទ្ធផលនៃភាពលម្អៀងដែលកើតឡើងពីការប្តូររូបិយប័ណ្ណ ត្រូវបានកត់ត្រាក្នុងចំណូលលម្អិតផ្សេងៗ (OCI)។

របាយការណ៍ហិរញ្ញវត្ថុដែលបានបង្ហាញជាប្រាក់រៀល ត្រូវបានធ្វើឡើងដោយផ្អែកលើអត្រាប្តូរប្រាក់ក្នុងមួយដុល្លារអាមេរិកដូចខាងក្រោម៖

	អត្រាចុងការិយបរិច្ឆេទ	អត្រាមធ្យម
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	៤.០៨៥	៤.១១០
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	៤.១១៧	៤.០៨៧

ការបង្កត់លេខ

គូលេខនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ត្រូវបានបង្កត់សម្រាប់ចំនួនជាប្រាក់ដុល្លារអាមេរិក និងខ្ទង់លានរៀលសម្រាប់ចំនួនជាប្រាក់រៀល។

២.៥. ឧបករណ៍ហិរញ្ញវត្ថុ

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ នៅពេលដែលធនាគារក្លាយជាកាតីនៃសំវិធានធនតាមកិច្ចសន្យានៃឧបករណ៍ទាំងនេះ។ ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ត្រូវបានវាស់វែងដំបូងតាមតម្លៃសមស្រប។ ថ្លៃដើមប្រតិបត្តិការដែលកំណត់ថាពាក់ព័ន្ធនឹងការទិញ ឬការចេញផ្សាយទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ត្រូវបានរួមបញ្ចូល ឬដកចេញពីតម្លៃសមស្របនៃទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ នៅលើការទទួលស្គាល់ដំបូង។ ថ្លៃប្រតិបត្តិការពាក់ព័ន្ធនឹងការទិញទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ ក្នុងតម្លៃសមស្រប តាមរយៈការចំណេញឬខាត ត្រូវបានទទួលស្គាល់ភ្លាមៗ នៅក្នុងរបាយការណ៍ចំណេញ ឬខាត។

ទ្រព្យសកម្មហិរញ្ញវត្ថុ

ទ្រព្យសកម្មហិរញ្ញវត្ថុទាំងអស់ ត្រូវបានទទួលស្គាល់ និង លែងទទួលស្គាល់នៅកាលបរិច្ឆេទនៃការធ្វើដូចគ្នា ដែលការទិញ ឬលក់ទ្រព្យសកម្មហិរញ្ញវត្ថុ គឺស្ថិតនៅក្រោមកិច្ចសន្យា ដែលលក្ខខណ្ឌតម្រូវឲ្យមានការផ្តល់ជូនទ្រព្យសកម្មក្នុងរយៈពេលកំណត់ ដែលបានបង្កើតឡើងដោយទីផ្សារដែលពាក់ព័ន្ធ ត្រូវបានវាស់វែងតាមតម្លៃសមស្រប រួមទាំងថ្លៃប្រតិបត្តិការ។ ទ្រព្យសកម្មហិរញ្ញវត្ថុទាំងអស់ត្រូវបានបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុគិតទាំងចំនួនដែលត្រូវទទួលបាន និងការប្រាក់ដែលត្រូវទទួលបាន។

ការចាត់ថ្នាក់ និងការវាស់វែងជាបន្តបន្ទាប់

ទ្រព្យសកម្មហិរញ្ញវត្ថុមួយ ត្រូវបានវាស់វែងតាមតម្លៃដករំលស់ ប្រសិនបើទ្រព្យសកម្មហិរញ្ញវត្ថុនោះ បំពេញលក្ខខណ្ឌទាំងពីរដូចខាងក្រោម៖

- ទ្រព្យសកម្មដែលមាននៅក្នុងម៉ូដែលអាជីវកម្ម ក្នុងគោលបំណងរក្សាទុកសម្រាប់ការប្រមូលសាច់ប្រាក់តាមកិច្ចសន្យា
- លក្ខខណ្ឌកិច្ចសន្យារបស់ទ្រព្យសកម្មហិរញ្ញវត្ថុផ្តល់នូវកាលបរិច្ឆេទជាក់លាក់ចំពោះវិហារសាច់ប្រាក់ ដែលសម្រាប់ទូទាត់តែប្រាក់ដើម និងការប្រាក់ (ហៅកាត់ថា “SPPI”) តាមចំនួនប្រាក់ដើមដែលនៅជំពាក់តែប៉ុណ្ណោះ។

ឧបករណ៍បំណុលដែលបំពេញតាមលក្ខខណ្ឌដូចខាងក្រោម ត្រូវបានវាស់វែងជាបន្តបន្ទាប់ដោយតម្លៃសមស្របតាមរយៈប្រាក់ចំណូលលម្អិតផ្សេងៗទៀត (“FVTOCI”)៖

- ទ្រព្យសកម្មហិរញ្ញវត្ថុដែលមាននៅក្នុងម៉ូដែលអាជីវកម្ម ក្នុងគោលបំណងរក្សាទុកសម្រាប់ការប្រមូលសាច់ប្រាក់តាមកិច្ចសន្យា និងលក់ទ្រព្យសកម្មហិរញ្ញវត្ថុ និង
- លក្ខខណ្ឌកិច្ចសន្យារបស់ទ្រព្យសកម្មហិរញ្ញវត្ថុផ្តល់នូវកាលបរិច្ឆេទដាក់លាក់ ចំពោះរំហូរសាច់ប្រាក់ ដែលសម្រាប់ទូទាត់តែប្រាក់ដើម និងការប្រាក់ តាមចំនួនប្រាក់ដើមដែលនៅសល់តែប៉ុណ្ណោះ។

ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗទៀត ត្រូវបានវាស់វែងជាបន្តបន្ទាប់ដោយតម្លៃសមស្របតាមរយៈប្រាក់ចំណេញបូក (“FVTPL”)។

តម្លៃដករំលស់ និងវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព

វិធីសាស្ត្រការប្រាក់ប្រសិទ្ធភាពគឺជាវិធីសាស្ត្រគណនាតម្លៃដករំលស់នៃបំណុលហិរញ្ញវត្ថុ និងការបែងចែកចំណាយការប្រាក់ក្នុងកំឡុងពេលដែលពាក់ព័ន្ធ។

សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុក្រៅពីការទិញ ឬមានប្រភពពីទ្រព្យសកម្មហិរញ្ញវត្ថុដែលជាឥណទានមានឱនភាព ការប្រាក់ប្រសិទ្ធភាពគឺជាអត្រាតម្លៃអប្បបរមាយ៉ាងពិតប្រាកដ ដែលអាចប៉ាន់ស្មានពីសាច់ប្រាក់ទទួលបាននាពេលអនាគត (រួមទាំងថ្លៃសេវាទាំងអស់ និងការបង់សង ឬទទួលបាន ដែលបង្កើតបានជាផ្នែកសំខាន់មួយនៃអត្រាការប្រាក់ប្រសិទ្ធភាព ថ្លៃប្រតិបត្តិការ និងបុព្វលាភ ឬតម្លៃអប្បបរមាផ្សេងទៀត) ដោយមិនរាប់បញ្ចូលការបាត់បង់ឥណទានដែលរំពឹងទុក តាមរយៈអាយុកាលរំពឹងទុកនៃឧបករណ៍បំណុល ឬរយៈពេលខ្លីជាងនេះ ទៅតាមទំហំតម្លៃយោងដុលនៃឧបករណ៍បំណុល សម្រាប់ការទទួលស្គាល់បំណុលលើកដំបូង។ សម្រាប់ការទិញ ឬមានប្រភពពីទ្រព្យសកម្មហិរញ្ញវត្ថុដែលជាឥណទានមានឱនភាព អត្រាការប្រាក់ ប្រសិទ្ធភាពដែលបានកែតម្រូវឥណទានត្រូវបានគណនាដោយអប្បបរមារំហូរសាច់ប្រាក់ដែលបានប៉ាន់ប្រមាណនាពេលអនាគត រួមទាំងការបាត់បង់ឥណទានដែលរំពឹងទុករហូត ដល់តម្លៃដករំលស់នៃការទទួលស្គាល់ឧបករណ៍បំណុលលើកដំបូង។

តម្លៃដករំលស់នៃទ្រព្យសកម្មហិរញ្ញវត្ថុ គឺជាចំនួនទឹកប្រាក់ដែលទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានវាស់វែងនៅពេលដែលទទួលស្គាល់លើកដំបូង ដកនឹងការសងប្រាក់ដើម ឬកនឹងរំលស់បង្គរដោយប្រើប្រាស់វិធីសាស្ត្រការប្រាក់ប្រសិទ្ធភាពនៃភាពខុសគ្នាណាមួយរវាងចំនួនទឹកប្រាក់ទទួលស្គាល់ដំបូង និងចំនួនឥណទានប្រតិទាន ដោយកែតម្រូវសិរិទ្ធភាពធនធានខាតបង់ណាមួយ។ តម្លៃយោងដុលនៃទ្រព្យសកម្មហិរញ្ញវត្ថុ គឺជាតម្លៃដករំលស់នៃហិរញ្ញវត្ថុទ្រព្យសកម្មមុនពេលកែប្រែសិរិទ្ធភាពធនធានខាតបង់ណាមួយ។

ចំណូលការប្រាក់គឺត្រូវបានទទួលស្គាល់ដោយប្រើប្រាស់វិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព សម្រាប់វាស់វែងឧបករណ៍បំណុលជាបន្តបន្ទាប់នៅតម្លៃដករំលស់ និង FVTOCI។ សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុក្រៅពីការទិញ ឬមានប្រភពពីទ្រព្យសកម្មហិរញ្ញវត្ថុដែលជាឥណទានមានឱនភាព ចំណូលការប្រាក់ត្រូវបានគណនាដោយអនុវត្តតាមអត្រាការប្រាក់ប្រសិទ្ធភាព ទៅតម្លៃយោងដុលនៃទ្រព្យសកម្មហិរញ្ញវត្ថុ លើកលែងតែទ្រព្យសកម្មហិរញ្ញវត្ថុ ដែលក្លាយជាឥណទានមានឱនភាពជាបន្តបន្ទាប់តែប៉ុណ្ណោះ។ ចំណូលការប្រាក់សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃឥណទាននៅក្នុងការិយបរិច្ឆេទជាបន្តបន្ទាប់ ត្រូវបានកាត់ត្រាដោយការអនុវត្តអត្រាការប្រាក់ប្រសិទ្ធភាពលើតម្លៃដករំលស់នៃទ្រព្យសកម្មហិរញ្ញវត្ថុ។ ប្រសិនបើហានិភ័យនៃឥណទានលើឧបករណ៍ហិរញ្ញវត្ថុដែលមានឱនភាពនៃឥណទានមានភាពប្រសើរឡើងនៅក្នុងការិយបរិច្ឆេទជាបន្តបន្ទាប់ នាំឲ្យទ្រព្យសកម្មហិរញ្ញវត្ថុនឹងលែងមានការថយចុះនៃឥណទាន ដូច្នេះចំណូលការប្រាក់ត្រូវបានកាត់ត្រាដោយការអនុវត្តអត្រាការប្រាក់ប្រសិទ្ធភាពលើតម្លៃដុលនៃទ្រព្យសកម្មហិរញ្ញវត្ថុ។

ឱនភាពនៃទ្រព្យសកម្មហិរញ្ញវត្ថុ

ធនាគារទទួលស្គាល់ការខាតបង់សម្រាប់ ការខាតបង់ឥណទានរំពឹងទុក (ហៅកាត់ថា “ECL”) លើឧបករណ៍ហិរញ្ញវត្ថុដូចខាងក្រោម៖

- សមតុល្យនៅធនាគារនានា
- ឥណទានផ្តល់ដល់អតិថិជន
- មូលបត្រវិនិយោគបំណុល
- ប្រាក់កក់និងគណនីត្រូវទទួលផ្សេងៗ
- កិច្ចសន្យាឥណទាន
- កិច្ចសន្យាធានាហិរញ្ញវត្ថុ។

មិនមានឱនភាពត្រូវបានទទួលស្គាល់លើការវិនិយោគមូលធនឡើយ។

សិរិទ្ធភាពធនធានខាតបង់រំពឹងទុកសម្រាប់ ពេញមួយអាយុកាលនៃ ECL គឺ ចាំបាច់សម្រាប់ឧបករណ៍ហិរញ្ញវត្ថុ ប្រសិនបើហានិភ័យឥណទាន លើឧបករណ៍ហិរញ្ញវត្ថុនោះមានការកើនឡើងគួរឲ្យកត់សម្គាល់ ចាប់តាំងពីការទទួលស្គាល់ដំបូង។ ចំពោះឧបករណ៍ហិរញ្ញវត្ថុផ្សេងទៀត ECL ត្រូវបានវាស់វែងតាមចំនួនស្មើនឹង ECL ១២ខែ។ ព័ត៌មានលម្អិតបន្ថែមស្តីពីការកំណត់ នៃការកើនឡើងគួរឲ្យកត់សម្គាល់នៃហានិភ័យឥណទានត្រូវបានផ្តល់ជូននៅក្នុងកំណត់សម្គាល់ ៣២.១។

ECLs គឺជាការប៉ាន់ស្មានដោយផ្អែកលើប្រូបាប៊ីលីតេនៃតម្លៃបច្ចុប្បន្ននៃការខាតបង់ឥណទាន។ វាត្រូវបានវាស់វែងជាតម្លៃបច្ចុប្បន្ន នៃភាពខុសគ្នារវាងរំហូរសាច់ប្រាក់ដែលជំពាក់មកធនាគារតាមកិច្ចសន្យា និងរំហូរសាច់ប្រាក់ដែលធនាគាររំពឹងថានឹងទទួលបានពីការប្តឹងថ្លែងពីទិដ្ឋភាពសេដ្ឋកិច្ចនាពេលអនាគត ដែលត្រូវបានធ្វើអប្បបរមាដោយប្រើ អត្រាការប្រាក់ប្រសិទ្ធភាព (ហៅកាត់ថា “EIR”) របស់ទ្រព្យសកម្មនោះ។

- សម្រាប់កិច្ចសន្យាឥណទានដែលពុំទាន់បានប្រើប្រាស់ ECL គឺជាការខុសគ្នារវាងតម្លៃបច្ចុប្បន្ន នៃភាពខុសគ្នារវាងរំហូរសាច់ប្រាក់តាមកិច្ចសន្យា ដែលធនាគារត្រូវទទួលបាន ប្រសិនបើអ្នកកាន់កិច្ចសន្យា ដកប្រាក់កម្ចី និង រំហូរសាច់ប្រាក់ដែលធនាគាររំពឹងថានឹងទទួលបាន ប្រសិនបើកម្ចីត្រូវបានប្រើប្រាស់ និង
- សម្រាប់កិច្ចសន្យាធានាហិរញ្ញវត្ថុ ECL គឺជាការខុសគ្នារវាង ការទូទាត់ដែលរំពឹងទុកសម្រាប់សងទៅអ្នកកាន់ឧបករណ៍បំណុលដែលបានធានា ដោយដកចេញនូវចំនួនទឹកប្រាក់ដែលធនាគាររំពឹងថានឹងទទួលបានពីអ្នកកាន់បំណុល កូនបំណុល ឬគាត់ផ្សេងទៀត។

ធនាគារវាស់វែង ECL ផ្អែកលើមូលដ្ឋានជាក្រុមសម្រាប់សំណុំឥណទានដែលមានលក្ខណៈហានិភ័យសេដ្ឋកិច្ចស្រដៀងគ្នា។ ការវាស់វែងនៃការខាតបង់ គឺផ្អែកលើតម្លៃបច្ចុប្បន្ននៃហួសសាច់ប្រាក់ដែលរំពឹងទុករបស់ទ្រព្យសកម្ម ដោយប្រើEIRដើមរបស់ទ្រព្យ។

ព័ត៌មានបន្ថែមស្តីពីការវាស់វែងនៃ ECL ត្រូវបានផ្តល់ជូននៅក្នុងកំណត់សម្គាល់ ៣២.១ រួមទាំងព័ត៌មានលម្អិតអំពីរបៀបដែលឧបករណ៍ត្រូវបានដាក់ជាក្រុម នៅពេលវាយតម្លៃលើមូលដ្ឋានជាក្រុម។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពឥណទាន

ទ្រព្យសកម្មហិរញ្ញវត្ថុ គឺមាន «ឱនភាពឥណទាន» នៅពេលមានព្រឹត្តិការណ៍មួយឬច្រើន ដែលមានផលប៉ះពាល់យ៉ាងខ្លាំង លើហួសសាច់ប្រាក់ហិរញ្ញវត្ថុដែលរំពឹងទុកនាពេលអនាគត របស់ទ្រព្យសកម្មហិរញ្ញវត្ថុ។ ទ្រព្យសកម្មហិរញ្ញវត្ថុមានឱនភាពឥណទានសំដៅទៅលើ ទ្រព្យសកម្មដំណាក់កាលទី ៣។ ភស្តុតាងនៃឱនភាពឥណទាន រួមមានទិន្នន័យដែលអាចអង្កេតបានអំពីព្រឹត្តិការណ៍ដូចខាងក្រោម៖

- វិបត្តិហិរញ្ញវត្ថុខ្លាំងរបស់អតិថិជន ឬអ្នកបោះផ្សាយ
- ការបំពានលើកិច្ចសន្យា ដូចជា ការខកខានមិនបានសង ឬ ហួសកាលកំណត់
- ម្ចាស់បំណុលផ្តល់សម្បទានដល់អ្នកខ្ចី ដែលម្ចាស់បំណុលមិនបានពិចារណា ក្នុងករណីដែល អ្នកខ្ចីមានវិបត្តិហិរញ្ញវត្ថុក្នុងហេតុផលសេដ្ឋកិច្ច ឬកិច្ចសន្យា
- ការបាត់បង់នៃទីផ្សារសកម្មចំពោះទ្រព្យបញ្ចាំ ដោយសារតែភាពលំបាកផ្នែកហិរញ្ញវត្ថុ។

វាប្រហែលជាមិនអាចកំណត់យកព្រឹត្តិការណ៍ដាច់ពីគ្នាតែមួយបានទេ ដូចទៅវិញ លទ្ធផលនៃការរួមគ្នារបស់ព្រឹត្តិការណ៍មួយចំនួនអាចបណ្តាលឲ្យ ទ្រព្យសកម្មហិរញ្ញវត្ថុមានឱនភាពឥណទាន។ ធនាគារត្រូវវាយតម្លៃថា តើឧបករណ៍បំណុល ដែលជាទ្រព្យសកម្មហិរញ្ញវត្ថុ ដែលត្រូវបានវាស់ដោយថ្លៃដើមរំលស់គឺមានឱនភាពឥណទាននៅក្នុងការិយបរិច្ឆេទនីមួយៗដែរទេ។ ធនាគារត្រូវពិចារណាលើកត្តាមួយចំនួនដូចជា ទិន្នផលសញ្ញាប័ណ្ណ ការវាយតម្លៃចំណាត់ថ្នាក់ឥណទាន និងសមត្ថភាពរបស់អ្នកខ្ចីក្នុងការប្រមូលទុន ដើម្បីវាយតម្លៃថា តើឧបករណ៍បំណុលរដ្ឋនិងបំណុលសាជីវកម្មមានការខាតបង់ឥណទាន។

ឥណទានមួយត្រូវបានចាត់ទុកថាមានការខាតបង់ឥណទាន នៅពេលដែល ការអនុគ្រោះ ត្រូវបានផ្តល់ទៅឲ្យអ្នកខ្ចីដោយសារតែភាពយ៉ាប់យឺននៃស្ថានភាពហិរញ្ញវត្ថុរបស់អ្នកខ្ចី លើកលែងតែមានភស្តុតាងបង្ហាញថា ជាលទ្ធផល នៃការ ផ្តល់ការអនុគ្រោះ ហានិភ័យនៃការមិនទទួលបានហួសសាច់ប្រាក់តាមកិច្ចសន្យា បានថយចុះគួរឲ្យកត់សម្គាល់ និងមិនមានស្ថេរភាពផ្សេងទៀតនៃឱនភាពតម្លៃ។ សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលការអនុគ្រោះ ត្រូវបានពិចារណា ប៉ុន្តែមិនបានផ្តល់ទ្រព្យសកម្មនោះត្រូវបានគេចាត់ទុកថាមានការខាតបង់ឥណទាន នៅពេលមានភស្តុតាងដែលអាចបង្ហាញពីការខាតបង់ឥណទាន រួមទាំងការខកខានសង។ សូមមើលខាងក្រោមសម្រាប់និយមន័យនៃការខកខានសង។

និយមន័យនៃការខកខានសង

ភាពសំខាន់ចំពោះការកំណត់ ECL គឺជានិយមន័យនៃការខកខានសង។ និយមន័យនៃការខកខានសងត្រូវបានប្រើក្នុងការវាស់តម្លៃរបស់ECL និងក្នុងការកំណត់ថា តើ ការខាតបង់អាស្រ័យលើអាយុកាល ១២ ខែ ឬ ពេញមួយអាយុកាល ECL ដោយសារការខកខានសងគឺជាសមាសធាតុមួយ របស់ប្រូបាប៊ីលីតេនៃការខកខានសង (ហៅកាត់ថា “PD”) ដែលមានការប៉ះពាល់ ក្នុងការវាស់វែង ECL និង ការកំណត់នៃការកើនឡើងរបស់ហានិភ័យឥណទាន។

ធនាគារចាត់ទុកព្រឹត្តិការណ៍ដូចខាងក្រោមនេះជាព្រឹត្តិការណ៍ដែលធ្វើឲ្យមានការខកខានសង៖

- អ្នកខ្ចី ត្រូវបានវាយតម្លៃហានិភ័យឥណទានផ្ទៃក្នុងថ្នាក់ “ង” ឬ “១០” ឬហួសកាលកំណត់សងលើសពី ៨៩ ថ្ងៃ សម្រាប់ឥណទានរយៈពេលវែង និង ៣០ ថ្ងៃ សម្រាប់ឥណទានរយៈពេលខ្លី (ឆ្នាំ២០២២៖ ៥៩ ថ្ងៃ)
- អ្នកខ្ចីទំនងជាមិនបំពេញកាតព្វកិច្ចឥណទានរបស់ខ្លួន ដល់ធនាគារ។

និយមន័យនៃការខកខានសងនេះ ត្រូវបានប្រើប្រាស់ដោយធនាគារ សម្រាប់គោលបំណងគណនេយ្យ ក៏ដូចជាសម្រាប់គោលបំណងគ្រប់គ្រងហានិភ័យឥណទានផ្ទៃក្នុង និងគោរពតាមនិយមន័យបទប្បញ្ញត្តិនៃការខកខានសង។

ប្រសិនបើអ្នកខ្ចីមិនទំនងនឹងអាចបំពេញកាតព្វកិច្ចឥណទានរបស់ខ្លួន ធនាគារត្រូវគិតគូរទាំងស្រុងនៃសុចនាករគុណភាពនិងបរិមាណនៅពេលវាយតម្លៃ។ ព័ត៌មានដែលបានវាយតម្លៃ គឺអាស្រ័យលើប្រភេទនៃទ្រព្យសកម្ម ឧទាហរណ៍ សុចនាករគុណភាពដែលត្រូវបានប្រើក្នុងការផ្តល់ប្រាក់កម្ចីដល់ធនាគារ គឺការរំលោភលើកិច្ចព្រមព្រៀង ដែលមិនអាចប្រើសម្រាប់វាយតម្លៃលើការផ្តល់ប្រាក់កម្ចីឲ្យបុគ្គលឡើយ។ សុចនាករបរិមាណ ដូចជាភាពយឺតយ៉ាវ និងការមិនបង់ប្រាក់លើកាតព្វកិច្ចនៃគូភាគី គឺជាធាតុចូលសំខាន់នៅក្នុងការវិភាគនេះ។ ធនាគារបានប្រើប្រាស់ប្រភពព័ត៌មានជាច្រើនដើម្បីវាយតម្លៃពីការខកខានសង ដែលព័ត៌មានទាំងនោះត្រូវបានបង្កើតឡើង នៅប្រភពខាងក្នុង ឬប្រមូលបានពីប្រភពខាងក្រៅ។ ព័ត៌មានលម្អិតបន្ថែម បានផ្តល់ជូននៅក្នុងកំណត់សម្គាល់ ៣២.១។ ការខកខានសងគឺជាភស្តុតាងដែលបង្ហាញថាទ្រព្យសកម្មមានឱនភាពឥណទាន ដូចដែលបានកត់សម្គាល់នៅក្នុងនិយមន័យនៃទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពឥណទាន។

ដូច្នេះ ឱនភាពឥណទានលើទ្រព្យសកម្មហិរញ្ញវត្ថុ គឺរួមបញ្ចូលនូវទ្រព្យសកម្មដែលខកខានសង និងទ្រព្យសកម្មដែលមិនមានការខកខានសងផ្សេងៗទៀត ដោយសារតែ និយមន័យនៃឱនភាពឥណទានមានលក្ខណៈទូលំទូលាយជាងនិយមន័យនៃការខកខានសង។

ការកើនឡើងជាសារវន្តនូវហានិភ័យឥណទាន

ធនាគារត្រូវត្រួតពិនិត្យរាល់ទ្រព្យសកម្មហិរញ្ញវត្ថុទាំងអស់ រួមមានកិច្ចសន្យាឥណទាន និងកិច្ចសន្យាធានាហិរញ្ញវត្ថុ ដែលតម្រូវឲ្យធ្វើការវាយតម្លៃលើឱនភាពឥណទាន ថា តើមានហានិភ័យឥណទានកើនឡើងជាសារវន្តចាប់តាំងពីមានការទទួលស្គាល់ដំបូងដែរឬទេ។ ធនាគារនឹងធ្វើការវាស់វែងលើការខាតបង់ដោយផ្អែកលើECLមួយអាយុកាល ជាជាង ECL រយៈពេល ១២ខែ ប្រសិនបើមានការកើនឡើងជាសារវន្តនៃហានិភ័យឥណទាន។ គោលនយោបាយគណនេយ្យរបស់ធនាគារ មិនត្រូវបានអនុវត្ត ទៅលើទ្រព្យសកម្មហិរញ្ញវត្ថុ ដែលមានហានិភ័យឥណទានទាបនៅក្នុងការិយបរិច្ឆេទដោយចាត់ទុកថាមិនមានការកើនឡើងនៃហានិភ័យឥណទានគួរឲ្យកត់សម្គាល់។ ជាលទ្ធផល ធនាគារត្រូវត្រួតពិនិត្យរាល់ទ្រព្យសកម្មហិរញ្ញវត្ថុទាំងអស់ រួមមានកិច្ចសន្យាឥណទាន និងកិច្ចសន្យាធានាហិរញ្ញវត្ថុ ដែលតម្រូវឲ្យធ្វើការវាយតម្លៃលើការខាតបង់ សម្រាប់ការកើនឡើងនៃហានិភ័យឥណទានគួរឲ្យកត់សម្គាល់។

ធនាគារត្រូវប្រៀបធៀបរវាងហានិភ័យនៃការខកខានសង ដែលកើតឡើងលើឧបករណ៍ហិរញ្ញវត្ថុនាចុងការិយបរិច្ឆេទ ផ្អែកលើអាយុកាលដែលនៅសល់របស់ឧបករណ៍ហិរញ្ញវត្ថុ ជាមួយនឹងហានិភ័យនៃការខកខានដែលបានរំពឹងទុកសម្រាប់អាយុកាលដែលនៅសល់នាចុងការិយបរិច្ឆេទបច្ចុប្បន្ន នាពេលដែលឧបករណ៍ហិរញ្ញវត្ថុត្រូវបានទទួលស្គាល់ដំបូង ដើម្បីវាយតម្លៃហានិភ័យឥណទាននៅលើ ឧបករណ៍ហិរញ្ញវត្ថុមានការកើនឡើងគួរឱ្យកត់សម្គាល់ចាប់តាំងពីការទទួលស្គាល់ដំបូងដើម្បីទេ។ ធនាគារត្រូវពិចារណាទាំងបរិមាណនិងគុណភាពនៃព័ត៌មាន ដែលសមហេតុផល និងអាចគាំទ្របាន រួមទាំងបទពិសោធន៍ពីមុន និងព័ត៌មានព្យាករណ៍នាពេលអនាគតដែលអាចរកបាន ដោយមិនចាំបាច់ចំណាយ ឬប្រើប្រាស់ប្រែប្រួលហេតុ ដោយផ្អែកលើបទពិសោធន៍ពីមុនរបស់ធនាគារ និងជំនាញក្នុងការវាយតម្លៃឥណទាន រួមទាំងព័ត៌មានព្យាករណ៍នាពេលអនាគតដើម្បីធ្វើការវាយតម្លៃ។

ព័ត៌មានព្យាករណ៍នាពេលអនាគត រួមមានការរំពឹងទុកនាពេលអនាគតនៃវិស័យដែលសមាគមរបស់ធនាគារធ្វើប្រតិបត្តិការដែលទទួលបានពីមូលនិធិរូបិយវត្ថុអន្តរជាតិ ធនាគារពិភពលោក និងអង្គការស្រដៀងគ្នាផ្សេងទៀត ហើយក៏អាចពិចារណាក្នុងការប្រើប្រាស់ព័ត៌មានសេដ្ឋកិច្ចជាក់ស្តែងនិងការព្យាករណ៍ផ្ទៃក្នុង និងប្រភពខាងក្រៅផ្សេងៗ ផងដែរ។ ធនាគារបែងចែកសមាគមរបស់ខ្លួនទៅតាមថ្នាក់ហានិភ័យឥណទាន អាស្រ័យលើគុណភាពឥណទានរបស់ពួកគេ។ ព័ត៌មានជាបរិមាណ គឺជាសូចនាករចម្បងមួយ ដែលបញ្ជាក់អំពីការកើនឡើងគួរឱ្យកត់សម្គាល់នៃហានិភ័យឥណទាន និងផ្អែកលើការផ្លាស់ប្តូរអាយុកាល PD ដោយធ្វើការប្រៀបធៀប៖

- អាយុកាលដែលនៅសល់របស់ PD នាចុងការិយបរិច្ឆេទ ជាមួយនឹង
- អាយុកាលដែលនៅសល់របស់ PD នាពេលនេះ ដែលត្រូវបានគេប៉ាន់ស្មានផ្អែកលើអង្គហេតុនិងកាលៈទេសៈនៅពេលទទួលស្គាល់ដំបូងនៃឧបករណ៍ហិរញ្ញវត្ថុ។

PDs ដែលបានប្រើមានរួមបញ្ចូលលក្ខខណ្ឌព្យាករណ៍នាពេលអនាគត ហើយធនាគារប្រើប្រាស់វិធីសាស្ត្រនិងទិន្នន័យដូចគ្នាទៅនឹងការគណនាការខាតបង់រំពឹងទុកលើទ្រព្យសកម្មហិរញ្ញវត្ថុ ECL (សូមមើលកំណត់សម្គាល់ ៣២.១)។

រាល់ការផ្លាស់ប្តូរក្នុងលក្ខខណ្ឌជាក់លាក់ណាមួយទៅលើ PD នឹងធ្វើឱ្យមានការផ្លាស់ប្តូរខ្លាំងទៅលើឧបករណ៍ហិរញ្ញវត្ថុដែលមាន PD ទាបតាំងពីពេលទទួលស្គាល់ដំបូង ជាងឧបករណ៍ហិរញ្ញវត្ថុដែលមាន PD ខ្ពស់ពីដំបូង ដោយសារតែការកើនឡើងជាសារវន្តនូវហានិភ័យឥណទានចាប់តាំងពីការទទួលស្គាល់ដំបូង។

ព័ត៌មានបន្ថែមអំពីការកើនឡើងហានិភ័យឥណទានត្រូវបានផ្តល់ជូននៅក្នុងកំណត់សម្គាល់ ៣២.១។

ការកែប្រែ និង ការលែងទទួលស្គាល់នៃទ្រព្យសកម្មហិរញ្ញវត្ថុ

ការកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុ កើតឡើងនៅពេលដែលលក្ខខណ្ឌក្នុងត្រីមាសទាក់ទងនឹងរំហូរសាច់ប្រាក់របស់ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានធ្វើការចរចាឡើងវិញ ឬផ្លាស់ប្តូរជាថ្មី រវាងការទទួលស្គាល់លើកដំបូង និងកាលកំណត់របស់ទ្រព្យសកម្មហិរញ្ញវត្ថុ។ ការកែប្រែ មានផលប៉ះពាល់ទៅលើចំនួនទឹកប្រាក់ ឬ ពេលវេលានៃរំហូរសាច់ប្រាក់ក្នុងកិច្ចសន្យាភ្លាមៗ ឬនាពេលអនាគត។ លើសពីនេះទៅទៀត ការណែនាំ ឬការកែប្រែលក្ខខណ្ឌនៃកិច្ចសន្យាឥណទានដែលមានស្រាប់ អាចធ្វើឱ្យមានការកែប្រែ ទោះបីជាកិច្ចសន្យាថ្មី ឬការកែប្រែលក្ខខណ្ឌទាំងនេះមិនទាន់មានផលប៉ះពាល់ដល់រំហូរសាច់ប្រាក់ភ្លាមៗក៏ដោយ ប៉ុន្តែអាចមានផលប៉ះពាល់ដល់រំហូរសាច់ប្រាក់អាស្រ័យលើថាតើលក្ខខណ្ឌនៃកិច្ចសន្យា ត្រូវបានបំពេញឬមិនបានបំពេញតាមលក្ខខណ្ឌ (ឧទាហរណ៍ ការផ្លាស់ប្តូរលើការកើនឡើងនៃ អត្រាការប្រាក់ដែលកើតឡើងនៅពេលដែលមានការរំលោភលើកិច្ចសន្យា)។

ធនាគារ បានធ្វើការចរចាឡើងវិញនូវឥណទានផ្តល់ដល់អតិថិជនដែលមានផលប៉ះពាល់បាក់ផ្នែកហិរញ្ញវត្ថុ ដើម្បីបង្កើនឱកាសអតិបរមាក្នុងការប្រមូលត្រលប់មកវិញ និងកាត់បន្ថយហានិភ័យនៃការខកខានសង។ ឥណទានរៀបចំឡើងវិញត្រូវបានផ្តល់ជូន ក្នុងករណីដែលអ្នកខ្ចីពិតជាបានខិតខំប្រឹងប្រែងទូទាត់បំណុលទៅតាមលក្ខខណ្ឌនៃកិច្ចសន្យាដើម ប៉ុន្តែមានហានិភ័យខ្ពស់ដែលការខកខានសងនឹងត្រូវកើនឡើង ឬការខកខានសងបានកើតឡើងហើយ ដោយរំពឹងថាអ្នកខ្ចីនឹងអាចបំពេញតាមលក្ខខណ្ឌដែលបានកែប្រែ។ លក្ខខណ្ឌដែលបានកែប្រែ ជាធម្មតារួមមានការពន្យារពេលកំណត់ ការផ្លាស់ប្តូររយៈពេលនៃរំហូរសាច់ប្រាក់របស់ឥណទាន (ការទូទាត់សងប្រាក់ដើមនិងការប្រាក់) ការកាត់បន្ថយចំនួនរំហូរសាច់ប្រាក់ដែលត្រូវបង់ (ការលើកលែងប្រាក់ដើមនិងការប្រាក់) និងការកែប្រែលក្ខខណ្ឌនៃកិច្ចព្រមព្រៀងឥណទាន។

នៅពេលដែលលក្ខខណ្ឌ នៃកិច្ចសន្យារបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានកែប្រែ ហើយការកែប្រែនេះមិនបណ្តាលឱ្យមានការលែងទទួលស្គាល់ ធនាគារនឹងកំណត់ថាតើហានិភ័យឥណទានរបស់ទ្រព្យសកម្មហិរញ្ញវត្ថុបានកើនឡើងជាសារវន្តចាប់តាំងពីការទទួលស្គាល់ដំបូងដោយធ្វើការប្រៀបធៀប៖

- អាយុកាលដែលនៅសល់របស់ PD ផ្អែកលើទិន្នន័យនៅពេលមានការទទួលស្គាល់ដំបូងនិងលក្ខខណ្ឌកិច្ចសន្យាដើមជាមួយនឹង
- អាយុកាលដែលនៅសល់របស់ PD នៅចុងការិយបរិច្ឆេទដោយផ្អែកលើលក្ខខណ្ឌដែលបានកែប្រែ។

ការប៉ាន់ស្មាន PD បានឆ្លុះបញ្ចាំងពីសមត្ថភាពរបស់ធនាគារក្នុងការប្រមូលរំហូរសាច់ប្រាក់ដែលបានកែប្រែ ដោយពិចារណាពីបទពិសោធន៍ពីមុនរបស់ធនាគារនៃសកម្មភាពដែលធនាគារបានជួយអតិថិជន និងពិចារណាពីបទពិសោធន៍ប្រហាក់ប្រហែលគ្នាក៏ដូចជាសកម្មភាពផ្សេងៗទៀត រួមទាំងការទូទាត់ប្រាក់របស់អ្នកខ្ចី និងលក្ខខណ្ឌកិច្ចសន្យាដែលបានកែប្រែ ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានកែប្រែដែលជាផ្នែកមួយនៃគោលនយោបាយរបស់ធនាគារដែលការកែប្រែមិនបានបណ្តាលឱ្យមានការលែងទទួលស្គាល់។ សំដែនធនលើការខាតបង់នៅតែបន្តធ្វើការវាស់វែងតាមចំនួនស្មើនឹង ECL មួយអាយុកាល ប្រសិនបើហានិភ័យឥណទាននៅតែខ្ពស់ជាងអ្វីដែលបានរំពឹងទុក។ ធនាគារបន្តអនុវត្តការវាយតម្លៃដើម្បីបញ្ជាក់ថា បញ្ហានៃការខូចខាតត្រូវបានដោះស្រាយដើម្បីកំណត់ថាឥណទានដែលមានការខូចខាតដោយសារតែមានភស្តុតាងនៃការចុះខ្សោយឥណទាន។ សំដែនធនលើការខាតបង់ឥណទានជាទូទៅនឹងត្រូវបានវាស់វែងដោយផ្អែកលើ ECL ១២ ខែ នៅពេលមានភស្តុតាងនៃភាពប្រសើរឡើងក្នុងការទូទាត់សងរបស់អ្នកខ្ចី បន្ទាប់ពីមានការកែប្រែ ដែលនាំឱ្យមានការផ្លាស់ប្តូរបញ្ញត្តិសន្តិសុខនៃហានិភ័យឥណទានដែលកើនឡើងជា សារវន្តពីមុន។

ធនាគារលែងទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុនៅពេលដែលសិទ្ធិតាមកិច្ចសន្យាលើរំហូរសាច់ប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុនោះផុតកំណត់ (រាប់បញ្ចូលទាំងការផុតកំណត់ដែលកើតឡើងពីការកែប្រែដោយមានលក្ខខណ្ឌខុសគ្នា) ឬនៅពេលដែលទ្រព្យសកម្មហិរញ្ញវត្ថុនិងហានិភ័យនិងភាពជាម្ចាស់នៃទ្រព្យសកម្មត្រូវបានផ្ទេរទៅអង្គការផ្សេងទៀត។ ធនាគារត្រូវទទួលស្គាល់ការប្រាក់ដែលបានរក្សាទុក និងបំណុលពាក់ព័ន្ធដែលអាចនឹងត្រូវបង់ ប្រសិនបើធនាគារមិនផ្ទេរ ឬរក្សាទុកនូវរាល់ហានិភ័យនិងភាពជាម្ចាស់នៃទ្រព្យសកម្ម និងបន្តគ្រប់គ្រងទ្រព្យសកម្មដែលបានផ្ទេរ។ ធនាគារនៅតែបន្តទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ និងទទួលស្គាល់កម្ចីសម្រាប់ទឹកប្រាក់ ដែលទទួលបានប្រសិនបើធនាគាររក្សាទុកនូវរាល់ហានិភ័យនិងភាពជាម្ចាស់នៃទ្រព្យសកម្មដែលបានផ្ទេរ។

ការលុបចេញពីបញ្ជី

ឥណទានត្រូវបានលុបចេញពីបញ្ជីទាំងស្រុង នៅពេលមិនមានការរំពឹងទុកថាអាចប្រមូលបានមកវិញនូវទ្រព្យសកម្មហិរញ្ញវត្ថុនោះ (ទោះបីជាផ្នែកខ្លះ ឬ ទាំងស្រុងក៏ដោយ)។ ករណីនេះមានជាទូទៅនៅពេលធនាគារកំណត់ថាអ្នកខ្ចីពុំមានទ្រព្យសកម្ម ឬប្រភពចំណូលណាដែលអាចបង្កើតបាននូវហួសសាច់ប្រាក់គ្រប់គ្រាន់ ដើម្បីទូទាត់សងនូវចំនួន ដែលត្រូវលុបចេញពីបញ្ជី។ ការលុបចេញពីបញ្ជីបង្កើតបានជាការលែងទទួលស្គាល់។ ធនាគារ អាចអនុវត្តសកម្មភាពប្តឹងចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលបានលុបចេញពីបញ្ជី។ ទឹកប្រាក់ប្រមូលបានមកវិញដែលបានមកពីសកម្មភាពពង្រឹងការអនុវត្តរបស់ធនាគារនឹងបណ្តាលឲ្យមានការថយចុះតម្លៃនៃការខាតបង់ដែលនឹងត្រូវបានបង្ហាញនៅក្នុង «ចំណូលប្រតិបត្តិការផ្សេងៗ» នៅក្នុងរបាយការណ៍ចំណេញ ឬខាត។

ការបង្ហាញនៃសំវិធានធនសម្រាប់ការខាតបង់ឥណទានដែលរំពឹងទុកនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

សំវិធានធន សម្រាប់ការខាតបង់ឥណទានដែលរំពឹងទុក ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុដូចខាងក្រោម៖

- ទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងដោយតម្លៃដករំលស់៖ ត្រូវបង្ហាញជាការដកចេញពីតម្លៃដុលនៃទ្រព្យសកម្មនោះ
- កិច្ចសន្យាឥណទាននិងកិច្ចសន្យាធានាហិរញ្ញវត្ថុ៖ ជាទូទៅត្រូវបង្ហាញជាសំវិធានធនក្នុងបំណុលផ្សេងៗ។

បំណុលហិរញ្ញវត្ថុ

បំណុលហិរញ្ញវត្ថុ គឺជាកាតព្វកិច្ចក្នុងកិច្ចសន្យា ក្នុងការប្រគល់សាច់ប្រាក់ ឬទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងទៀត ឬដើម្បីប្តូរទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ ជាមួយសហគ្រាសផ្សេងទៀត ក្រោមលក្ខខណ្ឌដែលមិនអំណោយផលដល់ធនាគារ។

បំណុលហិរញ្ញវត្ថុរួមមានប្រាក់បញ្ញើរបស់ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ ប្រាក់បញ្ញើអតិថិជន ប្រាក់កម្ចី អនុបំណុល និងបំណុលភតិសន្យា ត្រូវបានវាស់វែងដំបូងដោយតម្លៃសមស្របក្រោយគិតថ្លៃដើមប្រតិបត្តិការ។ បំណុលហិរញ្ញវត្ថុទាំងនេះត្រូវបានវាស់ជាបន្តបន្ទាប់នៅតម្លៃដករំលស់ ដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។

វិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព គឺជាវិធីសាស្ត្រគណនាការចំណាយរំលស់នៃបំណុលហិរញ្ញវត្ថុនិងការបែងចែកចំណាយការប្រាក់ក្នុងកាលកំណត់។ អត្រាការប្រាក់ប្រសិទ្ធភាព គឺជាអត្រាដែលអាចធ្វើអប្បហារសាច់ប្រាក់ដែលរំពឹងថានឹងទទួលបានតាមរយៈអាយុកាលរំពឹងទុករបស់បំណុលហិរញ្ញវត្ថុ ឬក្នុងរយៈពេលខ្លីជាងប្រសិនបើសមស្របឲ្យស្មើនឹងចំនួនទឹកប្រាក់យោងសុទ្ធលើការទទួលស្គាល់ដំបូង។

ការកែប្រែ និងការលែងទទួលស្គាល់បំណុលហិរញ្ញវត្ថុ

ធនាគារលែងទទួលស្គាល់បំណុលហិរញ្ញវត្ថុ នៅពេលដែលកាតព្វកិច្ចបានចែងក្នុងកិច្ចសន្យាត្រូវបានលុបចោល ឬត្រូវបានបោះបង់ចោល ឬផុតកំណត់។ ភាពខុសគ្នារវាងតម្លៃយោងនៃបំណុលហិរញ្ញវត្ថុដែលលែងទទួលស្គាល់ និងទឹកប្រាក់ដែលបានបង់និងត្រូវបង់ ត្រូវបានទទួលស្គាល់នៅក្នុងប្រាក់ចំណេញ ឬខាត។

កិច្ចសន្យាធានាហិរញ្ញវត្ថុ

កិច្ចសន្យាធានាហិរញ្ញវត្ថុ ជាកិច្ចសន្យាដែលតម្រូវឲ្យអ្នកបោះផ្សាយធ្វើការទូទាត់ដែលបានកំណត់ទៅកាន់អ្នកកាន់កាប់ សម្រាប់ការខាតបង់ដែលកើតឡើងដោយសារតែកូនបំណុលមិនអាចធ្វើការសងទៅតាមលក្ខខណ្ឌ នៃឧបករណ៍បំណុល។

កិច្ចសន្យាធានាហិរញ្ញវត្ថុដែលបោះផ្សាយដោយធនាគារត្រូវបានវាស់វែងដោយតម្លៃសមស្រប ហើយប្រសិនបើមិនបានវាស់វែងតាមតម្លៃសមស្របវាត្រូវបានវាស់វែងនូវចំនួនខ្ពស់ជាងរវាង៖

- តម្លៃការខាតបង់ដែលត្រូវបានកំណត់តាម CIFRS ៩ និង
- តម្លៃដែលត្រូវបានទទួលស្គាល់ដំបូងដកបង្កប្រាក់ចំណូលដែលបានទទួលស្គាល់ស្របតាមគោលនយោបាយប្រាក់ចំណេញរបស់ធនាគារ។

ធនាគារ មិនបានវាស់វែងកិច្ចសន្យាធានាហិរញ្ញវត្ថុដោយតម្លៃសមស្របតាមការចំណេញ ឬខាតទេ។

ការរៀបចំការកាត់កង

ទ្រព្យសកម្មហិរញ្ញវត្ថុនិងបំណុលហិរញ្ញវត្ថុត្រូវបានកាត់កង ហើយចំនួនសុទ្ធត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ នៅពេលធនាគារមានសិទ្ធិអនុវត្តតាមផ្លូវច្បាប់ ក្នុងការកាត់កងបរិមាណដែលបានទទួលស្គាល់ និងមានបំណងដើម្បីទូទាត់នៅលើមូលដ្ឋានសុទ្ធ ឬដើម្បីទទួលស្គាល់ទ្រព្យសកម្មនិងទូទាត់បំណុលក្នុងពេលដំណាលគ្នា។ សិទ្ធិក្នុងការកាត់កង ត្រូវតែមាននាពេលបច្ចុប្បន្ននេះជាជំហានការពឹងផ្អែកលើព្រឹត្តិការណ៍នាពេលអនាគត ហើយត្រូវតែអនុវត្តបានដោយសមភាគីណាមួយទាំងក្នុងដំណើរជំនួញធម្មតា និង មិនមានលទ្ធភាពសងបំណុលឬក្ស័យធនក្នុងករណីមានការខកខានសង។

២.៦. ភតិសន្យា

ធនាគារធ្វើការវាយតម្លៃថា កិច្ចសន្យាមានភតិសន្យាដែរឬទេនៅពេលចាប់ផ្តើមកិច្ចសន្យា។ ធនាគារទទួលស្គាល់សិទ្ធក្នុងការប្រើប្រាស់ទ្រព្យសកម្ម និងបំណុលភតិសន្យាចំពោះគ្រប់កិច្ចសន្យាភតិសន្យាទាំងអស់ ដែលធនាគារគិតជាភតិ៖ លើកលែងតែការជួលរយៈពេលខ្លី (កំណត់ជាភតិសន្យាជាមួយរយៈពេលភតិសន្យា ១២ខែឬតិចជាងនេះ) និងភតិសន្យារបស់ទ្រព្យសកម្មដែលមានតម្លៃទាប។ សម្រាប់ភតិសន្យារបស់ទ្រព្យសកម្មដែលមានតម្លៃទាប ធនាគារទទួលស្គាល់ ការទូទាត់ភតិសន្យាជា ចំណាយប្រតិបត្តិការ តាមមូលដ្ឋានថេរ ដោយផ្អែកទៅតាមរយៈពេលភតិសន្យា លើកលែងតែមូលដ្ឋានជាប្រព័ន្ធមួយផ្សេងទៀត ដែលមានផលប្រយោជន៍សេដ្ឋកិច្ច ពីទ្រព្យសកម្មភតិសន្យាដែលបានប្រើប្រាស់។

បំណុលភតិសន្យា

បំណុលភតិសន្យាត្រូវបានវាស់វែងដំបូងតាមតម្លៃបច្ចុប្បន្ននៃការទូទាត់ភតិសន្យា ដែលមិនទាន់បានបង់នៅពេលចាប់ផ្តើមភតិសន្យា និងត្រូវបានធ្វើអប្បហារដោយប្រើអត្រាកម្ចីបន្ថែម ដែលជា

អត្រាការប្រាក់ធនាគារនឹងត្រូវបង់ ដើម្បីខ្ចីប្រាក់ក្នុងការទិញទ្រព្យសកម្មមួយដោយដាក់ទ្រព្យបញ្ចាំស្រដៀងគ្នា ផ្អែកលើលក្ខខណ្ឌស្រដៀងគ្នា ដែលមានតម្លៃប្រហាក់ប្រហែលតម្លៃនៃសិទ្ធិក្នុងការប្រើទ្រព្យសកម្មនៅក្នុងស្ថានភាពសេដ្ឋកិច្ចតែមួយ។

ការទូទាត់កតិសន្យាដែលត្រូវបញ្ចូលទៅក្នុងការវាស់វែងបំណុលកតិសន្យា រួមមាន៖

- ការទូទាត់កតិសន្យាថេរ ដកចេញនូវការលើកទឹកចិត្តកតិសន្យាប្រសិនបើមាន
- ការបង់ប្រាក់ពិន័យលើការបញ្ចប់កតិសន្យា ប្រសិនបើលក្ខខណ្ឌកតិសន្យា បានឆ្លុះបញ្ចាំងពីការអនុវត្តជម្រើសក្នុងការ បញ្ចប់កតិសន្យា។

បំណុលកតិសន្យា ត្រូវបានបង្ហាញជាធាតុដាច់ដោយឡែកមួយ នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

បំណុលកតិសន្យា ត្រូវបានវាស់វែងជាបន្តបន្ទាប់ ដោយការកើនឡើងនូវតម្លៃយោង ដើម្បីឆ្លុះបញ្ចាំងពីការប្រាក់លើបំណុលកតិសន្យា (ដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព) និងដោយការថយចុះនូវតម្លៃយោង ដើម្បីឆ្លុះបញ្ចាំងពីការបង់សងកតិសន្យា។

ធនាគារធ្វើការវាស់វែងបំណុលកតិសន្យាឡើងវិញ (និងធ្វើការកែតម្រូវជាមួយនឹងសិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម ដែលពាក់ព័ន្ធ) នៅពេលដែល៖

- លក្ខខណ្ឌកតិសន្យាមានការផ្លាស់ប្តូរ ដែលក្នុងករណីនេះ បំណុលកតិសន្យាត្រូវបានវាស់វែងឡើងវិញ ដោយការធ្វើអប្បហារតាមអត្រាអប្បហារដែលបានកែប្រែ។
- កិច្ចសន្យាកតិសន្យាត្រូវបានកែប្រែ ហើយកតិសន្យាដែលបានកែប្រែនេះ មិនត្រូវបានគិតថាជាកតិសន្យាដាច់ដោយឡែកមួយទៀតនោះទេ ដែលក្នុងករណីនេះ បំណុលកតិសន្យាត្រូវបានវាស់វែងឡើងវិញ ដោយការធ្វើអប្បហារតាមអត្រាអប្បហារដែលបានកែប្រែ។

សិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម

សិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម រួមមាន ការវាស់វែងដំបូងរបស់បំណុលកតិសន្យាដែលពាក់ព័ន្ធ ការទូទាត់កតិសន្យាដែលបានធ្វើឡើងនៅពេល ឬមុនពេលថ្ងៃចាប់ផ្តើម និងថ្ងៃដើមដំបូងពាក់ព័ន្ធផ្ទាល់ប្រសិនបើមាន។ សិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម ត្រូវបានវាស់វែងជាបន្តបន្ទាប់ តាមរយៈថ្ងៃដើមដកវិលសំបង្គរនិងឱនភាពនៃតម្លៃបង្គរ។

សិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្មត្រូវធ្វើវិលសំដោយផ្អែកលើចំណែករបស់កតិសន្យា ឬអាយុកាលប្រើប្រាស់របស់ ទ្រព្យសកម្មដែលពាក់ព័ន្ធ មួយណាឈ្លឺនជាង។ រំលស់ត្រូវចាប់ផ្តើម នៅកាលបរិច្ឆេទចាប់ផ្តើមកតិសន្យា។

សិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម ត្រូវបានបង្ហាញជាធាតុដាច់ដោយឡែកមួយនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

២.៧. ទ្រព្យសម្បត្តិ និងបរិក្ខារ

ទ្រព្យសម្បត្តិ និងបរិក្ខារ ត្រូវបានកត់ត្រាតាមតម្លៃដើម ដកវិលសំបង្គរ និងការខាតបង់ពីឱនភាពនៃតម្លៃបង្គរ ប្រសិនបើមាន។ ចំណាយនៃទ្រព្យសម្បត្តិ និងបរិក្ខាររួមមានថ្លៃទិញនិងថ្លៃក្នុងការនាំយកទ្រព្យនោះទៅទីតាំងរបស់ខ្លួនសម្រាប់ការប្រើប្រាស់ដែលបានគ្រោងទុក។

នៅពេលដែលធាតុរបស់ទ្រព្យសម្បត្តិ និងបរិក្ខារ មានអាយុកាលប្រើប្រាស់ខុសៗគ្នា ធាតុទាំងនោះត្រូវបាន ចាត់ទុកជាផ្នែកផ្សេងគ្នារបស់ទ្រព្យសម្បត្តិ និងបរិក្ខារ។

ចំណាយជាបន្តបន្ទាប់ ត្រូវបានបូកបញ្ចូលទៅក្នុងតម្លៃយោង ប្រសិនបើមានភាពប្រាកដថា វាផ្តល់អត្ថប្រយោជន៍ សេដ្ឋកិច្ចនាពេលអនាគតដល់ធនាគារលើសពីស្តង់ដារដើម។ ការជួសជុល និងថែទាំជាប្រចាំ ត្រូវបាន ទទួលស្គាល់ជាចំណាយនៅក្នុងគ្រាដែលបានកើតឡើង។

រំលស់ត្រូវបានគណនាដើម្បីលុបចេញនូវថ្លៃដើមរបស់ទ្រព្យសម្បត្តិ និងបរិក្ខារ ដកតម្លៃនៅសល់ ដោយប្រើវិធីសាស្ត្ររំលស់ថេរ ផ្អែកលើអាយុកាលប្រើប្រាស់ប៉ាន់ស្មានរបស់ទ្រព្យសម្បត្តិ និងបរិក្ខារ និងត្រូវបានទទួលស្គាល់ជាចំណាយនៅក្នុងចំណេញ ឬខាត។

អាយុកាលប្រើប្រាស់ប៉ាន់ស្មានរបស់ទ្រព្យសម្បត្តិ និងបរិក្ខារ មានដូចខាងក្រោម៖

	អាយុកាលប្រើប្រាស់
ការកែលម្អអគារជួល	១ - ១៥ឆ្នាំ
បរិក្ខារការិយាល័យ គ្រឿងសង្ហារឹម និងគ្រឿងបំពាក់	៥ ឆ្នាំ
យានយន្ត	៥ ឆ្នាំ
កុំព្យូទ័រ និងសម្ភារៈព័ត៌មាន	៥ - ១០ ឆ្នាំ

ការងារកំពុងសាងសង់ មិនត្រូវបានគិតរំលស់ទេនៅក្នុងអំឡុងពេលសាងសង់ រហូតដល់ពេលដែលទ្រព្យសម្បត្តិ ដែលពាក់ព័ន្ធបញ្ចប់ និងដាក់ឲ្យប្រើប្រាស់។

វិធីសាស្ត្ររំលស់ អាយុកាលប្រើប្រាស់ និងតម្លៃនៅសល់ ត្រូវបានពិនិត្យឡើងវិញ និងកែតម្រូវឲ្យបានសមស្រប នៅរៀងរាល់ចុងការិយបរិច្ឆេទ។

ទ្រព្យសម្បត្តិ និងបរិក្ខារ ដែលបានដកវិលសំអស់ ត្រូវបានរក្សាទុកក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុរហូត ដល់ថ្ងៃដែលទ្រព្យ និងបរិក្ខារទាំងនោះត្រូវបានលក់ចេញ ឬលុបបំបាត់ចោល។

ធាតុនៃទ្រព្យសម្បត្តិ និងបរិក្ខារត្រូវបានលែងទទួលស្គាល់នៅពេលបោះចោល ឬនៅពេលដែលមិនមានផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចនាពេលអនាគតដែលត្រូវបានរំពឹងថានឹងកើតឡើងពីការប្រើប្រាស់បន្ត នៃទ្រព្យនោះ។ ចំណេញ ឬខាតដែលកើតឡើងដោយសារការចោលឬចូលនិវត្តន៍នៃទ្រព្យសម្បត្តិ ត្រូវបានកំណត់ថាជាការខុសគ្នារវាងចំណូលលក់និងតម្លៃយោង ហើយត្រូវបានទទួលស្គាល់ក្នុងប្រាក់ចំណេញឬខាត។

២.៨. ទ្រព្យសកម្មអរូបី

ទ្រព្យសកម្មអរូបី រួមមានអាជ្ញាប័ណ្ណ និងសុំហ្វែរ និងត្រូវបានបង្ហាញតាមតម្លៃដើម ដករំលស់បង្គរ និងឱនភាពនៃតម្លៃបង្គរប្រសិនបើមាន។ សុំហ្វែរអាចត្រូវបានទិញពីអ្នកលក់ ឬបង្កើតឡើងដោយផ្ទៃក្នុង។ ចំណាយជាបន្តបន្ទាប់លើអាជ្ញាប័ណ្ណ និងសុំហ្វែរ ត្រូវបានបូកបញ្ចូលទៅក្នុងតម្លៃយោង ប្រសិនបើប្រាក់ដីថា វាផ្តល់ អត្ថប្រយោជន៍សេដ្ឋកិច្ចនាពេលអនាគតបង្កប់ជាមួយទ្រព្យសកម្មជាក់លាក់មួយ ដែលទំនាក់ទំនងគ្នា។ រាល់ការចំណាយជាបន្តបន្ទាប់ ផ្សេងទៀត ត្រូវបានទទួលស្គាល់ជាចំណាយនៅក្នុងគ្រាដែលបានកើតឡើង។

អាជ្ញាប័ណ្ណ និងសុំហ្វែរ ត្រូវបានធ្វើរំលស់ទៅក្នុងចំណេញ ឬ ខាត ដោយផ្អែកលើមូលដ្ឋានថេរ គិតចាប់ពីពេល ដែលអាចប្រើប្រាស់បាន។ អាជ្ញាប័ណ្ណ និងសុំហ្វែរ ត្រូវបានធ្វើរំលស់ទៅលើអាយុកាល ប្រើប្រាស់បានស្មានចាប់ពី ៣ឆ្នាំ ដល់២០ឆ្នាំនិង អតិបរមា ៥ ឆ្នាំសម្រាប់សុំហ្វែរដែលបានបង្កើតដោយផ្ទៃក្នុង។

វិធីសាស្ត្ររំលស់ អាយុកាលប្រើប្រាស់ និងតម្លៃនៅសល់ ត្រូវពិនិត្យឡើងវិញ និងកែតម្រូវឲ្យបានសមស្រប នៅរៀងរាល់ចុងការិយបរិច្ឆេទ។

២.៩. សំវិធានធន

សំវិធានធន ត្រូវបានទទួលស្គាល់នៅពេលដែលធនាគារមានកាតព្វកិច្ច(តាមផ្លូវច្បាប់ ឬកាតព្វកិច្ចប្រយោល) នាពេលបច្ចុប្បន្ន ដែលជាលទ្ធផលនៃព្រឹត្តិការណ៍កន្លងផុតទៅ ហើយវាមានលទ្ធភាព ដែលតម្រូវឲ្យមានវិបល្លាសអត្ថប្រយោជន៍ សេដ្ឋកិច្ចក្នុងការបំពេញនូវកាតព្វកិច្ចនោះ។

តម្លៃដែលត្រូវបានទទួលស្គាល់ជាសំវិធានធន គឺជាការប៉ាន់ស្មានដ៏ល្អបំផុត នៃការពិចារណាដើម្បីដោះស្រាយកាតព្វកិច្ចបច្ចុប្បន្ន នៅចុងការិយបរិច្ឆេទដោយគិតគូរពីហានិភ័យ និងភាពមិនប្រាកដប្រជាសំលាប់ ជុំវិញកាតព្វកិច្ច។ នៅពេលដែលសំវិធានធន ត្រូវបានវាស់វែង ដោយប្រើការវិវិធានទុកនៃវិបល្លាសចំប្រាក់ដើម្បីដោះស្រាយកាតព្វកិច្ចបច្ចុប្បន្នដែលតម្លៃយោង គឺជាតម្លៃបច្ចុប្បន្ន នៃវិបល្លាសចំប្រាក់ទាំងនោះ។

ការតម្រូវឲ្យ មានការទូទាត់សំវិធានធន គឺនៅពេលដែលអត្ថប្រយោជន៍ពីសេដ្ឋកិច្ចខ្លះឬទាំងអស់ ត្រូវបានវិវិធាន និងត្រូវបានស្រោចស្រង់មកវិញពី តតិយជន នោះគណនីដែលត្រូវទទួលបាន ត្រូវ ទទួលស្គាល់ជាទ្រព្យសកម្ម ប្រសិនបើប្រាក់ដីថាសំណងនឹងត្រូវបានទទួល និង ចំនួនដែលអាចទទួលបាន គឺអាចធ្វើការវាស់វែងបាន។

២.១០. សំវិធានធនតាមបទប្បញ្ញត្តិ និងទុនបម្រុងតាមបទប្បញ្ញត្តិ

នៅថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០១៧ ធនាគារជាតិនៃកម្ពុជាបានចេញប្រកាស លេខ ធ៧-០១៧-៣៤៤ ស្តីពីចំណាត់ថ្នាក់ហានិភ័យឥណទាននិង សំវិធានធនលើអ៊ីមកែរមិន ដើម្បីធានាបានភាពត្រឹមត្រូវនៃការ ទទួលស្គាល់ ការវាស់វែង ការធ្វើ សំវិធានធន និងការរាយការណ៍ចំពោះហ្វានស៊ីលីធីដែលមានអ៊ីមកែរមិន របស់ស្ថាប័ន។

ហ្វានស៊ីលីធីនៅក្នុងប្រកាសនេះ សំដៅដល់ឥណទាន និងឧបករណ៍ហិរញ្ញវត្ថុផ្សេងទៀត ទាំងនៅក្នុង ឬក្រៅតារាងតុល្យការ ដែលគ្រឹះស្ថានបានផ្តល់ទៅឲ្យសមភាគី ហើយហ្វានស៊ីលីធីនេះអាចបង្ក ហានិភ័យឥណទានដល់គ្រឹះស្ថាន។

យោងតាមប្រកាសនេះ ធនាគារត្រូវធ្វើសំវិធានធនសម្រាប់ហ្វានស៊ីលីធីដែលមានអ៊ីមកែរមិន ដោយអនុលោម តាមបទប្បញ្ញត្តិ ទន្ទឹមគ្នានឹងការគណនាសំវិធានធនដោយយោងតាមស្តង់ដារ CIFRSs។ សំវិធានធនដែលគណនាតាម CIFRSs ត្រូវបានទទួលស្គាល់និងកាត់ត្រា។ ចំនួនលើសនៃសំវិធានធនដែលបានមកពីការគណនាស្របតាមបទប្បញ្ញត្តិ ប្រៀបធៀបទៅនឹងការគណនាតាម CIFRSs នឹងត្រូវផ្ទេរពីគណនីប្រាក់ចំណេញរក្សាទុកទៅក្នុងគណនីទុនបម្រុងតាមបទប្បញ្ញត្តិ ក្នុងខ្ទង់មូលធនរបស់ភាគទុនិកដូចដែលបានបង្ហាញក្នុងកំណត់សម្គាល់លេខ ២១។

នៅថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ២០១៨ ធនាគារជាតិនៃកម្ពុជា បានចេញសារព្រឹត្តិណាម៉ាស៊ីនលេខ ធ៧-០១៨-០០១ ដើម្បីបញ្ជាក់បន្ថែមលើការអនុវត្តប្រកាសស្តីពីចំណាត់ថ្នាក់ហានិភ័យឥណទាន និងសំវិធានធន លើអ៊ីមកែរមិន។ យោងតាម សារព្រឹត្តិណាម៉ាស៊ីននេះ ធនាគារត្រូវធ្វើការគណនាសំវិធានធនសម្រាប់ហ្វានស៊ីលីធីដែលមានអ៊ីមកែរមិន ដោយអនុលោមតាមបទប្បញ្ញត្តិដោយហ្វានស៊ីលីធីត្រូវបានចាត់ជា ៥ ថ្នាក់ ដែលមានអត្រាសំវិធានធន ដូចខាងក្រោម៖

ចំណាត់ថ្នាក់	ចំនួនថ្ងៃដែលហួសកាលកំណត់សង	អត្រាសំវិធានធន
១. សំវិធានធនទូទៅ		
ហ្វានស៊ីលីធីរយៈពេលខ្លី (គិតជាងប្រាំមួយឆ្នាំ)		
ធម្មតា	ពី ០ ទៅ ១៤ ថ្ងៃ	១%
ហ្វានស៊ីលីធីរយៈពេលវែង (លើសពីមួយឆ្នាំ)		
ធម្មតា	ពី ០ ទៅ ២៩ ថ្ងៃ	១%
២. សំវិធានធនជាក់លាក់		
ហ្វានស៊ីលីធីរយៈពេលខ្លី (គិតជាងប្រាំមួយឆ្នាំ)		
ឃ្នាំមើល	ពី ១៥ ទៅ ៣០ ថ្ងៃ	៣%
ក្រោមស្តង់ដារ	ពី ៣១ ទៅ ៦០ ថ្ងៃ	២០%
សង្ស័យ	ពី ៦១ ទៅ ៩០ ថ្ងៃ	៥០%
បាត់បង់	ពី ៩១ ថ្ងៃឡើងទៅ	១០០%

ចំណាត់ថ្នាក់	ចំនួនថ្ងៃដែលហួសកាលកំណត់សង	អត្រាសំវិធានធន
ហ្វានស៊ីលីធីរយៈពេលវែង (លើសពីមួយឆ្នាំ)		
ឃ្នាំមើល	ពី ៣០ ទៅ ៨៩ ថ្ងៃ	៣%
ក្រោមស្តង់ដារ	ពី ៩០ ទៅ ១៧៩ ថ្ងៃ	២០%
សង្ស័យ	ពី ១៨០ ទៅ ៣៥៩ ថ្ងៃ	៥០%
បាត់បង់	ពី ៣៦០ ថ្ងៃឡើងទៅ	១០០%

សំវិធានធន ត្រូវបានគណនាជាការរយនៃចំនួនសមតុល្យហ្វានស៊ីលីធីដែលនៅសល់ នាចុងការិយបរិច្ឆេទ នីមួយៗ។

ការកត់ត្រាលំហូរនៃទុនបម្រុងតាមបទប្បញ្ញត្តិ

ទុនបម្រុងតាមបទប្បញ្ញត្តិ ត្រូវបានកត់ត្រាលំហូរតាមចំនួនដោយមិនឲ្យលើសពីចំនួន ដែលត្រូវបានកត់ត្រា បើមិនមានទុនបម្រុងតាមបទប្បញ្ញត្តិត្រូវបានទទួលស្គាល់នៅក្នុងឆ្នាំមុនៗទេ នៅពេលដែលសំវិធានធនឱនភាពតម្លៃដែលបានគណនាស្របតាមបទប្បញ្ញត្តិមានចំនួនតិចជាងការគណនាតាម CIFRs។

២.១១. ចំណូលការប្រាក់សុទ្ធ

ចំណូលនិងចំណាយការប្រាក់សម្រាប់ឧបករណ៍ហិរញ្ញវត្ថុត្រូវបានទទួលស្គាល់ នៅក្នុងចំណូលការប្រាក់សុទ្ធជា “ចំណូលការប្រាក់” និង “ចំណាយការប្រាក់” ក្នុងគណនីចំណេញប្រចាំខាតដោយប្រើវិធីសាស្ត្រការប្រាក់ ប្រសិទ្ធភាព។

EAR គឺជាអត្រាដែលគិតពីតម្លៃនៃរូបិយសាច់ប្រាក់នាពេលអនាគតរបស់ឧបករណ៍ហិរញ្ញវត្ថុ តាមរយៈអាយុកាលរំពឹងទុករបស់ឧបករណ៍ហិរញ្ញវត្ថុ ឬក្នុងករណីរយៈពេលខ្លី ទៅនឹងតម្លៃយោងសុទ្ធរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ។ រូបិយសាច់ប្រាក់នាពេលអនាគត ត្រូវបានប៉ាន់ស្មានដោយគិតគូរពីលក្ខខណ្ឌកិច្ចសន្យាទាំងអស់នៃឧបករណ៍។

ការគណនា EAR រួមបញ្ចូលថ្លៃឈ្នួលទាំងអស់ ដែលបានបង់ឬទទួលបានរវាងភាគីនៃកិច្ចសន្យាដែលបន្ថែមនិងចូលរួមដោយផ្ទាល់ចំពោះកិច្ចសន្យា ថ្លៃដើមប្រតិបត្តិការ និងបុព្វលាភ ឬការបញ្ចុះតម្លៃផ្សេងទៀត។

ចំណូល/ចំណាយការប្រាក់ត្រូវបានគណនាដោយប្រើ EAR ធៀបទៅនឹងតម្លៃយោងដុលនៃទ្រព្យសកម្ម ហិរញ្ញវត្ថុ ដែលមិនមានការខាតបង់ឥណទាន (ឧទាហរណ៍ តម្លៃរំលស់លើទ្រព្យសកម្មហិរញ្ញវត្ថុមុនពេលធ្វើការកែសម្រួលលើការខាតបង់ ឥណទានដែលរំពឹងទុក) ឬទៅតម្លៃរំលស់លើ បំណុលហិរញ្ញវត្ថុ។ ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការខាតបង់ឥណទាន ចំណូលការប្រាក់ត្រូវបានគណនាដោយប្រើ EAR ធៀបទៅនឹងតម្លៃរំលស់លើទ្រព្យសកម្មហិរញ្ញវត្ថុ ដែលមានការខាតបង់ (ឧទាហរណ៍ តម្លៃយោងដុល ដក សំវិធានធនសម្រាប់ ECLs)។

២.១២. កម្រៃជើងសារសុទ្ធ

ចំណូល និងចំណាយកម្រៃជើងសារ រួមមានកម្រៃទាំងឡាយណាដែលមិនមែនជាផ្នែកនៃអត្រាការប្រាក់ប្រសិទ្ធភាព របស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ (សូមមើលកំណត់សម្គាល់លេខ ២.១១)។

ចំណូលកម្រៃជើងសារផ្សេងៗទៀត រួមមានកម្រៃណែនាំ ថ្លៃបន្តសេវា ថ្លៃកិច្ចសន្យា កម្រៃផ្ទេរប្រាក់ កម្រៃសេវាលើគណនីបញ្ជី កម្រៃសេវាលើឥណទាន និងកម្រៃផ្សេងៗទៀត ត្រូវទទួលស្គាល់នៅពេលបានបំពេញសេវាកម្ម។

ចំណាយកម្រៃជើងសារផ្សេងៗទៀត ពាក់ព័ន្ធនឹងប្រតិបត្តិការ និងកម្រៃសេវា នឹងត្រូវទទួលស្គាល់ជាចំណាយនៅពេល បានទទួលសេវាកម្ម។

២.១៣. អត្ថប្រយោជន៍និយោជិតរយៈពេលខ្លី និង រយៈពេលវែង

អត្ថប្រយោជន៍របស់និយោជិតរយៈពេលខ្លីត្រូវបានទទួលស្គាល់ទាក់ទងនឹងប្រាក់ឈ្នួល និងប្រាក់បៀវត្សរ៍ក្នុងរយៈពេលដែលសេវាពាក់ព័ន្ធត្រូវបានបង្ហាញក្នុងចំនួនទឹកប្រាក់ ដែលមិនមានការបញ្ចុះតម្លៃនៃអត្ថប្រយោជន៍ដែលរំពឹងថានឹងបង់ជាថ្លៃនឹងសេវានោះ។ បំណុលត្រូវបានទទួលស្គាល់ចំពោះចំនួនទឹកប្រាក់ដែលរំពឹងថានឹងត្រូវបង់ ប្រសិនបើធនាគារមានភាពពិតប្រាកដប្រាកដ ឬស្ថាប័នក្នុងការទូទាត់ចំនួនទឹកប្រាក់នេះដែលជាលទ្ធផលនៃសេវាកម្មពីមុនដែលផ្តល់ដោយនិយោជិត ហើយកាតព្វកិច្ចអាចប៉ាន់ស្មានបានដោយភាពជឿជាក់។

អត្ថប្រយោជន៍រយៈពេលវែងរបស់និយោជិតត្រូវបានវាស់វែងតាមតម្លៃបច្ចុប្បន្ននៃរូបិយសាច់ប្រាក់ដែលបានប៉ាន់ប្រមាណនាពេលអនាគតដែលរំពឹងថានឹងធ្វើឡើងដោយធនាគារទាក់ទងនឹងសេវាកម្មដែលផ្តល់ដោយនិយោជិតរហូតដល់ចុងការិយបរិច្ឆេទ។

២.១៤. ពន្ធលើប្រាក់ចំណេញ

ពន្ធលើប្រាក់ចំណេញ រួមមានពន្ធចរន្ត និងពន្ធពន្យារ។

ពន្ធចរន្ត

ពន្ធចរន្ត គឺជាពន្ធដែលរំពឹងថាត្រូវបង់ទៅលើប្រាក់ចំណេញជាប់ពន្ធប្រចាំឆ្នាំ ដោយប្រើអត្រាពន្ធដែលបាន អនុម័ត ឬបានអនុម័តមួយភាគធំនៅកាលបរិច្ឆេទតារាងតុល្យការ និងនិយ័តភាពទាំងឡាយ

ទៅលើពន្ធត្រូវបង់ពីឆ្នាំមុនៗ។ ប្រាក់ចំណេញជាប់ពន្ធ ខុសពីប្រាក់ចំណេញសុទ្ធ ដែលបានរាយការណ៍នៅក្នុងចំណេញ ឬ ខាត ព្រោះវាមិនរាប់បញ្ចូលចំណូល ឬចំណាយណា ដែលជាប់ពន្ធ ឬ កាត់កងក្នុងឆ្នាំផ្សេងទៀត ហើយវាមិនរាប់បញ្ចូលបន្ថែមទៀតនូវធាតុដែលមិនជាប់ពន្ធ ឬកាត់កងបាន។

សំវិធានធនត្រូវបានទទួលស្គាល់ចំពោះបញ្ហា ទាំងឡាយណាដែលការកំណត់ពន្ធភាពមិនច្បាស់លាស់ ប៉ុន្តែវាត្រូវបានគេគិតថាអាចនឹងមានរហូរចេញនៃថវិការទៅឲ្យអាជ្ញាធរពន្ធនាពេលអនាគត។ សំវិធានធនត្រូវបានវាស់វែងតាមការប៉ាន់ស្មានដ៏ល្អបំផុតនៃចំនួនទឹកប្រាក់ដែលរំពឹងថានឹងត្រូវបង់។

ការប៉ាន់ស្មានគឺផ្អែកលើការវិនិច្ឆ័យរបស់អ្នកជំនាញពន្ធនៅក្នុងធនាគារ ដែលមានបទពិសោធន៍ពីមុនទាក់ទងនឹងសកម្មភាពបែបនេះនិងក្នុងករណីខ្លះទៀតដោយផ្អែកលើជំនួនអ្នកជំនាញពន្ធករករដ្ឋ។

ពន្ធពន្យារ

ពន្ធពន្យារ ត្រូវបានទទួលស្គាល់ដោយផ្អែកលើភាពលម្អៀងបណ្តោះអាសន្ន រវាងតម្លៃយោងរបស់ទ្រព្យសកម្ម និងបំណុល នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ និងតម្លៃយោងសម្រាប់ការគិតពន្ធ។ បំណុល ពន្ធពន្យារជាទូទៅ ត្រូវបានទទួលស្គាល់លើភាពលម្អៀងបណ្តោះអាសន្នដែលជាប់ពន្ធ ហើយទ្រព្យសកម្មពន្ធពន្យារត្រូវបានទទួលស្គាល់ ត្រឹមកម្រិតដែលប្រាក់ចំណេញជាប់ពន្ធនាពេលអនាគត អាចប្រើប្រាស់សម្រាប់កាត់កង ជាមួយពន្ធប្រចាំឆ្នាំនៅឆ្នាំបន្តបន្ទាប់។ ពន្ធពន្យារ មិនទទួលស្គាល់ចំពោះទ្រព្យសកម្ម និងបំណុលបណ្តោះ អាសន្នដែលកើតឡើងពីការទទួលស្គាល់ដំបូងនៃ មូលនិធិ ពាណិជ្ជកម្ម ឬពីការទទួលស្គាល់ដំបូង (ក្រៅពីការរួមបញ្ចូលគ្នាអាជីវកម្ម) នៃទ្រព្យសកម្ម និងបំណុលផ្សេងទៀតនៅក្នុងប្រតិបត្តិការដែលមិនប៉ះពាល់ដល់ទាំងពន្ធលើប្រាក់ចំណេញ ឬប្រាក់ចំណេញ គណនេយ្យ។

ទ្រព្យសកម្មពន្ធពន្យារ ត្រូវទទួលស្គាល់ចំពោះឥណទានពន្ធដែលមិនទាន់បានប្រើ និងភាពលម្អៀងបណ្តោះ អាសន្នដែលអាចកាត់កងបាន ត្រឹមកម្រិតដែលប្រាក់ចំណេញជាប់ពន្ធនាពេលអនាគត អាចប្រើប្រាស់សម្រាប់កាត់កង ជាមួយពន្ធប្រចាំឆ្នាំនៅឆ្នាំបន្តបន្ទាប់។ ទ្រព្យសកម្មពន្ធពន្យារ ត្រូវបានត្រួតពិនិត្យនៅរៀងរាល់ចុងការិយបរិច្ឆេទ និងត្រូវបានកាត់បន្ថយក្នុងករណីមិនអាចប្រើប្រាស់ នូវអត្ថប្រយោជន៍ពន្ធទាំងនោះបាន។

ទ្រព្យសកម្មពន្ធពន្យារ ត្រូវវាស់វែងតាមអត្រាពន្ធ ដែលរំពឹងថានឹងត្រូវប្រើចំពោះភាពលម្អៀងបណ្តោះអាសន្ននៅពេលដែលវាអាចប្រើប្រាស់បាន ឬកាត់កងបាន ដោយប្រើអត្រាពន្ធនៅចុងការិយបរិច្ឆេទ។

ការវាស់វែងទ្រព្យសកម្មពន្ធពន្យារ ឆ្លុះបញ្ចាំងនូវពន្ធដែលធនាគាររំពឹងថាអាចប្រើប្រាស់បាន ឬអាចកាត់កងបាននូវតម្លៃយោងរបស់ទ្រព្យសកម្ម និងបំណុល។

ទ្រព្យសកម្មពន្ធពន្យារ និងបំណុលពន្ធពន្យារ អាចកាត់កងបាន នៅពេលដែលមានសិទ្ធិអនុវត្តតាមច្បាប់ដើម្បីកាត់កងរវាងទ្រព្យសកម្មពន្ធពន្យារ ជាមួយនឹង បំណុលពន្ធពន្យារ និងនៅពេលដែលទាក់ទង នឹងពន្ធលើប្រាក់ចំណូល ដែលត្រូវបានប្រមូលដោយអាជ្ញាធរពន្ធដារ ហើយធនាគារមានបំណងទូទាត់ទ្រព្យសកម្ម និង បំណុលពន្ធពន្យារតាមមូលដ្ឋានសុទ្ធ។

ពន្ធពន្ធន និងពន្ធពន្យារសម្រាប់ការិយបរិច្ឆេទ

ពន្ធពន្ធន និងពន្ធពន្យារត្រូវបានទទួលស្គាល់ក្នុងប្រាក់ចំណេញឬខាត លើកលែងតែនៅពេលដែលពន្ធទាំង នោះទាក់ទងទៅនឹងវត្ថុដែលត្រូវបានទទួលស្គាល់ក្នុងចំណូលលម្អិតផ្សេងៗ ឬដោយផ្ទាល់ ក្នុងមូលធន ក្នុងករណីនេះពន្ធពន្ធននិងពន្ធពន្យារក៏ត្រូវបានទទួលស្គាល់ក្នុងចំណូលលម្អិតផ្សេងៗ ឬដោយផ្ទាល់ក្នុងមូលធនរៀងៗខ្លួន។

២.១៥. សាច់ប្រាក់ និងសាច់ប្រាក់សមមូល

សាច់ប្រាក់ និងសាច់ប្រាក់សមមូល រួមមានសាច់ប្រាក់ក្នុងដៃ សមតុល្យដែលមិនមានការកំហិតនៅធនាគារជាតិនៃកម្ពុជា និងការវិនិយោគរយៈពេលខ្លីដែលមានកាលអវសាននៅពេលតម្លៃដំបូង មានរយៈពេល៣ខែឬតិចជាង និងដែលអាចប្តូរជាសាច់ប្រាក់ពេលណាក៏បាន ដោយមានហានិភ័យតិចតួចចំពោះការផ្លាស់ប្តូរតម្លៃហើយត្រូវបានប្រើប្រាស់ដោយធនាគារក្នុងការគ្រប់គ្រងកិច្ចសន្យា រយៈពេលខ្លី។

សាច់ប្រាក់ និងសាច់ប្រាក់សមមូលត្រូវបានកត់ត្រាតាមតម្លៃដករំលស់ក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

៣. ការវិនិច្ឆ័យគណនេយ្យសំខាន់ៗ និងប្រកាសំខាន់ៗនៃការប៉ាន់ស្មានភាពមិនប្រាកដប្រជា

ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ តម្រូវឲ្យអ្នកគ្រប់គ្រងធ្វើការវិនិច្ឆ័យ ការប៉ាន់ស្មាន និងការសន្មត ដែលមាន ផលប៉ះពាល់ដល់ការអនុវត្តនូវគោលនយោបាយគណនេយ្យជាសារវន្តនិងចំនួនទ្រព្យសកម្ម បំណុល ចំណូល និងចំណាយ ដែលបានរាយការណ៍។ លទ្ធផលជាក់ស្តែងអាចខុសពីការប៉ាន់ស្មានទាំងនោះ។

ការប៉ាន់ស្មាន និងការសន្មតដែលពាក់ព័ន្ធ ត្រូវបានត្រួតពិនិត្យជាប្រចាំ។ ការកែប្រែទៅលើការប៉ាន់ស្មាន គណនេយ្យ ត្រូវបានទទួលស្គាល់ និងកត់ត្រានៅក្នុងគ្រាដែលការប៉ាន់ស្មាននោះត្រូវបាន កែប្រែ និងការិយបរិច្ឆេទ អនាគតដែលប៉ះពាល់ដោយការកែប្រែនេះ។

៣.១. ការវិនិច្ឆ័យសំខាន់ៗក្នុងការអនុវត្តគោលការណ៍គណនេយ្យជាសារវន្ត

ព័ត៌មានអំពីការវិនិច្ឆ័យក្នុងការអនុវត្តគោលនយោបាយគណនេយ្យ ដែលមានការប៉ះពាល់ជាសារវន្ត លើចំនួន ដែលបានទទួលស្គាល់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ មានដូចខាងក្រោម៖

ការវាយតម្លៃម៉ូដែលអាជីវកម្ម

ការចាត់ថ្នាក់ និងការវាស់វែងទ្រព្យសកម្មហិរញ្ញវត្ថុ អាស្រ័យលើលទ្ធផលនៃ SPP1 និងម៉ូដែល អាជីវកម្ម (សូមមើលកំណត់សម្គាល់លេខ ២.៥)។ ធនាគារធ្វើការកំណត់ម៉ូដែលអាជីវកម្មនៅកម្រិត មួយ ដែលអាចឆ្លុះបញ្ចាំងពីវិធីសាស្ត្រក្នុងការគ្រប់គ្រងក្រុមទ្រព្យសកម្មហិរញ្ញវត្ថុ ដើម្បីសម្រេចបាននូវគោលដៅអាជីវកម្មជាក់លាក់មួយ។ ការវាយតម្លៃនេះរួមមាន ការវិនិច្ឆ័យដែលឆ្លុះបញ្ចាំងនូវរាល់ ភស្តុតាងពាក់ព័ន្ធទាំងអស់ រួមទាំងវិធីវាយតម្លៃនិងវាស់វែងលទ្ធផលរបស់ទ្រព្យសកម្ម ហានិភ័យដែលប៉ះពាល់ដល់លទ្ធផលរបស់ទ្រព្យសកម្ម និងវិធីគ្រប់គ្រងហានិភ័យទាំងនេះ និងវិធីសាស្ត្រការ ទទួលបានមកវិញនូវលទ្ធផលប្រយោជន៍អ្នកគ្រប់គ្រងទ្រព្យសកម្មនេះ។ ធនាគារធ្វើការតាមដានរាល់ទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាមតម្លៃដករំលស់ ដែលត្រូវបានលែងទទួលស្គាល់មុនកាលកំណត់ របស់វា ដើម្បីស្វែងយល់ពីមូលហេតុក្នុងការបោះបង់ចោល និងថាតើមូលហេតុទាំងនោះស្របតាមគោលដៅអាជីវកម្មក្នុងការរក្សាទ្រព្យសកម្មដែរឬទេ។ ការតាមដាននេះ គឺជាផ្នែកនៃការវាយតម្លៃ

ជាបន្តបន្ទាប់របស់ធនាគារ ថាតើម៉ូដែលអាជីវកម្មក្នុងការរក្សាទ្រព្យសកម្មហិរញ្ញវត្ថុទាំងនេះនៅបន្តសមស្របដែរឬទេ ហើយប្រសិនបើមិនសមស្របទេ តើមានការផ្លាស់ប្តូរណាមួយនៅក្នុងម៉ូដែល អាជីវកម្ម និងធ្វើការផ្លាស់ប្តូរចំណាត់ថ្នាក់ទ្រព្យសកម្មទាំងនោះដែរឬទេ។

ការកើនឡើងជាសារវន្តនៃហានិភ័យឥណទាន

ដូចបានបង្ហាញនៅក្នុងកំណត់សម្គាល់លេខ ៣២.១ ECLs ត្រូវវាស់វែងជាសំវិធានធនស្មើនឹង ១២ខែ ចំពោះទ្រព្យសកម្មដែលស្ថិតក្នុងចំណាត់ថ្នាក់ទី១ ឬសំវិធានធនស្មើនឹងពេញមួយអាយុកាល ចំពោះទ្រព្យសកម្មដែលស្ថិតក្នុងចំណាត់ថ្នាក់ទី២ និងទី៣។ ទ្រព្យសកម្មមួយ ត្រូវប្តូរទៅស្ថិតនៅក្នុងចំណាត់ថ្នាក់ទី២ នៅពេលដែលហានិភ័យឥណទានរបស់ទ្រព្យសកម្មនោះមានការកើនឡើងជា សារវន្ត ចាប់តាំងពីពេលទទួលស្គាល់ជាលើកដំបូង។ ធនាគារត្រូវពិចារណានូវព័ត៌មានដែលរំពឹងទុកនាពេលអនាគត ដែលព័ត៌មាននោះមានលក្ខណៈអាចទ្រទ្រង់បាន និងសមស្របទាំងបរិមាណ និងគុណភាព ដើម្បីវាយតម្លៃហានិភ័យឥណទានរបស់ទ្រព្យសកម្មមួយមានការកើនជាសារវន្តដែរឬទេ។

ការចាត់ក្រុមទ្រព្យសកម្មដែលមានលក្ខណៈហានិភ័យឥណទានស្រដៀងគ្នា

ឧបករណ៍ហិរញ្ញវត្ថុ ត្រូវបានបែងចែកតាមលក្ខណៈហានិភ័យ នៅពេលដែលការខាតបង់ឥណទានដែលរំពឹងទុកត្រូវវាស់វែងតាមមូលដ្ឋានជាក្រុម។ ធនាគារ ធ្វើការតាមដានភាពសមស្របនៃលក្ខណៈ ហានិភ័យឥណទាន ដោយផ្អែកលើមូលដ្ឋាននិរន្តរភាព ដើម្បីវាយតម្លៃថាហានិភ័យទាំងនោះ នៅតែបន្តលក្ខណៈស្រដៀងគ្នាទៀតដែរឬទេ។ ការវាយតម្លៃនេះ ត្រូវធ្វើឡើងដើម្បីធានាថា ប្រសិនបើ លក្ខណៈហានិភ័យឥណទានមានការផ្លាស់ប្តូរ គឺត្រូវធ្វើការប្រមូលផ្តុំទ្រព្យសកម្មឲ្យបានសមស្របឡើងវិញ។ ការប្រមូលផ្តុំឡើងវិញនេះអាចនាំឲ្យមាននូវការបង្កើតក្រុមទ្រព្យសកម្មថ្មី ឬក៏ទ្រព្យសកម្ម ត្រូវប្តូរទៅក្រុមទ្រព្យសកម្មដែលមានស្រាប់ផ្សេងទៀត ដែលអាចឆ្លុះបញ្ចាំងនូវចរិតលក្ខណៈហានិភ័យឥណទានស្រដៀងគ្នាទៅនឹងក្រុមទ្រព្យសកម្មនោះ។ ការប្រមូលផ្តុំទ្រព្យសកម្មឡើងវិញ និងការ ប្តូរពីក្រុមទ្រព្យសកម្មមួយទៅក្រុមទ្រព្យសកម្មមួយទៀត គឺជាការធម្មតា នៅពេលមានការកើនឡើងជាសារវន្តនូវហានិភ័យឥណទាន (ឬក៏នៅពេលការកើនឡើងជាសារវន្តនោះ មានភាពបញ្ហាស មកវិញ) ដូច្នេះទ្រព្យសកម្មត្រូវប្តូរពីទ្រព្យសកម្មដែលត្រូវធ្វើសំវិធានធនស្មើ១២ខែ ទៅជាទ្រព្យសកម្មដែលត្រូវធ្វើសំវិធានធនស្មើនឹងពេញមួយអាយុកាលរបស់ទ្រព្យសកម្មនោះ ឬក៏បញ្ហាសមកវិញ ប៉ុន្តែវាក៏អាចកើតឡើងផងដែរចំពោះក្រុមទ្រព្យសកម្មដែលនៅតែបន្តវាស់វែងតាមមូលដ្ឋានសំវិធានធនស្មើ ១២ខែ ឬសំវិធានធនស្មើនឹងពេញមួយអាយុកាលរបស់ក្រុមទ្រព្យសកម្មនោះគ្រាន់តែចំនួន សំវិធានធនត្រូវផ្លាស់ប្តូរដោយសារហានិភ័យឥណទានរបស់ក្រុមទ្រព្យសកម្មនោះមានការប្រែប្រួល។

ម៉ូដែលនិងការសន្មតដែលបានប្រើ

ធនាគារប្រើម៉ូដែលនិងការសន្មតផ្សេងៗ ដើម្បីវាស់វែង ការប៉ាន់ស្មាននូវ ECL។ ធនាគារត្រូវប្រើការវិនិច្ឆ័យ ដើម្បីកំណត់ម៉ូដែលដែលសមស្របបំផុតសម្រាប់ប្រភេទទ្រព្យសកម្មនីមួយៗ និងដើម្បី កំណត់នូវការសន្មតដែលត្រូវប្រើក្នុងម៉ូដែលទាំងនេះ រួមទាំងការសន្មតពាក់ព័ន្ធនឹងចលករសំខាន់ៗរបស់ហានិភ័យឥណទាន។

ការកំណត់អាយុកាលរបស់ឥណទានសម្រាប់ទុកបង្វិល (Revolving Credit)

ធនាគារបានធ្វើការវាស់វែងលើការខាតបង់ឥណទានដែលរំពឹងទុក ដោយពិចារណាទៅលើហានិភ័យនៃការខកខានក្នុងការសងនៃរយៈពេលកិច្ចសន្យាអតិបរមា។ ដោយឡែកសិទ្ធិរបស់ធនាគារក្នុងការ ទាមទារការសង និងបញ្ឈប់កិច្ចសន្យាមិនបានធ្វើឲ្យមានការប៉ះពាល់ទៅលើការខាតបង់ឥណទានរបស់ធនាគារក្នុងរយៈពេលនៃកិច្ចសន្យានោះទេ សម្រាប់ឧបករណ៍ហិរញ្ញវត្ថុដូចជា កាតឥណទាន និងឥណទានវិញប្រសិន ដែលរួមបញ្ចូលទាំងឥណទានក្នុងកិច្ចសន្យាដែលមិនទាន់បានដកទៅលើអំឡុងពេល។ ចំពោះឧបករណ៍ហិរញ្ញវត្ថុទាំងនោះ ធនាគារបានធ្វើការវាស់វែងលើការខាតបង់ ឥណទាន ដែលអាចមានហានិភ័យឥណទាន ហើយការខាតបង់ឥណទានត្រូវបានកាត់បន្ថយដោយការគ្របគ្រងហានិភ័យឥណទាន ទោះបីជាយើងរយៈពេលនោះហួសពីរយៈពេលកិច្ចសន្យាអតិបរមាក៏ដោយ។

៣.២. ប្រភពសំខាន់ៗនៃការប៉ាន់ស្មានភាពមិនប្រាកដប្រជា

ព័ត៌មានអំពីការសន្មត និងការប៉ាន់ស្មានភាពមិនប្រាកដប្រជា ដែលមានការប៉ះពាល់ជាសារវន្ត លើចំនួនដែលបាន ទទួលស្គាល់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ មានដូចខាងក្រោម៖

ព័ត៌មានដែលរំពឹងទុកទៅថ្ងៃខាងមុខ

ធនាគារបានបង្កើតនូវទិដ្ឋភាពមួយចំនួន និងថ្លឹងថ្លែងទិដ្ឋភាពទាំងនោះតាមសារសំខាន់នៃការរំពឹងទុកទៅថ្ងៃខាងមុខ សម្រាប់ប្រភេទផលិតផលនីមួយៗ និងការកំណត់នូវព័ត៌មានដែលរំពឹងទុកទៅ ថ្ងៃខាងមុខពាក់ព័ន្ធនឹងទិដ្ឋភាព នីមួយៗ។ នៅពេលវាស់វែង ECL ធនាគារប្រើប្រាស់នូវព័ត៌មានដែលរំពឹងទុកទៅថ្ងៃខាងមុខ ដែលមានប្រភពអាចជឿជាក់ទុកចិត្តបាន និងសមហេតុផល ដោយ ផ្អែកលើការសន្មតចំពោះការផ្លាស់ប្តូរនាអនាគតនូវចលករសេដ្ឋកិច្ចផ្សេងគ្នា និងរបៀបដែលចលករទាំងនេះមានការប៉ះពាល់គ្នាទៅវិញទៅមក។ ព័ត៌មានបន្ថែមអំពី ការវិភាគគុណភាពឥណទាន ត្រូវបានផ្តល់ជូននៅក្នុងកំណត់សម្គាល់ ៣២.១។

ការបន្ថែម ECL

ធនាគារបានកត់ត្រា ECLបន្ថែមនៅក្រោមប្រស្ថសេណារីយ៉ូ ដោយសារតែភាពមិនប្រាកដប្រជាក្នុងទស្សនវិស័យសេដ្ឋកិច្ចនាពេលអនាគត។ ព័ត៌មានបន្ថែមអំពី ការវិភាគគុណភាពឥណទានរបស់ ធនាគារ ត្រូវបានផ្តល់ជូននៅក្នុងកំណត់សម្គាល់ ៣២.១.៣។

ប្រូបាប៊ីលីតេនៃការខកខានសង (ហៅកាត់ថា "PD")

PD គឺជាជាតុចូលដ៏សំខាន់ក្នុងការវាស់វែង ការខាតបង់ឥណទានដែលរំពឹងទុក។ PD គឺជាការប៉ាន់ស្មាននូវ ភាពប្រហាក់ប្រហែលក្នុងការខកខានសងក្នុងរយៈពេលណាមួយ ដែលការគណនារបស់ វា ត្រូវបានរួមបញ្ចូលនូវទិន្នន័យពីមុនៗ ការសន្មត និងការរំពឹងទុកនូវលក្ខខណ្ឌនាពេលអនាគត។ ព័ត៌មានបន្ថែមអំពី ការវិភាគគុណភាព ឥណទាន ត្រូវបានផ្តល់ជូននៅក្នុងកំណត់សម្គាល់ ៣២.១។

អត្រាខាតបង់ពេលខកខានសង (ហៅកាត់ថា "LGD")

LGD គឺជាការប៉ាន់ស្មាននូវការខាតបង់កើតចេញមកពីការខកខានក្នុងការសង។ វាផ្អែកទៅលើភាពខុសគ្នារវាង ហួសសាច់ប្រាក់តាមកិច្ចសន្យាដែលដល់កាលកំណត់ត្រូវបង់សង និង ហួសសាច់ប្រាក់ ដែលម្ចាស់កម្ចីរំពឹងថានឹងទទួលបាន ដោយគិតទាំងហួសសាច់ប្រាក់ពីទ្រព្យដាក់ធានា និងការលើកកម្ពស់ឥណទានទាំងមូល។ ព័ត៌មានបន្ថែមអំពី ការវិភាគគុណភាពឥណទានរបស់ធនាគារ ត្រូវ បានផ្តល់ជូននៅក្នុងកំណត់សម្គាល់ ៣២.១។

ពន្ធ

ប្រព័ន្ធពន្ធដារនៅក្នុងព្រះរាជាណាចក្រកម្ពុជា មានលក្ខណៈច្រើនប្រភេទ និងបញ្ញត្តិមានការផ្លាស់ប្តូរញឹកញាប់ ដែលជាទូទៅមានភាពមិនច្បាស់លាស់ មានភាពផ្ទុយគ្នា និងអាស្រ័យទៅលើការបកស្រាយ។ ជាទូទៅ យុត្តាធិការនិងអាជ្ញាធរពន្ធភាគច្រើន តែងតែមានការបកស្រាយផ្សេងៗពីគ្នា។ ពន្ធ គឺត្រូវស្ថិតក្រោមការត្រួតពិនិត្យ និងការអង្កេតដោយអាជ្ញាធរ ដែលបានផ្តល់សិទ្ធិដោយច្បាប់ក្នុងការដាក់ពិន័យ ដាក់ទណ្ឌកម្ម និងបង់ការប្រាក់។

បញ្ហាទាំងនេះអាចបង្កើតឲ្យមានហានិភ័យពន្ធយ៉ាងខ្លាំងសម្រាប់ធនាគារ។ អ្នកគ្រប់គ្រងជឿជាក់ថា ពួកគេ មានការយល់ដឹងពីបទបញ្ញត្តិពន្ធដែលពាក់ព័ន្ធ និងបានធ្វើសំវិធានធន ដែលមានលក្ខណៈគ្រប់គ្រាន់ដោយផ្អែកទៅលើការបកស្រាយនៃនីតិកម្មពន្ធ។ ក៏ប៉ុន្តែអាជ្ញាធរជាប់ពាក់ព័ន្ធ អាចនឹងមានបំណកស្រាយខុសគ្នា ហើយផលប៉ះពាល់អាចមានទំហំធំ។ ព័ត៌មានបន្ថែមអំពី យថាភាពនៃពន្ធ ត្រូវបានផ្តល់ជូននៅក្នុងកំណត់សម្គាល់ ៣៣។

៤. សាច់ប្រាក់ក្នុងដៃ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
សាច់ប្រាក់ក្នុងដៃ	៤៥១.២៨៦.២០៦	១.៨៤៣.៥០៤	៤២៤.៣០៨.៥៦៣	១.៧៤៦.៨៧៨
សាច់ប្រាក់កំពុងប្រមូល	២៣.៥៧១.៥៦៧	៩៦.២៩០	៣៧.៥៦៥.៥០៦	១៥៤.៦៥៨
	៤៧៤.៨៥៧.៧៧៣	១.៩៣៩.៧៩៤	៤៦១.៨៧៤.០៦៩	១.៩០១.៥៣៦

៥. សមតុល្យនៅធនាគារជាតិនៃកម្ពុជា

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
រយៈពេលខ្លី				
គណនីចរន្ត	១៨១.៤៤៤.៩៨៨	៧៤១.២០៣	១៥៨.៥៤៥.៨១៤	៦៥២.៧៣៣
មូលបត្រអាចជួញដូរបាន (NCD) (i)	២៣៤.៦៨១.៩៤២	៩៥៨.៦៧៦	៦៦៥.៨៥១.១២៨	២.៧៤១.៣០៩
ទុនបម្រុងកាតព្វកិច្ច (ii)	៦១៧.៧៤៩.៣៨៨	២.៥២៣.៥០៦	៤៩៣.៥៩៩.៨៤២	២.០៣២.១៥១
រយៈពេលវែង				
ប្រាក់តម្កល់ធានាលើដើមទុន (iii)	១១០.៧៣៣.៨៦៩	៤៥២.៣៤៨	៦៦.២១៦.២៦៣	២៧២.៦១២
	១.១៤៤.៦១០.១៨៧	៤.៦៧៥.៧៣៣	១.៣៨៤.២១៣.០៤៧	៥.៦៩៨.៨០៥

មិនមានសំវិធានធនខាតបង់លើតុល្យការជាមួយធនាគារជាតិនៃកម្ពុជាដោយគណៈគ្រប់គ្រងកំណត់ថាហានិភ័យឥណទានលើហ្វានស៊ីលីដីទាំងនេះមានតិចតួចបំផុត។

(i) មូលបត្រអាចជួញដូរបាន (NCD)

ធនាគារ បានដាក់មូលបត្រអាចជួញដូរបាន ចំនួន ១៤៣.៣៩៩.០០០ ដុល្លារអាមេរិក ជាទ្រព្យធានាលើ ប្រតិបត្តិការផ្តល់សន្ទនីយភាពដោយមានការធានា (២០២២៖ ៦៣.៧៩៩.០០០ ដុល្លារអាមេរិក)។

(ii) ទុនបម្រុងកាតព្វកិច្ច

ទុនបម្រុងកាតព្វកិច្ចគឺជាប្រាក់បម្រុងដែលប្រែប្រួលតាមកម្រិតនៃប្រាក់បញ្ញើរបស់អតិថិជន និង ប្រាក់កម្ចីពីបរទេស។ វាត្រូវបានរក្សាទុកដោយអនុលោមតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជា លេខ៨៧-០២០-២៣០ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០២០ ដែលត្រូវបានគណនាតាមអត្រា ៧,០០% នៃប្រាក់បញ្ញើរបស់អតិថិជនជាប្រាក់រៀល និងរូបិយវត្ថុក្រៅពីប្រាក់រៀល។ នៅថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២៣ ធនាគារជាតិនៃកម្ពុជាបានចេញលិខិតជូនដំណឹងលេខ៨៧-០២៣-០០៥ ដើម្បីបង្កើនអត្រាដល់៩,០០%សម្រាប់រូបិយប័ណ្ណផ្សេងទៀត ខណៈពេលដែលរូបិយប័ណ្ណរៀលត្រូវបានរក្សានៅអត្រា ៧,០០% ដែលត្រូវអនុវត្តពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៣ ដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៣។ នៅថ្ងៃទី ២៣ ខែវិច្ឆិកាឆ្នាំ ២០២៣ ធនាគារជាតិនៃកម្ពុជាបានចេញលិខិតជូនដំណឹងលេខ ៨៧-០២៣-២៦២១ ដើម្បីកាត់បន្ថយអត្រាការប្រាក់ទៅ ៧,០០% សម្រាប់រូបិយប័ណ្ណផ្សេងទៀតមកកម្រិតដូចគ្នាជាមួយនឹងរូបិយប័ណ្ណរៀល ដែលអនុវត្តចាប់ពីថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២៣ រហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៤។

(iii) ប្រាក់តម្កល់ធានាលើដើមទុន

ដោយអនុលោមទៅតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជាលេខ៨៧-០១-១៣៦ចុះថ្ងៃទី១៥ខែតុលា ឆ្នាំ២០០១ ធនាគារចាំបាច់ត្រូវរក្សាប្រាក់តម្កល់តាមច្បាប់ឲ្យបាន ១០% នៃដើមទុនដែលបានចុះបញ្ជីសរុបរបស់ខ្លួន។ ប្រាក់តម្កល់នេះមិនអាចប្រើប្រាស់បានក្នុងប្រតិបត្តិការប្រចាំថ្ងៃនោះទេ និង ត្រូវបង្វិលឲ្យធនាគារវិញ នៅពេលដែលធនាគារស្ម័គ្រចិត្តបញ្ឈប់អាជីវកម្មរបស់ខ្លួន។

៦. សមតុល្យនៅធនាគារនានា

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
សមតុល្យនៅធនាគារនានាវាស់វែងតាមតម្លៃដករំលស់	១.៤៧៧.៦៧៣.២១៣	៦.០៣៦.២៩៥	៤៨៣.៧១៧.៩៩២	១.៩៩១.៤៦៧
សំវិធានធនលើការខាតបង់ពីឱនភាពនៃតម្លៃ	(៨៤៨.៧៨៥)	(៣.៤៦៧)	(៦៤៧.៥១៩)	(២.៦៦៦)
	១.៤៧៦.៨២៤.៤២៨	៦.០៣២.៨២៨	៤៨៣.០៧០.៤៧៣	១.៩៨៨.៨០១

តម្លៃយោងដុលត្រូវបានធ្វើការវិភាគដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
(ក) តាមប្រភេទ៖				
គណនីចរន្ត	២៤.៩៨៤.២១១	១០២.០៦១	៥.២០០.៣៣៦	២១.៤១០
គណនីសន្សំ	៧៩៣.៨៧៦	៣.២៤៣	២៨៧.៩៧៦	១.១៨៦
គណនីរំលងអាជ្ញាធរ	៣០៨.៤៥៧.៣៥២	១.២៦០.០៤៨	២២.០៩៦.៧៤៩	៩០.៩៧២
គណនីមានកាលកំណត់	១.១៤៣.៤៣៧.៧៧៤	៤.៦៧០.៩៤៣	៤៥៦.១៣២.៩៣១	១.៨៧៧.៨៩៩
	១.៤៧៧.៦៧៣.២១៣	៦.០៣៦.២៩៥	៤៨៣.៧១៧.៩៩២	១.៩៩១.៤៦៧

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
(ខ) តាមរូបិយប័ណ្ណ៖				
ប្រាក់ដុល្លារអាមេរិក	១.៤៧៣.៩០៧.០៥៣	៦.០២០.៩១១	៤៨២.៩១១.០៤៩	១.៩៨៨.១៤៦
ប្រាក់រៀលខ្មែរ	៣.៥៣៤.៦៤៣	១៤.៤៣៩	៣៧០.២៥៨	១.៥២៤
រូបិយប័ណ្ណផ្សេងទៀត	២៣១.៥១៧	៩៤៥	៤៣៦.៦៨៥	១.៧៩៧
	១.៤៧៧.៦៧៣.២១៣	៦.០៣៦.២៩៥	៤៨៣.៧១៧.៩៩២	១.៩៩១.៤៦៧

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
(គ) តាមកាលកំណត់៖				
ក្នុងរយៈពេល ១ ខែ	៦៩៨.៧៥០.៩០២	២.៨៥៤.៣៩៧	១០១.៧២៨.៨៣៩	៤១៨.៨១៨
លើសពី ១ ខែ ទៅ ៣ ខែ	២៦៣.៧២៦.០៣៥	១.០៧៧.៣២១	៤៥.២៦៦.៦៥៦	១៨៦.១៥៧
លើសពី ៣ ខែ ទៅ ១២ ខែ	៥១៥.១៩៦.២៧៦	២.១០៤.៥៧៧	៣៣៦.៧៧២.៤៩៧	១.៣៨៦.៤៩២
	១.៤៧៧.៦៧៣.២១៣	៦.០៣៦.២៩៥	៤៨៣.៧១៧.៩៩២	១.៩៩១.៤៦៧

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
(ឃ) តាមអត្រាការប្រាក់(ប្រចាំឆ្នាំ)៖				
គណនីចរន្ត		០,១៤% – ២,០០%		០% – ០,១៤%
គណនីសន្សំ		០% – ០,២៥%		០% – ០,២៥%
គណនីវិលវង់អាជ្ញាធរ		២,០០% – ៥,២៩%		៣,៧៧% – ៤,៣៨%
គណនីមានកាលកំណត់		៤,៥០% – ៧,៥០%		២,០០% – ៦,៥០%

៧. ឥណទានផ្តល់ដល់អតិថិជន

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
វាស់វែងតាមតម្លៃដកវិលវង់				
ឥណទានពាណិជ្ជកម្ម	៦.៥៦៤.០១៣.៦៥៨	២៦.៨១៣.៩៩៦	៥.៤៨០.០៨០.៣១៦	២២.៥៦១.៤៩១
ឥណទានវិបារូបន៍	១.០៨៦.៨០៦.២៧៦	៤.៤៣៩.៦០៤	៨៨៣.០៤៥.០០០	៣.៦៣៥.៤៩៦
ឥណទានអ្នកប្រើប្រាស់៖				
ឥណទានគេហដ្ឋាន	១៤៩.៩៩០.៥៨៣	៦១២.៧១២	១១៩.៧៦៧.៣៩៤	៤៩៣.០៨២
ឥណទានផ្តល់ដល់បុគ្គលិក	៣៨.៩២៩.៧៧០	១៥៩.០២៨	២២.១៨៣.២៩៨	៩១.៣២៩
ឥណទានយានយន្ត	១៥.១២៦.១៥៩	៦១.៧៩០	១១.១៣៦.៩២៥	៤៥.៨៥១
ឥណទានបុគ្គល	៨.២១៤.៦១៦	៣៣.៥៥៧	២.១៤៨.១០៨	៨.៨៤៤
ប័ណ្ណឥណទាន	៣.២៦៨.៤២៦	១៣.៣៥២	៣.៦១៣.០៥៩	១៤.៨៧៥
ឥណទានផុលសរុប	៧.៨៦៦.៣៤៩.៤៨៨	៣២.១៣៤.០៣៩	៦.៥២១.៩៧៤.១០០	២៦.៨៥០.៩៦៨
សំវិធានធនលើការខាតបង់ពីឱនភាពនៃតម្លៃសរុប	(៩៤.០០៧.៩៧៤)	(៣៨៤.០២៤)	(៧៣.១៧៤.៣០៣)	(៣០១.២៥៩)
ឥណទានសុទ្ធសរុប	៧.៧៧២.៣៤១.៥១៤	៣១.៧៥០.០១៥	៦.៤៤៨.៧៩៩.៧៩៧	២៦.៥៤៩.៧០៩

៨. មូលបត្រវិនិយោគ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ប័ណ្ណត្រួតពិនិត្យវាស់វែងតាមតម្លៃដកវិលវង់ (*)	៣០៨.៣៩៥.៣២២	១.២៥៩.៧៩៥	-	-
មូលបត្រវិនិយោគវាស់វែងតាមតម្លៃដកវិលវង់ (**)	៣០.០៥០.៤១៧	១២២.៧៥៦	៣៥.៥៣៤.៩៦៦	១៤៦.២៩៧
សរុប	៣៣៨.៤៤៥.៧៣៩	១.៣៨២.៥៥១	៣៥.៥៣៤.៩៦៦	១៤៦.២៩៧
សំវិធានធនលើការខាតបង់ពីឱនភាពនៃតម្លៃ	(៤២៩.៩៣៤)	(១.៧៥៦)	(៥៩២.២១៩)	(២.៤៣៨)
	៣៣៨.០១៥.៨០៥	១.៣៨០.៧៩៥	៣៤.៩៤២.៧៤៧	១៤៣.៨៥៩

(*) នេះតំណាងឱ្យការវិនិយោគលើប័ណ្ណត្រួតពិនិត្យរបស់អ្នកផ្តល់សេវាដែលមានរយៈពេលចាប់ពី ៥ ខែដល់ ១២ ខែ និងអត្រាការប្រាក់ចេញចាប់ពី ៥,២៨% ដល់ ៥,៤០%។

(**) រួមបញ្ចូលក្នុងមូលបត្រវិនិយោគ គឺជាការវិនិយោគចំនួន ៣០ លានដុល្លារអាមេរិក ឬប្រហែល ១២២.៥៥០លានរៀល នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ក្នុងមូលបត្របំណុលសាជីវកម្មដែលចេញដោយក្រុមហ៊ុន ខេមបូឌាអ៊ែរផែនតិកអ៊ិនវេសមិនឯ.កសម្រាប់ការសាងសង់ និងអភិវឌ្ឍន៍អាគារស្នាក់នៅអន្តរជាតិគេដា របស់រដ្ឋាភិបាលកម្ពុជា ដែលមានសុពលភាព ៣ ឆ្នាំ និងអត្រាការប្រាក់ ៥,៥០% ក្នុងមួយឆ្នាំ។

៩. ទ្រព្យសម្បត្តិ និងបរិក្ខារ

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	ការជួសជុលកែលម្អអគារជួល	បរិក្ខារការិយាល័យ គ្រឿងសង្ហារឹមនិង គ្រឿងបំពាក់	យានយន្ត	កុំព្យូទ័រ និងសម្ភារៈ ព័ត៌មានវិទ្យា	ការងារកំពុង សាងសង់	សរុប	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	លានរៀល
តម្លៃដើម							
ថ្ងៃទី១ ខែមករា ឆ្នាំ២០២៣	៣៤.១៤៥.៦៥៥	១៧.៨៣០.៣០៧	១.៩៩៨.២៣១	៥៧.៦៣០.៨៦២	៣.៤៦៩.៨១៦	១១៥.០៧៤.៨៧១	៤៧៣.៧៦៣
ការទិញបន្ថែម	៩២៧.៩១៩	១.៣៦៦.០៣២	៦៣៣.៣៥៨	២២.៣៤៤.២៤៩	៦.៨៣៤.២៨១	៣២.១០៥.៨៣៩	១៣១.៩៥៥
ការផ្ទេរ	៩.០៥៧.៣៨៧	៤០៥.១១៧	-	៩៧.៦៤៩	(៩.៥៦០.១៥៣)	-	-
ការចាត់ថ្នាក់ឡើងវិញ	២.២០០	(៤.៤២២.៩៦៧)	-	៤.៤២០.៧៦៧	-	-	-
ការលក់ចេញ	(៨៨.៧២១)	(២៣០.៣១៣)	(៤៥.២៣៦)	(៨៧២.៥៧៥)	-	(១.២៣៦.៨៤៥)	(៥.០៨៤)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	(៤.៤៥៣)
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	៤៤.០៤៤.៤៤០	១៤.៩៨៨.១៧៦	២.៥៨៦.៣៥៣	៨៣.៦២០.៩៥២	៧៤៣.៩៤៤	១៤៥.៩៤៣.៨៦៥	៥៩៦.១៨១
លំដាប់ថ្នាក់							
ថ្ងៃទី១ ខែមករា ឆ្នាំ២០២៣	១៤.៧៣២.៩៥៦	១២.១១៥.៥៦៦	១.១៦៥.៩៧៣	២០.៩៩២.៩៨៩	-	៤៩.០០៧.៤៨៤	២០១.៧៦៤
លំដាប់	៣.៥១៣.៦២២	១.៩៣១.៧០០	៣៣៤.៦០៩	៧.៥២១.៣៦៦	-	១៣.៣០១.២៩៧	៥៤.៦៦៨
ការចាត់ថ្នាក់ឡើងវិញ	២.១៦០	(៣.០៦៧.៧០៨)	-	៣.០៦៥.៥៤៨	-	-	-
ការលក់ចេញ	(៨៨.៧២១)	(២៣០.៣១៣)	(៤៥.២៣៦)	(៨៧២.៥៧៥)	-	(១.២៣៦.៨៤៥)	(៥.០៨៣)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	(១.៨៧០)
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	១៨.១៦០.០១៧	១០.៧៤៩.២៥៥	១.៤៥៥.៣៤៦	៣០.៧០៧.៣២៨	-	៦១.០៧១.៩៣៦	២៤៩.៤៧៩
តម្លៃយោង							
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	២៥.៨៨៤.៤២៣	៤.១៩៨.៩៣១	១.១៣១.០០៧	៥២.៩១៣.៦២៤	៧៤៣.៩៤៤	៨៤.៨៧១.៩២៩	៣៤៦.៧០២

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	ការជួសជុលកែលម្អអគារជួល	បរិក្ខារការិយាល័យ គ្រឿងសង្ហារឹមនិង គ្រឿងបំពាក់	យានយន្ត	កុំព្យូទ័រ និងសម្ភារៈ ព័ត៌មានវិទ្យា	ការងារកំពុង សាងសង់	សរុប	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	លានរៀល
តម្លៃដើម							
ថ្ងៃទី១ ខែមករា ឆ្នាំ២០២២	២៨.៤៥៣.៩៤២	១៥.៨០១.៤៥៣	១.៧៩៦.១៧១	៤១.២៧៤.៩០០	៣៦០.៩៤៧	៨៧.៦៨៧.៤១៣	៣៥៧.២៣៩
ការទិញបន្ថែម	៣៣៥.៨០៤	១.៧១២.៩៩៥	៥៣៦.៦៤០	១៦.៦៨១.៧៤៥	១០.៦០៧.៤២៣	២៩.៨៧៤.៦០៧	១២២.០៩៨
ការផ្ទេរ	៧.០០៥.១៤៧	៤៩០.៧៦៧	-	២.៦៤០	(៧.៤៩៨.៥៥៤)	-	-
ការលក់ចេញ	-	-	(៣៣៤.៥៨០)	(៧២.៣២៥)	-	(៤០៦.៩០៥)	(១.៦៦៣)
ការលុបចេញ	(១.៦៤៩.២៣៨)	(១៧៤.៩០៨)	-	(២៥៦.០៩៨)	-	(២.០៨០.២៤៤)	(៨.៥០២)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	៤.៥៩១
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	៣៤.១៤៥.៦៥៥	១៧.៨៣០.៣០៧	១.៩៩៨.២៣១	៥៧.៦៣០.៨៦២	៣.៤៦៩.៨១៦	១១៥.០៧៤.៨៧១	៤៧៣.៧៦៣

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	ការជួសជុលកែលម្អអគាររដ្ឋល	បរិក្ខារការិយាល័យ គ្រឿងសង្ហារឹមនិង គ្រឿងបំពាក់	យានយន្ត	កុំព្យូទ័រ និងសម្ភារៈ ព័ត៌មានវិទ្យា	ការងារកំពុង សាងសង់	សរុប
រំលស់បង្គរ						
ថ្ងៃទី១ ខែមករា ឆ្នាំ២០២២	១២.៤៥៣.៧៨០	៩.៦៩៤.០៦១	១.២១៤.៦៩៥	១៦.៦៨១.០៩៤	-	៤០.០៤៣.៦៣០
រំលស់	៣.៦៧៧.៨៩៦	២.៥៨១.៩០៩	២៤៦.៨៣០	៤.៦៣៧.៩៤២	-	១១.១៤៤.៥៧៧
ការលក់ចេញ	-	-	(២៩៥.៥៥២)	(៧២.៣២៦)	-	(៣៦៧.៨៧៨)
ការលុបចេញ	(១.៣៩៨.៧២០)	(១៦០.៤០៤)	-	(២៥៣.៧២១)	-	(១.៨១២.៨៤៥)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	១.៩៩១
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	១៤.៧៧៧.៩៥៦	១២.១១៥.៥៦៦	១.១៦៥.៩៧៣	២០.៩៩២.៩៨៩	-	៤៩.០០៧.៤៨៤
តម្លៃយោង						
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	១៩.៤១២.៦៩៩	៥.៧១៤.៧៤១	៨៣២.២៥៨	៣៦.៦៣៧.៨៧៣	៣.៤៦៩.៨១៦	៦៦.០៦៧.៣៨៧

១០. សិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម

ធនាគារបានចុះកតិសន្យាលើការជួលទ្រព្យសកម្ម រួមមាន អគារការិយាល័យ និង យានយន្ត។ ព័ត៌មានស្តីអំពី កតិសន្យា ដែលធនាគារគឺជាអ្នកកតិកៈ ត្រូវបានបង្ហាញដូចខាងក្រោម។

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	អគារការិយាល័យ			សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	
តម្លៃដើម				
ថ្ងៃទី១ ខែមករា ឆ្នាំ២០២៣	៨៥.១៤៣.១០៣	៣.៩៦៧.៥៣០	៨៩.១១០.៦៣៣	៣៦៦.៨៦៨
ការទិញបន្ថែម	១៧.៣២៩.៤២៦	១.០៨២.៦២១	១៨.៤១២.០៤៧	៧៥.៦៧៤
ការលក់ចេញ	(១.៤២៧.៨៧៦)	(១៥៦.០៨០)	(១.៥៨៣.៩៥៦)	(៦.៥១០)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	(៣.២៧២)
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	១០១.០៤៤.៦៥៣	៤.៨៩៤.០៧១	១០៥.៩៣៨.៧២៤	៤៣២.៧៦០
រំលស់បង្គរ				
ថ្ងៃទី១ ខែមករា ឆ្នាំ២០២៣	២៨.៩៥៤.២៨៩	៣.០៩២.០៣៩	៣២.០៤៦.៣២៨	១៣១.៩៣៤
រំលស់	១០.០៩២.៧៩៥	៩៥០.៩៧៣	១១.០៤៣.៧៦៨	៤៥.៣៩០
ការលក់ចេញ	(១.៤២៧.៨៧៦)	(១៥៦.០៨០)	(១.៥៨៣.៩៥៦)	(៦.៥១០)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	(១.២៦១)
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	៣៧.៦១៩.២០៨	៣.៨៨៦.៩៣២	៤១.៥០៦.១៤០	១៦៩.៥៥៣
តម្លៃយោង				
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	៦៣.៤២៥.៤៤៥	១.០០៧.១៣៩	៦៤.៤៣២.៥៨៤	២៦៣.២០៧

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	អគារការិយាល័យ		យានយន្ត		សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	លានរៀល
តម្លៃដើម					
ថ្ងៃទី១ ខែមករា ឆ្នាំ២០២២	៦០.៥១២.៧០៥	៣.១៤៧.៦៤៦	៦៣.៦៦០.៣៥១		២៥៩.៣៥២
ការទិញបន្ថែម	២៥.៨០២.៧១៤	៩៤៨.១៧១	២៦.៧៥០.៨៨៥		១០៩.៣៣១
ការកែប្រែកតិសន្យា	(១.១៧២.៣១៦)	(១២៨.២៨៧)	(១.៣០០.៦០៣)		(៥.៣១៦)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-		៣.៥០១
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	៨៤.១៤៣.១០៣	៣.៩៦៧.៥៣០	៨៩.១១០.៦៣៣		៣៦៦.៨៦៨
រំលស់បង្ក					
ថ្ងៃទី១ ខែមករា ឆ្នាំ២០២២	២១.៤៧៤.៨៤៦	២.២៩២.២៦៧	២៣.៧៦៧.១១៣		៩៦.៨៧៧
រំលស់	៨.៨០៩.៦០៦	៨៤៩.៣៣៦	៩.៦៥៨.៩៤២		៣៩.៤៧៦
ការកែប្រែកតិសន្យា	(១.៣៣០.១៦៣)	(៤៩.៥៦៤)	(១.៣៧៩.៧២៧)		(៥.៦៣៩)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-		១.២៧០
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	២៨.៩៥៤.២៨៩	៣.០៩២.០៣៩	៣២.០៤៦.៣២៨		១៣១.៩៣៤
តម្លៃយោង					
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	៥៦.១៨៨.៨១៤	៨៧៥.៤៩១	៥៧.០៦៤.៣០៥		២៣៤.៩៣៤

រយៈពេលក្នុងការដួលជាមធ្យមគឺ ៨ឆ្នាំ (២០២២៖ ៨ឆ្នាំ) សម្រាប់អគារការិយាល័យ និង ២ឆ្នាំសម្រាប់យានយន្ត (២០២២៖ ២ឆ្នាំ)។

ប្រមាណ ៤ ភាគរយ (២០២២៖ ១៧ ភាគរយ) នៃកតិសន្យា ត្រូវបានផ្គត់ផ្គង់ដំណាច់ការិយបរិច្ឆេទបច្ចុប្បន្ន។ កិច្ចសន្យាដែលផុតកំណត់ ត្រូវបានជំនួសដោយកតិសន្យាថ្មីសម្រាប់ទ្រព្យសកម្មមូលដ្ឋានដូចគ្នា។ ទាំងនេះបានធ្វើឱ្យមានការបន្ថែមលើសិទ្ធិក្នុងការប្រើទ្រព្យសកម្មចំនួន ១៥,៦ លានដុល្លារអាមេរិកក្នុងឆ្នាំ២០២៣ (២០២២៖ ១០,៩លានដុល្លារអាមេរិក)។ ការវិភាគនៃកំណត់របស់បំណុលកតិសន្យាត្រូវបានបង្ហាញនៅក្នុងកំណត់សម្គាល់ ១៨។

ទឹកប្រាក់ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាត

	ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ចំណាយរំលស់លើសិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម (កំណត់សម្គាល់ ២៥)	១១.០៤៣.៧៦៨	៤៥.៣៩០	៩.៦៥៨.៩៤២	៣៩.៤៧៦
ចំណាយការប្រាក់លើបំណុលកតិសន្យា (កំណត់សម្គាល់ ២២)	៣.២៥៦.៨៩៨	១៣.៣៨៦	២.៨២៧.១៤៧	១១.៥៥៥
ចំណាយលើកតិសន្យារបស់ទ្រព្យសកម្មដែលមានតម្លៃទាប និងកតិសន្យារយៈពេលខ្លី	៤.៦៦៦.៥៨៦	១៩.១៨០	៣.៥៩៩.៩៣៦	១៤.៧១៣
	១៨.៩៦៧.២៥២	៧៧.៩៥៦	១៦.០៨៦.០២៥	៦៥.៧៤៤

នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ធនាគារ បានចុះកិច្ចសន្យានៃភតិសន្យាចំនួន ៨ ដែលមានកាលកំណត់ចាប់ពី ២ ទៅ ១០ ឆ្នាំ ដែលកិច្ចសន្យានោះពុំទាន់មានសុពលភាពនាដំណាច់ការិយបរិច្ឆេទ និងជាហេតុដែលនាំអោយភតិសន្យាបំណុល សិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម មិនត្រូវបានកាត់ត្រានៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ (២០២២៖៤) កិច្ចសន្យាដែលមានកាលកំណត់ចាប់ពី៥ទៅ១០ឆ្នាំ។ រហូរសាច់ប្រាក់សរុបនាពេលអនាគតដែលធនាគារត្រូវបង់ទាក់ទងនឹងកិច្ចសន្យាទាំងនេះមានដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
រយៈពេល ១ឆ្នាំ	៧៧២.២២២	៣.១៥៥	៣៦៧.៧៧៨	១.៥១៤
> ១ ទៅ ៥ឆ្នាំ	៤.១២៦.៣៨៩	១៦.៨៥៦	១.៦០៩.៩៩៩	៦.៦២៨
លើសពី ៥ឆ្នាំ	៦.៨១៦.០៥៥	២៧.៨៤៤	៤.៣៥៤.២២១	១៧.៩២៦
	១១.៧១៤.៦៦៦	៤៧.៨៥៥	៦.៣៣១.៩៩៨	២៦.០៦៨

១១. ទ្រព្យសកម្មអរូបី

៣១ ខែធ្នូ ឆ្នាំ២០២៣	កម្មវិធីកំព្យូទ័រ	កម្មវិធីកំពុងសាងសង់	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	លានរៀល
តម្លៃដើម				
ថ្ងៃទី១ ខែមករា	២៤.៧១០.៩៦៣	-	២៤.៧១០.៩៦៣	១០១.៧៣៥
ការទិញបន្ថែម	១.០៩៦.១០០	២.១៣០.០០០	៣.២២៦.១០០	១៣.២៥៩
ការលុបចេញ	(២៩.០៣២)	-	(២៩.០៣២)	(១១៩)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	(៨៧១)
ថ្ងៃទី៣១ ខែធ្នូ	២៥.៧៧៨.០៣១	២.១៣០.០០០	២៧.៩០៨.០៣១	១១៤.០០៤
លំដាប់បង្ហាញ				
ថ្ងៃទី១ ខែមករា	៨.៤១៤.៥២៤	-	៨.៤១៤.៥២៤	៣៤.៦៤៣
លំដាប់	២.៩៦៧.៤២៧	-	២.៩៦៧.៤២៧	១២.១៩៦
ការលុបចេញ	(២៩.០៣២)	-	(២៩.០៣២)	(១១៩)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	(៣៤៤)
ថ្ងៃទី៣១ ខែធ្នូ	១១.៣៥២.៩១៩	-	១១.៣៥២.៩១៩	៤៦.៨៧៦
តម្លៃយោង				
ថ្ងៃទី៣១ ខែធ្នូ	១៤.៤២៥.១១២	២.១៣០.០០០	១៦.៥៥៥.១១២	៦៧.៦២៨

៣១ ខែធ្នូ ឆ្នាំ២០២២	កម្មវិធីកំព្យូទ័រ	កម្មវិធីកំពុងសាងសង់	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	លានរៀល
តម្លៃដើម				
ថ្ងៃទី១ ខែមករា	២១.៨៤០.៦៩៥	-	២១.៨៤០.៦៩៥	៨៨.៩៧៩
ការទិញបន្ថែម	៣.១៥៨.៨៤៣	-	៣.១៥៨.៨៤៣	១២.៩១០
ការលុបចេញ	(២៨៨.៥៧៥)	-	(២៨៨.៥៧៥)	(១.១៧៩)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	១.០២៥
ថ្ងៃទី៣១ ខែធ្នូ	២៤.៧១០.៩៦៣	-	២៤.៧១០.៩៦៣	១០១.៧៣៥

៣១ ខែធ្នូ ឆ្នាំ២០២២	កម្មវិធីកំព្យូទ័រ	កម្មវិធីកំពុងសាងសង់	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
វិលសំបង់		-		
ថ្ងៃទី១ ខែមករា	៥.៩៥៣.៣៤៧	-	៥.៩៥៣.៣៤៧	២៤.២៥៤
វិលសំ	២.៧០០.១៧៥	-	២.៧០០.១៧៥	១១.០៣៦
ការលុបចេញ	(២៣៨.៩៩៨)	-	(២៣៨.៩៩៨)	(៩៧៧)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	៣៣០
ថ្ងៃទី៣១ ខែធ្នូ	៨.៤១៤.៥២៤	-	៨.៤១៤.៥២៤	៣៤.៦៤៣
តម្លៃយោង		-		
ថ្ងៃទី៣១ ខែធ្នូ	១៦.២៩៦.៤៣៩	-	១៦.២៩៦.៤៣៩	៦៧.០៩២

១២. ទ្រព្យសកម្មផ្សេងៗ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ប្រាក់កក់ និងប្រាក់បង់មុន	៥៤.៥៥៥.០៤០	២២២.៨១៦	៣២.២២៦.៤១៤	១៣២.៦៧៦
គណនីត្រូវទទួលពី បាតង	២៤.៤១០.៧១១	៩៩.៧១៨	២៥.២១៨.០០៤	១០៣.៨២៣
ការចំណាយបុរេប្រទាន	១៣.០៣២.៣១៩	៥៣.២៣៧	៨.៤៥៨.២០៧	៣៦.៤៦៩
គណនីត្រូវទទួលពីសេវាមេធាវី	៦.៥០៥.៥៧១	២៦.៥៧៥	៣.៥៥៥.៦១៩	១៤.៦៣៨
គណនីត្រូវទទួលពី Mastercard Visa Card UPI និង MoneyGram	៦.៤៤៩.៩៤៦	២៦.៣៤៨	៥.៤២៣.៩០១	២២.៣៣០
ការផ្គត់ផ្គង់កាត	៤.១០០.៥១១	១៦.៧៥១	២.៦៨៦.០៦៧	១១.០៥៩
គណនីត្រូវទទួលផ្សេងៗ	៤.០៣៤.៧៨៩	១៦.៤៨២	២.៥០១.៣៧៥	១០.២៩៨
ការវិនិយោគផ្សេងៗ	៧៦.១៨៥	៣១១	៧៦.១៨៥	៣១៤
សំវិធានធនលើឱនភាពនៃតម្លៃនៃប្រាក់បញ្ញើ និងគណនីត្រូវទទួល ផ្សេងៗ	(២.៤៥១.៦៨៩)	(១០.០១៥)	(១.០៥៧.៣៥៥)	(៤.៣៥៣)
	១១០.៧០៣.៣៨៣	៤៥២.២២៣	៧៩.៤៨៨.៤១៧	៣២៧.២៥៤

១៣. ប្រាក់បញ្ញើពីធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
គណនីចរន្ត	៩៥.៩៥៥.៩៤០	៣៩១.៩៨០	៣៤.៨៧៧.៨៤៩	១៤៣.៥៩២
គណនីសន្សំ	២៣.៤១៣.៤១៩	៩៥.៦៤៤	៩.៣៤៣.៩៦៩	៣៨.៤៦៩
ប្រាក់បញ្ញើមានកាលកំណត់	៨៧.០៣២.៦៥០	៣៥៥.៥២៩	៩៨.៤៤០.២៦៣	៤០៥.២៧៩
	២០៦.៤០២.០០៩	៨៤៣.១៥៣	១៤២.៦៦២.០៨១	៥៨៧.៣៤០

ប្រាក់បញ្ញើរបស់ធនាគារនិង គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗត្រូវបានវិភាគដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
(ក) តាមរូបិយប័ណ្ណ៖				
ប្រាក់ដុល្លារអាមេរិក	១៧៥.៩២៥.៤៩០	៧១៨.៦៥៦	១២៣.៣៧១.៤០៧	៥០៧.៩២០
ប្រាក់រៀលខ្មែរ	៣០.៤៧៦.៥១៩	១២៤.៤៩៧	១៩.២៩០.៦៧៤	៧៩.៤២០
	២០៦.៤០២.០០៩	៨៤៣.១៥៣	១៤២.៦៦២.០៨១	៥៨៧.៣៤០

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
(ខ) តាមកាលកំណត់៖				
រយៈពេល ១ ខែ	១៤០.៥៨៣.១១៤	៥៧៤.២៨២	៤៤.៧៣៥.៧១៤	១៨៤.១៧៧
លើសពី ១ ខែ ទៅ ៣ ខែ	៥.២៥៤.០៥៥	២១.៤៦៣	៥.១៦៣.៩៦៨	២១.២៦០
លើសពី ៣ ខែ ទៅ ១២ ខែ	៤៥.០៥២.២០៥	១៨៤.០៣៨	៧៨.៧២៣.២១៦	៣២៤.១០៣
លើសពី ១២ ខែ	១៥.៥១២.៦៣៥	៦៣.៣៧០	១១.៩៨៣.៦២១	៤៩.៣៣៧
លើសពី៥ ឆ្នាំ	-	-	២.០៥៥.៥៦២	៨.៤៦៣
	២០៦.៤០២.០០៩	៨៤៣.១៥៣	១៤២.៦៦២.០៨១	៥៨៧.៣៤០

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
(គ) តាមទំនាក់ទំនង៖				
មិនមែនភាគីសម្ព័ន្ធភ្នាក់	២០៦.៤០២.០០៩	៨៤៣.១៥៣	១៤២.៦៦២.០៨១	៥៨៧.៣៤០

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
(ឃ) តាមអត្រាការប្រាក់ (ប្រចាំឆ្នាំ)៖				
គណនីចរន្ត		០,០០% – ៤,០០%		០,០០% – ២,០០%
គណនីសន្សំ		០,០០% – ១,០០%		០,០០% – ២,៥០%
ប្រាក់បញ្ញើមានកាលកំណត់		១,៥០% – ៨,០០%		២,២៥% – ៧,៧៥%

១៤. ប្រាក់បញ្ញើរបស់អតិថិជន

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
គណនីចរន្ត	១.៣៥៣.៣៣៥.២៧៦	៥.៥២៨.៣៧៥	១.១២៤.០៩៨.៦៦១	៤.៦២៧.៩១៤
គណនីសន្សំ	៤.៧៦៧.៨៧៤.៣០៧	១៩.៤៧៦.៧៦៧	៤.២១៩.៧៤៣.៤០១	១៧.៣៧២.៦៨៤
ប្រាក់បញ្ញើមានកាលកំណត់	២.៩០២.៧៩៥.០៦៧	១១.៨៥៧.៩១៨	១.៨៦១.៣០៧.៥០៣	៧.៦៦៣.០០៣
ប្រាក់បញ្ញើកម្រិតទុក	២.៣០០.១១៩	៩.៣៩៦	៥.៨០៤.០៤៩	២៣.៨៩៥
	៩.០២៦.៣០៤.៧៦៩	៣៦.៨៧២.៤៥៦	៧.២១០.៩៥៣.៦១៤	២៩.៦៨៧.៤៩៦

ប្រាក់បញ្ញើពីអតិថិជនត្រូវបានវិភាគដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
(ក) តាមរូបិយប័ណ្ណ៖				
ប្រាក់ដុល្លារអាមេរិក	៨.២៥០.៦៥៤.៩៧១	៣៣.៧០៣.៩២៧	៦.៦៧៤.២៥៥.០៩០	២៧.៤៧៧.៩០៨
ប្រាក់រៀលខ្មែរ	៧៧៥.៦៤៨.៩៥០	៣.១៦៨.៥២៦	៥៣៦.៦៩៧.៧០៣	២.២០៩.៥៨៥
ប្រាក់អឺរ៉ូ	៤៤៨	៣	៨២១	៣
	៩.០២៦.៣០៤.៧៦៩	៣៦.៨៧២.៤៥៦	៧.២១១.៩៥៣.៦១៤	២៩.៦៨៧.៤៩៦

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
(ខ) តាមកាលកំណត់៖				
រយៈពេល ១ ខែ	៦.៤៤៤.៨១០.៣០៦	២៦.៣២៧.០៥១	៥.៥៣៣.១៣០.៩៤៩	២២.៧៧៩.៩០០
លើសពី ១ ខែ ទៅ ៣ ខែ	៥៣៣.៨៤៩.៦៨៥	២.១៨០.៧៧៦	២៧៦.៨៣៥.៩៤១	១.១៣៩.៧៣៤
លើសពី ៣ ខែ ទៅ ១២ ខែ	១.៨២៥.៣០៥.៦៩២	៧.៤៥៦.៣៧៤	១.២៨៣.៦២០.២៥៩	៥.២៨៤.៦៦៥
លើសពី ១២ ខែ	២២២.៣៣៩.០៨៦	៩០៨.២៥៥	១១៧.៣៦៦.៤៦៥	៤៨៣.១៩៧
	៩.០២៦.៣០៤.៧៦៩	៣៦.៨៧២.៤៥៦	៧.២១១.៩៥៣.៦១៤	២៩.៦៨៧.៤៩៦

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
(គ) តាមទំនាក់ទំនង៖				
មិនមែនភាគីសម្ព័ន្ធហ្មត្តិ	៩.០២៣.៧៥១.៣៩៨	៣៦.៨៦២.០២៥	៧.២០៦.៦៥១.៣៥៧	២៩.៦៦៩.៧៨៤
សម្ព័ន្ធហ្មត្តិ	២.៥៥៣.៣៧១	១០.៤៣១	៤.៣០២.២៥៧	១៧.៧១២
	៩.០២៦.៣០៤.៧៦៩	៣៦.៨៧២.៤៥៦	៧.២១១.៩៥៣.៦១៤	២៩.៦៨៧.៤៩៦

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
(ឃ) តាមអត្រាការប្រាក់ (ប្រចាំឆ្នាំ)៖				
គណនីចរន្ត		០,០០% – ៥,០០%		០,០០% – ៥,០០%
គណនីសន្សំ		០,០០% – ៥,០០%		០,០០% – ៤,០០%
ប្រាក់បញ្ញើមានកាលកំណត់		១,០០% – ១០,០០%		១,០០% – ៩,៥០%

១៥. ប្រាក់កម្ចី

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ប្រាក់កម្ចីវាស់វែងតាមតម្លៃជកលវិស័យ				
ឧបករណ៍ផ្តល់សន្ទនីយភាពរយៈពេលខ្លី (ក)	២៤.៤៩១.៨៧៧	១០០.០៤៩	-	-
ប្រតិបត្តិការផ្តល់សន្ទនីយភាពដោយមានការធានា (ខ)	១១៥.៨០៨.៩៥៩	៤៧៣.០៨០	៦២.៧២៣.៨៧៩	២៥៨.២៣៤
ប្រាក់កម្ចីពីធនាគារ (គ)	៦.១១៦.១២៧	២៤.៩៨៤	៥.៦៣៤.៤៨៩	២៣.១៩៧
	១៤៦.៤១៦.៩៦៣	៥៩៨.១១៣	៦៨.៣៥៨.៣៦៨	២៨១.៤៣១

(ក) នេះគឺជាការឱ្យឧបករណ៍ផ្តល់សន្តិសុខភាពរយៈពេលខ្លី (MLF) ចំនួន ១ ដែលផ្តល់ដោយធនាគារជាតិនៃកម្ពុជា។ ប្រាក់ដើម និងការប្រាក់ត្រូវបង់តាមកាលកំណត់ដែលមានរយៈពេលចាប់ពី ១ ទៅ ៧ ថ្ងៃ(២០២២៖ គ្មាន)។

(ខ) នេះគឺជាការឱ្យប្រតិបត្តិការផ្តល់សន្តិសុខភាពដោយមានការធានា (LPCO) ចំនួន ២៧ ដែលផ្តល់ដោយធនាគារជាតិនៃកម្ពុជា។ ប្រាក់ដើម និងការប្រាក់ ត្រូវធ្វើការទូទាត់នៅពេលដល់កាលកំណត់ ជាមួយនឹងរយៈពេលព្រមព្រៀងចាប់ពី ១ខែ រហូតដល់ ១២ខែ។(២០២២៖៣៤ LPCOs ជាមួយនឹងរយៈពេលចាប់ពី ៣ ទៅ ១២ ខែ)។

(គ) នេះគឺជាការឱ្យប្រាក់កម្ចីពីធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ជាមួយនឹងរយៈពេលព្រមព្រៀងចាប់ពី ៥ឆ្នាំ រហូតដល់ ៨ឆ្នាំ (២០២២៖ ៥ឆ្នាំ ដល់ ៨ឆ្នាំ)។

LPCOs និង MLF ដែលទទួលបានពីធនាគារជាតិនៃកម្ពុជា ត្រូវបានធានាពេញលេញដោយមូលបត្រអាចជួញដូរបាន (NCD) ជាប្រាក់ដុល្លារអាមេរិក។ ប្រាក់កម្ចីផ្សេងទៀត ពុំមានទ្រព្យធានានោះទេ។ ប្រាក់កម្ចីខាងលើ មានចំណាយ អត្រាការប្រាក់ថេរចាប់ពី ២,២០% ទៅ ៦,៨០% ក្នុងមួយឆ្នាំ (២០២២៖ ២,០០% ទៅ ៦,៧៦%)។

១៦. អនុបណ្ណាល

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ធនាគារជាតិកាណាដា	៩៦.០៥៣.៣៧២	៣៩២.៣៧៨	១២១.០៤៥.៣៩៧	៤៩៨.៣៤៤

ប្រាក់ដើមចំនួន ២៥ លានដុល្លារអាមេរិក ត្រូវបានសងគ្រប់ជូនធនាគារជាតិកាណាដា ក្នុងអំឡុងកាលបរិច្ឆេទ (២០២២៖ ២៧ លានដុល្លារអាមេរិក) និង គ្មានការដកប្រាក់ថ្មី នៅក្នុងឆ្នាំ (២០២២៖ គ្មាន)។

អនុបណ្ណាលខាងលើ ពុំមានទ្រព្យធានា និងមានអត្រាការប្រាក់ប្រចាំឆ្នាំចាប់ពី ៧,៣៧% ទៅ ៩,៤០% (២០២២៖ ៧,០៤% ទៅ ៩,៤០% ក្នុងមួយឆ្នាំ) ដែលមានកាលកំណត់សងរយៈពេល ៧ឆ្នាំ។

១៧. ពន្ធលើប្រាក់ចំណូល

(ក) បំណុលពន្ធចរន្ត

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
សមតុល្យនាដើមកាលបរិច្ឆេទ	៤៧.៣៨៨.៩៧៨	១៩៥.១០០	៤៦.៩៥៧.២៣៦	១៩១.៣០៤
ចំណាយពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ	៥៥.៣២៦.៧៧៤	២២៧.៣៩៣	៥៨.១៣២.៥០៥	២៣៧.៥៨៨
ពន្ធលើប្រាក់ចំណូលបានបង់	(៥៥.៤៩៨.៥៨៨)	(២២២.០៩៩)	(៥៧.៧០០.៧៦៣)	(២៣៥.៨២៣)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(១.៥១២)	-	២.០៣១
សមតុល្យនាចុងកាលបរិច្ឆេទ	៤៧.២១៧.១៦៤	១៩២.៨៨២	៤៧.៣៨៨.៩៧៨	១៩៥.១០០

(ខ) ពន្ធពន្យារ

ទ្រព្យសកម្ម និងបំណុលពន្ធពន្យារត្រូវបានកាត់កង នៅពេលមានការអនុញ្ញាតដោយច្បាប់ក្នុងការកាត់កងរវាងទ្រព្យសកម្មពន្ធបច្ចុប្បន្ន និងបំណុលពន្ធបច្ចុប្បន្នហើយនៅពេលដែលពន្ធពន្យារស្ថិតក្រោមអាជ្ញាធរពន្ធតែមួយ។

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ទ្រព្យសកម្មពន្ធពន្យារ	២១.៤៧៤.១៣៧	៨៧.៧២២	៧.៧៩៩.៧៦០	៣២.១១២
បំណុលពន្ធពន្យារ	(៤៣.៤៦៣.៧៥៧)	(១៧៧.៥៥០)	(១៤.៨២៩.៨៤៥)	(៦១.០៥៥)
(បំណុល)/ទ្រព្យសកម្មពន្ធពន្យារ - សុទ្ធ	(២១.៩៨៩.៦២០)	(៨៩.៨២៨)	(៧.០៣០.០៨៥)	(២៨.៩៤៣)

	ថ្ងៃទី១ខែមករាឆ្នាំ២០២២	ត្រូវបានទទួលស្គាល់នៅ ក្នុងរបាយការណ៍ប្រាក់ ចំណេញឬ ខាតក្នុងឆ្នាំ	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	ត្រូវបានទទួលស្គាល់នៅ ក្នុងរបាយការណ៍ប្រាក់ ចំណេញឬ ខាតក្នុងឆ្នាំ	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ទ្រព្យសកម្ម/(បំណុល) ពន្ធពន្យារ					
បំណុលភតិសន្យា	-	-	-	១៣.៨១០.៦៨៧	១៣.៨១០.៦៨៧
ចំណូលកម្រៃសេវាដំណើរការពន្យារ	៤.៦០៨.៣២២	៥៥៥.៦៨៣	៥.១៦៤.០០៥	៦១០.៣៤៣	៥.៧៧៤.៣៤៨
កម្រៃសេវាកាតពន្យារ	៧២៤.៣៨៤	៨៦.១៥៩	៨១០.៥៤៣	៣១.៨១០	៨៤២.៣៥៣
ប្រាក់រង្វាន់អ្នកគ្រប់គ្រង	៤.២៤៨.៣៤៥	(៣.០៦១.០៦០)	១.១៨៧.២៨៥	(៤៤៥.៥០២)	៧៤១.៧៨៣
ប្រាក់អតីតភាពការងារ	-	-	-	២៦០.៧៣៨	២៦០.៧៣៨
សេវាបញ្ចូលទឹកប្រាក់ក្នុងទូរស័ព្ទដោយគ្មាន លេខកូដជុំទាន់ទទួលស្គាល់	១៩.៦០០	៥.២០១	២៤.៨០១	១៩.៤២៧	៤៤.២២៨
ចំណេញ ឬខាតពីការប្តូរប្រាក់ដែល មិនទាន់បានទទួលស្គាល់	១៦.៣៥៤	៥៩៦.៧៧១	៦១៣.១២៥	(៦២៣.០៩៤)	(៩.៩៦៩)
ទ្រព្យសកម្មដែលអាចរំលស់បាន	(២.០៤៧.៦៨៣)	(២.១២០.០១៦)	(៤.១៦៧.៦៩៩)	(១.១២៧.៧៩១)	(៥.២៩៥.៤៩០)
ការប្រាក់ពន្យារ	(៥៨៤.៩៨១)	(២.៣៧៤.២២៦)	(២.៩៥៩.២០៧)	(៣.១៧៦.២៤៣)	(៦.១៣៥.៤៥០)
សិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម	-	-	-	(១២.៩០៥.៩៩៨)	(១២.៩០៥.៩៩៨)
សំវិធានធនលើការខាតបង់ពីឱនភាពនៃតម្លៃ	៣.៨៩១.២១៤	(១១.៥៩៤.១៥២)	(៧.៧០២.៩៣៨)	(១១.៤១៣.៩១២)	(១៩.១១៦.៨៥០)
	១០.៨៧៥.៥៥៥	(១៧.៩០៥.៦៤០)	(៧.០៣០.០៨៥)	(១៤.៩៥៩.៥៣៥)	(២១.៩៨៩.៦២០)
សមមូលជាលានរៀល	៤៤.៣០៧	(៧៣.១៨០)	(២៨.៩៤៣)	(៦១.៤៨៤)	(៨៩.៨២៨)

(គ) ចំណាយពន្ធលើប្រាក់ចំណូល

	ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ	៥៥.៣២៦.៧៧៤	២២៧.៣៩៣	៥៨.១៣២.៥០៥	២៣៧.៥៨៨
ចំណាយ/(ចំណេញ) ពន្ធពន្យារ	១៤.៩៥៩.៥៣៥	៦១.៤៨៤	១៧.៩០៥.៦៤០	៧៣.១៨០
ចំណាយពន្ធលើប្រាក់ចំណេញ	៧០.២៨៦.៣០៩	២៨៨.៨៧៧	៧៦.០៣៨.១៤៥	៣១០.៧៦៨

ការផ្ទៀងផ្ទាត់ពន្ធលើប្រាក់ចំណូល ដែលគណនាតាមអត្រាពន្ធផ្លូវការ ២០% ធៀបទៅនឹងពន្ធលើប្រាក់ចំណូល ដែលបង្ហាញក្នុងរបាយការណ៍ចំណេញ ឬ ខាត និងលទ្ធផលលម្អិតផ្សេងៗមានដូចខាងក្រោម៖

	ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ប្រាក់ចំណេញមុនដកពន្ធ	៣៤៦.៧៦៧.៩៧៧	១.៤២៥.២១៧	៣៣៨.៣១៦.៣៨២	១.៣៨២.៦៩៨
ពន្ធលើប្រាក់ចំណូលតាមអត្រាពន្ធ ២០%	៦៩.៣៥៣.៥៩៥	២៨៥.០៤៣	៦៧.៦៦៣.២៧៦	២៧៦.៥៤០
ផលប៉ះពាល់ពន្ធនៃចំណាយដែលមិនអាចកាត់កងបាន	១.០៥២.៩៦៣	៤.៣២៨	៦.១៤៣.២៣៩	២៥.១០៧
ភាពលម្អៀងបណ្តោះអាសន្នដែលមិនត្រូវបានទទួលស្គាល់	៣៧០.៧៥១	១.៥២៤	១.៤៩២.៥១០	៦.១០០
សំវិធានធន (លើស)/ខ្វះពីឆ្នាំមុន	(៤៩១.០០០)	(២.០១៨)	៧៣៩.១២០	៣.០២១
ចំណាយពន្ធលើប្រាក់ចំណេញ	៧០.២៨៦.៣០៩	២៨៨.៨៧៧	៧៦.០៣៨.១៤៥	៣១០.៧៦៨

១៨. បំណុលកតិសន្យា

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
កាលវិភាគតាមអាយុកាល				
ឆ្នាំទី១	១៣.៩៥៣.៩៦១	៥៧.០០២	១១.៧១៨.៤៣១	៤៨.២៤៥
ឆ្នាំទី២	១២.៩៦២.៩៧៦	៥២.៩៥៤	១០.៣៣៥.២៥០	៤២.៥៥០
ឆ្នាំទី៣	១០.៩០៨.៤៩២	៤៤.៥៦១	៩.៨៧០.៣០២	៤០.៦៣៦
ឆ្នាំទី៤	១០.០១៥.១៤២	៤០.៩១២	៩.០១៥.២២១	៣៧.១១៦
ឆ្នាំទី៥	៧.៩១២.៨១០	៣២.៣២៤	៨.១៧១.២៩៤	៣៣.៦៤១
តទៅមុខ	២៨.៧៨០.៣៥៦	១១៧.៥៦៧	២៤.២៥៧.១០៨	៩៩.៨៦៧
	៨៤.៥៣៣.៧៣៧	៣៤៥.៣២០	៧៣.៣៦៧.៦៦៦	៣០២.០៥៥
ដក៖ ការប្រាក់មិនទាន់ទទួលស្គាល់	(១៥.៤៨០.៣០៣)	(៦៣.២៣៧)	(១២.៩៥៥.៧២៣)	(៥៣.៣៣៩)
	៦៩.០៥៣.៤៣៤	២៨២.០៨៣	៦០.៤១១.៩៤៣	២៤៨.៧១៦

១៩. បំណុលផ្សេងៗ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ចំណាយបង្គរ	៣៨.៥៥០.៩៦១	១៥៧.៤៨១	៤០.៣៨៩.១៨៧	១៦៦.២៨២
មូលប្បទានបំត្រឡូទាត់ទៅក្រៅ	២៣.៥៧១.៥៦៧	៩៦.២៩០	-	-
ការផ្ទេរប្រាក់កំពុងដំណើរការ	១៤.៤៤១.៣៨២	៥៨.៩៩៣	៨.៩៥៥.៥៥០	៣៦.៨៧០
បំណុលផ្សេងៗ	៨.០៦៧.៩៣៨	៣២.៩៥៧	៥.៣១០.១០៤	២១.៨៦២
ប្រាក់ចំណូលមិនទាន់ទទួលស្គាល់	៤.៤៣០.៩០៤	១៨.១០៨	៤.១៧៦.៧២១	១៧.១៩៦
ពន្ធផ្សេងៗត្រូវទូទាត់	១.៥០៧.៥៤២	៦.១៣៨	២.៦៨៧.៦៩៩	១១.០៦៥
សំវិធានធនសម្រាប់ខ្ទង់ក្រៅតុល្យការ	៦៣៥.៦៩៦	២.៥៩៧	៣៥៦.២៨៨	១.៤៦៧
	៩១.២០២.៩៩០	៣៧២.៥៦៤	៦១.៨៧៥.៥៤៩	២៥៤.៧៤២

២០. ដើមទុន

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
១ ហ៊ុនមានតម្លៃ ១.០០០ ដុល្លារអាមេរិកដែលបានចុះបញ្ជីនិងបានបង់ពេញលេញ	១.១០០.០០០.០០០	៤.៤៩៣.៥០០	៦៦០.០០០.០០០	២.៧១៧.២២០

ព័ត៌មានលម្អិតនៃភាគហ៊ុន មានដូចខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣			ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		
	% នៃភាគហ៊ុន	ចំនួនភាគហ៊ុន	ចំនួនទឹកប្រាក់ដុល្លារអាមេរិក	% នៃភាគហ៊ុន	ចំនួនភាគហ៊ុន	ចំនួនទឹកប្រាក់ដុល្លារអាមេរិក
ធនាគារជាតិកាណាដា	៩៩,៩៩៩៩%	១.០៩៩.៩៩៩	១.០៩៩.៩៩៩.០០០	៩៩,៩៩៩៨%	៦៥៩.៩៩៩	៦៥៩.៩៩៩.០០០
ក្រុមហ៊ុន Natcan Trust	០,០០០១%	១	១.០០០	០,០០០២%	១	១.០០០
	១០០%	១.១០០.០០០	១.១០០.០០០.០០០	១០០%	៦៦០.០០០	៦៦០.០០០.០០០

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៣		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២២	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
សមតុល្យនាដើមកាលបរិច្ឆេទ	៦៦០.០០០.០០០	២.៧១៧.២២០	៥២០.០០០.០០០	២.១១៨.៤៨០
បំប្លែងពីប្រាក់ចំណេញរក្សាទុក(*)	២៥០.០០០.០០០	១.០២៧.៥០០	១៤០.០០០.០០០	៥៧២.១៨០
ការបោះផ្សាយដើមទុនបន្ថែម	១៩០.០០០.០០០	៧៨០.៩០០	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(៣២.១២០)	-	២៦.៥៦០
	១.១០០.០០០.០០០	៤.៤៩៣.៥០០	៦៦០.០០០.០០០	២.៧១៧.២២០

(*) នៅថ្ងៃទី១៦ មិថុនា ឆ្នាំ២០២៣ ធនាគារជាតិនៃកម្ពុជាបានអនុម័តលើការបំប្លែងប្រាក់ចំណេញរក្សាទុករបស់ធនាគារចំនួន ២៥០ លានដុល្លារអាមេរិក និងអនុញ្ញាតឲ្យធនាគារបញ្ចូលដើមទុនដែលបានចុះបញ្ជី ១៩០ លានដុល្លារអាមេរិក ដែលនាំមកនូវដើមទុនសរុបដល់ទៅ ១.១០០ លានដុល្លារអាមេរិក ដែលស្មើនឹង ១.១០០.០០០ ភាគហ៊ុន ដោយក្នុង ១ ហ៊ុន ស្មើនឹង ១.០០០ ដុល្លារអាមេរិក។ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ ក្រសួងពាណិជ្ជកម្ម បានទទួលស្គាល់លើលិខិតដែលបានអនុម័តដោយធនាគារជាតិនៃកម្ពុជា (ឆ្នាំ ២០២២៖ ការបំប្លែងចំនួន ១៤០ លានដុល្លារអាមេរិកនៃប្រាក់ចំណេញរក្សាទុករបស់ធនាគារ)។

២១. ទុនបម្រុងតាមបទប្បញ្ញត្តិ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
តុល្យភាពដើមគ្រា	១១៧.១១៩.២៩៤	៤៨២.១៨០	៤៣.៦៣៧.៩០៩	១៧៧.៧៨១
ការផ្ទេរទៅទុនបម្រុងតាមបទប្បញ្ញត្តិ	១០៤.៥៣៨.០០៤	៤២៩.៦៥១	៧៣.៤៨១.៣៨៥	៣០២.៥២៣
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(៦.៣៦១)	-	១.៨៧៦
	២២១.៦៥៧.២៩៨	៩០៥.៤៧០	១១៧.១១៩.២៩៤	៤៨២.១៨០

២២. ចំណូលពីការប្រាក់សុទ្ធ

	ដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		ដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ចំណូលពីការប្រាក់				
ឥណទានផ្តល់ដល់អតិថិជន	៦៣៤.២៩៧.៧៦៩	២.៦០៦.៩៦៤	៥៤៨.០៧៦.០២៩	២.២៣៩.៩៨៧
សមតុល្យនៅធនាគារជាតិនៃកម្ពុជា និង ធនាគារនានា	៥៨.៩៩៧.៣១៨	២៤២.៤៧៩	២០.៤៥៧.៤១០	៨៣.៦០៩
មូលបត្រវិនិយោគ	១១.៩១៤.៤២៨	៤៨.៩៦៨	២.០៩៧.១០៥	៨.៥៧១
ផ្សេងៗ	១៤៨.១៨០	៦០៩	២០៦.៧៦១	៨៤៥
	៧០៥.៣៥៧.៦៩៥	២.៨៩៩.០២០	៥៧០.៨៣៧.៣០៥	២.៣៣៣.០១២
ចំណាយលើការប្រាក់				
ប្រាក់បញ្ញើរបស់ធនាគារ និង គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	៥.៧២១.៨៤៦	២៣.៥១៧	៣.៤២៩.៥៥២	១៤.០១៧
ប្រាក់បញ្ញើរបស់អតិថិជន	១៧៣.០២២.២២៧	៧១១.១២១	៦៨.៩០៧.៩៤៥	២៨១.៦២៧
ប្រាក់កម្ចី	៧.៧៧០.៤០១	៣១.៩៣៦	៤.២៩២.៥១១	១៧.៥៤៣
អនុបំណុល	៩.០៥៤.៩៥០	៣៧.២១៦	១១.១២៣.០៤៧	៤៥.៤៦០
បំណុលភតិសន្យា	៣.២៥៦.៨៩៨	១៣.៣៨៦	២.៨២៧.១៤៧	១១.៥៥៥
មូលបត្របំណុល	-	-	៩៩៩.៨៩៧	៤.០៨៦
	១៩៨.៨២៦.៣២២	៨១៧.១៧៦	៩១.៥៨០.០៩៩	៣៧៤.២៨៨
ចំណូលពីការប្រាក់សុទ្ធ	៥០៦.៥៣១.៣៧៣	២.០៨១.៨៤៤	៤៧៩.២៥៧.២០៦	១.៩៥៨.៧២៤

២៣. ចំណូលពីកម្រៃ និង ជើងសាសុទ្ធ

	ដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		ដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ចំណូលពីកម្រៃជើងសា				
កម្រៃពីប័ណ្ណ Mastercard Visa និង UPI	៣៨.៤៥៤.៣៧២	១៥៨.០៤៧	២៩.១៦២.១១២	១១៩.១៨៦
កម្រៃពីរដ្ឋប្រាក់និងវេបប្រាក់	១២.៧៧៣.៦៧១	៥២.៥០០	១២.៦៧៥.៩៤៩	៥១.៨០៧
ការបញ្ចូលទឹកប្រាក់តាមទូរស័ព្ទដោយគ្មានលេខកូដ	៧.០៩៣.៤៣៤	២៩.១៥៤	៦.២៤២.៩៩៦	២៥.៥១៥
កម្រៃពីកិច្ចសន្យាឥណទាន និងការទូទាត់ឥណទានមុនពេលកំណត់	៦.៥៧៤.១៩៣	២៧.០២០	៨.០៤៩.៧៩៦	៣២.៩០០
កម្រៃពីគណនីមិនដំណើរការ	២.៤៣៨.២៣២	១០.០២២	១.៦៤៩.៩៣១	៦.៧៤៣
កម្រៃពីលេខគណនីពិសេស	២.១០៥.៣០២	៨.៦៥៣	២.៨៤២.២៤៧	១១.៦១៦
កម្រៃប្រព័ន្ធ	២.០៦២.៨៧៤	៨.៤៧៨	៨៩៦.០៨៥	៣.៦៦២
កម្រៃជើងសាពីសេវាធានារ៉ាប់រង	១.៩៣២.៣៨៥	៧.៩៤២	២.៥៤៩.៥៩៣	១០.៤២០
កម្រៃពី E-wallet	១.៧៥៨.៥០៦	៧.២២៧	៣.១០៣.១៨២	១២.៦៨៣
កម្រៃពីការផ្ទេរប្រាក់តាមបាតង	១.៥៥១.១៤០	៦.៣៧៦	១.៦០៤.៩០៩	៦.៥៥៩
កម្រៃផ្សេងៗ (*)	៤.០០៦.៩៨១	១៦.៤៦៨	២.៨៤០.៩១៧	១១.៦១១
	៨០.៧៥១.០៩០	៣៣១.៨៨៧	៧១.៦១៧.៧១៧	២៩២.៧០២

ចំណាយលើកម្រៃជើងសារ	ដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		ដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
ចំណាយលើសេវាប័ណ្ណ Mastercard Visa និង UPI	៣៣.៧៧៩.៥៥៨	១៣៨.៨៣៤	២៤.៣៣៨.៩៥៧	៩៩.៤៧៣
ចំណាយសេវាធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	៤.៥៤១.៨០៧	១៨.៦៦៧	៣.០៧៣.០៣១	១២.៥៥៩
ចំណាយផ្សេងៗ	១៦៩.៨២៦	៦៩៨	២៧.៨៤៣	១.០១៤
	៣៨.៤៩១.១៩១	១៥៨.១៩៩	២៧.៤៤៩.៨៣១	១១៣.០៤៦
ចំណូលពីកម្រៃជើងសារសុទ្ធ	៤២.២៥៩.៨៩៩	១៧៧.៦៨៨	៤៣.៩៥៧.៨៨៦	១៣៩.៦៥៦

(*) នៅក្នុងឆ្នាំ ប្រាក់ចំណូលពីថ្លៃថែទាំ មានចំនួន ៧៨.៩១១ ដុល្លារអាមេរិក ឬ ៣២២ លានរៀល សម្រាប់ប្រតិបត្តិការភ្នាក់ងារទូទាត់សាច់ប្រាក់ ត្រូវបានទទួលស្គាល់ (២០២២៖ ចំនួន ៤១.២៣២ ដុល្លារអាមេរិក ឬ ១៦៩លានរៀល)។

២៤. ចំណាយបុគ្គលិក

	ដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		ដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ប្រាក់បៀវត្សរ៍ និងប្រាក់រង្វាន់	៩៩.១១៧.០៤៨	៤០៧.៣៧១	៩០.០២១.៤៦៧	៣៦៧.៩១៨
ប្រាក់បំណាច់អតីតភាពការងារ	៦.១៧៤.៨៨៣	២៥.៣៧៩	៤.៩៧៥.១៦៦	២០.៣៣៤
ចំណាយផ្សេងៗលើបុគ្គលិក	៦.៣២៧.៧៤៥	២៦.០០៧	៣.៧៥៩.៨៥៩	១៥.៣៦៦
	១១១.៦១៩.៦៧៦	៤៥៨.៧៥៧	៩៨.៧៥៦.៤៩២	៤០៣.៦១៨

សម្រាប់ដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ចំណាយបុគ្គលិករបស់ធនាគារ ដែលទទួលខុសត្រូវលើប្រតិបត្តិការភ្នាក់ងារទូទាត់សាច់ប្រាក់ មានចំនួន ៣៩.៩១៩ ដុល្លារអាមេរិក ឬ ១៦៤ លានរៀល (២០២២៖ ចំនួន ៣១.៩៧៤ ដុល្លារអាមេរិក ឬ ១៣១ លានរៀល)។

២៥. ចំណាយរំលស់

	ដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		ដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ទ្រព្យសម្បត្តិ និងបរិក្ខារ	១៣.៣០១.២៩៧	៥៤.៦៦៨	១១.១៤៤.៥៧៧	៤៥.៥៤៨
សិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម	១១.០៤៣.៧៦៨	៤៥.៣៩០	៩.៦៥៨.៩៤២	៣៩.៤៧៦
ទ្រព្យសកម្មអរូបី	២.៩៦៧.៤២៧	១២.១៩៦	២.៧០០.១៧៥	១១.០៣៦
	២៧.៣១២.៤៩២	១១២.២៥៤	២៣.៥០៣.៦៩៤	៩៦.០៦០

២៦. ចំណាយប្រតិបត្តិការ

	ដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		ដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ការជួសជុល និងថែទាំ	១៥.៥១០.៧៧៥	៦៣.៧៤៩	១១.៧១១.៧៦៧	៤៧.៨៦៦
ផ្នែកទីផ្សារ និងការផ្សាយពាណិជ្ជកម្ម	៦.៩២៦.៥០២	២៨.៤៦៨	៣.៩០០.៨០៥	១៥.៩៤៣
សម្ភារៈការិយាល័យ	៥.៦០៤.១៩៥	២៣.០៣៣	៥.៩៥៤.៦៧២	២៤.៣៣៧
ការជួល	៤.៦៦៦.៥៨៦	១៩.១៨០	៣.៥៩៩.៩៣៦	១៤.៧១៣
សេវាសន្តិសុខ	៣.៨៨១.៣៤៤	១៥.៩៥២	៣.៤២៤.៤៦០	១៣.៩៩៦
ថ្លៃទឹក និងភ្លើង	៣.៣២៨.០៧៥	១៣.៦៧៨	២.៦២០.៩៥៤	១០.៧១២
ទំនាក់ទំនង	២.៤៩៨.៧០០	១០.២៧០	២.១០៣.៤៤៤	៨.៥៩៧
ការធានារ៉ាប់រង	១.៦១៨.៩២៧	៦.៦៥៤	១.៣២៨.០៣៣	៥.៤២៨
ថ្លៃប្រតិបត្តិការយានយន្ត	១.៣៨០.៣៦៥	៥.៦៧៣	១.១៧០.២៥៣	៤.៧៨៣
ថ្លៃធ្វើដំណើរ	១.០៨៩.៥៦១	៤.៤៧៨	៥៦៦.៩១៧	២.៣១៧
ជំនាញវិជ្ជាជីវៈ	៩០៨.៤២០	៣.៧៣៤	១.១៩៧.៥៨៥	៤.៨៩៥
អាជ្ញាប័ណ្ណ	៧៩១.៨៣៧	៣.២៥៤	៧៤៩.៨២៨	៣.០៦៥
ការបរិច្ចាគ	៦៤២.៥២៤	២.៦៤១	៧៤៧.៤៤៧	៣.០៥៥
អាហារ និងការកំសាន្ត	៦២៣.១៩៥	២.៥៦១	៣៤៨.៤៣៩	១.៤២៤
ថ្លៃពិនិត្យគណនា	៤០៣.៧២១	១.៦៥៩	៣៨៥.៤៩៤	១.៥៧៦
កម្រៃក្រុមប្រឹក្សាភិបាល	៤០២.៨១៦	១.៦៥៦	៣៥៦.៥១២	១.៤៥៧
ថ្លៃសមាជិកភាព (*)	២០០.៦៦៣	៨២៥	១១០.១៨៥	៤៥០
ការបោះពុម្ពផ្សាយ	១៦៩.៩៣០	៦៩៨	២៤៩.៨៨៣	១.០២១
ចំណាយផ្សេងៗ	៤៤២.២៥១	១.៨១៨	១.០៣៩.០៣៩	៤.២៤៤
	៥១.០៩០.៣៨៧	២០៩.៩៨១	៤១.៥៦៥.៦៥៣	១៦៩.៨៧៩

(*) សម្រាប់ដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ចំណាយលើថ្លៃសមាជិកភាព សម្រាប់ប្រតិបត្តិការភ្នាក់ងារទូទាត់សាច់ប្រាក់ មានចំនួន ៩.៧៩២ ដុល្លារអាមេរិក ឬ ៤០ លានរៀល (២០២២៖ ចំនួន ៩.៦៧៦ ដុល្លារអាមេរិក ឬ ៤០ លានរៀល)។

២៧. ការខាតបង់សុទ្ធនៃឱនភាពតម្លៃលើទ្រព្យសកម្មហិរញ្ញវត្ថុ

	ដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		ដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
សមតុល្យនៅធនាគារនានា	២០១.២៦៧	៨២៧	(៣៣៦.៣៧០)	(១.៣៧៥)
ឥណទានផ្តល់អតិថិជន	២១.៦៩២.០៦៨	៨៩.១៥៤	២៧.២៦៥.០៦៦	១១១.៤៣២
មូលបត្រវិនិយោគ	(១៦២.២៨៥)	(៦៦៧)	(១៨.៤១៦)	(៧៥)
ប្រាក់កក់និង គណនីត្រូវទទួលផ្សេងៗ	១.៣៩៤.៣៣៤	៥.៧៣១	៥.២២៧	២១
កិច្ចសន្យាឥណទាន និងកិច្ចសន្យាធានាហិរញ្ញវត្ថុ	២៧៩.៤០៧	១.១៤៩	៨៣.៥៧៤	៣៤២
	២៣.៤០៤.៧៩១	៩៦.១៩៤	២៦.៩៩៩.០៨១	១១០.៣៤៥

២៨. កំណត់សម្គាល់ពីរបាយការណ៍ហិរញ្ញវត្ថុសាច់ប្រាក់

សាច់ប្រាក់ និងសាច់ប្រាក់សមមូល

សម្រាប់គោលបំណងរបាយការណ៍ហិរញ្ញវត្ថុសាច់ប្រាក់ សាច់ប្រាក់ និងសាច់ប្រាក់សមមូល រួមមាន៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
សាច់ប្រាក់ក្នុងដៃ	៤៧៤.៨៥៧.៧៧៣	១.៩៣៩.៧៩៤	៤៦១.៨៧៤.០៦៩	១.៩០១.៥៣៦
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	១៨១.៤៤៤.៩៨៨	៧៤១.២០៣	១៧៨.៥៦៣.៤៥៨	៧៣៥.១៤៦
សមតុល្យនៅធនាគារនានា	៦៧៨.៨៣១.៧៨២	២.៧៧៣.០២៨	៣២.៦២៨.០០៦	១៣៤.៣២៨
	១.៣៣៥.១៣៤.៥៤៣	៥.៤៥៤.០២៥	៦៧៣.០៦៥.៥៣៣	២.៧៧១.០១០

សាច់ប្រាក់ និង សាច់ប្រាក់សមមូល រួមមាន សាច់ប្រាក់ និងប្រាក់បញ្ញើមានកាលកំណត់រយៈពេលខ្លី ដែលមានអាយុកាលដើម ៣ខែ ឬតិចជាងនេះ ដោយកាត់កងពន្ធនៃប្រាក់បញ្ញើដែលនៅសល់។ តម្លៃយោងនៃទ្រព្យសកម្មទាំងនេះ គឺប្រហាក់ប្រហែលនឹងតម្លៃសមស្រប។ សាច់ប្រាក់ និង សាច់ប្រាក់សមមូលនៅក្នុងការិយបរិច្ឆេទ ដូចដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុសាច់ប្រាក់ អាចត្រូវបានផ្គុំផ្គងជាមួយធាតុដែលពាក់ព័ន្ធនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ដូចដែលបានបង្ហាញខាងលើ។

បម្រែបម្រួលបំណុលដែលកើតឡើងពីសកម្មភាពហិរញ្ញប្បទាន

តារាងខាងក្រោមបង្ហាញពីបម្រែបម្រួលបំណុលរបស់ធនាគារ ដែលកើតឡើងពីសកម្មភាពហិរញ្ញប្បទាន រួមមានទាំងបម្រែបម្រួលសាច់ប្រាក់ និងមិនមែនសាច់ប្រាក់។ បំណុលដែលកើតឡើងពីសកម្មភាពហិរញ្ញប្បទានគឺជាបំណុលទាំងឡាយណាដែលហិរញ្ញវត្ថុសាច់ប្រាក់ឬហិរញ្ញវត្ថុសាច់ប្រាក់នាពេលអនាគតនឹងត្រូវបានចាត់ចូលក្នុងរបាយការណ៍ ហិរញ្ញវត្ថុរបស់ធនាគារជាហិរញ្ញវត្ថុសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន។

	ថ្ងៃទី១ ខែមករា ឆ្នាំ២០២៣	ហិរញ្ញប្បទាន(ក)	ភតិសន្យាថ្មី បម្រែបម្រួលនានា(ខ)		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	លានរៀល
ប្រាក់កម្ចី	៦៨.៣៥៨.៣៦៨	៧៧.៩២៧.១៩៤	-	១៣១.៤០១	១៤៦.៤១៦.៩៦៣	៥៩៨.១១៣
អនុបំណុល	១២១.០៤៥.៣៩៧	(២៥.០០០.០០០)	-	៧.៩៧៥	៩៦.០៥៣.៣៧២	៣៩២.៣៧៨
បំណុលភតិសន្យា	៦០.៤១១.៨៨៣	(១២.៧១៣.៩៥៧)	១៨.៤១២.០៤៧	២.៩៨៣.៤៦១	៦៩.០៥៣.៤៣៤	២៨២.០៨៣
	២៤៩.៨១៥.៦៤៨	៤០.២១៣.២៣៧	១៨.៤១២.០៤៧	៣.០៨២.៨៣៧	៣១១.៥២៣.៧៦៩	១.២៧២.៥៧៤

	ថ្ងៃទី១ ខែមករា ឆ្នាំ២០២២	ហិរញ្ញប្បទាន(ក)	ភតិសន្យាថ្មី បម្រែបម្រួលនានា(ខ)		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	លានរៀល
មូលបត្របំណុលដែលបានបោះផ្សាយ	២១.៣១០.៩៩៦	(២០.៦៩៨.០៤៥)	-	(៦១២.៩៥១)	-	-
ប្រាក់កម្ចី	១៩៧.៣៩៩.៦២៦	(១២៥.៣២០.៨១២)	-	(៣.៧២០.៤៤៦)	៦៨.៣៥៨.៣៦៨	២៨១.៤៣១
អនុបំណុល	១៤៨.០២៧.៩៦២	(២៧.០០០.០០០)	-	១៧.៤៣៥	១២១.០៤៥.៣៩៧	៤៩៨.៣៤៤
បំណុលភតិសន្យា	៤២.៤៦៣.៣៥៥	(១០.៩៤៨.៩០៧)	២៦.៧៥០.៨៨៥	២.១៤៦.៥៥០	៦០.៤១១.៨៨៣	២៤៨.៧១៦
	៤០៩.២០១.៩៣៩	(១៨៣.៩៦៧.៧៦៤)	២៦.៧៥០.៨៨៥	(២.១៦៩.៤១២)	២៤៩.៨១៥.៦៤៨	១.០២៨.៤៩១

(ក) ហិរញ្ញវត្ថុសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន កើតចេញពី ចំនួនទឹកប្រាក់សុទ្ធនៃប្រាក់ដែលទទួលបាន និង ការសងមូលបត្របំណុលប្រាក់កម្ចី អនុបំណុល និង បំណុលភតិសន្យា នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុសាច់ប្រាក់។

(ខ) បម្រែបម្រួលនានា រួមមានការបង្កការប្រាក់និងការសងការប្រាក់។

២៩. សម្ព័ន្ធហិរិយ

(ក) សម្ព័ន្ធហិរិយ និងទំនាក់ទំនង

សម្ព័ន្ធហិរិយ និងទំនាក់ទំនងជាមួយធនាគារមានដូចខាងក្រោម៖

សម្ព័ន្ធហិរិយ	ទំនាក់ទំនង
ធនាគារជាតិកម្ពុជា	ភាគទុនិកធំបំផុត
គណៈគ្រប់គ្រងសំខាន់ៗ	គណៈគ្រប់គ្រងប្រតិបត្តិរបស់ធនាគារ ដែលជាអ្នកធ្វើការសម្រេចចិត្តសំខាន់ៗទាក់ទងទៅនឹងគោលដៅយុទ្ធសាស្ត្ររបស់ធនាគារ
ក្រុមហ៊ុន ATA IT Limited	សម្ព័ន្ធហិរិយ

(ខ) សមតុល្យសម្ព័ន្ធហិរិយ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ឥណទានផ្តល់ឱ្យគណៈគ្រប់គ្រង	៤.២៥៦.២៩៥	១៧.៣៨៧	៨.១៧៧.៤៦៦	៣៣.៦៦៧
ប្រាក់បញ្ញើ និងប្រាក់តម្កល់ដោយអភិបាល និងគណៈគ្រប់គ្រង	២.៥១៩.៥៧៦	១០.២៩២	៤.២៦០.៦៩៩	១៧.៥៤១
អនុបណ្តុលពីធនាគារជាតិកម្ពុជា	៩៦.០៥៣.៣៧២	៣៩២.៣៧៨	១២១.០៤៥.៣៩៧	៤៩៨.៣៤៤
ប្រាក់បញ្ញើនៅធនាគារជាតិកម្ពុជា	១២៨.៤៦៧.០៥២	៥២៤.៧៨៨	២៣៩.៧៧៨.០១៩	៩៨៧.១៦៦

(គ) ប្រតិបត្តិការជាមួយសម្ព័ន្ធហិរិយនានា

	ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ចំណូលការប្រាក់ទៅលើឥណទានផ្តល់ឱ្យគណៈគ្រប់គ្រង	៣៥០.៥៤៦	១.៤៤១	៣៥៨.៥៨៣	១.៤៦៦
ចំណាយការប្រាក់លើបញ្ញើនិងប្រាក់តម្កល់ឱ្យអភិបាល និង គណៈគ្រប់គ្រង	៥៦.៣០៥	២៣១	៤៤.៨៨៧	១៨៣
ចំណាយការប្រាក់ឱ្យធនាគារជាតិកម្ពុជា	៩.០៥៤.៩៥០	៣៧.២១៦	១១.១២៣.០៤៧	៤៥.៤៦០
ចំណូលការប្រាក់ពីធនាគារជាតិកម្ពុជា	១១.០៦៧.៤៩៦	៤៥.៤៨៧	៤.៥៤៩.៦៣៣	១៨.៥៩៤
ការទិញទ្រព្យសម្បត្តិ និងបរិក្ខារពីសម្ព័ន្ធហិរិយ	៨៦១.៧០៩	៣.៥២០	៦៧៧.៨២២	២.៧៧០
ចំណាយលើសេវាពីសម្ព័ន្ធហិរិយ	១.៩៣៥.២៤៦	៧.៩០៥	១.២៣៨.០៣២	៥.០៦០

(ឃ) ប្រាក់បៀវត្សរបស់គណៈគ្រប់គ្រងសំខាន់ៗ និងអភិបាល

	ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
អត្ថប្រយោជន៍រយៈពេលខ្លី	៦.២៧២.៩១២	២៥.៧៨២	៥.១៣៧.៣០៤	២០.៩៩៦
អត្ថប្រយោជន៍រយៈពេលវែង	១៣.៦៧០.៤៥៩	៥៦.១៨៦	២០.៧២៨.៣០៨	៨៤.៧១៧
សរុប	១៩.៩៤៣.៣៧១	៨១.៩៦៨	២៥.៨៦៥.៦១២	១០៥.៧១៣

៣០. កិច្ចសន្យាឥណទាន និង កិច្ចសន្យាធានាហិរញ្ញវត្ថុ

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ឥណទានវិបារូបន៍ដែលមិនទាន់ប្រើ	៣៩៣.៧៦២.៣៨៣	១.៦០៨.៥១៩	៣១៤.៧០០.២៣៦	១.២៩៥.៦២១
បំណុលឥណទានដែលមិនទាន់បានប្រើ	២៤.៧០៩.៦០៣	១០០.៩៣៩	១២.៥២៧.៧៧៦	៥១.៥៧៧
សញ្ញាបំណុលធានាលើការអនុវត្ត	២៣.៤៨៦.៣៧៦	៩៥.៩៤២	១៣.៦៧៤.០៩១	៥៦.២៩៦
ការធានាលើការទូទាត់	១៤.៣១៨.៨២២	៥៨.៤៩២	១៣.៩២៨.៨៥៦	៥៧.៣៤៥
លិខិតឥណទាន	៩.១៩៨.៨០៥	៣៧.៥៧៧	១៣.២៩៨.២៧៤	៥៤.៧៤៩
មូលបត្របំណុលលើការធានា	៧១៨.២៩០	២.៩៣៤	៣៤៦.២៤១	១.៤២៥
មូលបត្រ លើការដេញថ្លៃ	៦៩៧.១៨២	២.៨៤៨	១៨៧.៦៨៨	៧៧៣
មូលបត្រ	-	-	៤.៤០០.០០០	១៨.១១៥
ការធានាផ្សេងៗ	២.១៣១.៤៨៩	៨.៧០៧	២៣៧.០០០	៩៧៦
	៤៦៩.០២២.៩៥០	១.៩១៥.៩៥៨	៣៧៣.៣០០.១៦២	១.៥៣៦.៨៧៧

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៣ ធនាគារបានកាត់ត្រា ការខាតបង់ឥណទានរំពឹងទុក សម្រាប់កិច្ចសន្យាឥណទាន និងកិច្ចសន្យាធានាហិរញ្ញវត្ថុចំនួន ៦៣៥.៦៩៦ ដុល្លារអាមេរិក ឬ ២.៥៩៧ លានរៀល (២០២២៖ ៣៥៦.២៨៩ ដុល្លារអាមេរិក ឬ ១.៤៦៧ លានរៀល)។

៣១. រយៈពេលខ្លី និងរយៈពេលវែង

គណៈគ្រប់គ្រងបង្ហាញរបាយការណ៍ហិរញ្ញវត្ថុផ្អែកលើសន្ទនីយភាព។ ព័ត៌មានអំពីរយៈពេលខ្លី ឬរយៈពេលវែង របស់ ទ្រព្យសកម្ម និងបំណុល ត្រូវបានបង្ហាញនៅក្នុងផ្នែកការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ។ ទ្រព្យសម្បត្តិ និងបរិក្ខារ សិទ្ធក្នុងការប្រើប្រាស់ទ្រព្យសកម្ម និងទ្រព្យសកម្មអរូបីជាទ្រព្យសកម្មរយៈពេលវែង។ បំណុលពន្ធពន្យារ ជាបំណុល រយៈពេលវែង។

៣២. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាល មានការទទួលខុសត្រូវទូទៅក្នុងការបង្កើត និងត្រួតពិនិត្យប្រព័ន្ធគ្រប់គ្រងហានិភ័យ របស់ធនាគារ។ ក្រុមប្រឹក្សាភិបាលបានបង្កើតនូវគណៈកម្មការឥណទាន គណៈកម្មការអភិបាលកិច្ច គណៈកម្មការអនុលោមភាព គណៈកម្មការសវនកម្ម និងគណៈកម្មការគ្រប់គ្រងហានិភ័យ ដើម្បីទទួលខុសត្រូវក្នុងការបង្កើត និងត្រួតពិនិត្យនូវគោលនយោបាយគ្រប់គ្រងហានិភ័យ តាមផ្នែកនីមួយៗ។ គណៈកម្មការទាំងអស់មានសមាជិកមិនប្រតិបត្តិ ហើយធ្វើការរាយការណ៍ជាប្រចាំទៅក្រុមប្រឹក្សាភិបាលអំពីសកម្មភាពរបស់គេ។

គោលនយោបាយគ្រប់គ្រងហានិភ័យរបស់ធនាគារ ត្រូវបានបង្កើតឡើងដើម្បីកំណត់អត្តសញ្ញាណ និងវិភាគលើហានិភ័យដែលធនាគារបានជួបប្រទះ និងចាត់វិធានការកាត់បន្ថយហានិភ័យ និងមានការត្រួតពិនិត្យឲ្យបានសមស្រប និងដើម្បីតាមដានហានិភ័យ និងការប្រកាន់ខ្ជាប់ទៅនឹងការកាត់បន្ថយតាមការកំណត់។ គណៈកម្មការសវនកម្ម គណៈកម្មការអនុលោមភាព និងគណៈកម្មការគ្រប់គ្រងហានិភ័យ មានការទទួលខុសត្រូវតាមដានការអនុវត្តរបស់ធនាគារទៅតាមគោលនយោបាយ និងនីតិវិធីគ្រប់គ្រងហានិភ័យ ក៏ដូចជាត្រួតពិនិត្យឡើងវិញ នូវភាពគ្រប់គ្រាន់នៃប្រព័ន្ធគ្រប់គ្រងហានិភ័យដែលធនាគារត្រូវប្រយមមុខ។

សវនកម្មផ្ទៃក្នុងធ្វើការត្រួតពិនិត្យជាប្រចាំ ឬម្តងម្កាលលើគោលនយោបាយ និងនីតិវិធីគ្រប់គ្រងហានិភ័យ ហើយធ្វើការរាយការណ៍ទូទៅគណៈកម្មការសវនកម្មសម្រាប់កិច្ចប្រជុំក្រុមប្រឹក្សាភិបាល។ គោលនយោបាយ និងនីតិវិធីអនុម័តដោយធនាគារ ដើម្បីគ្រប់គ្រងហានិភ័យដែលអាចកើតមានឡើងក្នុង សកម្មភាពអាជីវកម្មធនាគារ មានដូចខាងក្រោម៖

៣២.១. ការគ្រប់គ្រងហានិភ័យឥណទាន

ហានិភ័យឥណទាន សំដៅទៅលើហានិភ័យដែលធនាគាររងការខាតបង់ផ្នែកហិរញ្ញវត្ថុ ប្រសិនបើសមត្ថកិច្ច ខកខានក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួនស្របតាមលក្ខខណ្ឌដែលបានព្រមព្រៀងគ្នា និងការខាតបង់ដែលកើតឡើងពី ប្រាក់បញ្ញើជាមួយធនាគារផ្សេងទៀត មូលបត្រវិនិយោគ ប្រាក់កក់និងគណនីត្រូវទទួលផ្សេងៗ ឥណទានផ្តល់ដល់អតិថិជន កិច្ចសន្យាឥណទាន និង កិច្ចសន្យាធានាហិរញ្ញវត្ថុ។ ដើម្បីគ្រប់គ្រងហានិភ័យ ធនាគារបានពិចារណាគ្រប់ផ្នែកទាំងអស់នៃហានិភ័យឥណទាន រួមមានហានិភ័យដែលមិនមានលទ្ធភាពសង ហានិភ័យភូមិសាស្ត្រ ហានិភ័យវិស័យ ហានិភ័យផលិតផល និងហានិភ័យអាជីវកម្ម។

នាយកដ្ឋានឥណទាន ទទួលខុសត្រូវក្នុងការគ្រប់គ្រងហានិភ័យឥណទានដោយ៖

- ការបង្កើតគោលនយោបាយឥណទានដោយមានការពិគ្រោះយោបល់ជាមួយផ្នែកអាជីវកម្ម គ្របដណ្តប់លើ ការតម្រូវទ្រព្យដាក់ធានា ការវាយតម្លៃឥណទាន ការដាក់ពិន្ទុហានិភ័យ និងការរៀបចំឯកសារ និងនីតិវិធី ច្បាប់ដោយស្របទៅតាម CIFRSs និងការណែនាំពាក់ព័ន្ធរបស់ធនាគារជាតិកម្ពុជា។
- ការបង្កើតរចនាសម្ព័ន្ធក្នុងការអនុម័ត និងការបន្តផ្តល់ឥណទាន។ អ្នកដែលមានសិទ្ធិក្នុងការអនុម័តឥណទានដែលមានដូចជា គណៈកម្មាធិការក្រុមប្រឹក្សាភិបាលឥណទាន គណៈកម្មាធិការគ្រប់គ្រងឥណទាន នាយកដ្ឋានអនុម័តឥណទាន និងប្រធានសាខា មានទំនួលខុសត្រូវក្នុងការអនុម័តឥណទានផ្តល់ដល់អតិថិជន។

- ការពិនិត្យឡើងវិញ និងវាយតម្លៃហានិភ័យឥណទាន ដោយការកំណត់កម្រិតហានិភ័យ និងការប៉ះពាល់ ពីហានិភ័យឥណទានទាំងអស់។
- ការកំណត់ការប៉ះពាល់នៃហានិភ័យឥណទាន ដែលកើតឡើងពីសមាគម ទីតាំងភូមិសាស្ត្រ ឧស្សាហកម្ម គោលបំណង និងវិស័យផ្សេងៗ (សម្រាប់ឥណទានផ្តល់ដល់អតិថិជននិង ហានិភ័យឥណទានផ្សេងទៀត ដែលមានភាពស្រដៀងគ្នា)។
- ការបង្កើត និងការគ្រប់គ្រងបាននូវដំណើរការរបស់ធនាគារសម្រាប់វាស់វែង ECL ដោយរួមបញ្ចូលទាំង ដំណើរការសម្រាប់៖
 - ការអនុម័តលើកដំបូង និងការត្រួតពិនិត្យជាថ្មី និងការវិភាគត្រលប់មកវិញជាទៀងទាត់ (back-testing) នៃម៉ូដែលដែលបានប្រើ
 - ការកំណត់ និងតាមដានការកើនឡើងជាសារវន្តនូវហានិភ័យឥណទាន និង
 - ការរួមបញ្ចូលព័ត៌មានព្យាករណ៍នាពេលអនាគត (forward-looking information)
- ការពិនិត្យឡើងវិញនូវការអនុលោមរបស់សាខានីមួយៗ ទៅតាមការប៉ះពាល់ដែលបានព្រមព្រៀង រួមទាំង កម្រិត ហានិភ័យឥណទាន ដែលកើតឡើងពីប្រភេទឧស្សាហកម្ម និងប្រភេទផលិតផល។ របាយការណ៍ ដែលបានរៀបចំឡើងជាទៀងទាត់ ស្តីពីគុណភាពឥណទាន អាចតម្រូវឱ្យមានសកម្មភាពកែតម្រូវដ៏សមរម្យ និងរួមបញ្ចូល របាយការណ៍ពីការប៉ាន់ស្មានលើសវិធានធន ECL។
- ការផ្តល់អនុសាសន៍ ការណែនាំ និងការផ្តល់ជំនាញឯកទេសដល់សាខា ដើម្បីលើកកម្ពស់ការអនុវត្តកិច្ចការទូទាំងធនាគារ ក្នុងគ្រប់គ្រងហានិភ័យឥណទាន។

សាខានីមួយៗត្រូវអនុវត្តគោលនយោបាយ និងនីតិវិធីឥណទាន ផ្អែកទៅតាមសិទ្ធិអនុម័តឥណទាន ដែលផ្តល់ដោយគណៈកម្មាធិការឥណទាន។ ប្រធានសាខា និង ប្រធានផ្តល់ប្រាក់កម្ចីតាមសាខា ត្រូវរាយការណ៍មកកាន់ការិយាល័យកណ្តាល លើបញ្ហាពាក់ព័ន្ធនឹងហានិភ័យទាំងអស់នេះ។ សាខានីមួយៗទទួលខុសត្រូវចំពោះគុណភាព និងការអនុវត្តសមតុល្យឥណទាន និងចំពោះការតាមដាន និងត្រួតពិនិត្យហានិភ័យលើសមតុល្យឥណទានទាំងអស់របស់ខ្លួន រួមទាំងឥណទានដែលបានអនុម័តដោយការិយាល័យកណ្តាល។

សវនកម្មផ្ទៃក្នុងបានធ្វើសវនកម្មជាទៀងទាត់ ដើម្បីធានាថាការត្រួតពិនិត្យ និងនីតិវិធីដែលបានបង្កើតឡើង បានរៀបចំ និងអនុវត្តតាមបានគ្រប់គ្រាន់។

៣២.១.១ ទ្រព្យដាក់ធានា

ធនាគារ បានរក្សាទុកនៅទ្រព្យបញ្ចាំ ដែលបានមកពីការដាក់ធានាសម្រាប់ឥណទានផ្តល់ដល់អតិថិជន។ ប្រភេទវត្ថុបញ្ចាំដែលធនាគារបានរក្សាទុករួមមាន៖

- ទ្រព្យសម្បត្តិលំនៅដ្ឋាន ដូចជា ដី និងផ្ទះ ដែលមានប្លង់រឹង និងទន់
- សាច់ប្រាក់តម្កល់
- ទ្រព្យសម្បត្តិចលនទ្រព្យផ្សេងទៀត
- ការធានាហិរញ្ញវត្ថុ។

ធនាគារកំណត់អនុបាតឥណទានធៀបតម្លៃទ្រព្យដាក់ធានា (LTV) រហូតដល់៨០% ជាអនុបាតអតិបរមា ក្នុងការផ្តល់ឥណទានដល់អតិថិជន។

រាល់ឧបករណ៍ហិរញ្ញវត្ថុដែលមាននៅក្នុងធនាគារ ត្រូវបានចាត់ទុកថាមាន ការថយចុះតម្លៃ ហើយការខាតបង់ ត្រូវបានគ្របដណ្តប់ក្រោម ម៉ូដែល នៃការខាតបង់ឥណទានដែលបានរំពឹងទុក របស់ធនាគារ ដោយមិនគិតពីប្រភេទទ្រព្យបញ្ចាំទាំងអស់ដែលធនាគារមាន។

៣២.១.២ ចំនួនទឹកប្រាក់ដែលកើតឡើងពី ECL

(ក) សមាសធាតុ ការសន្មត និងបច្ចេកទេសប្រើសម្រាប់ការប៉ាន់ស្មានឱនភាពនៃតម្លៃ

ធនាគារបានទទួលស្គាល់សវិធានធនលើការខាតបង់ ECL ចំពោះឧបករណ៍ហិរញ្ញវត្ថុដែលមិនបានវាស់វែងតាម FVTPL ដូចខាងក្រោម៖

- សមតុល្យជាមួយធនាគារនានា
- ឥណទានផ្តល់ដល់អតិថិជន
- មូលបត្រវិនិយោគ
- ប្រាក់កក់និងគណនីត្រូវទទួលផ្សេងៗ
- កិច្ចសន្យាឥណទាន
- កិច្ចសន្យាធានាហិរញ្ញវត្ថុ។

ធនាគារវាស់វែងសវិធានធនលើការខាតបង់ តាមចំនួនដែលស្មើនឹង ECL ពេញមួយអាយុកាលលើកលែងតែឧបករណ៍ហិរញ្ញវត្ថុផ្សេងទៀត ដែលហានិភ័យឥណទានមិនបានកើនឡើងគួរឱ្យកត់សម្គាល់ ចាប់តាំងពីការទទួលស្គាល់ដំបូង ដែលត្រូវបានវាស់វែងជា ECL រយៈពេល ១២ ខែ។

ធនាគារអនុវត្តការលើកលែងលើហានិភ័យឥណទានទាប ចំពោះសមតុល្យជាមួយធនាគារជាតិនៃកម្ពុជា ដូចដែលបានណែនាំដោយធនាគារជាតិនៃកម្ពុជា។

ECL រយៈពេល ១២ ខែ គឺជាផ្នែកនៃ ECL ពេញមួយអាយុកាល ដែលតំណាងឱ្យការបាត់បង់ឥណទានដែលរំពឹងទុកដែលបណ្តាលមកពីព្រឹត្តិការណ៍នៃការខកខានសងលើឧបករណ៍ហិរញ្ញវត្ថុដែលអាចធ្វើទៅបានក្នុងរយៈពេល ១២ ខែបន្ទាប់ពីកាលបរិច្ឆេទរាយការណ៍។

ECL ពេញមួយអាយុកាល គឺជា ECL ដែលកើតចេញពីព្រឹត្តិការណ៍នៃការខកខានសងដែលអាចកើតមានទាំងអស់លើអាយុកាលរំពឹងទុកនៃឧបករណ៍ហិរញ្ញវត្ថុ។ ឧបករណ៍ហិរញ្ញវត្ថុដែល ECL ពេញមួយអាយុកាល ត្រូវបានទទួលស្គាល់ ប៉ុន្តែដែលមិនប៉ះពាល់ដល់ឥណទាន ត្រូវបានគេហៅថា 'ឧបករណ៍ហិរញ្ញវត្ថុដំណាក់កាលទី ២'។

ទ្រព្យសកម្មហិរញ្ញវត្ថុមានឱនភាពតម្លៃ

នាចុងការិយបរិច្ឆេទនីមួយៗ ធនាគារវាយតម្លៃថាតើទ្រព្យសកម្មហិរញ្ញវត្ថុ ដែលត្រូវបានកត់ត្រាតាមតម្លៃដករំលស់ មានឱនភាពតម្លៃឬទេ (ត្រូវបានចាត់ទុកជា “ទ្រព្យសកម្មហិរញ្ញវត្ថុស្ថិតក្នុងដំណាក់កាលទី៣”)។ ទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានចាត់ទុកថាមាន “ឱនភាពតម្លៃ” នៅពេលមានព្រឹត្តិការណ៍មួយ ឬច្រើនបានកើតឡើង ដែលនាំឱ្យមានផលប៉ះពាល់អវិជ្ជមានដល់ហ្វូស្តាចំប្រាក់នាពេលអនាគតដែលរំពឹងទុកនៃទ្រព្យសកម្មហិរញ្ញវត្ថុ។

កស្ថតាំងដែលបញ្ជាក់ថាទ្រព្យសកម្មហិរញ្ញវត្ថុមានឱនភាពតម្លៃ រួមបញ្ចូលនូវទិន្នន័យដែលអាចអង្កេតបាន ដូចខាងក្រោម៖

- ឥណទានដែលមានអត្រាហានិភ័យឥណទាន ខាងក្នុងកម្រិត “ង” ឬ “១០” ឬការទូទាត់តាមកិច្ចសន្យាដែលលើស ៨៩ថ្ងៃសម្រាប់ឥណទានមានរយៈពេលវែង និងការទូទាត់តាមកិច្ចសន្យាដែលលើស ៣០ថ្ងៃ (ឆ្នាំ២០២២៖ ៥៩ថ្ងៃ)សម្រាប់ឥណទានរយៈពេលខ្លី
- នៅពេលដែលអ្នកខ្ចីត្រូវបានប្រកាសថា បាត់ខ្លួន ស្លាប់ ឬរងគ្រោះពីការបាត់បង់សមត្ថភាពសម្រាប់ការរស់នៅប្រចាំថ្ងៃ
- ការលំបាកផ្នែកហិរញ្ញវត្ថុជាខ្លាំងរបស់អតិថិជន ឬអ្នកបោះផ្សាយ
- ការរៀបចំឡើងវិញលើលក្ខខណ្ឌនៃការផ្តល់ឥណទានដល់អតិថិជន ដែលធនាគារមិនយល់ព្រម
- អតិថិជនទំនងនឹងក្លាយជន ឬត្រូវរៀបចំហិរញ្ញវត្ថុឡើងវិញជាថ្មី។

ឥណទានដែលត្រូវបានរៀបចំឡើងវិញ ដោយសារតែភាពមិនប្រក្រតីនៅក្នុងលក្ខខណ្ឌរបស់អតិថិជន ត្រូវបាន ចាត់ទុកជាឥណទានមានឱនភាព លុះត្រាតែមានកស្ថតាំងបញ្ជាក់ថាហានិភ័យនៃការមិនទទួលបានហ្វូស្តាចំប្រាក់តាមកិច្ចសន្យា បានថយចុះជាសារវន្ត នឹងមិនមានសូចនាករផ្សេងទៀតដែលនាំឱ្យមានឱនភាពតម្លៃ។ លើសពីនេះទៅទៀត តាមការសន្មតដែលអាចបដិសេធបាន នៃស្តង់ដារ CIFRSs ឥណទានដែលហួសកាលកំណត់សងលើស ៨៩ថ្ងៃ (សម្រាប់រយៈពេលវែង) និងលើស ៣០ថ្ងៃ (ឆ្នាំ២០២២៖ ៥៩ថ្ងៃ) (សម្រាប់រយៈពេលខ្លី) ត្រូវបានចាត់ទុកជាឥណទានមានឱនភាពតម្លៃ ទោះបីជានិយមន័យនៃការហួសកាលកំណត់សងដែលច្បាប់បានកំណត់ផ្សេងគ្នាក៏ដោយ។

ឥណទានមានឱនភាពតម្លៃ ស្ថិតនៅកម្រិត “១០” (ឆ្នាំ២០២២៖ “ង”) ផ្អែកតាមគោលការណ៍ចំណាត់ថ្នាក់ផ្ទៃក្នុងរបស់ធនាគារ។

ការចាត់ថ្នាក់ហានិភ័យឥណទាន

ធនាគារបានបែងចែកការប៉ះពាល់ទៅតាមការចាត់ថ្នាក់ហានិភ័យឥណទាននីមួយៗ ដោយផ្អែកលើទិន្នន័យជាច្រើនដែលត្រូវបានកំណត់ដើម្បីព្យាករណ៍ពីហានិភ័យនៃការខកខានសង និងបទពិសោធន៍ក្នុងការអនុវត្តការ វិនិច្ឆ័យឥណទាន។ ចំណាត់ថ្នាក់ហានិភ័យឥណទានត្រូវបានកំណត់ដោយប្រើកត្តាគុណភាព និងបរិមាណ។ កត្តាទាំងនេះប្រែប្រួលអាស្រ័យលើលក្ខណៈនៃឥណទានដែលរងការប៉ះពាល់ និងប្រភេទអ្នកខ្ចី។

ចំណាត់ថ្នាក់ហានិភ័យឥណទានរបស់ធនាគារត្រូវបានកំណត់ដោយផ្អែកលើការវាយតម្លៃដ៏ទូលំទូលាយនៃរង្វាស់ហានិភ័យសំខាន់ៗដូចជា អនុបាតសេវាបំណុល (DSR) អនុបាតបំណុល ធៀបនឹងទ្រព្យសកម្មសរុប (L/A) ឥណទានធៀបទ្រព្យបញ្ចាំ (LTV) ប្រវត្តិឥណទានពីមុននិង ការវិភាគលើអាជីវកម្មរបស់អតិថិជន ក៏ដូចជាចំនួនឆ្នាំដែលពួកគេធ្វើប្រតិបត្តិការ។ រង្វាស់ទាំងនេះត្រូវបានប្រមូលផ្តុំ និងវិភាគដើម្បីគណនាប្រព័ន្ធដាក់ព័ន្ធសម្រាប់អ្នកខ្ចីនីមួយៗ។ ដោយផ្អែកលើពិន្ទុនេះ អ្នកខ្ចីនីមួយៗត្រូវបានផ្តល់ចំណាត់ថ្នាក់ហានិភ័យ ពោលគឺពី ១ ដល់ ១០ ដែលឆ្លុះបញ្ចាំងពីហានិភ័យឥណទានរួមរបស់ពួកគេ។

ធនាគារប្រើប្រាស់ទាំង ថ្ងៃផុតកំណត់(DPD) និង ការវាយតម្លៃហានិភ័យឥណទានផ្ទៃក្នុង(CRR) ជាលក្ខណៈវិនិច្ឆ័យសម្រាប់គោលបំណងបែងចែកដំណាក់កាលដូចខាងក្រោម៖

ដំណាក់កាល	ប្រភេទឥណទាន	ចំណាត់ថ្នាក់ឥណទានផ្ទៃក្នុង		ចំនួនថ្ងៃផុតកំណត់	
		២០២៣	២០២២	២០២៣	២០២២
ដំណាក់កាលទី១	រយៈពេលវែង	១-៨	ក ខ គ	០ - ២៩ថ្ងៃ	០ - ២៩ថ្ងៃ
	រយៈពេលខ្លី			០ - ១៤ថ្ងៃ	
ដំណាក់កាលទី២	រយៈពេលវែង	៩	ឃ	៣០ថ្ងៃ - ៨៩ថ្ងៃ	៣០ថ្ងៃ - ៨៩ថ្ងៃ
	រយៈពេលខ្លី			១៥ថ្ងៃ - ៣០ថ្ងៃ	៣០ថ្ងៃ - ៥៩ថ្ងៃ
ដំណាក់កាលទី៣	រយៈពេលវែង	១០	ង	> ៨៩ថ្ងៃ	> ៨៩ថ្ងៃ
	រយៈពេលខ្លី			> ៣០ថ្ងៃ	> ៥៩ថ្ងៃ

ការទម្លាក់ចំណាត់ថ្នាក់នៃហានិភ័យឥណទានផ្ទៃក្នុងនឹងពឹងផ្អែកលើព័ត៌មាន DPD និងសញ្ញាប្រុងប្រយ័ត្នផ្សេងទៀតដូចជា ការរៀបចំឥណទានឡើងវិញឬកស្ថតាំងនៃការក្លាយជន។ ប្រាក់កម្ចីនឹងត្រូវបានធ្វើឱ្យប្រសើរឡើងបន្ទាប់ពីការសង្កេតយ៉ាងហោចណាស់ ៣ ដំណាក់កាលជាប់គ្នា (២០២២៖ ៦ ខែសម្រាប់ប្រាក់កម្ចីរយៈពេលវែង និង ៣ខែសម្រាប់ប្រាក់កម្ចីរយៈពេលខ្លី)។

ទំហំប៉ះពាល់ ត្រូវបានតាមដានជាប្រចាំ ដែលអាចធ្វើឲ្យការប៉ះពាល់មានការផ្លាស់ប្តូរដល់ការចាត់ថ្នាក់ហានិភ័យឥណទាន។ ជាទូទៅ ការតាមដាននេះជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់ទិន្នន័យដូចខាងក្រោម៖

- ប្រវត្តិទូទាត់សង
- ស្ថានភាពហិរញ្ញវត្ថុរបស់សមភាគី
- ចក្ខុវិស័យអាជីវកម្ម និងការព្យាករណ៍ហួសសាច់ប្រាក់
- លទ្ធភាព និងឆន្ទៈទូទាត់សង
- ស្ថានភាពសេដ្ឋកិច្ច និង
- គុណភាពនៃសំណុំឯកសារ។

ប្រូបាប៊ីលីតេនៃការខកខានក្នុងការសង(PD)

ក្នុងអំឡុងឆ្នាំ ២០២២ PD ត្រូវបានគណនាដោយប្រើម៉ាទ្រីសប្រចាំខែសម្រាប់រយៈពេលប្រាំពីរឆ្នាំកន្លងមកនេះ ដែលមាន ៧២ ម៉ាទ្រីស។ វិធីសាស្ត្រលម្អិតជាងមុន ត្រូវបានអនុម័តដោយការបំបែកដំណាក់កាលទី ១ ទៅជា «ក្រុម ០» ដែលមិនមានថ្ងៃហួសកាលកំណត់ និង «ក្រុម១» ដែលឥណទាន ហួសកាលកំណត់ ១ ទៅ ២៩ ថ្ងៃ។

នៅឆ្នាំ ២០២៣ PD ត្រូវបានគណនាដោយវិធីសាស្ត្រ Cohort Analysis (Gamma) ដែលការវិភាគនេះ គឺមានមូលដ្ឋានពីផ្នែកទៅលើគោលការណ៍ Cohort ដែលជាគោលការណ៍ បណ្តុំនូវឥណទានដែលចាប់ផ្តើមក្នុងពេលវេលាតែមួយ ហើយធ្វើការសន្មតថា PD ក្នុង Cohort នីមួយៗ នឹងធ្វើការវិវត្តទៅតាមលក្ខណៈស្រដៀងគ្នា ក្នុងអំឡុងពេលមួយ។

វិធីសាស្ត្រនេះ ប្រើប្រាស់មុខងារ Gamma ដើម្បីធ្វើម៉ូដែល វិវត្តន៍របស់ PD ក្នុងអំឡុងពេលមួយ និងធ្វើការប៉ាន់ស្មានប៉ារ៉ាម៉ែត្រទំរ របស់មុខងារ Gamma ក្នុង Cohort នីមួយៗ ដោយប្រើប្រាស់ការប៉ាន់ស្មានអតិបរមា។ វិធីសាស្ត្រនេះ ផ្តល់នូវភាពបត់បែនក្នុងការវិភាគ សំណុំឥណទានដែលមានពេលវេលាខុសៗគ្នា និងមានចរិតលក្ខណៈខុសៗគ្នា ដូចជា ទំហំឥណទាន ឬប្រភេទឥណទាន ដើម្បីទទួលបាននូវការយល់ដឹងអំពី ឥរិយាបថរបស់អតិថិជន ក្នុងផ្នែកណាមួយ និងក្នុងអំឡុងពេលណាមួយ។

វិធីសាស្ត្រនេះ ទាក់ទិននឹងការប្រមូលទិន្នន័យប្រវត្តិការសង ហើយបែងចែកផ្នែកនីមួយៗ ដោយផ្អែកលើ INDUS CODE ដើម្បីបង្កើតបានជា Cohort ហើយចាប់យកនិន្នាការនៃការខកខានបង់សង នាកាលបរិច្ឆេទនីមួយៗ ដោយរួមបញ្ចូលវដ្តជីវិតជាមធ្យមរបស់សំណុំឥណទាន ពោលគឺ មធ្យមភាគនៃប្រវត្តិ Cohort ជាច្រើន វិភាគទៅលើខ្សែកោងនៃក្រុមចម្រុះរបស់ Cohort ODR ក្នុងកាលបរិច្ឆេទនីមួយៗ និងវិភាគទៅលើមធ្យមភាគនៃគម្លាតខ្សែកោង PD ពីខ្សែកោង Cohort ដែលមានភាពចម្រុះ។

អត្រាខាតបង់ដោយសារខកខានការសង(LGD)

គណនីសកម្មដែលនៅតែមានបន្តសកម្មភាពប្រមូលត្រឡប់មកវិញ ត្រូវបានដាក់បញ្ចូលក្នុងការគណនា LGD ផ្អែកលើការវិភាគរយៈពេលរបស់ LGD។ កម្រិតឥណទានសម្រាប់ការគណនា LGD ត្រូវបានកែប្រែពីការប្រើប្រាស់ ឥណទាននៅពេលខាតបង់ (EAD) ដែលនៅបន្តមានការកើនឡើងនៅក្នុងម៉ូដែលចាស់ ទៅជាកម្រិតឥណទាននៅពេលខកខានក្នុងការសងតែម្តង។ កម្រិត LGD តាមវិស័យ ត្រូវបានកែតម្រូវឲ្យស្របទៅតាមការបែងចែកដែលប្រើប្រាស់ក្នុងការគណនា PD។

(i) ការកើនឡើងជាសារវន្តនៃហានិភ័យឥណទាន

និយមន័យការខកខានក្នុងការសង

ធនាគារចាត់ទុកទ្រព្យសកម្មហិរញ្ញវត្ថុជាមិនប្រក្រតីនៅពេល៖

- អ្នកខ្ចីទំនងជាមិនបង់កាតព្វកិច្ចឥណទានរបស់ខ្លួនទៅឱ្យធនាគារពេញលេញទេ ដោយមិនមានការទាមទារពីធនាគារចំពោះសកម្មភាពដូចជាការធានាសុវត្ថិភាព (ប្រសិនបើមាន)។
- អ្នកខ្ចីគឺ > ៤៩ ថ្ងៃហួសពីថ្ងៃកំណត់សម្រាប់ប្រាក់កម្ចីរយៈពេលវែង និងច្រើនជាង ៣០ ថ្ងៃ (២០២២៖ >៥៩ ថ្ងៃ) សម្រាប់ប្រាក់កម្ចីរយៈពេលខ្លីលើកាតព្វកិច្ចឥណទានសម្ភារៈណាមួយដល់ធនាគារ ឬ
- វាទំនងជាអ្នកខ្ចីនឹងរៀបចំរបាយការណ៍ម៉ឺនុយទ្រព្យសកម្មឡើងវិញដោយសារការក្រៀមធនដោយសារតែអសមត្ថភាពក្នុងការបង់កាតព្វកិច្ចឥណទានរបស់ខ្លួន។

ធនាគារបានទទួលយកការអនុវត្តនៃការប្រើប្រាស់ និងការត្រួតពិនិត្យការវាយតម្លៃហានិភ័យឥណទាន (CRR) ដែលចាប់ផ្តើមពីឆ្នាំ ២០២២ តទៅ។ អាស្រ័យហេតុនេះ និយមន័យនៃការខកខានក្នុងការសងសម្រាប់ការអភិវឌ្ឍន៍ម៉ូដែលត្រូវបានបំបែកជាពីរដំណាក់កាលផ្សេងគ្នា៖ មួយមុនឆ្នាំ ២០២២ និងមួយទៀតចាប់ពីឆ្នាំ ២០២២ តទៅ។ រយៈពេលទាំងនេះត្រូវបានចាត់ថ្នាក់បន្ថែមទៀតដោយផ្អែកលើការដាក់បញ្ចូល ឬការមិនរាប់បញ្ចូល CRR នៅក្នុងនិយមន័យការខកខានក្នុងការសង៖

- មុនឆ្នាំ ២០២២ (មុនថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២)៖ លក្ខណៈវិនិច្ឆ័យលំនាំដើមមានថ្ងៃផុតកំណត់ (DPD) និងចំណាត់ថ្នាក់ឥណទាន
- ចាប់ពីឆ្នាំ ២០២២ (ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២ តទៅ)៖ លក្ខណៈវិនិច្ឆ័យការខកខានក្នុងការសងរួមបញ្ចូលទាំងថ្ងៃផុតកំណត់ (DPD) ចំណាត់ថ្នាក់ឥណទាន និង CRR។

(ii) ការបញ្ចូលព័ត៌មានដែលរំពឹងទុកទៅថ្ងៃខាងមុខ

ធនាគារវិភាគព័ត៌មានដែលរំពឹងទុកទៅថ្ងៃខាងមុខ ដោយប្រើម៉ូដែលស្ថិតិនៃនិន្នាការនាពេលអនាគត ក្នុងការវាយតម្លៃថាតើហានិភ័យឥណទានលើឧបករណ៍ហិរញ្ញវត្ថុ បានកើនឡើងគួរឲ្យកត់សម្គាល់ដើម្បីធ្វើការវាស់វែងECL។

សេណារីយ៉ូនៃការឡើងប្រាក់ប៊ីលីតេ ដែលបានអនុវត្តក្នុងការវាស់វែង ECL មានដូចខាងក្រោម៖

ថ្ងៃទី៣១ ខែធ្នូ	២០២៣			២០២២		
	មូលដ្ឋាន	ល្អ	អាក្រក់	មូលដ្ឋាន	ល្អ	អាក្រក់
ការឡើងថ្លៃប្រាក់ប៊ីលីតេនៃសេណារីយ៉ូ	៥០%	២០%	៣០%	៦០%	២០%	២០%

ការផ្លាស់ប្តូរសេណារីយ៉ូនៃការឡើងប្រាក់ប៊ីលីតេគឺបានមកពីវិធីសាស្ត្រវិនិច្ឆ័យ។ ធនាគារបានអនុម័តវិធីសាស្ត្រខុសស៊ីវិល ដែលឆ្លុះបញ្ចាំងពីស្ថានភាពសេដ្ឋកិច្ចដែលប្រែប្រួលចំពោះអតិផរណាការកើនឡើងអត្រាការប្រាក់លើអ្នកខ្លី និងអ្នកខ្លីក្នុងទីផ្សារហិរញ្ញវត្ថុ ក្រោយការងើបឡើងវិញនៃស្ថាប័នហិរញ្ញវត្ថុកំឡុងពេល COVID-១៩ថ្មីៗនេះ។ ល។ ការផ្លាស់ប្តូរនេះគឺដើម្បីធានាថាធនាគារប្រកាន់យកនូវទិដ្ឋភាពជាក់ស្តែង និងប្រុងប្រយ័ត្នបន្ថែមទៀតអំពីផលប៉ះពាល់ជាសក្តានុពលនៃហានិភ័យឥណទានលើរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួន ហើយរក្សាបាននូវភាពប្រុងប្រយ័ត្ន។

ព័ត៌មានដែលរំពឹងទុកទៅអនាគត ត្រូវបានប្រើសម្រាប់ PD និង LGD។ សូមមើលកំណត់សម្គាល់ខាងក្រោម សម្រាប់ព័ត៌មានលម្អិតអំពីកត្តាម៉ាក្រូសេដ្ឋកិច្ចដែលត្រូវបានប្រើសម្រាប់ PD និង LGD ដែលរំពឹងទុកទៅថ្ងៃខាងមុខ។

ឆ្នាំហិរញ្ញវត្ថុ ២០២៣៖

តាមផ្នែក	កត្តាម៉ាក្រូសេដ្ឋកិច្ច(១)
ប្រាក់ប៊ីលីតេនៃការខកខានក្នុងការសង(PD)	
ឥណទានកសិកម្ម	សន្ទស្សន៍ CSX
	អត្រាកំណើនផលិតផលក្នុងស្រុក កម្ពុជា (%)
ឥណទានសាងសង់	សន្ទស្សន៍ CSX
	ប្រេងនៅ Brent (ដុល្លារ)
ឥណទានផលិតកម្ម	អត្រាកំណើនផលិតផលក្នុងស្រុក កម្ពុជា (%)
	រូបិយប័ណ្ណ ដុល្លារ រៀល (អត្រាប្តូរប្រាក់ចុងខែ)
ឥណទានផលិតកម្ម	អត្រាការប្រាក់លើប្រាក់កម្ចីតាមកាលកំណត់គិតជា ដុល្លារ (%)
	អត្រាកំណើនផលិតផលក្នុងស្រុក កម្ពុជា (%)
ឥណទានបុគ្គលប្រេង	អត្រាកំណើនផលិតផលក្នុងស្រុក កម្ពុជា (%)
	នៅ Brent (ដុល្លារ)
ឥណទានអចលនទ្រព្យ	ប្រេងនៅ Brent (ដុល្លារ)
	អត្រាកំណើនផលិតផលក្នុងស្រុក កម្ពុជា (%)
ឥណទានសេវាកម្ម	អត្រាកំណើនផលិតផលក្នុងស្រុក កម្ពុជា (%)
	ប្រេងនៅ Brent (ដុល្លារ)
ឥណទានការលក់ដុំនិងរាយ	អត្រាកំណើនផលិតផលក្នុងស្រុក កម្ពុជា (%)
	ប្រេងនៅ Brent (ដុល្លារ)
អត្រាខាតបង់ពេលខកខានសង (LGD)	
កម្រិតផលប៉ុត្រ	សមតុល្យគណនីចរន្តគិតជា ដុល្លារ
	អត្រាកំណើនផលិតផលក្នុងស្រុក កម្ពុជា (%)

(១) កត្តាម៉ាក្រូសេដ្ឋកិច្ចទាំងអស់មានមូលដ្ឋាននៅក្នុងបរិបទប្រទេសកម្ពុជាលើកលែងតែមានការបញ្ជាក់ផ្សេងពីនេះ។

ឆ្នាំហិរញ្ញវត្ថុ ២០២២៖

PD តាមផ្នែក	កត្តាម៉ាក្រូសេដ្ឋកិច្ច(១)
កសិកម្ម	សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់របស់កម្ពុជា – (cpi_២០១០_១០០)
សំណង់និងអចលនទ្រព្យ	ផលិតផលក្នុងស្រុកសរុប (ផសស) គិតតាមថ្លៃបច្ចុប្បន្ន – តាមវិស័យ (ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ) – (gdp_industry)
ការជួលអចលនទ្រព្យ	ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសកម្ពុជា គិតតាមថ្លៃថេរ ឆ្នាំ២០០០ – (gdp_constant២០០០)
ផលិតកម្ម	វិហារនៃវិនិយោគទុនផ្ទាល់ពីបរទេស – (fdi)
ការលក់ដុំនិងរាយ	សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់របស់កម្ពុជា – (cpi_២០១០_១០០)
សេវាកម្ម	ផលិតផលក្នុងស្រុកសរុប (ផសស) គិតតាមថ្លៃបច្ចុប្បន្ន – តាមវិស័យ (ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ) – (gdp_industry)
ឥណទានបុគ្គល	ផលិតផលក្នុងស្រុកសរុប (ផសស) គិតតាមថ្លៃបច្ចុប្បន្ន – តាមវិស័យ (ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ) – (gdp_industry)

(iii) ការកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុ

ធនាគារធ្វើការចរចាឡើងវិញនូវឥណទានផ្តល់ដល់អតិថិជន ដែលមានផលលំបាកផ្នែកហិរញ្ញវត្ថុ (សំដៅដល់ សកម្មភាពរៀបចំឥណទានឡើងវិញ) ដើម្បីបង្កើនឱកាសអតិថិជនក្នុងការប្រមូលត្រលប់វិញ និងកាត់បន្ថយហានិភ័យ នៃការខកខានសង។ ផ្អែកទៅតាមគោលនយោបាយរបស់ធនាគារ ឥណទានរៀបចំឡើងវិញត្រូវបានផ្តល់ជូនដោយ ផ្អែកលើមូលដ្ឋានជ្រើសរើស ប្រសិនបើកូនបំណុលមានការខកខានសងនាពេលបច្ចុប្បន្ន ឬប្រសិនបើមានហានិភ័យ ខ្ពស់នៃការខកខានសង និងមានកស្មតាបង្ហាញថាកូនបំណុលពិតជាបានខិតខំប្រឹងប្រែងសងទូទាត់បំណុលទៅតាម លក្ខខណ្ឌនៃកិច្ចសន្យាដើម និងរំពឹងថាកូនបំណុលនឹងអាចបំពេញតាមលក្ខខណ្ឌដែលបានកែប្រែ។ លក្ខខណ្ឌដែលបានកែប្រែជាធម្មតារួមបញ្ចូលទាំងការពន្យារពេលកំណត់ ការផ្លាស់ប្តូររយៈពេលនៃការទូទាត់សងការប្រាក់ និងការកែប្រែលក្ខខណ្ឌនៃ កិច្ចព្រមព្រៀងឥណទាន។

ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកែប្រែទៅតាមគោលនយោបាយនៃការរៀបចំឥណទានឡើងវិញរបស់ ធនាគារ ការព្យាករណ៍ PD ឆ្លុះបញ្ចាំងការកែប្រែត្រូវបានកែលម្អ ឬស្តារឡើងវិញនូវលទ្ធភាពរបស់ធនាគារក្នុងការប្រមូល ការប្រាក់និងប្រាក់ដើម ទៅតាមបទពិសោធន៍ធនាគារធ្លាប់មាន។ ជាផ្នែកមួយនៃដំណើរការនេះ ធនាគារធ្វើការវាយតម្លៃលទ្ធភាពទូទាត់សងរបស់កូនបំណុលធៀបទៅនឹងលក្ខខណ្ឌកិច្ចសន្យាដែលបានកែប្រែ និងពិចារណាទៅលើស្ថានភាពអាកប្បកិរិយាជាច្រើនផ្សេងទៀត។

ជាទូទៅ ការរៀបចំឡើងវិញ គឺជាសូចនាករគុណភាពនៃការកើនឡើងសំខាន់នូវហានិភ័យឥណទាន ដែលការរៀបចំឡើងវិញត្រូវបានចាត់ទុកថា មានកស្មតាដែលបញ្ជាក់ពីផលប៉ះពាល់នៃ ឥណទានមានការថយចុះតម្លៃ។ អតិថិជន ត្រូវបង្ហាញឥរិយាបថបង់ប្រាក់ល្អជាប់លាប់ក្នុងរយៈពេលមួយ មុនពេលដែលការប៉ះពាល់មិនត្រូវបានចាត់ទុកថាមាន ការថយចុះតម្លៃ/មិនមានលទ្ធភាពសង ឬ PD ត្រូវបានចាត់ទុកថាបានថយចុះ ដោយសំវិធានធនការខាតបង់ត្រូវបាន វាស់វែងតាមចំនួនទឹកប្រាក់ដូចក្នុងដំណាក់កាលទី១។

(iv) ការវាស់វែង ECL

ECL គឺជាការប៉ាន់ស្មានប្រូបាប៊ីលីតេមធ្យមនៃការខាតបង់ឥណទាន។ ECL ត្រូវបានវាស់វែងដូចខាងក្រោម៖

- ទ្រព្យសកម្មហិរញ្ញវត្ថុដែលមិនមានឱនភាពតម្លៃឥណទាននាចុងការិយបរិច្ឆេទ៖ ជាតម្លៃបច្ចុប្បន្ននៃកង្វះសាច់ប្រាក់ទាំងអស់ (ពោលគឺភាពខុសគ្នារវាងវិហារសាច់ប្រាក់ ដែលជំពាក់ធនាគារស្របតាមកិច្ចសន្យា និង វិហារសាច់ប្រាក់ដែលធនាគាររំពឹងទុកថានឹងទទួលបាន)។
- ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពតម្លៃឥណទាននាចុងការិយបរិច្ឆេទ៖ ជាភាពខុសគ្នារវាង តម្លៃដុល និង តម្លៃបច្ចុប្បន្ន នៃវិហារសាច់ប្រាក់ដែលរំពឹងទុកនាពេលអនាគត។
- កិច្ចសន្យាឥណទានដែលមិនទាន់បានប្រើ គឺជាតម្លៃបច្ចុប្បន្ននៃភាពខុសគ្នារវាងវិហារសាច់ប្រាក់តាមកិច្ចសន្យាដែលជំពាក់ធនាគារ ប្រសិនបើអ្នកកាន់កាប់កិច្ចសន្យាឥណទានបានដកឥណទាននិងវិហារសាច់ប្រាក់ដែលធនាគាររំពឹងទុកនឹងទទួលបាន ប្រសិនបើឥណទានត្រូវបានដកប្រើ។
- ការទូទាត់កិច្ចសន្យាធានាហិរញ្ញវត្ថុ កើតឡើងក្នុងករណីដែល ការខកខានក្នុងការសងរបស់កូនបំណុលគឺស្របតាមលក្ខខណ្ឌនៃឥណទានដែលត្រូវបានធានា។ ដូច្នោះ កង្វះខាតសាច់ប្រាក់គឺជាការទូទាត់ដែលរំពឹងទុក ដើម្បីសងម្ចាស់បំណុលសម្រាប់ការខាតបង់ឥណទាន ដកចំនួនចំនួនទឹកប្រាក់ដែលធនាគាររំពឹងថានឹងទទួលបានពីកូនបំណុលឬកាតិណាមួយ។

ធនាគារគណនា ECL ដោយយកតម្លៃដុលនៃទ្រព្យសកម្មហិរញ្ញវត្ថុ គុណនឹង អត្រារួមគ្នានៃ PD និង LGD។

- ECL គឺជាតម្លៃបច្ចុប្បន្ននៃកង្វះសាច់ប្រាក់ ក្នុងរយៈពេលអាយុកាលដែលនៅសល់ ធ្វើអប្បបរមានៃដោយប្រើ EIR។ សម្រាប់ឆ្នាំនីមួយៗនៃអាយុកាលពេញរបស់ ឧបករណ៍ហិរញ្ញវត្ថុ ធនាគារបានធ្វើការប៉ាន់ស្មានលើ PD ដែលបានបញ្ចូលការព្យាករណ៍នាពេលអនាគត LGD និង EAD។ ការប៉ាន់ស្មានត្រូវបានយកមកគុណជាមួយគ្នា ដើម្បីធ្វើការប៉ាន់ស្មានការខាតបង់សម្រាប់ រយៈពេលនីមួយៗ។ បន្ទាប់មកការប៉ាន់ស្មានត្រូវបានធ្វើអប្បបរមានៃត្រលប់មកចុងការិយបរិច្ឆេទ ដោយប្រើ EIR ជាអត្រាការប្រាក់អប្បបរមា។ ដោយគ្មានផលប៉ះពាល់ជាសារវន្ត ធនាគារចាត់ទុកអត្រាតាមកិច្ចសន្យាជា EIR។
- ផលបូក ECL នៃខែនីមួយៗសម្រាប់រយៈពេល ១២ ខែបន្ទាប់ត្រូវបានគណនា ដើម្បីទទួលបាន ECL ១២ខែសម្រាប់ឥណទាន ដំណាក់កាលទី១។
- ផលបូកនៃ ECL សម្រាប់ខែនីមួយៗ ចាប់ពីខែបន្ទាប់ដល់ខែចុងក្រោយនៃអាយុកាលរបស់ឥណទានត្រូវបានគណនា ដើម្បីទទួលបាន ECL ពេញមួយអាយុកាល សម្រាប់ឥណទានដំណាក់កាលទី ២ និងទី ៣។

(ខ) សំវិធានធនលើការខាតបង់

តារាងខាងក្រោមនេះ សង្ខេបការខាតបង់រំពឹងទុកនាចុងការិយបរិច្ឆេទ ទៅតាមថ្នាក់នៃការប៉ះពាល់ទ្រព្យសកម្មនីមួយៗ។

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ថ្នាក់នៃសំវិធានធនលើការខាតបង់៖				
សមតុល្យនៅធនាគារនានា	៨៤៨.៧៨៥	៣.៤៦៧	៦៤៧.៥១៩	២.៦៦៦
ឥណទានផ្តល់ដល់អតិថិជន (*)	៩៤.០០៧.៩៧៤	៣៨៤.០២៤	៧៣.១៧៤.៣០៣	៣០១.២៥៩
មូលបត្រវិនិយោគ	៤២៩.៩៣៤	១.៧៥៦	៥៩២.២១៩	២.៤៣៨
ប្រាក់កក់និង គណនីត្រូវទទួលផ្សេងៗ	២.៤៥១.៦៨៩	១០.០១៥	១.០៥៧.៣៥៥	៤.៣៥៣
កិច្ចសន្យាឥណទាន និង កិច្ចសន្យាធានាហិរញ្ញវត្ថុ	៦៣៥.៦៩៦	២.៥៩៧	៣៥៦.២៨៨	១.៤៦៧
	៩៨.៣៧៤.០៧៨	៤០១.៨៥៩	៧៥.៧២៧.៦៨៤	៣១២.១៨៣

តារាងខាងក្រោមផ្តល់នូវការវិភាគទៅលើចំនួនយោងដុលនៃឥណទានផ្តល់ដល់អតិថិជនតាមកាលកំណត់ដែលមានកន្លងមក។

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	តម្លៃយោងដុល	សំវិធានធនលើការខាតបង់	តម្លៃយោងដុល	សំវិធានធនលើការខាតបង់
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ឥណទានផ្តល់ដល់អតិថិជន				
០ - ២៩ ថ្ងៃ	៧.៥២១.២៣៥.៩៧៥	២១.៩៥៩.០១១	៦.៣៥០.០៩០.១៨៤	៤១.៨៨៤.៦៦៦
៣០ - ៥៩ ថ្ងៃ	២៧.៦៨១.៧០៦	៤.៤៩០.២៦០	២៨.៨៨៣.២២៦	៤.៧៨៦.៨០៦
៦០ - ៨៩ ថ្ងៃ	៣៤.៩៨៧.៥៣៨	៥.៦៨០.២៧៧	១៩.១២៤.៩១៩	៣.២០៣.៦៦២
៩០ - ១៧៩ ថ្ងៃ	៦១.៣៤០.០៦៩	១៣.២៧៨.៤៦៩	៣២.៥៨២.៧២៤	៥.៧៨២.១២៨
ចំនួនលើសពី ១៨០ ថ្ងៃ	២២១.១៤៤.២០០	៤៨.៥៩៩.៩៥៧	៩១.២៩៣.០៤៧	១៧.៥១៧.០៤១
សរុប	៧.៨៦៦.៣៤៩.៤៨៨	៩៤.០០៧.៩៧៤	៦.៥២១.៩៧៤.១០០	៧៣.១៧៤.៣០៣
សមមូលជាលានរៀល	៣២.១៣៤.០៣៩	៣៨៤.០២៤	២៦.៨៥០.៩៦៨	៣០១.២៥៩

៣២.១.៣ ការវិភាគគុណភាពឥណទាន

តារាងខាងក្រោមនេះ បង្ហាញពីតំលៃឥណទានទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានវាស់វែងដោយប្លែងមរិលសំ។ ចំនួនទឹកប្រាក់នៅក្នុងតារាងតំណាងឲ្យតម្លៃយោងដុលចំពោះទ្រព្យសកម្មហិរញ្ញវត្ថុ។ ចំពោះតម្លៃកិច្ចសន្យាសម្រាប់កិច្ចសន្យាឥណទាននិងកិច្ចសន្យាធានាហិរញ្ញវត្ថុចំនួនទឹកប្រាក់នៅក្នុងតារាងនេះតំណាងឲ្យតម្លៃកិច្ចសន្យា។

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	លានរៀល
សមតុល្យជាមួយធនាគារនានា					
កម្រិត១៖ ឆ្ងាយបំផុត	១.៤៧៧.៦៧៣.២១៣	-	-	១.៤៧៧.៦៧៣.២១៣	៦.០៣៦.២៩៥
សំវិធានធនលើការខាតបង់	(៨៤៨.៧៨៥)	-	-	(៨៤៨.៧៨៥)	(៣.៤៦៧)
តម្លៃយោង	១.៤៧៦.៨២៤.៤២៨	-	-	១.៤៧៦.៨២៤.៤២៨	៦.០៣២.៨២៨
ឥណទានផ្តល់ដល់អតិថិជន					
កម្រិត១៖ តិចតួចបំផុត	៥.៩៩៧.៣៧២.៧៧៨	-	-	៥.៩៩៧.៣៧២.៧៧៨	២៤.៤៩៩.២៦៩
កម្រិត២៖ តិចតួច	២៧៨.៤៣០.៣៦៤	-	-	២៧៨.៤៣០.៣៦៤	១.១៣៧.៧៨៨
កម្រិត៣៖ តិចតួចមធ្យម	២៦០.៩៦៧.៩០០	-	-	២៦០.៩៦៧.៩០០	១.០៦៦.០៥៤

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប	
កម្រិត៤៖ ទាបបំផុត	៥១៨.៧៨៥.០៦៤	-	-	៥១៨.៧៨៥.០៦៤	២.១១៩.២៣៧
កម្រិត៥៖ ទាប	១៧៩.៩១០.៤៦០	-	-	១៧៩.៩១០.៤៦០	៧៣៤.៩៣៤
កម្រិត៦៖ ទាបមធ្យម	៨៩.៦៣១.៦២៩	-	-	៨៩.៦៣១.៦២៩	៣៦៦.១៤៥
កម្រិត៧៖ មធ្យម	៥៣.១៨៧.៤៩៧	-	-	៥៣.១៨៧.៤៩៧	២១៧.២៧១
កម្រិត៨៖ ខ្ពស់មធ្យម	៨១.៥៣៥.០៥១	-	-	៨១.៥៣៥.០៥១	៣៣៣.០៧១
កម្រិត៩៖ ខ្ពស់ (ឃ្នាំមើល)	-	១០២.៤៧៥.៤៣៩	-	១០២.៤៧៥.៤៣៩	៤១៨.៦១២
កម្រិត១០៖ ខ្ពស់បំផុត (ខូច)	-	-	៣០៤.០៥៣.៣០៦	៣០៤.០៥៣.៣០៦	១.២៤២.០៥៨
	៧.៤៥៩.៨២០.៧៤៣	១០២.៤៧៥.៤៣៩	៣០៤.០៥៣.៣០៦	៧.៨៦៦.៣៤៩.៤៨៨	៣២.១៣៤.០៣៩
សំវិធានធនលើការខាតបង់	(២៧.២៣៨.៥៩០)	(៤០១.៧០២)	(៦៦.៣៦៧.៦៨២)	(៩៤.០០៧.៩៧៤)	(៣៨៤.០២៤)
តម្លៃយោង	៧.៤៣២.៥៨២.១៥៣	១០២.០៧៣.៧៣៧	២៣៧.៦៨៥.៦២៤	៧.៧៧២.៣៤១.៥១៤	៣១.៧៥០.០១៥
មូលបត្រវិនិយោគ					
កម្រិត១៖ តិចតួចបំផុត	៣៣៨.៤៤៥.៧៣៩	-	-	៣៣៨.៤៤៥.៧៣៩	១.៣៨២.៥៥១
សំវិធានធនលើការខាតបង់	(៤២៩.៩៣៤)	-	-	(៤២៩.៩៣៤)	(១.៧៥៦)
តម្លៃយោង	៣៣៨.០១៥.៨០៥	-	-	៣៣៨.០១៥.៨០៥	១.៣៨០.៧៩៥
ប្រាក់កក់និង គណនីត្រូវទទួលផ្សេងៗ					
កម្រិត១៖ តិចតួចបំផុត	៤១.៨៨៤.០៥០	-	-	៤១.៨៨៤.០៥០	១៧១.០៩៦
សំវិធានធនលើការខាតបង់	(២.៤៥១.៦៨៩)	-	-	(២.៤៥១.៦៨៩)	(១០.០១៥)
តម្លៃយោង	៣៩.៤៣២.៣៦១	-	-	៣៩.៤៣២.៣៦១	១៦១.០៨១
កិច្ចសន្យាឥណទាន និង កិច្ចសន្យាធានាហិរញ្ញវត្ថុ					
កម្រិត១៖ តិចតួចបំផុត	៤០២.៨៨២.៨១៩	-	-	៤០២.៨៨២.៨១៩	១.៦៤៥.៧៧៥
កម្រិត២៖ តិចតួច	២២.៧០២.៩៦៦	-	-	២២.៧០២.៩៦៦	៩២.៧៤២
កម្រិត៣៖ តិចតួចមធ្យម	១៧.៣៤៥.៣០៧	-	-	១៧.៣៤៥.៣០៧	៧០.៨៥៦
កម្រិត៤៖ ទាបបំផុត	៩.៩៥២.៣៧៣	-	-	៩.៩៥២.៣៧៣	៤០.៦៥៥
កម្រិត៥៖ ទាប	១២.២៥៨.៦៨០	-	-	១២.២៥៨.៦៨០	៥០.០៧៧
កម្រិត៦៖ ទាបមធ្យម	២.៦៥៣.៣០១	-	-	២.៦៥៣.៣០១	១០.៨៣៩
កម្រិត៧៖ មធ្យម	៩៩៧.៦០៦	-	-	៩៩៧.៦០៦	៤.០៧៥
កម្រិត៨៖ ខ្ពស់មធ្យម	១.៥០៦	-	-	១.៥០៦	៦
កម្រិត៩៖ ខ្ពស់ (ឃ្នាំមើល)	-	៣០០	-	៣០០	១
កម្រិត១០៖ ខ្ពស់បំផុត (ខូច)	-	-	២២៨.០៩២	២២៨.០៩២	៩៣២
	៤៦៨.៧៩៤.៥៥៨	៣០០	២២៨.០៩២	៤៦៩.០២២.៩៥០	១.៩១៥.៩៥៨
សំវិធានធនលើការខាតបង់	(៥៩០.២៥៩)	-	(៤៥.៤៣៧)	(៦៣៥.៦៩៦)	(២.៥៩៧)
តម្លៃយោង	៤៦៨.២០៤.២៩៩	៣០០	១៨២.៦៥៥	៤៦៨.៣៨៧.២៥៤	១.៩១៣.៣៦១

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប
		ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	លានរៀល
កម្រិតសមមូលក្នុងឆ្នាំ ២០២៣	កម្រិតក្នុងឆ្នាំ ២០២២				
សមតុល្យជាមួយធនាគារនានា					
កម្រិត១៖ ឆ្ងាយបំផុត	កម្រិត កះ ល្អណាស់	៤៨៣.៧១៧.៩៩២	-	-	១.៩៩១.៤៦៧
សំវិធានធនលើការខាតបង់		(៦៤៧.៥១៩)	-	-	(២.៦៦៦)
តម្លៃយោង		៤៨៣.០៧០.៤៧៣	-	-	១.៩៨៨.៨០១
ឥណទានផ្តល់ដល់អតិថិជន					
កម្រិត១៖ ឆ្ងាយបំផុត	កម្រិត កះ ល្អណាស់	៥.៨០៨.៩៧៨.៨៩៦	-	-	២៣.៩១៥.៥៦៦
កម្រិត២៖ ឆ្ងាយ	កម្រិត កះ ល្អណាស់	១០.៣៥២.៥៨៦	-	-	៤២.៦២២
កម្រិត៣៖ ឆ្ងាយមធ្យម	កម្រិត កះ ល្អណាស់	៦.២៣៧.១០៣	-	-	២៥.៦៧៨
កម្រិត៤៖ ទាបបំផុត	កម្រិត ខះ ល្អ	២០៤.១៦២.១៣៧	-	-	៨៤០.៥៣៦
កម្រិត៥៖ ទាប	កម្រិត ខះ ល្អ	១.៦៥៨.០១៨	-	-	៦.៨២៦
កម្រិត៦៖ ទាបមធ្យម	កម្រិត គះ ពេញចិត្ត	៣៧.៤៥៥.៩១០	-	-	១៥៤.២០៦
កម្រិត៧៖ មធ្យម	កម្រិត គះ ពេញចិត្ត	១២៥.០៦៨.២៣៧	-	-	៥១៤.៩០៦
កម្រិត៨៖ ខ្ពស់មធ្យម	កម្រិត គះ ពេញចិត្ត	៨០.៩៧៨.៧៥៦	-	-	៣៣៣.៣៩០
កម្រិត៩៖ ខ្ពស់ (ឃ្នាំមើល)	កម្រិត យះការឃ្នាំមើល	-	៥៨.០២៤.៥៥១	-	២៣៨.៨៨៧
កម្រិត១០៖ ការខ្ពស់បំផុត(ខូច)	កម្រិត ងះការខូចខាត	-	-	១៨៩.០៥៧.៩០៦	៧៧៨.៣៥១
		៦.២៧៤.៨៩១.៦៤៣	៥៨.០២៤.៥៥១	១៨៩.០៥៧.៩០៦	២៦.៨៥០.៩៦៨
សំវិធានធនលើការខាតបង់		(២៨.៧៧៤.២០០)	(៨.៥៩៦.៥៣៦)	(៣៥.៨០៣.៥៦៧)	(៣០១.២៥៩)
តម្លៃយោង		៦.២៤៦.១១៧.៤៤៣	៤៩.៤២៨.០១៥	១៥៣.២៥៤.៣៣៩	២៦.៥៤៩.៧០៩
មូលបត្រវិនិយោគ					
កម្រិត១៖ ឆ្ងាយបំផុត	កម្រិត កះ ល្អណាស់	៣៥.៥៣៤.៩៦៦	-	-	១៤៦.២៩៧
សំវិធានធនលើការខាតបង់		(៥៩២.២១៩)	-	-	(២.៤៣៨)
តម្លៃយោង		៣៤.៩៤២.៧៤៧	-	-	១៤៣.៨៥៩
ប្រាក់កក់និង គណនីត្រូវទទួលផ្សេងៗ					
កម្រិត១៖ ឆ្ងាយបំផុត	កម្រិត កះ ល្អណាស់	១៩.១៥២.៣៧២	-	-	៧៨.៨៥០
សំវិធានធនលើការខាតបង់		(១.០៥៧.៣៥៥)	-	-	(៤.៣៥៣)
តម្លៃយោង		១៨.០៩៥.០១៧	-	-	៧៤.៤៩៧
កិច្ចសន្យាឥណទាន និងកិច្ចសន្យាធានាហិរញ្ញវត្ថុ					
កម្រិត១៖ ឆ្ងាយបំផុត	កម្រិត កះ ល្អណាស់	៣៦០.៩៩១.២៧៦	-	-	១.៤៨៦.២០៣
កម្រិត២៖ ឆ្ងាយ	កម្រិត កះ ល្អណាស់	-	-	-	-
កម្រិត៣៖ ឆ្ងាយមធ្យម	កម្រិត កះ ល្អណាស់	-	-	-	-
កម្រិត៤៖ ទាបបំផុត	កម្រិត ខះ ល្អ	២.២៧៩.៩៩៦	-	-	៩.៣៨៧

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២		ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប	
		ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	លានរៀល
កម្រិតសមមូលក្នុងឆ្នាំ ២០២៣	កម្រិតក្នុងឆ្នាំ ២០២២					
កម្រិត៥៖ ទាប	កម្រិត ខ៖ ល្អ	-	-	-	-	-
កម្រិត៦៖ ទាបមធ្យម	កម្រិត គ៖ ពេញចិត្ត	-	-	-	-	-
កម្រិត៧៖ មធ្យម	កម្រិត គ៖ ពេញចិត្ត	៥.៦០០.២៥៦	-	-	៥.៦០០.២៥៦	២៣.០៥៦
កម្រិត៨៖ ខ្ពស់មធ្យម	កម្រិត គ៖ ពេញចិត្ត	-	-	-	-	-
កម្រិត៩៖ ខ្ពស់ (ឃ្នាំមើល)	កម្រិត ឃ៖ ការឃ្នាំមើល	-	១៩.៥៤១	-	១៩.៥៤១	៨០
កម្រិត១០៖ ខ្ពស់បំផុត (ខូច)	កម្រិត ង៖ ការខូចខាត	-	-	៩.០៩២	៩.០៩២	៣៧
		៣៦៨.៨៧១.៥២៨	១៩.៥៤១	៩.០៩២	៣៦៨.៩០០.១៦១	១.៥១៨.៧៦៣
សំវិធានធនលើការខាតបង់		(៣៥២.១៩៣)	(២.៤១៧)	(១.៦៧៨)	(៣៥៦.២៨៨)	(១.៤៦៧)
តម្លៃយោង		៣៦៨.៥១៩.៣៣៥	១៧.១២៤	៧.៤១៤	៣៦៨.៥៤៣.៨៧៣	១.៥១៧.២៩៦

តារាងខាងក្រោមនេះ បង្ហាញពីតំលៃស្ថានភាពការហួសកាលកំណត់សង នៃឥណទានផ្តល់ដល់ អតិថិជននៅដំណាក់កាលទី១ ទី២ និងទី៣។

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	លានរៀល
ឥណទានផ្តល់ដល់អតិថិជន					
មិនទាន់ហួសកំណត់	៧.៤០៦.៩៨០.៦៤០	៣៧.៦៣៩.២៣៦	១៥.៨២៣.១៧៦	៧.៤៦០.៤៤៣.០៥២	៣០.៤៧៥.៩១១
ហួសកំណត់ ≤ ២៩ថ្ងៃ	៥២.៨៤០.១០៣	៦.៦៩២.៩១៧	១.២៥៩.៩០២	៦០.៧៩២.៩២២	២៤៨.៣៣៩
ហួសកំណត់ > ២៩ថ្ងៃ	-	៥៨.១៤៣.២៨៦	២៨៦.៩៧០.២២៨	៣៤៥.១១៣.៥១៤	១.៤០៩.៧៨៩
សរុប	៧.៤៥៩.៨២០.៧៤៣	១០២.៤៧៥.៤៣៩	៣០៤.០៥៣.៣០៦	៧.៨៦៦.៣៤៩.៤៨៨	៣២.១៣៤.០៣៩

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	លានរៀល
ឥណទានផ្តល់ដល់អតិថិជន					
មិនទាន់ហួសកំណត់	៦.២០៩.២៨១.៦៦៧	១៤.៨៧២.៨២៩	៤៧.៣០៨.២៨៨	៦.២៧១.៤៦២.៧៨៤	២៥.៨១៩.៦១៣
ហួសកំណត់ ≤ ២៩ថ្ងៃ	៦៥.៦០៩.៩៧៤	៦.៤៤៦.៥៧៣	៦.៥៧០.៨៥៣	៧៨.៦២៧.៤០០	៣២៣.៧០៩
ហួសកំណត់ > ២៩ថ្ងៃ	-	៣៦.៧០៥.១៤៩	១៣៥.១៧៨.៧៦៧	១៧៧.៨៨៩.០៦៦	៧០៧.៦៤៦
សរុប	៦.២៧៤.៨៩១.៦៤១	៥៨.០២៤.៥៥១	១៨៩.០៥៧.៩០៨	៦.៥២១.៩៧៤.១០០	២៦.៨៥០.៩៦៨

តារាងខាងក្រោមនេះ បង្ហាញពីបម្រែបម្រួលចំនួនទឹកប្រាក់យោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ក្នុងអំឡុងកាលបរិច្ឆេទដែលរួមចំណែកដល់បម្រែបម្រួល សវិធានធនលើការខាតបង់។ សមតុល្យនៅធនាគារនានានៅតម្លៃដករំលស់៖

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប	
	ECL ១២ខែ	ECL អាយុកាល	ECL អាយុកាល	ដុល្លារអាមេរិក	លានរៀល
តម្លៃយោងដុលនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៣	៤៨៣.៧១៧.៩៩២	-	-	៤៨៣.៧១៧.៩៩២	១.៩៩១.៤៦៧
ទ្រព្យសកម្មហិរញ្ញវត្ថុទទួលស្គាល់ថ្មី	១៩.៤០០.១៨៦.៥០១	-	-	១៩.៤០០.១៨៦.៥០១	៧៩.៧៣៤.៧៦៧
ទ្រព្យសកម្មហិរញ្ញវត្ថុលែងទទួលស្គាល់	(១៨.៤០៦.២៤០.៤៦៥)	-	-	(១៨.៤០៦.២៤០.៤៦៥)	(៧៥.៦៤៩.៦៤៨)
លម្អៀងពីការប្តូររូបិយប័ណ្ណ	៩.១៨៥	-	-	៩.១៨៥	(៤០.២៩១)
តម្លៃយោងដុលនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	១.៤៧៧.៦៧៣.២១៣	-	-	១.៤៧៧.៦៧៣.២១៣	៦.០៣៦.២៩៥
សវិធានធនលើការខាតបង់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	(៨៤៨.៧៨៥)	-	-	(៨៤៨.៧៨៥)	(៣.៤៦៧)

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប	
	ECL ១២ខែ	ECL អាយុកាល	ECL អាយុកាល	ដុល្លារអាមេរិក	លានរៀល
តម្លៃយោងដុលនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២	៥៥៨.៤៤០.០០៣	-	-	៥៥៨.៤៤០.០០៣	២.២៧៥.០៨៤
ទ្រព្យសកម្មហិរញ្ញវត្ថុទទួលស្គាល់ថ្មី	៤៧៨.៤៦៣.៨២៧	-	-	៤៧៨.៤៦៣.៨២៧	១.៩៥៥.៤៨២
ទ្រព្យសកម្មហិរញ្ញវត្ថុលែងទទួលស្គាល់	(៥៥៣.១២០.៤៦៤)	-	-	(៥៥៣.១២០.៤៦៤)	(២.២៦០.៦០៣)
លម្អៀងពីការប្តូររូបិយប័ណ្ណ	(៦៥.៣៧៤)	-	-	(៦៥.៣៧៤)	២១.៥០៤
តម្លៃយោងដុលនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	៤១៧.៤១២.៩៩២	-	-	៤១៧.៤១២.៩៩២	១.៩៩១.៤៦៧
សវិធានធនលើការខាតបង់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	(៦៤៧.៥១៩)	-	-	(៦៤៧.៥១៩)	(២.៦៦៦)

ឥណទានផ្តល់ដល់អតិថិជននៅតម្លៃដករំលស់៖

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប	
	ECL ១២ខែ	ECL អាយុកាល	ECL អាយុកាល	ដុល្លារអាមេរិក	លានរៀល
តម្លៃយោងដុលនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៣	៦.២៧៤.៨៩១.៦៤៣	៥៨.០២៤.៥៥១	១៨៩.០៥៧.៩០៦	៦.៥២១.៩៧៤.១០០	២៦.៨៥០.៩៦៨
បម្រែបម្រួលតម្លៃយោងដុល					
ផ្ទេរទៅដំណាក់កាលទី១	៣៩.៩៣៤.៦៣៨	(៩.៧០៨.៩១០)	(៣០.២២៥.៧២៨)	-	-
ផ្ទេរទៅដំណាក់កាលទី២	(៦១.១៣០.៤៤៩)	៦៦.៣៤១.៧១២	(៥.២១១.២៦៣)	-	-
ផ្ទេរទៅដំណាក់កាលទី៣	(១៣០.១៤២.៩៣៧)	(២៩.២៩៦.៦០២)	១៥៩.៤៣៩.៥៣៩	-	-
ទ្រព្យសកម្មហិរញ្ញវត្ថុទទួលស្គាល់ថ្មី	៣.០៣៨.៨៩៤.០៣៣	៣៦.៨១៣.៨០៣	១៨.៨៦៨.៣៤៥	៣.០៩៤.៦២៦.១៨១	១២.៧១៨.៩១៤
ទ្រព្យសកម្មហិរញ្ញវត្ថុលែងទទួលស្គាល់	(១.៧០២.៤៩១.៣០៨)	(១៩.៧២៥.៤៥៥)	(២៧.១៧៥.៦៦៩)	(១.៧៤៩.៣៩២.៤៣២)	(៧.១៩០.០០៣)
ការលុបចេញ	(១៣៤.៨៧៧)	(២៣.៦៦០)	(៦៩៩.៨២៤)	(៨៥៨.៣៦១)	(៣.៥២៨)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	(២៤២.៣១២)
តម្លៃយោងដុលនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	៧.៤៥៩.៨២០.៧៤៣	១០២.៤៧៥.៤៣៩	៣០៤.០៥៣.៣០៦	៧.៨៦៦.៣៤៩.៤៨៨	៣២.១៣៤.០៣៩
សវិធានធនលើការខាតបង់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	(២៧.២៣៨.៥៩០)	(៤០១.៧០២)	(៦៦.៣៦៧.៦៨២)	(៩៤.០០៧.៩៧៤)	(៣៨៤.០២៤)

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប	
	ECL ១២ខែ	ECL អាយុកាល	ECL អាយុកាល	ដុល្លារអាមេរិក	លានរៀល
តម្លៃយោងដុលនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២	៥.២៤៥.១៤៨.៨៩៥	២៦.៣០២.៦២៤	៥៣.៩៥៣.៨៨៨	៥.៣២៥.៤០៥.៤០៧	២១.៦៩៥.៧០២
បម្រែបម្រួលតម្លៃយោងដុល					
ផ្ទេរទៅដំណាក់កាលទី១	៧.៥៣៨.៧៤៤	(៥.៨៧៧.៨៧៨)	(១.៦៦០.៨៦៦)	-	-
ផ្ទេរទៅដំណាក់កាលទី២	(៤៤.៨០០.៦០០)	៤៥.២៦០.៧៧៦	(៤៦០.១៧៦)	-	-
ផ្ទេរទៅដំណាក់កាលទី៣	(១១៤.៥១២.៦៤៤)	(១២.៧៦៣.៩៩០)	១២៧.២៧៦.៦៣៤	-	-
ទ្រព្យសកម្មហិរញ្ញវត្ថុទទួលស្គាល់ថ្មី	២.៦៨២.៣២៩.០៩២	១៣.៥៣៦.៣៣៧	១៩.៣៩៦.០៦៣	២.៧១៩.២៦១.៤៩២	១១.០៩៧.២៧៤
ទ្រព្យសកម្មហិរញ្ញវត្ថុលែងទទួលស្គាល់	(១.៥០០.៥៧២.៥៨៥)	(៨.៣៧៤.៨១៩)	(៩.២៣៨.៨២១)	(១.៥១៨.១៨៦.២២៥)	(៦.២០៤.៨២៧)
ការលុបចេញ	(២៣៩.២៥៩)	(៥៨.៤៩៩)	(២០៨.៨១៦)	(៥០៦.៥៧៤)	(២.០៧០)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	២៦៤.៨៨៩
តម្លៃយោងដុលនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២២	៦.២៧២.៨៩១.៦៤៣	៥៨.០២៤.៥៥១	១៨៩.០៥៧.៩០៦	៦.៥២១.៩៧៤.១០០	២៦.៨៥០.៩៦៨
សំវិធានធនលើការខាតបង់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	(២៨.៧៧៤.២០០)	(៨.៥៩៦.៥៣៦)	(៣៥.៨០៣.៥៦៧)	(៧៣.១៧៤.៣០៣)	(៣០១.២៥៩)

មូលបត្រវិនិយោគនៅតម្លៃដករំលស់៖

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប	
	ECL ១២ខែ	ECL អាយុកាល	ECL អាយុកាល	ដុល្លារអាមេរិក	លានរៀល
តម្លៃយោងដុល នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៣	៣៥.៥៣៤.៩៦៦	-	-	៣៥.៥៣៤.៩៦៦	១៤៦.២៩៧
ទ្រព្យសកម្មហិរញ្ញវត្ថុទទួលស្គាល់ថ្មី	៦៤៨.៤១២.១៨៦	-	-	៦៤៨.៤១២.១៨៦	២.៦៦៤.៩៧៤
ទ្រព្យសកម្មហិរញ្ញវត្ថុលែងទទួលស្គាល់	(៣៤៥.៤៩៦.១០៧)	-	-	(៣៤៥.៤៩៦.១០៧)	(១.៤១៩.៩៨៩)
បម្រែបម្រួលនានា	(៥.៣០៦)	-	-	(៥.៣០៦)	(២២)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	(៨.៧០៩)
តម្លៃយោងដុលនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	៣៣៨.៤៤៥.៧៣៩	-	-	៣៣៨.៤៤៥.៧៣៩	១.៣៨២.៥៥១
សំវិធានធនលើការខាតបង់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	(៤២៩.៩៣៤)	-	-	(៤២៩.៩៣៤)	(១.៧៥៦)

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប	
	ECL ១២ខែ	ECL អាយុកាល	ECL អាយុកាល	ដុល្លារអាមេរិក	លានរៀល
តម្លៃយោងដុលនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២	៣៧.៤៥០.៣១០	-	-	៣៧.៤៥០.៣១០	១៥២.៥៧៣
ទ្រព្យសកម្មហិរញ្ញវត្ថុទទួលស្គាល់ថ្មី	១.២២០.៣៨៨	-	-	១.២២០.៣៨៨	៤.៩៨៨
ទ្រព្យសកម្មហិរញ្ញវត្ថុលែងទទួលស្គាល់	(៣.០៨៦.៤២៥)	-	-	(៣.០៨៦.៤២៥)	(១២.៦១៤)
បម្រែបម្រួលនានា	(៤៩.៣០៧)	-	-	(៤៩.៣០៧)	(២០៣)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	១.៥៥៣
តម្លៃយោងដុលនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	៣៥.៥៣៤.៩៦៦	-	-	៣៥.៥៣៤.៩៦៦	១៤៦.២៩៧
សំវិធានធនលើការខាតបង់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	(៥៩២.២១៩)	-	-	(៥៩២.២១៩)	(២.៤៣៨)

ប្រាក់កក់និង គណនីត្រូវទទួលផ្សេងៗនៅតម្លៃដករំលស់៖

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប	
	ECL ១២ខែ	ECL អាយុកាល	ECL អាយុកាល	ដុល្លារអាមេរិក	លានរៀល
តម្លៃយោងដុលនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៣	១៩.១៥២.៣៧២	-	-	១៩.១៥២.៣៧២	៧៨.៨៥០
ទ្រព្យសកម្មហិរញ្ញវត្ថុទទួលស្គាល់ថ្មី	២.៥៦២.៧១០.០៧៤	-	-	២.៥៦២.៧១០.០៧៤	១០.៥៣២.៧៣៨
ទ្រព្យសកម្មហិរញ្ញវត្ថុលែងទទួលស្គាល់	(២.៥៣៩.៤២៨.៨១៧)	-	-	(២.៥៣៩.៤២៨.៨១៧)	(១០.៤៣៧.០៥២)
បម្រែបម្រួលនានា	(៥៥១.៨៩៨)	-	-	(៥៥១.៨៩៨)	(២.២៦៨)
លម្អៀងពីការប្តូររូបិយប័ណ្ណ	២.៣១៩	-	-	២.៣១៩	(១.១៧២)
តម្លៃយោងដុលនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	៤១.៨៨៤.០៥០	-	-	៤១.៨៨៤.០៥០	១៧១.០៩៦
សំវិធានធនលើការខាតបង់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	(២.៤៥១.៦៨៩)	-	-	(២.៤៥១.៦៨៩)	(១០.០១៥)

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប	
	ECL ១២ខែ	ECL អាយុកាល	ECL អាយុកាល	ដុល្លារអាមេរិក	លានរៀល
តម្លៃយោងដុលនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២	១៣.០៨៣.៥៩៨	-	-	១៣.០៨៣.៥៩៨	៥៣.៣០៣
ទ្រព្យសកម្មហិរញ្ញវត្ថុទទួលស្គាល់ថ្មី	៦.៣៦២.២៣១	-	-	៦.៣៦២.២៣១	២៦.០០២
ទ្រព្យសកម្មហិរញ្ញវត្ថុលែងទទួលស្គាល់	(១៦៣.១៧៧)	-	-	(១៦៣.១៧៧)	(៦៦៧)
បម្រែបម្រួលនានា	(១៣០.២៨០)	-	-	(១៣០.២៨០)	(៥៣២)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	៧៤៤
តម្លៃយោងដុលនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	១៩.១៥២.៣៧២	-	-	១៩.១៥២.៣៧២	៧៨.៨៥០
សំវិធានធនលើការខាតបង់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	(១.០៥៧.៣៥៥)	-	-	(១.០៥៧.៣៥៥)	(៤.៣៥៣)

កិច្ចសន្យាឥណទាន និងកិច្ចសន្យាធានាហិរញ្ញវត្ថុនៅតម្លៃដករំលស់៖

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប	
	ECL ១២ខែ	ECL អាយុកាល	ECL អាយុកាល	ដុល្លារអាមេរិក	លានរៀល
តម្លៃយោងដុលនៃកិច្ចសន្យា និងកិច្ចសន្យាធានានៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៣	៣៦៨.៨៧១.៥២៨	១៩.៥៤១	៩.០៩២	៣៦៨.៩០០.១៦១	១.៥១៨.៧៦៣
បម្រែបម្រួលតម្លៃយោងដុល					
ផ្ទេរទៅដំណាក់កាលទី១	២៧.២២៣	(១៩.៥២០)	(៧.៧០៣)	-	-
ផ្ទេរទៅដំណាក់កាលទី២	(៣១៥)	៣១៥	-	-	-
ផ្ទេរទៅដំណាក់កាលទី៣	(១៥៥.៤៤២)	-	១៥៥.៤៤២	-	-
កិច្ចសន្យាឥណទានថ្មី និងកិច្ចសន្យាធានាហិរញ្ញវត្ថុថ្មីទទួលស្គាល់	១២៨.១៦២.៣១៧	-	-	១២៨.១៦២.៣១៧	៥២៦.៧៤៧
កិច្ចសន្យាឥណទាន និងកិច្ចសន្យាធានាហិរញ្ញវត្ថុលែងទទួលស្គាល់	(២៨.១១០.៧៥៣)	(៣៦)	៧១.២៦១	(២៨.០៣៩.៥២៨)	(១១៥.២៤២)

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	ដំណាក់កាលទី១ ECL ១២ខែ	ដំណាក់កាលទី២ ECL អាយុកាល	ដំណាក់កាលទី៣ ECL អាយុកាល	សរុប	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	លានរៀល
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	(១៤.៣១០)
សរុបនៃកិច្ចសន្យា និងកិច្ចសន្យាធានានៅ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	៤៦៨.៧៩៤.៥៥៨	៣០០	២២៨.០៩២	៤៦៩.០២២.៩៥០	១.៩១៥.៩៥៨
សំវិធានធនលើការខាតបង់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	(៥៩០.២៥៩)	-	(៤៥.៤៣៧)	(៦៣៥.៦៩៦)	(២.៥៩៧)

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	ដំណាក់កាលទី១ ECL ១២ខែ	ដំណាក់កាលទី២ ECL អាយុកាល	ដំណាក់កាលទី៣ ECL អាយុកាល	សរុប	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	លានរៀល
តម្លៃយោងដុលនៃកិច្ចសន្យា និងកិច្ចសន្យា ធានានៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២	២៨៧.៤១៦.២៤៧	១៣១	-	២៨៧.៤១៦.៣៧៨	១.១៥០.៥៦៤
បម្រែបម្រួលតម្លៃយោងដុល					
ធ្វើទៅដំណាក់កាលទី១	-	-	-	-	-
ធ្វើទៅដំណាក់កាលទី២	(៧៣.៣៧៣)	៧៣.៣៧៣	-	-	-
ធ្វើទៅដំណាក់កាលទី៣	(៣៧.៣៩២)	(៣០)	៣៧.៤២២	-	-
កិច្ចសន្យាឥណទានថ្មី និងកិច្ចសន្យាធានា ហិរញ្ញវត្ថុថ្មីទទួលស្គាល់	១៣៥.៣១៨.១៩៤	-	-	១៣៥.៣១៨.១៩៤	៥៥៣.០៤៥
កិច្ចសន្យាឥណទាន និងកិច្ចសន្យាធានា ហិរញ្ញវត្ថុលែងទទួលស្គាល់	(៤៨.៧៥២.១៤៨)	(៥៣.៩៣៣)	(២៨.៣៣០)	(៤៨.៨៣៤.៤១១)	(១៩៩.៥៨៦)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	១៤.៧៤០
សរុបនៃកិច្ចសន្យា និងកិច្ចសន្យាធានានៅ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	៣៦៨.៨៧១.៥២៨	១៩.៥៤១	៩.០៩២	៣៦៨.៩០០.១៦១	១.៥១៨.៧៦៣
សំវិធានធនលើការខាតបង់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	(៣៥២.១៩៣)	(២.៤១៧)	(១.៦៧៨)	(៣៥៦.២៨៩)	(១.៤៦៧)

តារាងខាងក្រោមវិភាគលើបម្រែបម្រួលនៃសំវិធានធនការខាតបង់នៃឥណទានផ្តល់ដល់អតិថិជនក្នុងការិយបរិច្ឆេទ។

សំវិធានធនលើការខាតបង់ - ឥណទានផ្តល់ដល់អតិថិជននៅតម្លៃដករំលស់

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	ដំណាក់កាលទី១ ECL ១២ខែ	ដំណាក់កាលទី២ ECL អាយុកាល	ដំណាក់កាលទី៣ ECL អាយុកាល	សរុប	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	លានរៀល
សំវិធានធនលើការខាតបង់ នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៣	២៨.៧៧៤.២០០	៨.៥៩៦.៥៣៦	៣៥.៨០៣.៥៦៧	៧៣.១៧៤.៣០៣	៣០១.២៥៩
បម្រែបម្រួលសំវិធានធនលើការខាតបង់					
ធ្វើទៅដំណាក់កាលទី១	៧.០០២.៤១៥	(១.២១៩.២៨៥)	(៥.៧៨៣.១៣០)	-	-
ធ្វើទៅដំណាក់កាលទី២	(៣២៦.៦៤៣)	១.៤៤១.២៤៩	(១.១១៤.៦០៦)	-	-
ធ្វើទៅដំណាក់កាលទី៣	(១.៣១៦.៥៧៤)	(៤.៥៣១.៦១៥)	៥.៨៤៨.១៤៩	-	-
ការវាស់វែងឡើងវិញនៃសំវិធានធនលើ ការខាតបង់សុទ្ធ (១)	(៥.៥៧៦.៣៦៥)	(១.៨៨៥.០២២)	៣៣.១៦៨.៥២៧	២៥.៧០៧.១៤០	១០៥.៦៥៧

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	ដំណាក់កាលទី១ ECL ១២ខែ	ដំណាក់កាលទី២ ECL អាយុកាល	ដំណាក់កាលទី៣ ECL អាយុកាល		សរុប
ទ្រព្យសកម្មហិរញ្ញវត្ថុទទួលស្គាល់ថ្មី	៤.៤៨៩.២៦៤	១៥២.០៥៦	៤.១៥០.២៧៩	៨.៧៩១.៥៩៩	៣៦.១៣៣
ទ្រព្យសកម្មហិរញ្ញវត្ថុលែងទទួលស្គាល់	(១.៧៧៣.៥០០)	(២.១៣០.០៨៨)	(៥.២៧៧.៦៨៨)	(៩.១៨១.២៧៦)	(៣៧.៧៣៥)
ការលុបចេញ	(៣៤.២០៧)	(២២.១២៩)	(៤២៧.៤៥៦)	(៤៨៣.៧៩២)	(១.៩៨៨)
បម្រែបម្រួលនានា (២)	(៤.០០០.០០០)	-	-	(៤.០០០.០០០)	(១៦.៤៤០)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	(២.៨៦២)
សំវិធានធនលើការខាតបង់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	២៧.២៣៨.៥៩០	៤០១.៧០២	៦៦.៣៦៧.៦៨២	៩៤.០០៧.៩៧៤	៣៨៤.០២៤

- (១) រាប់បញ្ចូលការវាស់វែងឡើងវិញលើវិធានធនលើការខាតបង់ (បន្ទាប់ពីការផ្ទេរ) ដែលបណ្តាលមកពីការផ្លាស់ប្តូរហានិភ័យនិងគុណភាពឥណទាននៃឥណទានដែលមានស្រាប់។
- (២) នេះគឺជាលទ្ធផលនៃការកាត់ត្រាប្រាក់នៃ ECL បន្ថែមរបស់គណៈគ្រប់គ្រងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៣។

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	ដំណាក់កាលទី១ ECL ១២ខែ	ដំណាក់កាលទី២ ECL អាយុកាល	ដំណាក់កាលទី៣ ECL អាយុកាល		សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	លានរៀល
សំវិធានធនលើការខាតបង់ នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២	៣២.០២៧.៤១៨	៤.១១៨.៨៨២	១០.២៦៩.៥១១	៤៦.៤១៥.៨១១	១៨៩.០៩៨
បម្រែបម្រួលសំវិធានធនលើការខាតបង់					
ផ្ទេរទៅដំណាក់កាលទី១	១.១៦៨.៦៧១	(៨៤១.៤២៤)	(៣២៧.២៤៧)	-	-
ផ្ទេរទៅដំណាក់កាលទី២	(១៨៩.០១៧)	២៨៦.៧២១	(៩៧.៧០៤)	-	-
ផ្ទេរទៅដំណាក់កាលទី៣	(៨០៣.១៩១)	(២.០៥៩.៨៥៩)	២.៨៦៣.០៥០	-	-
ការវាស់វែងឡើងវិញនៃសំវិធានធនលើការខាតបង់សុទ្ធ (១)	៦៤៧.០០១	៦.០៤៧.១០៦	២១.១៦៣.៤២៦	២៧.៨៥៧.៥៣៣	១១៣.៨៥៤
ទ្រព្យសកម្មហិរញ្ញវត្ថុទទួលស្គាល់ថ្មី	២.៩៥១.៧៦៦	១.៨១៥.០៧៣	៣.៧៩៨.៩៧៨	៨.៥៦៥.៨១៧	៣៥.០០៤
ទ្រព្យសកម្មហិរញ្ញវត្ថុលែងទទួលស្គាល់	(១.៣០០.៩៦៥)	(៧១៥.៣២០)	(១.៧០៨.១៨៣)	(៣.៧២៤.៤៦៨)	(១៥.២២២)
ការលុបចេញ	(១២៧.៤៨៣)	(៥៤.៦៤៣)	(១៥៨.២៦៤)	(៣៤០.៣៩០)	(១.៣៩១)
បម្រែបម្រួលនានា (២)	(៥.៦០០.០០០)	-	-	(៥.៦០០.០០០)	(២២.៨៨៧)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	២.៧៩៩
សំវិធានធនលើការខាតបង់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	២៨.៧៧៤.២០០	៨.៩៩៦.៥៣៦	៣៥.៨០៣.៥៦៧	៧៣.១៧៤.៣០៣	៣០១.២៥៩

- (១) រាប់បញ្ចូលការវាស់វែងឡើងវិញលើវិធានធនលើការខាតបង់ (បន្ទាប់ពីការផ្ទេរ) ដែលបណ្តាលមកពីការផ្លាស់ប្តូរហានិភ័យនិងគុណភាពឥណទាននៃប្រាក់កម្ចីដែលមានស្រាប់។
- (២) នេះគឺជាលទ្ធផលនៃការកាត់ត្រាប្រាក់នៃ ECL បន្ថែម របស់គណៈគ្រប់គ្រង សម្រាប់ដំណាក់កាលិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។

៣២.១.៤ ការផ្ដោតលើហានិភ័យឥណទាន

ធនាគារបានធ្វើការត្រួតពិនិត្យការផ្ដោតលើ ហានិភ័យឥណទានតាមវិស័យនីមួយៗ។ ការវិភាគការផ្ដោតលើហានិភ័យសមតុល្យនៅធនាគារនានា ឥណទានផ្តល់ដល់អតិថិជន មូលបត្រវិនិយោគ ប្រាក់កក់និងគណនីត្រូវទទួលផ្សេងៗ និងកិច្ចសន្យាធានាហិរញ្ញវត្ថុ ត្រូវបានបង្ហាញនៅក្នុងតារាងដូចខាងក្រោម៖

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	សមតុល្យនៅ	ឥណទានផ្តល់ដល់	មូលបត្រវិនិយោគ	ប្រាក់កក់និង	កិច្ចសន្យាឥណទាន	សរុប	
	ធនាគារនានា	អតិថិជន		គណនី	និងកិច្ចសន្យាធានា		
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ត្រូវទទួលផ្សេងៗ	ហិរញ្ញវត្ថុ	លានរៀល	
តម្លៃយោង	១.៤៧៦.៨២៤.៤២៨	៧.៧៧២.៣៤១.៥១៤	៣៣៨.០១៥.៨០៥	៣៩.៤៣២.៣៦១	(៦៣៥.៦៩៦)	៩.៦២៥.៩៧៨.៤១២	៣៩.៣២២.១២២
ចំនួនទឹកប្រាក់តាម កិច្ចសន្យា	-	-	-	-	៤៦៩.០២២.៩៥០	៤៦៩.០២២.៩៥០	១.៩១៥.៩៥៩
ការផ្ដោតលើហានិភ័យតាមវិស័យ៖							
ការលក់ដុំនិងរាយ	-	៣.៧២៧.៦៩៤.៩៧១	-	-	២៦៤.៤៥២.៣៤១	៣.៩៩២.១៤៧.៣១២	១៦.៣០៧.៩២២
ស្ថាប័នហិរញ្ញវត្ថុ	១.៤៧៦.៨២៤.៤២៨	១៧១.០១៥.៩៥៦	២៨៧.៥៤១.០២៧	២៦.០៦៩.២០២	១.៣១២.៤៤៩	១.៩៦២.៧៦៣.០៦២	៨.០១៧.៨៨៨
សេវាកម្ម	-	១.១៣០.១១៤.៣២១	-	-	៤៦.៣៧៨.៤៣៨	១.១៧៦.៤៩២.៧៥៩	៤.៨០៥.៩៧៣
ការជួលអចលនទ្រព្យ	-	៨៨៧.៣៦៥.៨៣៦	-	៦.៦១៧.៤៥៦	១០.២៧១.១៥៣	៩០៤.២៥៤.៤៤៥	៣.៦៩៣.៨៧៩
ប្រតិបត្តិការសំណង់ និង អចលនទ្រព្យ	-	៧១៨.៧៩២.៥៧០	១១.០២៤.១៥៦	-	៧៣.០០៩.២៦៣	៨០២.៨២៥.៩៨៩	៣.២៧៩.៥៤៤
ឧស្សាហកម្ម	-	៤៩១.៩៦១.២០០	-	-	៤៤.៥៩២.៤០៧	៥៣៦.៥៥៣.៦០៧	២.១៩១.៨២១
កសិកម្ម	-	៤២៤.៧៦៧.៤៣៣	-	-	២.៧៧៥.៤៣៣	៤២៧.៥៤២.៨៦៦	១.៧៤៦.៥១៣
បុគ្គល	-	២២០.៦២៩.២២៧	-	៦.៧៤៥.៧០៣	២៥.៥៩៥.៧៧០	២៥២.៩៧០.៧០០	១.០៣៣.៣៨៥
ផ្សេងៗ	-	-	៣៩.៤៥០.៦២២	-	-	៣៩.៤៥០.៦២២	១៦១.១៥៦
	១.៤៧៦.៨២៤.៤២៨	៧.៧៧២.៣៤១.៥១៤	៣៣៨.០១៥.៨០៥	៣៩.៤៣២.៣៦១	៤៦៨.៣៨៧.២៥៤	១០.០៩៥.០០១.៣៦២	៤១.២៣៨.០៨១

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	សមតុល្យនៅ	ឥណទានផ្តល់ដល់	មូលបត្រវិនិយោគ	ប្រាក់កក់និង	កិច្ចសន្យាឥណទាន	សរុប	
	ធនាគារនានា	អតិថិជន		គណនីត្រូវទទួល	និងកិច្ចសន្យាធានា		
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ផ្សេងៗ	ហិរញ្ញវត្ថុ	លានរៀល	
តម្លៃយោង	៤៨៣.០៧០.៤៧៣	៦.៤៤៨.៧៩៩.៧៩៧	៣៤.៩៤២.៧៤៧	១៨.០៩៥.០១៧	(៣៥៦.២៨៨)	៦.៩៨៤.៥៥១.៧៤៤	២៨.៧៥៥.៤០០
ចំនួនទឹកប្រាក់តាមកិច្ចសន្យា	-	-	-	-	៣៦៨.៩០០.១៦១	៣៦៨.៩០០.១៦១	១.៥១៨.៧៦២
ការផ្ដោតលើហានិភ័យតាមវិស័យ៖							
ការលក់ដុំនិងរាយ	-	៣.១១២.៤១៤.១៣២	-	-	១៩៧.២៧៨.៧៥២	៣.៣១០.០៩២.៨៨៤	១៣.៦២៧.៦៥២
សេវាកម្ម	-	៩៧៤.៧៧៥.០៦៧	-	-	៤៧.១៧០.០៦៣	១.០២១.៩៤៥.១៣០	៤.២០៧.៣៨៨
ការជួលអចលនទ្រព្យ	-	៧៨១.៤៥៦.២២៤	-	៥.៤៨៦.៩៣៧	៥.៩៩៥.៥៤៩	៧៩២.៩៣៨.៧១០	៣.២៦៤.៥២៩
ប្រតិបត្តិការសំណង់ និង អចលនទ្រព្យ	-	៦៣៤.៣៨៣.១៣០	២៩.៤៩៥.០៨០	-	៦៥.៨៨៧.៧៤៣	៧២៩.៧៦៥.៩៥៣	៣.០០៤.៤៤៦
ស្ថាប័នហិរញ្ញវត្ថុ	៤៨៣.០៧០.៤៧៣	៤៨.៩៣៥.៣៤០	៤.២៥០.៧១០	១១.៤៧០.១៧១	៦១៤.៦៨៩	៥៤៨.៣៤១.៣៨៣	២.២៥៧.៥២១
ឧស្សាហកម្ម	-	៣៦៨.៧៤២.២៧១	-	-	៣៤.៤២៥.៦៦៥	៤០៣.១៦៧.៩៣៦	១.៦៥៩.៨៤២

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	សមតុល្យនៅ ធនាគារនានា	ឥណទានផ្តល់ដល់ អតិថិជន	មូលបត្រវិនិយោគ	ប្រាក់កក់និង គណនីត្រូវទទួល ផ្សេងៗ	កិច្ចសន្យាឥណទាន និងកិច្ចសន្យាធានា ហិរញ្ញវត្ថុ	សរុប
កសិកម្ម	-	៣៤៦.៨៧២.២១២	-	-	៣.៦៤៩.៤៧០	៣៥០.៥២១.៦៨២
បុគ្គល	-	១៨០.៨២១.៤២១	-	១.១៣៧.៩០៩	១៣.៥២១.៩៤២	៨០៤.៧៩៦
ផ្សេងៗ	-	-	១.១៩៦.៩៥៧	-	-	១.១៩៦.៩៥៧
	៤៨៣.០៧០.៤៧៣	៦.៤៤៨.៧៩៩.៧៩៧	៣៤.៩៤២.៧៤៧	១៨.០៩៥.០១៧	៣៦៨.៥៤៣.៨៧៣	៧.៣៥៣.៤៥១.៩០៧
						៣០.២៧៤.១៦០

៣២.២. ហានិភ័យសន្ទនីយភាព

ហានិភ័យសន្ទនីយភាព សំដៅទៅលើហានិភ័យដែលធនាគារ មិនមានធនធានហិរញ្ញវត្ថុគ្រប់គ្រាន់ ក្នុងការបំពេញកាតព្វកិច្ច ឬនឹងត្រូវធ្វើដោយចំណាយហួសកម្រិត។ ហានិភ័យសន្ទនីយភាពកើតឡើង ពីភាពមិនត្រូវគ្នានៃកាលកំណត់ និងបរិមាណរហូរសាច់ប្រាក់ ដែលមានជាប់ជាមួយប្រតិបត្តិការរបស់ធនាគារទាំងអស់និងអាចរងផលប៉ះពាល់ពីព្រឹត្តិការណ៍ជាក់លាក់របស់ធនាគារ និងទីផ្សារជាទូទៅ។

៣២.២.១ ការគ្រប់គ្រងហានិភ័យសន្ទនីយភាព

ក្រុមប្រឹក្សាភិបាលរបស់ធនាគារកំណត់យុទ្ធសាស្ត្រ របស់ធនាគារក្នុងការគ្រប់គ្រង ហានិភ័យសន្ទនីយភាព និង ការប្រតិបត្តិការ គ្រប់គ្រងដោយ គណៈកម្មាធិការគ្រប់គ្រងហានិភ័យ (ហៅកាត់ថា “BRMC”)។ BRMC អនុម័តលើគោលការណ៍សន្ទនីយភាពរបស់ធនាគារ ដែលបង្កើត ឡើងដោយអគ្គនាយកដ្ឋានគ្រប់គ្រងហានិភ័យ និងត្រូវបានទទួលស្គាល់ដោយគណៈកម្មាធិការគ្រប់គ្រង ទ្រព្យសកម្ម និងបំណុល (ហៅកាត់ថា“ALCO”)។ នាយកដ្ឋានតេស្តភាព គ្រប់គ្រងស្ថានភាពសន្ទនីយភាពរបស់ធនាគារជារៀងរាល់ថ្ងៃ ហើយពិនិត្យរបាយការណ៍ប្រចាំថ្ងៃដែលគ្របដណ្តប់លើ ចរន្ត សាច់ប្រាក់របស់ការិយាល័យកណ្តាល និងសាខា។ របាយការណ៍សង្ខេបដែលរួមបញ្ចូលកាតព្វកិច្ចទាំងឡាយ និងការចាត់វិធានការដោះស្រាយត្រូវ បានរាយការណ៍យ៉ាងទៀងទាត់ទៅកាន់ ALCO។

វិធីសាស្ត្ររបស់ធនាគារក្នុងការគ្រប់គ្រងសន្ទនីយភាពគឺដើម្បីធានាឱ្យបានតាមដែលអាចធ្វើទៅបានថា នឹងមានសន្ទនីយភាពគ្រប់គ្រាន់ ដើម្បីបំពេញបំណុលរបស់ខ្លួននៅពេលដល់កំណត់ ទាំងក្នុង លក្ខខណ្ឌធម្មតា និងស្ថានភាពតានតឹង ដោយមិនមានការខាតបង់ដែលមិនអាចទទួលយកបាន ឬប្រថុយនឹងការខូចខាតដល់កេរ្តិ៍ឈ្មោះរបស់ធនាគារ។ ធាតុ សំខាន់ៗនៃយុទ្ធសាស្ត្រសន្ទនីយភាព របស់ធនាគារមានដូចខាងក្រោម៖

- រក្សានូវមូលដ្ឋានហិរញ្ញប្បទានចម្រុះដែលរួមមានប្រាក់បញ្ញើរបស់អតិថិជន(ទាំងបុគ្គលនិង សហគ្រាស) និងរក្សាហ្វូស៊ីលីយ៉ែថាភាព។
- អនុវត្តនូវសំណុំតម្រូវសកម្ម ដែលមានសន្ទនីយភាពខ្ពស់ដែលចម្រុះដោយរូបិយប័ណ្ណ និងកាលកំណត់។
- តាមដាននូវភាពមិនស៊ីគ្នានៃកាលកំណត់របស់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុរបស់ធនាគារ និងវិសាលភាពដែលទ្រព្យសកម្មរបស់ធនាគារត្រូវបានជាប់បន្ទុក និងដែលមិនអាចយក ទៅទ្រើជាវត្ថុបញ្ចាំ ដើម្បីទទួលបានហិរញ្ញប្បទានបាន។
- ធ្វើស្រួលសេរីស្ថានភាពសន្ទនីយភាពរបស់ធនាគារធៀបនឹងហានិភ័យផ្សេងៗ និងព្រឹត្តិការណ៍ជាក់លាក់របស់ប្រទេស។
- កាត់បន្ថយនូវការបាត់បង់ចំណូលពីសន្ទនីយភាពដែលមិនបានប្រើ។

នាយកដ្ឋានតេស្តភាពទទួលបានព័ត៌មានពីផ្នែកអាជីវកម្មដទៃទៀត ទាក់ទងនឹងសន្ទនីយភាពនៃទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ និងព័ត៌មានលម្អិតនៃរហូរសាច់ប្រាក់រំពឹងទុកផ្សេងទៀត ដែលបានពីការព្យាករណ៍អាជីវកម្មនាពេលអនាគត។ បន្ទាប់មកនាយកដ្ឋានតេស្តភាពបានរក្សានូវសំណុំតម្រូវសាច់ប្រាក់រយៈពេលខ្លី ដែលកាត់ច្រើនជាហ្វូស៊ីលីយ៉ែអន្តរធានារដ្ឋធានាសាច់ប្រាក់ គ្រប់គ្រាន់ត្រូវបានរក្សាទុកនៅក្នុងធនាគារទាំងមូល។ តម្រូវការសន្ទនីយភាពរបស់សាខា ត្រូវបានបំពេញតាមរយៈមូលនិធិពីនាយកដ្ឋានតេស្តភាព ដើម្បីជួយសម្រួលដល់ការប្រែប្រួលរយៈពេល ខ្លី និងការផ្តល់មូលនិធិរយៈពេលវែង ដើម្បីដោះស្រាយតម្រូវការសាច់ប្រាក់ដែលគ្រោងទុកណាមួយ។

នាយកដ្ឋានហិរញ្ញវត្ថុតាមដានជាប្រចាំខែ នូវការអនុលោមតាមដែនកំណត់បទប្បញ្ញត្តិច្បាប់។

ការធ្វើស្រួលសេរីសន្ទនីយភាពជាទៀងទាត់ ត្រូវបានធ្វើឡើងដោយនាយកដ្ឋានគ្រប់គ្រងហានិភ័យ នៅក្រោមទិដ្ឋភាពផ្សេងៗ ដែលគ្របដណ្តប់ទាំងលក្ខខណ្ឌជាប្រវត្តិសាស្ត្រនៃការដកប្រាក់របស់ អ្នកដាក់ប្រាក់បញ្ញើ ដើម្បីតេស្តលើអនុលោមភាពនៃការតម្រូវដោយច្បាប់ និង រដ្ឋាសហនិយមក្រោមលក្ខខណ្ឌដ៏តឹងតែង។ នាយកដ្ឋានគ្រប់គ្រងហានិភ័យ ត្រូវធ្វើការបង្ហាញអំពីលទ្ធផលនៃការធ្វើ ស្រួលសេរី និងអនុសាសន៍ ពាក់ព័ន្ធនៅ BRMC ជារៀងរាល់ត្រីមាស និងតាមកាលកំណត់។

៣២.២.២ ការប៉ះពាល់ពីហានិភ័យសន្ទនីយភាព

ឧបករណ៍ម៉ាទ្រីសសំខាន់ ដែលធនាគារប្រើប្រាស់សម្រាប់គ្រប់គ្រងហានិភ័យសន្ទនីយភាពគឺ អនុបាតគ្របខ័ណ្ឌហានិភ័យសន្ទនីយភាព។ អនុបាតនេះឆ្លុះបញ្ចាំងអំពីរហូរចូលសាច់ប្រាក់ (រួមមាន ឥណទានដែលត្រូវប្រមូលសមតុល្យនៅធនាគារនានា) រហូរចេញសាច់ប្រាក់ក្នុងកំឡុង៣០ថ្ងៃ (រួមមានទឹកប្រាក់ដែលត្រូវទូទាត់ទៅឲ្យអ្នកផ្តល់ កម្ចី ប្រាក់បញ្ញើពីគ្រឹះស្ថានហិរញ្ញវត្ថុ និងក្រុមហ៊ុន សាជីវកម្ម) និងប្រាក់បញ្ញើរយដែលត្រូវបានរំកត់ម្រូវ ព្រមទាំងបរិមាណទ្រព្យសកម្មសន្ទនីយភាពដែលអាចទទួលយកបាន (សាច់ប្រាក់ក្នុងដៃ គណនីចរន្ត និងទុនបម្រុងកាតព្វកិច្ចនៅធនាគារ ជាតិនៃកម្ពុជា)។

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២
នាចុងឆ្នាំ	១៣៣,០៥%	១២៧,៧៩%

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២

ជាមធ្យមសម្រាប់ឆ្នាំ	១២៧,៧១%	១៣២,៤០%
អតិបរមាសម្រាប់ឆ្នាំ	១៣៤,៩៨%	១៤៩,៨៩%
អប្បបរមាសម្រាប់ឆ្នាំ	១១១,៤១%	១១៧,២២%

៣២.២.៣ ការវិភាគតាមអាយុកាលនៃបំណុលហិរញ្ញវត្ថុ និងទ្រព្យសកម្មហិរញ្ញវត្ថុ

តារាងខាងក្រោមបង្ហាញពីអាយុកាលទៅតាមកិច្ចសន្យាជាក់ស្តែងដែលនៅសល់ នៃទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុរបស់ធនាគារ។ ផលបូកនៃសមតុល្យដែលបានបង្ហាញនៅក្នុងការវិភាគតាមអាយុកាលមិនអាច ផ្គុំផ្គងជាមួយនឹងតម្លៃយោងនៃទ្រព្យសកម្ម និងបំណុលដូចដែលបានបង្ហាញនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុឡើយ។ នេះដោយសារតែការវិភាគតាមអាយុកាល រួមបញ្ចូលវិហារសាច់ប្រាក់ទាំងអស់ដែលទាក់ទងនឹងប្រាក់ដើម ដោយផ្អែកលើមូលដ្ឋានមិនធ្វើអប្បបរមា។ ចំនួនទឹកប្រាក់សម្រាប់កិច្ចសន្យាឥណទាន និងកិច្ចសន្យាធានាហិរញ្ញវត្ថុ គឺជាចំនួនអតិបរិមាដែលអាចត្រូវបានដកចេញក្រោមកិច្ចសន្យាឥណទាន ឬត្រូវបានអនុវត្តក្រោមកិច្ចសន្យាធានាហិរញ្ញវត្ថុដែលរួមបញ្ចូលទាំងរយៈពេលដំបូងដែល កិច្ចសន្យាទាំងនេះត្រូវបានទូទាត់។ វិហារសាច់ប្រាក់មិនធ្វើអប្បបរមាជាបំណុលដែលស្ថិតនៅក្រោម កិច្ចសន្យាធានាហិរញ្ញវត្ថុ និងកិច្ចសន្យាប្រហាក់ប្រហែល ដោយបែងចែកផ្អែកលើកាលបរិច្ឆេទដំបូងដែលគេអាចត្រូវបានអនុវត្ត។

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	តម្លៃយោង	តម្លៃដុលរំហូរចូល/ (រំហូរចេញ)	រហូតដល់ ១ខែ				មិនមាន អាយុកាល ច្បាស់លាស់	
			> ១- ៣ ខែ	> ៣ - ១២ ខែ	> ១- ៥ ឆ្នាំ	លើសពី ៥ ឆ្នាំ		
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ទ្រព្យសកម្មហិរញ្ញវត្ថុតាមប្រភេទ								
ទ្រព្យសកម្មមិនមែននិស្សន្ទ								
សាច់ប្រាក់ក្នុងដៃ	៤៧៤.៨៥៧.៧៧៣	៤៧៤.៨៥៧.៧៧៣	៤៧៤.៨៥៧.៧៧៣	-	-	-	-	-
សមតុល្យនៅ ធនាគារជាតិ នៃកម្ពុជា	១.១៤៤.៦១០.១៨៧	១.១៤៥.៦៦០.១៦៥	២៤៧.១៤១.៤៩៤	២៥.១៣១.៦៣៨	១៤៥.៦៣៧.៦៤៥	-	-	៧២៧.៧៤៩.៣៨៨
សមតុល្យនៅ ធនាគារនានា	១.៤៧៦.៨២៤.៤២៨	១.៤៩៩.១៤៣.១៣៧	៦៩៩.០១២.០៤៨	២៦៦.៣៤១.៩១៨	៥៣៣.៧៨៩.១៧១	-	-	-
ឥណទានផ្តល់ ដល់អតិថិជន	៧.៧៧២.៣៤១.៥១៤	១០.២៨៣.១២៨.៧៨៩	២៥៤.១១៤.២៤៤	៤៦៩.៩៨៥.៥១២	១.៨២៩.០៣១.៧៨៨	៤.៨០៥.៣០៤.០៤៤	២.៩២៤.៦៩៣.២០១	-
មូលបត្រ វិនិយោគ	៣៣៨.០១៥.៨០៥	៣៤៦.៥១០.៤៨០	-	១៣៩.៩៥៥.៧០៩	២០៦.៥៥៤.៧៧១	-	-	-
ទ្រព្យសកម្ម ផ្សេងៗ	៦៣.៨៤៣.០៧២	៦៣.៨៤៣.០៧២	៣៩.០៣១.៩៩៣	៧៨.៥៤០	១៧៦.៤៧៦	២.៩៩៤.២៤៦	៣.៤២៨.៥៤២	១៨.១៣៣.២៧៥
សមមូលជាដុល្លារ អាមេរិក	១១.២៧០.៤៩២.៧៧៩	១៣.៨១៣.១៤៣.៤១៦	១.៧១៤.១៥៧.៥៥២	៩០១.៤៩៣.៣១៧	២.៧១៥.១៨៩.៨៥១	៤.៨០៨.២៩៨.២៩០	២.៩២៨.១២១.៧៤៣	៧៤៥.៨៨២.៦៦៣
សមមូលជាលាន រៀល	៤៦.០៣៩.៩៦៣	៥៦.៤២៦.៦៩៣	៧.០០២.៣៣៥	៣.៦៨២.៦០០	១១.០៩១.៥៥១	១៩.៦៤១.៨៩៩	១១.៩៦១.៣៧៧	៣.០៤៦.៩៣១

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	តម្លៃយោង	តម្លៃដុលរំហូរចូល/ (រំហូរចេញ)		រហូតដល់ ១ខែ	> ១- ៣ ខែ	> ៣ - ១២ ខែ	> ១- ៥ ឆ្នាំ	លើសពី ៥ ឆ្នាំ	មិនមាន
		ដុល្លារអាមេរិក	ដុល្លារអាមេរិក						ច្បាប់លាស់
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
បំណុលហិរញ្ញវត្ថុតាមប្រភេទ									
បំណុល មិនមែននិស្សន្ទ									
ប្រាក់បញ្ញើរបស់ ធនាគារ និងគ្រឹះស្ថាន ហិរញ្ញវត្ថុផ្សេងៗ	(២០៦.៤០២.០០៩)	(២១៣.៥៨៧.៨៩៥)	(១៤០.៨៧៣.៧១៨)	(៥.៥៩៨.៥១៧)	(៤៧.៩២៧.០៤៦)	(១៩.១៨៨.៦១៤)	-	-	-
ប្រាក់បញ្ញើរបស់ អតិថិជន	(៩.០២៦.៣០៤.៧៦៩)	(៩.២១៤.៧៥២.៧៩១)	(៦.៤៥៨.៥៤៦.២៨៤)	(៥៦០.៤៥១.៤៥៨)	(១.៩៣៦.០១៧.៨៨៥)	(២៥៩.៧៣៧.១៦៤)	-	-	-
ប្រាក់កម្ចី	(១៤៦.៤១៦.៩៦៣)	(១៤៩.៩៩៩.៦៦៣)	(៥២.១២៨.៩៩៣)	(៣៩.០៤៥.៧០៣)	(៥១.៤៩៤.៣៧៥)	(៣.៦៤៤.១១៨)	(៣.២៨៦.៤៧៤)	-	-
អនុបំណុល	(៩៦.០៥៣.៣៧២)	(១១៩.៥០២.៦២៩)	-	-	(៦.២៤៦.២១៤)	(១១៣.២៥៦.៤១៥)	-	-	-
បំណុលភតិសន្យា	(៦៩.០៥៣.៤៣៤)	(៨៤.៥៣៣.៧២៨)	(១.១៨៧.៩២៧)	(២.៣៦១.៧២៥)	(១០.៤០៤.៣០៩)	(៤១.៧៩៩.៤១៩)	(២៨.៧៨០.៣៤៨)	-	-
បំណុលផ្សេងៗ	(៨៤.៦៣១.៨៨៨)	(៨៤.៦៣១.៨៨៨)	-	(៣៧.៤៦៣.៧៥២)	(៤៦.៣១៦.៨៤៥)	(៤១០.២៨៥)	(៤៤០.៩៦៦)	-	-
	(៩.៦២៨.៨៦២.៣៩៥)	(៩.៨៦៦.៦០៨.៥៥៤)	(៦.៦៥២.៧៣៦.៩២២)	(៦៤៤.៩២១.១៥៥)	(២.០៩៨.៤០៦.៦៧៤)	(៤៣៨.០៣៦.០១៥)	(៣២.៥០៧.៧៨៨)	-	-
កិច្ចសន្យាឥណទាននិង កិច្ចសន្យាធានាហិរញ្ញវត្ថុ	-	(៤៦៩.០២២.៩៥០)	(៤០.៥០១.៧៥៩)	(៧១.១១០.០៥១)	(៣២៤.៤៩៥.២១០)	(៣២.៩១៥.៩៣០)	-	-	-
សមមូលជាដុល្លារអាមេរិក	(៩.៦២៨.៨៦២.៣៩៥)	(១០.៣៣៥.៦៣១.៥០៤)	(៦.៦៩៣.២៣៨.៦៨១)	(៧១៦.០៣១.២០៦)	(២.៤២២.៩០១.៨៨៤)	(៤៧០.៩៥១.៩៤៥)	(៣២.៥០៧.៧៨៨)	-	-
សមមូលជាលានរៀល	(៣៩.៣៣៣.៩០៣)	(៤២.២២១.០៥៤)	(២៧.៣៤១.៨៨០)	(២.៩២៤.៩៨៧)	(៩.៨៩៧.៥៥៤)	(១.៩២៣.៨៣៩)	(១៣២.៧៩៤)	-	-

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	តម្លៃយោង	តម្លៃដុលរំហូរចូល/ (រំហូរចេញ)		រហូតដល់ ១ខែ	> ១- ៣ ខែ	> ៣ - ១២ ខែ	> ១- ៥ ឆ្នាំ	លើសពី ៥ ឆ្នាំ	មិនមាន
		ដុល្លារអាមេរិក	ដុល្លារអាមេរិក						ច្បាប់លាស់
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ទ្រព្យសកម្មហិរញ្ញវត្ថុតាមប្រភេទ									
ទ្រព្យសកម្មមិនមែននិស្សន្ទ									
សាច់ប្រាក់ក្នុងដៃ	៤៦១.៨៧៤.០៦៩	៤៦១.៨៧៤.០៦៩	៤៦១.៨៧៤.០៦៩	-	-	-	-	-	-
សមតុល្យនៅ ធនាគារជាតិនៃកម្ពុជា	១.៣៨៤.២១៣.០៤៧	១.៣៩៣.១៧៥.៤១៤	២០២.៥១១.៧៦៦	១៦០.៨០៥.៨៤៦	៤៧០.២៥៧.៩៦០	-	-	៥៥៩.៥៩៩.៨៤២	-
សមតុល្យនៅ ធនាគារ នានា	៤៨៣.០៧០.៤៧៣	៤៩៥.៣១២.៩៨៩	១០១.៣៨៥.៩៦៨	៤៥.៥៩៦.៦២៩	៣៤៨.៣៣០.៣៩២	-	-	-	-
ឥណទានផ្តល់ដល់ អតិថិជន	៦.៤៤៨.៧៩៩.៧៩៧	៩.៤៧៩.១៩៧.០៧១	២៦៣.១២២.៩៤២	៥៣៤.៣៧២.៥២៦	២.២២៥.៥១១.៨៨៤	៤.០៩៥.៩៤៥.៨២១	២.៣៦០.២៤៣.៨៩៨	-	-
មូលបត្រវិនិយោគ	៣៤.៩៤២.៧៤៧	៣៧.១៧២.៥២២	-	-	៩៩០.៤៩១	៣៦.១៨២.០៣១	-	-	-
ទ្រព្យសកម្មផ្សេងៗ	៥០.៣១៩.៨៤២	៥០.៣១៩.៨៤២	៣២.២៤៩.៦៥៣	១៨.៩៦០	១៤៩.៩៩៣	២.១៨២.៤២៤	៤.២៤៦.៧៥០	១១.៤៧២.១០២	-
សមមូលជាដុល្លារអាមេរិក	៨.៨៦៣.២១៩.៩៧៥	១១.៩១៧.០៥១.៩០៧	១.០៦១.១៤៤.៣៩៨	៧៤០.៧៩៣.៩៦១	៣.០៤៥.២៤០.៦៨០	៤.១៣៤.៣១០.២៧៦	២.៣៦៤.៤៩០.៦៤៨	៥៧១.០៧១.៩៤៤	-
សមមូលជាលានរៀល	៣៦.៤៨៩.៨៧៧	៤៩.០៦២.៥០៣	៤.៣៦៨.៧៣២	៣.០៤៩.៨៤៩	១២.៥៣៧.២៥៦	១៧.០២០.៩៥៥	៩.៧៣៤.៦០៨	២.៣៥១.១០៣	-

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	តម្លៃយោង	តម្លៃដុលរហូរចូល/ (រហូរចេញ)					លើសពី ៥ ឆ្នាំ	មិនមាន អាយុកាល ច្បាស់លាស់
		រហូតដល់ ១ខែ	> ១- ៣ ខែ	> ៣ - ១២ ខែ	> ១- ៥ ឆ្នាំ	លើសពី ៥ ឆ្នាំ		
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
បំណុលហិរញ្ញវត្ថុតាមប្រភេទ								
បំណុល មិនមែននិស្សន្ទ								
ប្រាក់បញ្ញើរបស់ ធនាគារ និងគ្រឹះស្ថាន ហិរញ្ញវត្ថុផ្សេងៗ	(១៤២.៦៦២.០៨១)	(១៤៩.៦៥៩.០២៩)	(៤៤.៧៨៦.៥៩៦)	(៥.៣៦៤.៧៧៥)	(៨២.២៨៩.៦១១)	(១៤.៩៧៨.៣១៩)	(២.២៣៩.៧២៨)	-
ប្រាក់បញ្ញើរបស់ អតិថិជន	(៧.២១០.៩៥៣.៦១៤)	(៧.៣០៥.៤៣៤.៤៦៤)	(៥.៥៣៧.៣៧៩.២៥៤)	(២៨៤.១០៣.៦១៥)	(១.៣៤៩.៩៤៨.៥១៧)	(១៣៤.០០៣.០៧៨)	-	-
ប្រាក់កម្ចី	(៦៨.៣៥៨.៣៦៨)	(៧១.៨៤២.០១៨)	(៨.៩០៣.០២០)	(១៩.១៤២.៤០០)	(៣៧.៣២៣.១១៤)	(១.២៣២.៦៥២)	(៥.២៤០.៨៣២)	-
អនុបំណុល	(១២១.០៤៥.៣៩៧)	(១៥៥.៧៤១.៦០០)	-	-	(៣.១០២.៧២១)	(៨៣.២៣៨.២៣០)	(៦៩.៤០០.៦៤៩)	-
បំណុលភតិសន្យា	(៦០.៤១១.៨៨៣)	(៧៣.៣៦៧.៦០៦)	(៩៩៤.៩៩៦)	(១.៩៤៦.៨៧១)	(៨.៧៧៦.៥៦៤)	(៣៧.៣៩២.០៦៦)	(២៤.២៥៧.១០៨)	-
បំណុលផ្សេងៗ	(៥៤.៦៥៤.៨៤១)	(៥៤.៦៥៤.៨៤១)	-	(២៩.៦៧០.៧៦៨)	(១៤.៣៧៧.៧១៧)	(១០.២០៨.១១៩)	(៣៩៨.២៣៧)	-
	(៧.៦៥៨.០៨៦.១៨៤)	(៧.៨១០.៦៩៩.៥៥៨)	(៥.៥៩២.០៦៣.៨៦៦)	(៣៤០.២២៨.៤២៩)	(១.៤៩៥.៨១៨.២៤៤)	(២៨១.០៥២.៤៦៤)	(១០១.៥៣៦.៥៥៤)	-
កិច្ចសន្យាឥណទាននិង កិច្ចសន្យាធានាហិរញ្ញវត្ថុ	-	(៣៦៨.៩០០.១៦១)	(៣០.៣២១.៨២៧)	(៥៨.៤៤៧.៧៤៧)	(២៥៧.៣៩៧.៨២៩)	(២២.៧២០.២៥៨)	(១២.៥០០)	-
សមមូលជាដុល្លារអាមេរិក	(៧.៦៥៨.០៨៦.១៨៤)	(៨.១៧៩.៥៩៩.៧១៩)	(៥.៦២២.៣៨៥.៦៩៣)	(៣៩៨.៦៧៦.១៧៦)	(១.៧៥៣.២១៦.០៧៣)	(៣០៣.៧៧២.៧២២)	(១០១.៥៤៩.០៥៤)	-
សមមូលជាលានរៀល	(៣១.៥២៨.៣៤១)	(៣៣.៦៧៥.៤១៣)	(២៣.១៤៧.៣៦២)	(១.៦៤១.៣៥០)	(៧.២១៧.៩៩១)	(១.២៥០.៦៣២)	(៤១៨.០៧៧)	-

ចំនួនទឹកប្រាក់ក្នុងតារាងខាងលើត្រូវបានចងក្រងដូចខាងក្រោម៖

ប្រភេទនៃឧបករណ៍ហិរញ្ញវត្ថុ	វិធានដែលបរិមាណត្រូវបានចងក្រង
ទ្រព្យសកម្មហិរញ្ញវត្ថុ	រហូរសាច់ប្រាក់ពុំបានអប្បបរមា ដែលរួមបញ្ចូលនូវ ការប្រាក់ប៉ាន់ស្មានដែលត្រូវទូទាត់
បំណុលហិរញ្ញវត្ថុ	រហូរសាច់ប្រាក់ពុំបានអប្បបរមា ដែលរួមបញ្ចូលនូវ ការប្រាក់ប៉ាន់ស្មានដែលត្រូវទូទាត់
កិច្ចសន្យាឥណទាននិងកិច្ចសន្យាធានាហិរញ្ញវត្ថុ	តាមអាយុកាលនៃកិច្ចសន្យាដែលនឹងកើតមានយ៉ាងឆាប់បំផុត

ភាពមិនស្មើគ្នាដ៏ធំនៃកាលកំណត់ និងបរិមាណរហូរសាច់ប្រាក់ ក្នុងរយៈពេលមួយខែ កើតឡើងពីប្រាក់បញ្ញើរបស់អតិថិជន ក្រោមគណនីចរន្ត និងគណនីសន្សំ។ រួមជាមួយនឹងភាពដ៏រឹងមាំរបស់ធនាគារ ប្រាក់បញ្ញើអាចត្រូវបានរក្សាទុក និងកើនឡើងជាបន្តបន្ទាប់ ដើម្បីរក្សានូវស្ថានភាពសន្តិសុខរបស់ធនាគារ។

ជាផ្នែកមួយនៃការគ្រប់គ្រងហានិភ័យសន្តិសុខភាពដែលកើតចេញពីបំណុលហិរញ្ញវត្ថុ ធនាគារមានទ្រព្យសកម្មដែលអាចប្តូរជាសាច់ប្រាក់ងាយស្រួលបាន រួមមានសាច់ប្រាក់ និងសាច់ប្រាក់សមមូល ដែលមានភាពងាយស្រួល ក្នុងការបំពេញតាមការតម្រូវ។ លើសពីនេះទៀត ធនាគារបានចុះកិច្ចព្រមព្រៀងលើកម្រិតឥណទានជាមួយធនាគារ ផ្សេងទៀត និងអាចទទួលបានការគាំទ្រហិរញ្ញវត្ថុបន្ថែម ពីធនាគារជាតិកាណាដា ដែលជាធនាគារមេ។

តារាងខាងក្រោមបង្ហាញអំពីទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុដែលមិនមែនជានិស្សន្ទ ដែលរំពឹងថានឹងអាចទទួលបានមកវិញ ឬនិងត្រូវទូទាត់តិចជាង ១២ ខែបន្ទាប់ពីចុងការិយបរិច្ឆេទ៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ទ្រព្យសកម្មហិរញ្ញវត្ថុ				
សាច់ប្រាក់ក្នុងដៃ	៤៧៤.៨៥៧.៧៧៣	១.៩៣៩.៧៩៤	៤៦១.៨៧៤.០៦៩	១.៩០១.៥៣៦
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	១.០៣៤.៦១០.១៨៧	៤.២២៦.៣៨៣	១.៣១៨.២១៣.០៤៧	៥.៤២៧.០៨៣
សមតុល្យនៅធនាគារនានា	១.៤៧៦.៨២៤.៤២៨	៦.០៣២.៨២៨	៤៨៣.០៧០.៤៧៣	១.៩៨៨.៨០១
ឥណទានផ្តល់ដល់អតិថិជន	២.០៤៤.៨១៩.៥៨២	៨.៣៥៣.០៨៨	១.៦៨៤.៨៥៧.៦៤៤	៦.៩៣៦.៥៥៩
មូលបត្រវិនិយោគ	៣៣៨.០១៥.៨០៥	១.៣៨០.៧៩៥	១.០០៤.៨៧៥	៤.១៣៧
ទ្រព្យសកម្មផ្សេងៗ	៥៧.៤២០.២៨៤	២៣៤.៥៦១	៤៣.៨៩០.៦៦៨	១៨០.៦៩៨
	៥.៤២៦.៥៤៨.០៥៩	២២.១៦៧.៤៤៩	៣.៩៩២.៩១០.៧៧៦	១៦.៤៣៨.៨១៤
បំណុលហិរញ្ញវត្ថុ				
ប្រាក់បញ្ញើរបស់ធនាគារនិងគ្រឹះស្ថាន ហិរញ្ញវត្ថុផ្សេងៗ	១៩១.៦៩៤.៤៥៩	៧៨៣.០៧២	១៣៧.៥២៣.៥៨៥	៥៦៦.១៨៥
ប្រាក់បញ្ញើរបស់អតិថិជន	៨.៨៦៦.២១១.៤២៧	៣៦.២១៨.៤៧៤	៧.១០៩.០៩៧.៥៨៥	២៩.២៦៨.១៥៥
ប្រាក់កម្ចី	១៤០.៣០០.៨៣៥	៥៧៣.១២៩	៦២.៧២៣.៨៧៩	២៥៨.២៣៤
អនុបំណុល	៦.០០៣.៤៤៥	២៤.៥២៤	៣.០០១.០៦៩	១២.៣៥៥
បំណុលភតិសន្យា	១០.២១៦.៤៣៥	៤១.៧៣៤	៨.៣៥៨.៧១៨	៣៤.៤១៣
បំណុលផ្សេងៗ	៨៣.៧៨០.៥៩៧	៣៤២.២៤៤	៤៤.០៤៨.៤៨៦	១៨១.៣៤៨
	៩.២៩៨.២០៧.១៩៨	៣៧.៩៨៣.១៧៧	៧.៣៦៤.៧៥៣.៣២២	៣០.៣២០.៦៩០
កិច្ចសន្យាឥណទាន	៤៣៦.១០៧.០២០	១.៧៨១.៤៩៧	៣៤៦.១៦៧.៤០៣	១.៤២៥.១៧១
	៩.៧៣៤.៣១៤.២១៨	៣៩.៧៦៤.៦៧៤	៧.៧១០.៩២០.៧២៥	៣១.៧៤៥.៨៦១

តារាងខាងក្រោមបង្ហាញអំពីទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុដែលមិនមែនជានិស្សន្ទ ដែលរំពឹងថានឹងអាចទទួលបានមកវិញ ឬនិងត្រូវទូទាត់លើសពី ១២ ខែបន្ទាប់ពីចុងការិយបរិច្ឆេទ៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ទ្រព្យសកម្មហិរញ្ញវត្ថុ				
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	១១០.០០០.០០០	៤៤៩.៣៥០	៦៦.០០០.០០០	២៧១.៧២២
ឥណទានផ្តល់ដល់អតិថិជន	៥.៧២៧.៥២១.៩៣២	២៣.៣៩៦.៩២៧	៤.៧៦៣.៩៤២.១៥៣	១៩.៦១៣.១៥០
មូលបត្រវិនិយោគ	-	-	៣៣.៩៣៧.៨៧២	១៣៩.៧២២
ទ្រព្យសកម្មផ្សេងៗ	៦.៤២២.៧៨៨	២៦.២៣៧	៦.៤២៩.១៧៤	២៦.៤៦៩
	៥.៨៤៧.៩៤៤.៧២០	២៣.៨៧២.៥១៤	៤.៨៧០.៣០៩.១៩៩	២០.០៥១.០៦៣
បំណុលហិរញ្ញវត្ថុ				
ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថាន ហិរញ្ញវត្ថុផ្សេងៗ	១៤.៧០៧.៥៥០	៦០.០៨០	៥.១៣៨.៤៩៦	២១.១៥៥
ប្រាក់បញ្ញើរបស់អតិថិជន	១៦០.០៩៣.៣៤២	៦៥៣.៩៨១	១០១.៨៥៦.០២៩	៤១៩.៣៤១
ប្រាក់កម្ចី	៦.១១៦.១២៨	២៤.៩៨៨	៥.៦៣៤.៤៨៩	២៣.១៩៧

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
អនុបំណុល	៩០.០៤៩.៩២៧	៣៦៧.៨៥៤	១១៨.០៤៤.៣២៨	៤៨៥.៩៨៨
បំណុលភតិសន្យា	៥៨.៨៣៦.៩៩៩	២៤០.៣៤៩	៥២.០៥៣.១៦៥	២១៤.៣០៣
បំណុលផ្សេងៗ	៨៥១.២៥១	៣.៤៧៨	១០.៦០៦.៣៥៥	៤៣.៦៦៦
	៣៣០.៦៥៥.១៩៧	១.៣១១.៧២៦	២៩៣.៣០៣.៨៤៨	១.២០៣.៦៥០
កិច្ចសន្យាឥណទាន	៣២.៩១៥.៩៣០	១៣៤.៤៦២	២២.៧៣២.៧៥៨	៩៣.៥៩១
	៣៦៣.៥៧១.១២៧	១.៤៤៦.១៨៨	៣១៦.០៣៦.៦០៦	១.៣០៧.២៤១

៣២.២.៤ ប្រាក់បម្រុងសន្ទនីយភាព

ធនាគារ បានរក្សាទុកនូវទ្រព្យសកម្មសន្ទនីយភាពមួយចំនួន ដែលជាធនធានចម្រុងសម្រាប់សន្ទនីយភាពក្នុងស្ថានភាពដែល មានបញ្ហា។ សមាសភាពរបស់វាគឺត្រូវបានបង្កើតឡើង ផ្ដោតទៅលើការ គាត់បន្ថយ ហានិភ័យ ដែលត្រូវបានត្រួតពិនិត្យជាប្រចាំ។ ទុនបម្រុងទ្រព្យសកម្មសន្ទនីយភាពរបស់ធនាគារត្រូវបានវិភាគខាងក្រោម៖

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	តម្លៃយោង	តម្លៃសមស្រប	តម្លៃយោង	តម្លៃសមស្រប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
សាច់ប្រាក់ក្នុងដៃ	៤៧៤.៨៥៧.៧៧៣	៤៧៤.៨៥៧.៧៧៣	៤៦១.៨៧៤.០៦៩	៤៦១.៨៧៤.០៦៩
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	៧៩៩.១៩៤.៣៧៦	៧៩៩.១៩៤.៣៧៦	៦៥២.១៤៥.៦៥៦	៦៥២.១៤៥.៦៥៦
សមតុល្យនៅធនាគារនានា	១.៤៧៦.៨២៤.៤២៨	១.៤៧៦.៨២៤.៤២៨	៤៨៣.០៧០.៤៧៣	៤៨៣.០៧០.៤៧៣
មូលបត្រវិនិយោគ	៣០៧.៥៣៥.៤៥៤	៣០៧.៥៣៥.៤៥៤	៥.៤៤៧.៦៦៨	៥.៤៤៧.៦៦៨
ប្រាក់បម្រុងសន្ទនីយភាពសរុប	៣.០៥៨.៤១២.០៣១	៣.០៥៨.៤១២.០៣១	១.៦០២.៥៣៧.៨៦៦	១.៦០២.៥៣៧.៨៦៦
សមមូលជាលានរៀល	១២.៤៩៣.៦១៣	១២.៤៩៣.៦១៣	៦.៥៩៧.៦៤៨	៦.៥៩៧.៦៤៨

៣២.២.៥ ទ្រព្យសកម្មហិរញ្ញវត្ថុសម្រាប់ឆ្លើយតបទៅនឹងតម្រូវការមូលនិធិនាពេលអនាគត

តារាងខាងក្រោមបង្ហាញអំពីទ្រព្យសកម្មហិរញ្ញវត្ថុរបស់ធនាគារ សម្រាប់ឆ្លើយតបទៅនឹងតម្រូវការមូលនិធិនាពេលអនាគត។

	ជាប់បន្ទុក		មិនជាប់បន្ទុក		សរុប
	បានដាក់ជាទ្រព្យធានា	ផ្សេងៗ*	អាចដាក់ជាទ្រព្យធានា	ផ្សេងៗ**	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	លានរៀល
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣					
សាច់ប្រាក់ក្នុងដៃ	-	-	-	៤៧៤.៨៥៧.៧៧៣	៤៧៤.៨៥៧.៧៧៣
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	២៣១.៨៧៩.០០០	៧២៧.៧៤៩.៣៨៨	១៧៩.៥៩៥.០២៣	៥.៣៨៦.៧៧៦	១.១៤៤.៦១០.១៨៧
សមតុល្យនៅធនាគារនានា	-	-	-	១.៤៧៦.៨២៤.៤២៨	១.៤៧៦.៨២៤.៤២៨
ឥណទានផ្តល់ដល់អតិថិជន	-	-	-	៧.៧៧២.៣៤១.៥១៤	៧.៧៧២.៣៤១.៥១៤
មូលបត្រវិនិយោគ	-	-	-	៣៣៨.០១៥.៨០៥	៣៣៨.០១៥.៨០៥
ទ្រព្យសកម្មផ្សេងៗ	-	-	-	៦៣.៨៤៣.០៧២	៦៣.៨៤៣.០៧២
	២៣១.៨៧៩.០០០	៧២៧.៧៤៩.៣៨៨	១៧៩.៥៩៥.០២៣	១១.១៣១.២៦៩.៣៦៨	១១.១៣១.២៦៩.៣៦៨

	ជាប់បន្ទុក			មិនជាប់បន្ទុក		សរុប លានរៀល
	បានដាក់ជាទ្រព្យធានា	ផ្សេងៗ*	អាចដាក់ជាទ្រព្យធានា	ផ្សេងៗ**		
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២						
សាច់ប្រាក់ក្នុងដៃ	-	-	-	៤៦១.៨៧៤.០៦៩	៤៦១.៨៧៤.០៦៩	១.៩០១.៥៣៦
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	៦៣.៧៩៩.០០០	៥៥៩.៥៩៩.៨៤២	៧៥៥.១៧៦.៨៥៦	៥.៦៣៧.៣៤៩	១.៣៨៨.២១៣.០៤៧	៥.៦៩៨.៨០៥
សមតុល្យនៅធនាគារនានា	-	-	-	៤៨៣.០៧០.៤៧៣	៤៨៣.០៧០.៤៧៣	១.៩៨៨.៨០១
ឥណទានផ្តល់ដល់អតិថិជន	-	-	-	៦.៤៤៨.៧៩៩.៧៩៧	៦.៤៤៨.៧៩៩.៧៩៧	២៦.៥៤៩.៧០៩
មូលបត្រវិនិយោគ	-	-	-	៣៤.៩៤២.៧៤៧	៣៤.៩៤២.៧៤៧	១៤៣.៨៥៩
ទ្រព្យសកម្មផ្សេងៗ	-	-	-	៥០.៣១៩.៨៤២	៥០.៣១៩.៨៤២	២០៧.១៦៦
	៦៣.៧៩៩.០០០	៥៥៩.៥៩៩.៨៤២	៧៥៥.១៧៦.៨៥៦	៧.៤៨៨.៦៤៤.២៧៧	៨.៨៦៣.២១៩.៩៧៥	៣៦.៤៨៩.៨៧៦

* បង្ហាញពីទ្រព្យសកម្មដែលមិនត្រូវបានដាក់ជាទ្រព្យធានា ប៉ុន្តែធនាគារដើម្បីទ្រព្យសកម្មនេះមិនត្រូវបាន អនុញ្ញាតឲ្យប្រើប្រាស់ដាក់ធានាដើម្បីទទួលបានមូលនិធិនោះទេ ដោយសារហេតុផលផ្លូវច្បាប់ ឬហេតុផលណាមួយ ផ្សេងទៀត។ នេះរួមបញ្ចូលប្រាក់តម្កល់ធានាលើដើមទុន និងទុនបម្រុងកាតព្វកិច្ច។

** បង្ហាញពីទ្រព្យសកម្មដែលមិនត្រូវបានកំហិតសម្រាប់ប្រើប្រាស់ ជាទ្រព្យធានាប៉ុន្តែធនាគារមិនចាត់ទុកទ្រព្យសកម្មនេះអាចដាក់ជាទ្រព្យធានា ដើម្បីទទួលបានមូលនិធិ នៅក្នុងស្ថានភាពប្រតិបត្តិការអាជីវកម្មធម្មតានោះទេ។

៣២.៣. ហានិភ័យទីផ្សារ

ហានិភ័យទីផ្សារ គឺជាហានិភ័យដែលផ្លាស់ប្តូរតាមតម្លៃទីផ្សារ (ឧទាហរណ៍ដូចជាអត្រាការប្រាក់ និងអត្រាប្តូរប្រាក់បរទេស) ដែលអាចធ្វើឲ្យប៉ះពាល់ចំណូលរបស់ធនាគារ ឬតម្លៃនៃឧបករណ៍ហិរញ្ញវត្ថុដែលធនាគារកាន់កាប់។ គោលបំណងនៃការគ្រប់គ្រងហានិភ័យទីផ្សារ គឺធនាគារត្រូវគ្រប់គ្រង និងត្រួតពិនិត្យការប៉ះពាល់នៃហានិភ័យទីផ្សារ នៅក្នុងប៉ារ៉ាម៉ែត្រដែលអាចទទួលយកបាន ដើម្បីធានាបានសុវត្ថិភាព ក៏ដូចជាកាត់បន្ថយហានិភ័យរបស់ធនាគារ ក្នុងខណៈពេលដែលបង្កើនប្រសិទ្ធភាពនៃចំណូលពីហានិភ័យ។

៣២.៣.១ ការគ្រប់គ្រងហានិភ័យទីផ្សារ

សិទ្ធិអំណាចទៅសម្រាប់ការគ្រប់គ្រងហានិភ័យទីផ្សារ ត្រូវបានផ្តល់ទៅឲ្យ BRMC នៅថ្នាក់ក្រុមប្រឹក្សាភិបាល និង ALCO នៅថ្នាក់គ្រប់គ្រង។ BRMC បង្កើតកម្រិត សម្រាប់ប្រភេទហានិភ័យសម្រាប់ភាព និងសម្រាប់សំណុំឥណទាននីមួយៗ (ទាំងអស់ជាសំណុំឥណទានជួញដូរ)។ នាយកដ្ឋានគ្រប់គ្រងហានិភ័យ ទទួលខុសត្រូវចំពោះការអភិវឌ្ឍន៍គោលនយោបាយលម្អិត នៃការគ្រប់គ្រងហានិភ័យ (ត្រួតពិនិត្យដោយ BRMC និងអនុម័តដោយក្រុមប្រឹក្សាភិបាល)។ មុខងាររបស់រតនាភិបាល ត្រូវអនុវត្ត និងគ្រប់គ្រង ហានិភ័យទីផ្សារនៅក្នុងប្រតិបត្តិការប្រចាំថ្ងៃ។

ធនាគារប្រើប្រាស់ឧបករណ៍មួយចំនួន ដើម្បីត្រួតពិនិត្យ និង ដាក់ដែនកំណត់នៃផលប៉ះពាល់លើហានិភ័យទីផ្សារ។

តារាងខាងក្រោមបង្ហាញពីការកំណត់ទ្រព្យសកម្ម និងបំណុលដែលទទួលរងហានិភ័យទីផ្សារ។

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ទ្រព្យសកម្មទទួលរងហានិភ័យទីផ្សារ				
សាច់ប្រាក់ក្នុងដៃ	៤៧៤.៨៥៧.៧៧៣	១.៩៣៩.៧៩៤	៤៦១.៨៧៤.០៦៩	១.៩០១.៥៣៦
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	១.១៤៤.៦១០.១៨៧	៤.៦៧៥.៧៣៣	១.៣៨៨.២១៣.០៤៧	៥.៦៩៨.៨០៥
សមតុល្យនៅធនាគារនានា	១.៤៧៦.៧២៤.៤២៨	៦.០៣២.៨២៨	៤៨៣.០៧០.៤៧៣	១.៩៨៨.៨០១
ឥណទានផ្តល់ដល់អតិថិជន	៧.៧៧២.៣៤១.៥១៤	៣១.៧៥០.០១៥	៦.៤៤៨.៧៩៩.៧៩៧	២៦.៥៤៩.៧០៩
មូលបត្រវិនិយោគ	៣៣៨.០១៥.៨០៥	១.៣៨០.៧៩៥	៣៤.៩៤២.៧៤៧	១៤៣.៨៥៩
ទ្រព្យសកម្មផ្សេងៗ	៦៣.៨៤៣.០៧២	២៦០.៧៩៨	៥០.៣១៩.៨៤២	២០៧.១៦៦
	១១.២៧០.៤៩២.៧៧៩	៤៦.០៣៩.៩៦៣	៨.៨៦៣.២១៩.៩៧៥	៣៦.៤៨៩.៨៧៦

បំណុលទទួលបានហានិភ័យទីផ្សារ				
ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	២០៦.៤០២.០០៩	៨៨៣.១៥៣	១៤២.៦៦២.០៨១	៥៨៧.៣៤០
ប្រាក់បញ្ញើរបស់អតិថិជន	៩.០២៦.៣០៤.៧៦៩	៣៦.៨៧២.៤៥៦	៧.២១០.៩៥៣.៦១៤	២៩.៦៨៧.៤៩៦
ប្រាក់កម្ចី	១៤៦.៤១៦.៩៦៣	៥៩៨.១១៣	៦៨.៣៥៨.៣៦៨	២៨១.៤៣១
អនុបំណុល	៩៦.០៥៣.៣៧២	៣៩២.៣៧៨	១២១.០៤៥.៣៩៧	៤៩៨.៣៤៤
បំណុលកតិសន្យា	៦៩.០៥៣.៤៣៤	២៨២.០៨៣	៦០.៤១១.៨៨៣	២៤៨.៧១៦
បំណុលផ្សេងៗ	៨៤.៦៣១.៨៤៨	៣៤៥.៧២១	៥៤.៦៥៤.៨៤១	២២៥.០១៤
	៩.៦២៦.៨៦២.៣៩៥	៣៩.៣៣៣.៩០៤	៧.៦៥៨.០៨៦.១៨៤	៣១.៥២៨.៣៤១

៣២.៣.២ ការគ្រប់គ្រងហានិភ័យទីផ្សារ

(i) ហានិភ័យអត្រាការប្រាក់

ហានិភ័យចម្បងដែលសំរៀតមិនជួញដូររងការប៉ះពាល់ គឺហានិភ័យនៃការបាត់បង់ទទួលបានពីការប្រែប្រួលនៃ រំហូរសាច់ប្រាក់នាពេលអនាគត ឬតម្លៃសមស្របនៃ ឧបករណ៍ហិរញ្ញវត្ថុ ឬតម្លៃសេដ្ឋកិច្ចនៃ ភាគហ៊ុនរបស់ធនាគារ ដោយសារតែការផ្លាស់ប្តូរអត្រាការប្រាក់ទីផ្សារ។ ហានិភ័យអត្រាការប្រាក់ ត្រូវបានគ្រប់គ្រងតាមរយៈការត្រួតពិនិត្យ តាមដាននូវគម្លាតទ្រព្យសកម្ម និងបំណុល ដែលមានការ ប្រាក់ជាមួយនឹងកម្រិតកំណត់ដែលបានអនុម័តដោយគណៈគ្រប់គ្រង និងក្រុមប្រឹក្សាភិបាល។

នាយកដ្ឋានគ្រប់គ្រងហានិភ័យ ត្រូវធ្វើស្រាវជ្រាវលើហានិភ័យអត្រាការប្រាក់ ហើយត្រូវបង្ហាញពីលទ្ធផល និងអនុសាសន៍ពាក់ព័ន្ធនៅ BRMC ជារៀងរាល់ត្រីមាស និងតាមភាពចាំបាច់។

វេទមិត្តភាពនៃអត្រាការប្រាក់ត្រូវបានវាស់វែងដោយ អត្រាការប្រាក់ប្រសិទ្ធភាពនៃរយៈពេលកាន់តែយូរ នោះមូលនិធិកាន់តែវែងៗ ការផ្លាស់ប្តូរមូលនិធិ គឺអាស្រ័យលើអត្រាការប្រាក់។ រយៈពេលគឺជា សូចនាករនៃតម្លៃទ្រព្យសកម្មនិងផ្លាស់ប្តូរនៅពេលអត្រាការប្រាក់មានការផ្លាស់ប្តូរ។ ធនាគារមិនមានទ្រព្យសកម្មនិងបំណុលហិរញ្ញវត្ថុដែលមានអត្រាការប្រាក់អថេរឡើយ។ សមតុល្យនៅធនាគារជាតិនៃកម្ពុជា និងនៅធនាគារនានា ទទួលបានការប្រាក់ថេរសម្រាប់រយៈពេលនៃប្រាក់បញ្ញើនិងប្រាក់តម្កល់ និងឥណទានផ្តល់អតិថិជន ទទួលបានការប្រាក់ថេរលើសមតុល្យដែលនៅសល់ក្នុងរយៈពេលដែលបាន កំណត់។ ដូច្នោះ គ្មានការវិភាគលើវេទមិត្តភាពនៃហានិភ័យនៃអត្រាការប្រាក់ត្រូវបានបង្ហាញនោះឡើយ។

តារាងខាងក្រោមសង្ខេបអំពីចំហុសគម្លាតអត្រាការប្រាក់របស់ធនាគារ។ តារាងគម្លាតកំណត់តម្លៃអត្រា ការប្រាក់ធ្វើការវិភាគទៅលើចន្លោះម៉ឺនពេញលេញនៃអត្រាការប្រាក់មិនស៊ីគ្នា រវាងធាតុនៅក្នុង តារាងតុល្យការ របស់ធនាគារ ផ្អែកលើ អាយុកាលកំណត់។

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	តម្លៃយោង	រហូតដល់ ១ ខែ	> ១ - ៣ ខែ	> ៣ - ១២ ខែ	> ១ - ៥ ឆ្នាំ	លើសពី ៥ ឆ្នាំ	ពុំមានការប្រាក់
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ទ្រព្យសកម្មហិរញ្ញវត្ថុ							
សាច់ប្រាក់ក្នុងដៃ	៤៧៤.៨៥៧.៧៧៣	-	-	-	-	-	៤៧៤.៨៥៧.៧៧៣
សមតុល្យនៅ ធនាគារជាតិនៃកម្ពុជា	១.១៤៤.៦១០.១៨៧	១៧៥.៥៧៦.៥៩០	២៥.០៩៨.១១២	១៤៤.៧៤១.១០៨	-	-	៧៩៩.១៩៤.៣៧៧
សមតុល្យនៅធនាគារនានា	១.៤៧៦.៨២៤.៤២៨	៦៨៦.០៤០.៧២៧	២៦៣.៧២៦.០៣៥	៥១៥.១៩៦.២៧៦	-	-	១១.៨៦១.៣៩០
ឥណទានផ្តល់ដល់អតិថិជន	៧.៧៧២.៣៤១.៥១៤	១០៥.៧៨៧.៦១៦	២២៩.៩០៣.៣២៣	៧៩៩.៩៣៩.៦៦៥	១.១៨៤.១៧៤.៣៥៤	៥.៤៥២.៥៣៦.៥៥៦	-
មូលបត្រវិនិយោគ	៣៣៨.០១៥.៨០៥	-	១៣៨.២៤៤.៦១១	១៩៩.៧៧១.១៩៤	-	-	-
ទ្រព្យសកម្មផ្សេងៗ	៦៣.៨៤៣.០៧២	-	-	-	-	-	៦៣.៨៤៣.០៧២
	១១.២៧០.៤៩២.៧៧៩	៩៦៧.៤០៤.៩៣៣	៦៥៦.៩៧២.០៤១	១.៦៥៩.៦៨៨.២៤៣	១.១៨៤.១៧៤.៣៥៤	៥.៤៥២.៥៣៦.៥៥៦	១.៣៤៩.៧៥៦.៦១២
បំណុលហិរញ្ញវត្ថុ							
ប្រាក់បញ្ញើរបស់ធនាគារ និង គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	២០៦.៤០២.០០៩	១៤០.៥៨៣.១១៤	៥.២៥៤.០៥៥	៤៥.០៥២.២០៥	១៥.៥១២.៦៣៥	-	-
ប្រាក់បញ្ញើរបស់អតិថិជន	៩.០២៦.៣០៤.៧៦៩	៦.១០៦.០១៧.៤៤៩	៥៣៣.៨៤៩.៦៨៥	១.៨២៥.៣៧៦.៦៣៤	២២២.៣៣៩.០៨៦	-	៣៣៨.៧២១.៩១៥

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	តម្លៃយោង	រហូតដល់ ១ ខែ	> ១ - ៣ ខែ	> ៣ - ១២ ខែ	> ១ - ៥ ឆ្នាំ	លើសពី ៥ ឆ្នាំ	ពុំមានការប្រាក់
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ប្រាក់កម្ចី	១៤៦.៤១៦.៩៦៣	៥១.៦២៤.០៨៥	៣៨.២១៧.៣៤៧	៥០.៤៥៩.៤០៣	៣.២៨៧.៥៧៥	២.៨២៨.៥៥៣	-
អនុបំណុល	៩៦.០៥៣.៣៧២	-	-	៦.០០៣.៤៤៥	៩០.០៤៩.៩២៧	-	-
បំណុលភតិសន្យា	៦៩.០៥៣.៤៣៤	-	-	-	-	-	៦៩.០៥៣.៤៣៤
បំណុលផ្សេងៗ	៨៤.៦៣១.៨៤៨	-	-	-	-	-	៨៤.៦៣១.៨៤៨
	៩.៦២៨.៨៦២.៣៩៥	៦.២៩៨.២២៤.៦៨៨	៥៧៧.៣២១.០៨៧	១.៩២៦.៨៩១.៦៨៧	៣៣១.១៨៩.២២៣	២.៨២៨.៥៥៣	៤៩២.៤០៧.១៩៧
កម្ពុជាបម្រែបម្រួលអត្រាការប្រាក់	១.៦៤១.៦៣០.៣៨៤	(៥.៣៣០.៨១៩.៧១៥)	៧៩.៦៥០.៩៩៤	(២៦៧.២៤៣.៤៤៤)	៨៥២.៩៨៥.១៣១	៥.៤៤៩.៧០៨.០០៣	៨៥៧.៣៤៩.៤១៥
សមមូលជាលានរៀល	៦.៧០៦.០៦០	(២១.៧៧៦.៣៩៩)	៣២៥.៣៧៤	(១.០៩១.៦៨៩)	៣.៤៨៤.៤៤៤	២២.២៦២.០៥៧	៣.៥០២.២៧២
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	តម្លៃយោង	រហូតដល់ ១ ខែ	> ១ - ៣ ខែ	> ៣ - ១២ ខែ	> ១ - ៥ ឆ្នាំ	លើសពី ៥ ឆ្នាំ	ពុំមានការប្រាក់
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ទ្រព្យសកម្មហិរញ្ញវត្ថុ							
សាច់ប្រាក់ក្នុងដៃ	៤៦១.៨៧៤.០៦៩	-	-	-	-	-	៤៦១.៨៧៤.០៦៩
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	១.៣៨៤.២១៣.០៤៧	៤៣.៩៤០.៦៨៦	១៦០.៤៤៦.៣០៣	៤៦១.៤៦៤.១៣៩	-	-	៧១៨.៣៦១.៩១៩
សមតុល្យនៅធនាគារនានា	៤៨៣.០៧០.៤៧៣	៩៦.២១៤.១៨២	៤៥.២១៦.៦៥៦	៣៣៦.៧៧២.៤៩៧	-	-	៤.៨៦៧.១៣៨
ឥណទានផ្តល់ដល់អតិថិជន	៦.៤៤៨.៧៩៩.៧៩៧	៦៨.៨៦៦.៥៤៧	១៦៩.៤៩៣.២៣៨	៦៩០.៤៣៣.៨២៦	១.០០០.៨៤៧.៤១៨	៤.៥១៩.១៥៨.៧៦៨	-
មូលបត្រវិនិយោគ	៣៤.៩៤២.៧៤៧	-	-	១.០០៤.៨៧៥	៣៣.៩៣៧.៨៧២	-	-
ទ្រព្យសកម្មផ្សេងៗ	៥០.៣១៩.៨៤២	-	-	-	-	-	៥០.៣១៩.៨៤២
	៨.៨៦៣.២១៩.៩៧៥	២០៩.០២១.៤១៥	៣៧៥.១៥៦.១៩៧	១.៤៨៩.៦៧៥.៣៣៧	១.០៣៤.៧៨៥.២៩០	៤.៥១៩.១៥៨.៧៦៨	១.២៣៥.៤២២.៩៦៨
បំណុលហិរញ្ញវត្ថុ							
ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	១៤២.៦៦២.០៨១	៤៤.៧៣៥.៧១៤	៥.១៦៣.៩៦៨	៧៨.៧២៣.២១៦	១១.៩៨៣.៦២១	២.០៥៥.៥៦២	-
ប្រាក់បញ្ញើរបស់អតិថិជន	៧.២១០.៩៥៣.៦១៤	៥.១៧៧.៥៤៩.៣៤៨	២៧៦.៨៣៥.៩៤១	១.២៨៣.៦២០.២៥៩	១១៧.៣៦៦.៤៦៥	-	៣៥៥.៥៨១.៦០១
ប្រាក់កម្ចី	៦៨.៣៥៨.៣៦៨	៨.៦៨៦.២៧៧	១៨.៦៤៥.៣០០	៣៥.៣៩២.៣០២	១.១៣១.៣៣៩	៤.៥០៣.១៥០	-
អនុបំណុល	១២១.០៤៥.៣៩៧	-	-	៣.០០១.០៦៨	៦៨.០២៦.៨៧៨	៥០.០១៧.៤៥១	-
បំណុលភតិសន្យា	៦០.៤១១.៨៨៣	-	-	-	-	-	៦០.៤១១.៨៨៣
បំណុលផ្សេងៗ	៥៤.៦៥៤.៨៤១	-	-	-	-	-	៥៤.៦៥៤.៨៤១
	៧.៦៥៨.០៨៦.១៨៤	៥.២៣០.៩៧១.៣៣៩	៣០០.៦៤៥.២០៩	១.៤០០.៧៣៦.៨៤៥	១៩៨.៥០៨.៣០៣	៥៦.៥៧៦.១៦៣	៤៧០.៦៤៨.៣២៥
កម្ពុជាបម្រែបម្រួលអត្រាការប្រាក់	១.២០៥.១៣៣.៧៩១	(៥.០២១.៩៤៩.៩២៤)	៧៤.៥១០.៩៨៨	៨៨.៩៣៨.៤៩២	៨៣៦.២៧៦.៩៨៧	៤.៤៦២.៥៧២.៦០៥	៧៦៤.៧៧៤.៦៤៣
សមមូលជាលានរៀល	៤.៩៦១.៥៣៦	(២០.៦៧៥.៣៦៨)	៣០៦.៧៦២	៣៦៦.១៦០	៣.៤៤២.៩៥២	១៨.៣៧២.៤៥៣	៣.១៤៨.៥៧៧

(ii) ហានិភ័យលើការប្តូររូបិយប័ណ្ណបរទេស

ធនាគារ ធ្វើអាជីវកម្ម លើរូបិយប័ណ្ណបរទេសជាច្រើនប្រភេទ ដូច្នេះហើយ ត្រូវប្រឈមនឹងហានិភ័យលើការប្តូររូបិយប័ណ្ណបរទេស។

នៅចុងការិយបរិច្ឆេទនីមួយៗ ចំនួនតម្លៃយោងនៃទ្រព្យសកម្មរូបិយវត្ថុ និង បំណុលរូបិយវត្ថុក្នុងរូបិយប័ណ្ណក្រៅពីរូបិយប័ណ្ណគោលរបស់ធនាគារ មានបង្ហាញដូចខាងក្រោម៖

	សមមូលជាដុល្លារអាមេរិក			សរុប
	ខ្មែររៀល	ផ្សេងៗ	ដុល្លារអាមេរិក	លានរៀល
ទ្រព្យសកម្មហិរញ្ញវត្ថុ				
សាច់ប្រាក់ក្នុងដៃ	៨១.០៨១.៤០៣	៨៨.៦៧៦	៨១.១៧០.០៧៩	៣៣១.៥៨០
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	៧០.៣៨៧.៣៨៨	-	៧០.៣៨៧.៣៨៨	២៨៧.៥៣២
សមតុល្យនៅធនាគារនានា*	៣.៥៣៤.៦៤៣	២៣១.៥១៨	៣.៧៦៦.១៦១	១៥.៣៨៥
ឥណទានផ្តល់ដល់អតិថិជន*	៨០៣.៤០១.៧៣៥	-	៨០៣.៤០១.៧៣៥	៣.២៨១.៨៩៦
ទ្រព្យសកម្មផ្សេងៗ *	៣២.៩០៧.៥៩៣	៩២២	៣២.៩០៨.៥១៥	១៣៤.៤៣១
	៩៩១.៣១២.៧៦២	៣២១.១១៦	៩៩១.៦៣៣.៨៧៨	៤.០៥០.៨២៤
បំណុលហិរញ្ញវត្ថុ				
ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	៣០.៤៧៦.៥១៩	-	៣០.៤៧៦.៥១៩	១២៤.៤៩៧
ប្រាក់បញ្ញើរបស់អតិថិជន	៧៧៥.៦៤៨.៩៥០	៨៤៨	៧៧៥.៦៤៩.៧៩៨	៣.១៦៨.៥២៩
ប្រាក់កម្ចី	១៤០.៥៦៩.២២៣	-	១៤០.៥៦៩.២២៣	៥៧៤.២២៥
បំណុលផ្សេងៗ	៣២.៣៣៨.២៧២	៦៦៦.២៣១	៣៣.០០៤.៥០៣	១៣៤.៨២៣
	៩៧៩.០០២.៩៦៤	៦៦៧.០៧៩	៩៧៩.៦៧០.០៤៣	៤.០០២.០៧៤
គម្លាតពីការប្តូររូបិយប័ណ្ណបរទេសសុទ្ធ	១២.២៧៩.៧៩៨	(៣៤៥.៩៦៣)	១១.៩៣៣.៨៣៥	៤៨.៧៥០

* មិនរួមបញ្ចូលនូវសំវិធានធនលើការខាតបង់ពីឱនភាពនៃតម្លៃ

	សមមូលជាដុល្លារអាមេរិក			សរុប
	ខ្មែររៀល	ផ្សេងៗ	ដុល្លារអាមេរិក	លានរៀល
ទ្រព្យសកម្មហិរញ្ញវត្ថុ				
សាច់ប្រាក់ក្នុងដៃ	៦៨.៣៦៣.៣៨៣	៦០.០៩៦	៦៨.៤២៣.៤៧៩	២៨១.៦៩៩
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	៥២.១២៧.៦៧៤	-	៥២.១២៧.៦៧៤	២១៤.៦១០
សមតុល្យនៅធនាគារនានា*	៣៧០.២៥៨	៤៣៦.៦៨៤	៨០៦.៩៤២	៣.៣២២
ឥណទានផ្តល់ដល់អតិថិជន*	៥៤៥.០៩៩.២១១	-	៥៤៥.០៩៩.២១១	២.២៤៤.១៧៣
មូលបត្រវិនិយោគ*	១.២២០.៣៨៧	-	១.២២០.៣៨៧	៥.០២៤
ទ្រព្យសកម្មផ្សេងៗ*	៨.៩៨៣.៦៤៤	៣៤៤	៨.៩៨៣.៩៨៨	៣៦.៩៨៧
	៦៧៦.១៦០.៥៥៧	៤៩៧.១២៤	៦៧៦.៦៦១.៦៨១	២.៧៨៥.៨១៥
បំណុលហិរញ្ញវត្ថុ				
ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	១៩.២៩០.៦៧៤	-	១៩.២៩០.៦៧៤	៧៩.៤២០
ប្រាក់បញ្ញើរបស់អតិថិជន	៥៣៦.៦៩៨.៧០៣	៨២២	៥៣៦.៦៩៨.៥២៥	២.២០៩.៥៨៨
ប្រាក់កម្ចី	៦៣.០៤៤.៥៥០	-	៦៣.០៤៤.៥៥០	២៥៩.៥៥៤

	ខ្មែររៀល	ផ្សេងៗ	ដុល្លារអាមេរិក	លានរៀល
បំណុលផ្សេងៗ	៥.៥១៦.១៨៦	២៤៥.២៣១	៥.៧៦១.៤១៧	២៣.៧២០
	៦២៤.៥៤៩.១១៣	២៤៦.០៥៣	៦២៤.៧៩៥.១៦៦	២.៥៧២.២៨២
គម្លាតពីការប្តូររូបិយប័ណ្ណបរទេសសុទ្ធ	៥១.៦១៥.៤៤៤	២៥១.០៧១	៥១.៨៦៦.៥១៥	២១៣.៥៣៣

* មិនរួមបញ្ចូលនូវសំវិធានធនលើការខាតបង់ពីឱនភាពនៃតម្លៃ

ដូចដែលបានបង្ហាញក្នុងតារាងខាងលើ ធនាគារមានផលប៉ះពាល់ជាចម្បងពីការផ្លាស់ប្តូរអត្រាប្តូរប្រាក់ដុល្លារអាមេរិកទៅប្រាក់រៀល។ វេទយិតភាពនៃប្រាក់ចំណេញ ឬការបាត់បង់ពីការផ្លាស់ប្តូរអត្រាប្តូរប្រាក់ កើតឡើងជាចម្បងពីឧបករណ៍ហិរញ្ញវត្ថុជាប្រាក់រៀល។ ទោះជាយ៉ាងណាក៏ដោយ អ្នកគ្រប់គ្រងចាត់ទុកថាផលប៉ះពាល់ពីហានិភ័យនៃការផ្លាស់ប្តូររូបិយប័ណ្ណបរទេស មានតិចតួចបំផុត ដូច្នេះហើយមិនមានការវិភាគភាពវេទយិតភាពសម្រាប់ហានិភ័យនៃការផ្លាស់ប្តូររូបិយប័ណ្ណបរទេសត្រូវបានបង្ហាញនោះទេ។

៣២.៤. ហានិភ័យប្រតិបត្តិការ

៣២.៤.១ ការគ្រប់គ្រងហានិភ័យប្រតិបត្តិការ

ហានិភ័យប្រតិបត្តិការគឺជាហានិភ័យនៃការបាត់បង់ផ្សេងៗដោយផ្ទាល់ ឬដោយប្រយោល ដែលកើតចេញពីដំណើរការផ្ទៃក្នុង ធនធានមនុស្ស បច្ចេកវិទ្យា ហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងកត្តាហានិភ័យខាងក្រៅផ្សេងៗ ក្រៅពីហានិភ័យឥណទាន ហានិភ័យទីផ្សារ និងហានិភ័យសន្ទនីយភាព មានដូចជាហានិភ័យដែលកើតចេញពីការតម្រូវ ផ្នែកច្បាប់ និងបទប្បញ្ញត្តិ និងស្តង់ដារសាជីវកម្មដែលទទួលស្គាល់។ ហានិភ័យប្រតិបត្តិការ គឺអាចកើតចេញពីរាល់សកម្មភាពប្រតិបត្តិការទាំងអស់របស់ធនាគារ។

គោលបំណងរបស់ធនាគារក្នុងការគ្រប់គ្រងហានិភ័យប្រតិបត្តិការ គឺដើម្បីរក្សាតុល្យភាពពីការបញ្ចៀស ការបាត់បង់ហិរញ្ញវត្ថុ និងការខូចខាតកេរ្តិ៍ឈ្មោះរបស់ធនាគារ ប្រកបដោយប្រសិទ្ធភាព និងភាពច្នៃប្រឌិត។ រាល់គោលនយោបាយរបស់ធនាគារទាំងអស់ គឺត្រូវអនុលោម ទៅតាមការតម្រូវផ្នែកច្បាប់ និង បទបញ្ញត្តិ។

ក្របខ័ណ្ឌហានិភ័យប្រតិបត្តិការរបស់ធនាគារ រួមមាន ការត្រួតពិនិត្យលើ ដំណើរការ ផលិតផល និងការក្លែងបន្លំ ដើម្បីកំណត់អត្តសញ្ញាណ នៃចំណុចដែលអាចនាំឲ្យមានបរាជ័យប្រសិនបើមាន។

៣២.៥. ហានិភ័យដើមទុន

ហានិភ័យដើមទុន គឺជាហានិភ័យដែលធនាគារមិនមានធនធានដើមទុនគ្រប់គ្រាន់ ដើម្បីបំពេញទៅតាមលក្ខខណ្ឌតម្រូវផ្នែកច្បាប់ ក្នុងការគាំទ្រចំណាត់ថ្នាក់ឥណទាន និងការរៀបចំផែនការយុទ្ធសាស្ត្ររបស់ធនាគារ។

យុទ្ធសាស្ត្ររបស់ធនាគារ គឺរក្សាឲ្យបានមូលដ្ឋានដើមទុនឲ្យរឹងមាំ ដើម្បីរក្សាទំនុកចិត្តទីផ្សារ និង ដើម្បីរក្សានិរន្តរភាពនៃការអភិវឌ្ឍន៍បន្ថែមលើអាជីវកម្ម។ ផលប៉ះពាល់នៃកម្រិតដើមទុនលើប្រាក់ចំណូលរបស់ម្ចាស់ភាគហ៊ុន ត្រូវបានទទួលស្គាល់ និងរក្សាឲ្យមានតុល្យភាពរវាងប្រាក់ចំណូលខ្ពស់ដែលនឹងអាចធ្វើទៅបាន មានការគ្រប់គ្រងដើមទុនល្អ និងមានសុវត្ថិភាព ដែលមានជំហរដើមទុនរឹងមាំ។

ធនាគារជាតិនៃកម្ពុជា ដែលជានិយ័តករសំខាន់ជាងគេ បានកំណត់ និងតាមដានការតម្រូវលើដើមទុន សម្រាប់ធនាគារទាំងមូល។

៣២.៥.១ ការគ្រប់គ្រងហានិភ័យដើមទុន

ដូចទៅនឹងហានិភ័យសន្ទនីយភាព និងហានិភ័យទីផ្សារ BRMC និង ALCO ទទួលខុសត្រូវក្នុងការគ្រប់គ្រង ប្រកបដោយប្រសិទ្ធភាព លើហានិភ័យដើមទុនរបស់ធនាគារទាំងមូល។

ហានិភ័យដើមទុន ត្រូវបានវាស់វែង និងត្រួតពិនិត្យតាមដាន ដោយប្រើកម្រិតកំណត់ដែលត្រូវបានគណនាស្រប តាមការតម្រូវរបស់ធនាគារជាតិនៃកម្ពុជា។

នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ ធនាគារជាតិនៃកម្ពុជា បានចេញប្រកាសស្តីពីការកំណត់ទ្រនាប់ដើមទុន (Capital Buffer) សម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។ យោងតាមមាត្រា២២ នៃប្រកាសនេះ គ្រឹះស្ថានទាំងអស់ ត្រូវគោរពតាមបទប្បញ្ញត្តិទាក់ទងនឹងការរក្សាទ្រនាប់ដើមទុនយ៉ាងហោចណាស់ឲ្យបាន ៥០% នៃដើមទុនសរុបគិតត្រឹម ថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ និងអនុវត្តឲ្យបានយ៉ាងពេញលេញ គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២០។

នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៨ ធនាគារជាតិនៃកម្ពុជា បានចេញសារចរណ៍ស្តីពីការអនុវត្តប្រកាសស្តីពីការកំណត់ទ្រនាប់ដើមទុនសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលបានកំណត់អនុបាតនៃដើមទុនខានជើស៊ីស្តិម (Countercyclical Capital Buffer) ចំនួន ០% រហូតដល់មានការជូនដំណឹងជាថ្មី។

នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ធនាគារជាតិនៃកម្ពុជា បានចេញប្រកាសមួយ ៨១៣-០២០-០០២ អនុញ្ញាតឲ្យធនាគារនិងស្ថាប័នហិរញ្ញវត្ថុពន្យារពេលនិងការរក្សាអនុបាតនៃដើមទុន នៅ ៥០% នៃការតម្រូវសរុបដើម្បីកាត់បន្ថយផលប៉ះពាល់ពីកូវីដ ១៩ ទៅលើសេដ្ឋកិច្ចកម្ពុជាស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ ធនាគារជាតិនៃកម្ពុជា បានចេញលិខិតមួយលេខ ៨៧-០២២-២៣៧៨ ដែលតម្រូវឲ្យធនាគាររក្សាទុកអនុបាតសាធារណៈយ៉ាងហោចណាស់ឲ្យបាន ១៦% រហូតមានការចេញប្រកាសថ្មី ដោយសារធនាគារជាតិនៃកម្ពុជាចាត់ទុកធនាគារជាត្រឹះស្ថានធំមួយ ដែលទាមទារឱ្យរក្សាអនុបាតសាធារណៈ ក្នុងកម្រិតសមស្របមួយ។

នៅថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២៣ ធនាគារជាតិនៃកម្ពុជាបានចេញលិខិតលេខ ៨៧-០២៣-២៦២១ អនុញ្ញាតឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបន្តអនុវត្តទ្រនាប់ដើមទុនខនស៊ើសិននៅកម្រិត ១,២៥% (៥០% នៃការតម្រូវសរុប) រហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៤ តាមសំណើរដ្ឋប្បវេណីរបស់សមាគមនិធនាគារនៅកម្ពុជា និងសមាគមនីមីក្រូហិរញ្ញវត្ថុកម្ពុជា។

ធនាគារបានអនុលោមទៅតាមការតម្រូវដើមទុនដែលត្រូវបានកំណត់យ៉ាងពេញលេញ។

តារាងខាងក្រោមសង្ខេបអំពីសមាសភាពនៃមូលនិធិផ្ទាល់សុទ្ធតាមច្បាប់របស់ធនាគារដែលតម្រូវដោយធនាគារជាតិនៃកម្ពុជា។

	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ដើមទុនថ្នាក់ទី១				
ដើមទុន	១.១០០.០០០.០០០	៤.៤៩៣.៥០០	៦៦០.០០០.០០០	២.៧១៧.២២០
ប្រាក់ចំណេញរក្សាទុក	១៨០.៤៣៣.៤២៨	៧៣៧.០៧១	២៣០.៥៦៩.៥៥៩	៩៤៩.២៥៥
ប្រាក់ចំណេញសុទ្ធដែលបានធ្វើសវនកម្មរួចសម្រាប់ឆ្នាំហិរញ្ញវត្ថុចុងក្រោយ	២៧៦.៤៨១.៦៦៨	១.១២៩.៤២៨	២៦២.២៧៨.២៣៧	១.០៧៩.៨០០
ដក៖ ទ្រព្យសកម្មអរូបី	(១៦.៥៥៥.១១២)	(៦៧.៦២៨)	(១៦.២៩៦.៤៣៩)	(៦៧.០៩២)
ដក៖ ឥណទានផ្តល់ដល់ ភាគីសម្ព័ន្ធឮញាតិ *	(៤.២៥០.៧៣៩)	(១៧.៣៦៤)	(៨.១៦៧.៥៥៦)	(៣៣.៦២៦)
	១.៥៣៦.១០៩.២៤៥	៦.២៧៥.០០៧	១.១២៨.៣៨៣.៨០១	៤.៦៤៥.៥៥៧
ដើមទុនថ្នាក់ទី២				
សំវិធានធនទូទៅយោងទៅតាមប្រកាសរបស់ធនាគារជាតិ នៃកម្ពុជា	៩៦.៧៦០.៦១០	៣៩៥.២៦៧	៦៩.៣០៤.៣៩៩	២៨៥.៣២៦
អនុបំណុល*	៩៦.០០០.០០០	៣៩២.១៦០	១២១.០០០.០០០	៤៩៨.១៥៧
ដក៖ ការចូលភាគហ៊ុនក្នុងគ្រឹះស្ថានធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុ	(៧៦.១៨៥)	(៣១១)	(៧៦.១៨៥)	(៣១៤)
	១៩៦.៦៧៥.៤២៥	៧៨៧.១១៦	១៩០.២២៨.២១៤	៧៨៣.១៦៩
មូលនិធិផ្ទាល់សុទ្ធតាមច្បាប់	១.៧២៨.៧៨៤.៦៧០	៧.០៦២.១២៣	១.៣១៨.៦១២.០១៥	៥.៤២៨.៧២៦

* នេះតំណាងឲ្យចំនួនប្រាក់ដើមដែលនៅសល់តែប៉ុណ្ណោះ។

៣២.៦. ទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ

ធនាគារមិនកាន់កាប់ទ្រព្យសកម្ម ឬបំណុលហិរញ្ញវត្ថុណាមួយដែលត្រូវបានវាស់វែងតាមតម្លៃសមស្រប តាមរយៈការចំណេញឬខាត ឬដោយតម្លៃសមស្របតាមរយៈប្រាក់ចំណូលលម្អិតផ្សេងៗទៀត។ តម្លៃសមស្របតំណាងឲ្យ ថ្លៃដែលនឹងទទួលបានដោយ ការលក់ទ្រព្យសកម្ម ឬថ្លៃដែលបានសងចំពោះការផ្ទេរបំណុល នៅក្នុងប្រតិបត្តិការធម្មតា រវាងអ្នកពាក់ព័ន្ធក្នុងទីផ្សារ នាកាលបរិច្ឆេទនៃការវាស់វែង។ ដោយសារតម្លៃទីផ្សារដែលអាចផ្ទៀងផ្ទាត់បានមិនមានសម្រាប់សមាមាត្រដ៏សំខាន់នៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុរបស់ធនាគារ នោះតម្លៃសមស្របត្រូវបានផ្អែកលើការសន្មត់របស់អ្នកគ្រប់គ្រងដោយយោងតាមទម្រង់នៃមូលដ្ឋានទ្រព្យសកម្ម និងបំណុល។ អ្នកគ្រប់គ្រងជឿជាក់ថាតម្លៃយោងនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុរួមបញ្ចូលនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ គឺជាការប៉ាន់ស្មានសមហេតុផលនៃតម្លៃសមស្របរបស់ពួកគេ។

៣៣. យថាភាពនៃពន្ធ


សវនកម្មពន្ធដារ សម្រាប់ឆ្នាំ២០១៦

នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារ (ហៅកាត់ថា“GDT”) បានចេញលិខិតកំណត់ពន្ធឡើងវិញ ដែលជាលទ្ធផលនៃសវនកម្មពន្ធដារលម្អិតលើធាតុពន្ធមួយចំនួន សម្រាប់ការិយបរិច្ឆេទចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ របស់ធនាគារ។ ធនាគារបានពិគ្រោះ និងទទួលបានយោបល់ផ្លូវច្បាប់ ពីក្រុមហ៊ុនជំនាញខាងច្បាប់ ដើម្បីតម្រូវការសម្រេចរបស់គណៈគ្រប់គ្រង និងតវ៉ានូវ របាយការណ៍កំណត់ពន្ធឡើងវិញ ទាក់ទងនឹងចំណេញមូលធនរបស់ភាគទុនិក។ ដោយហេតុនេះ ធនាគារបានដាក់លិខិតជំទាស់ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ដើម្បីបដិសេធនូវផ្នែកមួយ ដែលគណៈគ្រប់គ្រង ជឿថា ធនាគារមិនត្រូវបង់ពន្ធបន្ថែម ដែលកំណត់ដោយសវនករពន្ធ ហើយបានស្នើសុំបង់លើផ្នែកដែលបានព្រមព្រៀង។ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ អគ្គនាយកដ្ឋានពន្ធដារ បានចេញលិខិតកំណត់ពន្ធឡើងវិញ ដែលបានកែតម្រូវរួច ដោយអនុញ្ញាតឲ្យធនាគារធ្វើការទូទាត់លើផ្នែកដែលបានព្រមព្រៀង ហើយការទូទាត់នេះ បានអនុវត្តរួចរាល់នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២។ គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះអគ្គនាយកដ្ឋានពន្ធដារមិនទាន់ចេញការឆ្លើយតបជាផ្លូវការលើផ្នែកដែលតវ៉ា ដូចមានចែងក្នុងលិខិតជំទាស់នៅឡើយទេ។

សវនកម្មពន្ធដារ សម្រាប់ឆ្នាំ២០១៧ តទៅមុខ

សវនកម្មពន្ធដារ សម្រាប់ការិយបរិច្ឆេទចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ នៃឆ្នាំ២០១៧ ដល់ ឆ្នាំ២០២០ កំពុងដំណើរការ ហើយពុំមានការជូនដំណឹងអំពីការកំណត់ពន្ធឡើងវិញទេ គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ។ ឆ្នាំសារពើពន្ធ ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១ ដល់កាលបរិច្ឆេទនៃរបាយការណ៍នេះ ពុំទាន់មានការធ្វើសវនកម្មពន្ធដារនៅឡើយទេ។

គណៈគ្រប់គ្រង ជឿជាក់ថា ធនាគារបានកត់ត្រាបំណុលពន្ធគ្រប់គ្រាន់ តាមការបកស្រាយនៃបច្ចុប្បន្នភាពពន្ធ។





អគារលេខ ១៤១, ១៤៦, ១៤៨, ១៤៨ អា បេ សេ ដេ និង ១៦២ អា មហាវិថីព្រះសីហនុ និង
អគារលេខ ១៥ និង ១៥៣ អា បេ សេ ផ្លូវលេខ ២៧៨ និង អគារលេខ ១៧១ ផ្លូវត្រសក់ផ្អែម
ភូមិ៤ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

១ ៨០០ ២០៣ ២០៣ (ប្រព័ន្ធទូរស័ព្ទឥតគិតថ្លៃ) | (+៨៥៥) ៩៨ ២០៣ ៣៣៣
info@ababank.com | www.ababank.com

SWIFT: **ABAAKPPP**